




UCB

2023

ឆ្នោយការណ៍

ហិរញ្ញវត្ថុ

ប្រចាំឆ្នាំ

UCB

ធនាគារ សហពាណិជ្ជ ក.អ
របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់កាលបរិច្ឆេទ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2023



មាតិកា

1. សារព័ត៌មានគ្រប់គ្រង	ទំព័រ 1
2. ប្រវត្តិរបស់ធនាគារ សហពាណិជ្ជ ក.អ	ទំព័រ 3
3. ទិដ្ឋភាពទូទៅនៃអាជីវកម្ម	ទំព័រ 5
4. សកម្មភាព និង ការខូចខាត	ទំព័រ 10
5. អតិថិជនកិច្ចសាជីវកម្ម	ទំព័រ 13
6. របាយការណ៍ក្រុមប្រឹក្សាភិបាល	ទំព័រ 15
7. របាយការណ៍សវនករឯករាជ្យ	ទំព័រ 19
8. របាយការណ៍ហិរញ្ញវត្ថុ	ទំព័រ 23
9. សេវាកម្ម និង ផលិតផល	ទំព័រ 162
10. ព័ត៌មានទំនាក់ទំនង	ទំព័រ 163

1. សារពីគណៈគ្រប់គ្រង

នៅឆ្នាំ 2023 ជាពេលវេលាដ៏លំបាកមួយ សម្រាប់ប្រទេសកម្ពុជា រួមជាមួយនឹងទីផ្សារពិភពលោក ដើម្បីឈានចេញពីវិបត្តិសេដ្ឋកិច្ច។ ហានិភ័យនៃទីផ្សារឥណទាន បានលេចឡើង ដែលបណ្តាលអោយមានការប៉ះពាល់ទៅដល់លទ្ធភាពប្រាក់ចំណេញនៃឧស្សាហកម្មធនាគារនៅប្រទេសកម្ពុជា។ ទោះបីជាធនាគារបានចាត់វិធានការជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការកើនឡើងនៃការចំណាយប្រភពទុន និងគ្រប់គ្រងការចំណាយក៏ដោយ ក៏ប្រាក់ចំណេញសុទ្ធរបស់ធនាគារនៅតែធ្លាក់ចុះពីកម្រិតខ្ពស់បំផុតនៅឆ្នាំ 2022 ។ ទោះជាយ៉ាងណាក៏ដោយ ការគ្រប់គ្រងគុណភាពទ្រព្យសកម្ម និងសន្ទនីយភាពត្រូវបានចាត់ទុកថាជាសូចនាករដ៏សំខាន់ ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងវិបត្តិសេដ្ឋកិច្ច។ តាមរយៈការចាត់វិធានការសមស្រប ធនាគារបានរក្សានូវអនុបាតឥណទានមិនដំណើរការ (NPL) របស់ខ្លួននៅ អត្រាត្រឹមតែ 2.07% ដែលទាបជាង អត្រាទីផ្សារ ជាមធ្យម 5.30% ស្របពេលដែលសមតុល្យនៃប្រាក់បញ្ញើបានឈានដល់ អត្រាកំណើនគួរជាកត់សម្គាល់ 19.6% ធ្វើឱ្យមានស្ថេរភាពនៃមូលដ្ឋានសន្ទនីយភាពទោះជាស្ថិតក្នុង កាលៈទេសៈដែលដើមទុនត្រូវបានបង្វិលត្រឡប់ទៅសហរដ្ឋអាមេរិកវិញ; និងអនុបាតសោធនភាព 25.09% ដែលបង្ហាញពីភាពធននៃស្ថានភាពហិរញ្ញវត្ថុ។ គណៈគ្រប់គ្រងសូមថ្លែងអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់របស់ធនាគារ UCB ដែលអាចរក្សានូវទំនុកចិត្តរបស់អតិថិជន មកកាន់ធនាគារ មិនថាស្ថិតនៅក្នុងពេលវេលាដ៏លំបាកនេះក្តី។

ទោះបីជាប្រឈមមុខនឹងវិបត្តិនៃវដ្តសេដ្ឋកិច្ចបញ្ច្រាសក៏ដោយ ប៉ុន្តែឆ្នាំ 2023 ក៏ជាឆ្នាំដ៏សំខាន់ផងដែរ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មីនៃព្រះរាជាណាចក្រកម្ពុជា និងបានដឹកនាំគណៈរដ្ឋមន្ត្រីយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍មូលដ្ឋានគ្រឹះសម្រាប់ធ្វើឲ្យមានភាពប្រសើរ ឡើងនូវវិស័យឧស្សាហកម្ម ក៏ដូចជាពង្រឹងការអភិវឌ្ឍន៍ឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ ឲ្យស្របជាមួយ ស្តង់ដារអន្តរជាតិ។ នៅឆ្នាំនេះដែរ ក៏ជាឆ្នាំដែល ធនាគារសហពាណិជ្ជ ក.អ របស់យើង រៀបចំតែងតាំងក្រុមប្រឹក្សាភិបាលឡើងវិញផងដែរ ដោយសារតែការចូលនិវត្តន៍របស់សមាជិកមួយចំនួន។ អាស្រ័យហេតុនេះ គណៈគ្រប់គ្រងថ្មីរបស់យើង ដោយរាប់បញ្ចូលទាំងសមាជិកដែលមានស្រាប់ និងសមាជិកថ្មីៗ ដែលអំណោយផលសម្រាប់ការធានាបាននូវការបន្តទស្សនវិស័យនិងត្រួសត្រាយផ្លូវ ដល់ការប្រតិបត្តិការរបស់ធនាគារប្រកបដោយប្រសិទ្ធភាព។ ជាឧទាហរណ៍ អភិបាលឯករាជ្យថ្មីរបស់ធនាគារ មានជំនាញសេដ្ឋកិច្ច ប្រកបទៅដោយសមត្ថភាពក្នុងការផ្តល់ដំបូន្មានដ៏មានតម្លៃទៅលើអភិបាលកិច្ចសាជីវកម្ម។ ទន្ទឹមនឹងនោះ ឆ្នាំ 2023 ក៏ត្រូវបានចាត់ទុកថាជាឆ្នាំដ៏មានផ្លែផ្កាផងដែរ ដោយមានការគាំទ្រយ៉ាងខ្លាំងពី

គណៈគ្រប់គ្រងថ្មី UCB បានបោះជំហានខ្លួនឯងក្នុងការកសាងស្ថាប័នឡើងវិញ ពង្រឹងការបណ្តុះបណ្តាលទេពកោសលបុគ្គលិកបន្ថែម ដើម្បីធ្វើឱ្យមានការប្រសើរឡើងនូវប្រព័ន្ធធនាគារស្នូល និងស្វែងរកលទ្ធភាពនៃគំរូអាជីវកម្មថ្មីៗ និងនិរន្តរភាព ESG ដែលរួមមានបរិស្ថាន សង្គម និងអភិបាលកិច្ច គឺជាស្មារតីស្នូលរបស់ E.SUN Group។ ធនាគារមិនត្រឹមតែដើរតួជាអ្នកបញ្ជូនគោលគំនិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវឥទ្ធិពលសម្រាប់ព្រះរាជាណាចក្រកម្ពុជាផងដែរ។ នៅឆ្នាំ 2023 ធនាគារបានសហការជាមួយធនាគារ E.SUN សម្រាប់ការរៀបចំវគ្គបណ្តុះបណ្តាលដើម្បីបណ្តុះគំនិត និងស្មារតីទៅដល់បុគ្គលិក ឲ្យបានយល់ដឹងពីបន្ថែមពីការអភិវឌ្ឍន៍អាជីវកម្មដែលភ្ជាប់ជាមួយនឹងការអនុវត្ត ESG ។ លើសពីនេះ ធនាគារបានអញ្ជើញក្រុមហ៊ុនក្នុងស្រុកមកចូលរួមក្នុងសន្និសីទ "E.SUN ESG and Sustainability Initiative" ដែលធ្វើឡើងនៅទីស្នាក់ការកណ្តាល កោះត្រពាំង ដែលទទួលនូវវត្តមាន និងការកោតសរសើរពីអ្នកចូលរួមក្នុងស្រុក ជាមួយនិងម៉ាកសញ្ញាដែលមានការទទួលស្គាល់ជាសកល។ ក្រឡេកមកមើលសកម្មភាព CSR គម្រោង "ក្តីសង្ឃឹមសម្រាប់អនាគត" នៅតែបន្តចូលរួមក្នុងវិស័យអប់រំ ផ្តល់ជំនួយដល់កុមារ និងសិស្សនុសិស្ស។ ហើយយើងសង្ឃឹមថានឹងបន្តចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ព្រមទាំងរួមចំណែកជួយការងារសង្គមក្នុងរយៈពេលវែង។ សម្លឹងឆ្ពោះទៅកាន់ឆ្នាំ2024 នៅពីក្រោយឧបសគ្គតែងតែមានមកជាមួយឱកាស។ ធនាគារនឹងបន្តនូវផែនការពង្រីកអាជីវកម្មស្របទៅតាមការគោលការណ៍របស់ធនាគារមេ ESUN Group និងដាក់ជាគោលដៅដើម្បីសំរេចបានសមិទ្ធផលថ្មីបន្ថែមទៀត។ តាមរយៈការផ្លាស់ប្តូរអតិថិជនគោលដៅ, បង្កើនសមត្ថភាពប្រាក់ចំណេញ និងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ដែលជាយុទ្ធសាស្ត្រសសរស្តម្ភទាំងបីសម្រាប់ឆ្នាំ 2024 ធនាគារនឹងត្រលប់មកវិញជាមួយនិងសន្ទុះនៃកំណើន និងការខិតខំទៅជិតគោលដៅ។ យើងរំពឹងយ៉ាងមុតមាំថា UCB នឹងក្លាយជា "ធនាគារបរទេសដែលមានទេពកោសលបុណ្យ ឈានមុខគេនៅប្រទេសកម្ពុជា" នាទសវត្សរ៍ក្រោយនេះ។



2. ប្រវត្តិរបស់ធនាគារ សហពាណិជ្ជ ក.អ

ធនាគារមេ៖ ធនាគារ E.SUN

ធនាគារ E.SUN ត្រូវបានបង្កើតឡើងនៅថ្ងៃទី 16 ខែ មករា ឆ្នាំ1992 និងបើកដំណើរការអាជីវកម្មនៅថ្ងៃទី21 ខែ កុម្ភៈ ឆ្នាំ1992។ ក្រោមការដឹកនាំរបស់ស្ថាបនិក លោក Huang Yong Ren រួមជាមួយជាក្រុមឥស្សរជនធនាគារកម្ពុជាដ៏រស់រវើក ដែលមានគោលដៅរួមគ្នា - តាំងនាមឲ្យ E.SUN ពួកគាត់បានប្រកាន់ភ្ជាប់នូវ ទស្សនៈវិស័យនៃ "ការអនុវត្តជារួមដ៏ល្អឥតខ្ចោះ សាជីវកម្មដែលប្រកបដោយទំនួលខុសត្រូវសង្គម និងនិរន្តរភាព" ជាមួយនឹង "ទំនួលខុសត្រូវរបស់ E.SUN ក្នុងការបណ្តុះបណ្តាល អ្នកមានទេពកោសល្យ និងការផ្តល់សេវាកម្មល្អបំផុតជូនទៅដល់អតិថិជន" ជាគោលការណ៍ក្នុងការប្រតិបត្តិការអាជីវកម្មដើម្បីប្តេជ្ញាចិត្តក្លាយខ្លួនជា "គំរូក្នុងវិស័យហិរញ្ញវត្ថុ និង គំរូប្រៀបធៀបក្នុងវិស័យសេវាកម្ម"។

"ការបង្កើតស្តង់ដារ បណ្តុះបណ្តាលអ្នកមានទេពកោសល្យ និងការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា" គឺជាហេដ្ឋារចនាសម្ព័ន្ធធំទាំង 3 នៃបេសកកម្មយូរអង្វែងរបស់ធនាគារ E.SUN។ ធនាគារ E.SUN ប្រកាន់ខ្ជាប់នូវគោលគំនិតស្នូលរបស់ខ្លួនគឺ "ចិត្តថ្លាដូចគុជ រឹងមាំដូចភ្នំ" និងការផ្តល់សេវាកម្មប្រកបដោយជំនាញ និង ភាពកក់ក្តៅជូនដល់អតិថិជន។ លើសពីនេះទៅទៀត បុគ្គលិករបស់ E.SUN ប្តេជ្ញាធ្វើជាប្រជាពលរដ្ឋដ៏ល្អ ហើយធនាគារ E.SUN ដែលពោរពេញទៅដោយសេចក្តីស្រឡាញ់ និងប្តេជ្ញាធ្វើជាធនាគារលំដាប់ដំបូងដែលយកចិត្តទុកដាក់លើទំនួលខុសត្រូវក្នុងសង្គម។

ប្រឈមមុខជាមួយនឹងស្ថានភាពទីផ្សារដែលមិនអាចព្យាករណ៍បាន និង ការប្រកួតប្រជែងដ៏ខ្លាំងក្លា ធនាគារ E.SUNនៅតែបន្តប្រើប្រាស់នូវយុទ្ធសាស្ត្រដែលរឹងមាំប្រកបដោយគំនិតច្នៃប្រឌិតឈានមុខផ្នែកហិរញ្ញវត្ថុ ជាមួយការផ្តល់សេវាកម្មដែលមានគុណភាពរបស់ខ្លួនដើម្បីជម្នះនូវរាល់បញ្ហា និងបង្កើតនូវជម្រើសសេវាកម្មហិរញ្ញវត្ថុយ៉ាងទូលំទូលាយជូនទៅដល់អតិថិជន។ ធនាគារ E.SUN បានពង្រីកសាខារបស់ខ្លួនរហូតដល់ 139សាខា ហើយជឿជាក់ថា បណ្តាញសាខាទាំងនេះនឹងអាចបង្កើនប្រសិទ្ធភាព និង វិសាលភាពរបស់ខ្លួនឲ្យកាន់តែខ្លាំងឡើង។ ចំណែកឯការវិវឌ្ឍផ្នែកបច្ចេកទេសវិញ ធនាគារ E.SUN បានជ្រើសរើសប្រើប្រាស់នូវវិធីសាស្ត្រដែលប្រកបដោយភាពច្នៃប្រឌិត និងភាពបត់បែនដើម្បីដោះស្រាយបញ្ហា និងបំពេញតាមតម្រូវការសេវាកម្មហិរញ្ញវត្ថុជូនដល់អតិថិជន។

ចំពោះវិសាលភាពក្រៅប្រទេសរបស់ខ្លួនវិញ ធនាគារ E.SUN មានធនាគារបុត្រសម្ព័ន្ធចំនួន 2 គឺធនាគារ សហពាណិជ្ជ ក.អ នៅប្រទេសកម្ពុជា និងធនាគារបុត្រសម្ព័ន្ធមួយទៀតនៅប្រទេសចិន។ ក្រៅពីនេះ ធនាគារ E.SUN បានបង្កើតសាខាចំនួន 09 ទៀតដែលស្ថិតនៅទីក្រុងហុងកុង ទីក្រុង Los Angeles ប្រទេសសិង្ហបុរី ប្រទេសវៀតណាម ប្រទេសភូមា ទីក្រុង Sydney ទីក្រុង Tokyo ទីក្រុង Fukuoka និងទីក្រុង Brisbane ។ ក្រៅពីនេះក៏មាន ការិយាល័យតំណាងដែលស្ថិតនៅទីក្រុងប៉ាឯកក ទីក្រុងហូជីមីញ និង ទីក្រុងហាណូយ។ នៅចុងឆ្នាំ 2023 ធនាគារ E.SUN មានសាខាចំនួន 31 សាខា ក្នុងបណ្តាប្រទេសចំនួន 10 នៅលើសកលលោក។ ធនាគារ E.SUN មាន គោលដៅបង្កើតនូវបណ្តាញសេវាកម្មហិរញ្ញវត្ថុ ដែលប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងតំបន់អាស៊ី ព្រមទាំងអាចផ្តល់នូវសេវាកម្មដែលមានគុណភាពលំដាប់ខ្ពស់ជូនទៅដល់អតិថិជនក្នុងស្រុកដើម្បីបំពេញតម្រូវការសេវាកម្មហិរញ្ញវត្ថុឆ្លងប្រទេស។

ធនាគារ សហពាណិជ្ជ ក.អ

ធនាគារ សហពាណិជ្ជ ក.អ ត្រូវបានបង្កើតឡើង នៅ ថ្ងៃទី 31 ខែ មិនា ឆ្នាំ 1994 និង បច្ចុប្បន្នភាគហ៊ុន 100% ត្រូវកាន់កាប់ដោយធនាគារ E.SUN។ ធនាគារ សហពាណិជ្ជ ក.អ ជាធនាគារពាណិជ្ជដែលមានអាជ្ញាប័ណ្ណពេញលេញ មានសាខាក្នុងក្រុងភ្នំពេញចំនួន 12 សាខា និងសាខាខេត្តចំនួន 02 សាខា ហើយមានបុគ្គលិកបម្រើការងារ 450 នាក់។ ក្នុងនាមជាធនាគារបុត្រសម្ព័ន្ធរបស់ធនាគារ E.SUN ធនាគារសហពាណិជ្ជ ក.អ បានប្រកាន់ភ្ជាប់នូវគុណតម្លៃនិងទស្សនៈវិស័យរបស់ធនាគារ E.SUN ក្នុងការផ្តល់នូវសេវាកម្មដ៏ល្អ និង ចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមកម្ពុជា។ នាពេលអនាគត ធនាគារសហពាណិជ្ជ ក.អ នឹងបន្តពង្រឹងទៅលើផលិតផល សេវាកម្ម និង គំនិតច្នៃប្រឌិតខាងផ្នែកហិរញ្ញវត្ថុ ព្រមទាំងលើកកម្ពស់ការអប់រំ និងកិច្ចសហការប្រតិបត្តិការរវាងអ្នកជំនាញមកពីប្រទេសផ្សេងៗ ដើម្បីក្លាយខ្លួនជាធនាគារក្រៅស្រុកមួយដែលមានភាពពិសេសជាងគេក្នុងប្រទេសកម្ពុជា។



3. ទិដ្ឋភាពទូទៅនៃអាជីវកម្ម

1. ចំណូលសំខាន់ៗនៃរបាយការណ៍ហិរញ្ញវត្ថុ

	2023	2022	2021
លទ្ធផលនៃចំណូលប្រតិបត្តិការ (ដុល្លារ)			
ចំណូលប្រតិបត្តិការ	28,860,377	40,606,451	39,946,747
ប្រាក់ចំណេញមុនចំណាយពន្ធ	6,266,461	22,275,433	16,191,999
ប្រាក់ចំណេញសុទ្ធ	5,007,452	16,777,396	13,481,522
ទិន្នន័យសំខាន់ៗរបស់តារាងតុល្យការ (ដុល្លារ)			
ទ្រព្យសកម្មសរុប	826,913,168	889,053,568	759,866,538
ឥណទានសំរាប់អតិថិជន (សុទ្ធ)	637,537,583	669,817,567	557,330,560
ប្រាក់បញ្ញើរបស់អតិថិជន	487,885,861	429,412,796	448,233,051
បំណុលសរុប	688,851,757	756,108,644	644,528,519
ដើមទុនបានបង់	80,000,000	80,000,000	80,000,000
មូលនិធិភាគទុនិក	138,061,411	132,944,924	115,338,019
ផលបរលើទ្រព្យសកម្ម	0.63%	1.84%	1.78%
ផលបរលើដើមទុន	3.79%	12.39%	11.67%
បំណុលមិនដំណើរការ %	2.07%	0.83%	1.13%
អនុបាតមូលដ្ឋាន			
អនុបាតសោធនភាព	25.09%	23.21%	21.97%
អនុបាតក្របខ័ណ្ឌសន្ទនីយភាព	203.22%	195.33%	213.92%

❖ តួលេខក្នុងឆ្នាំ 2023 2022 និងឆ្នាំ 2021 ត្រូវបានកែសម្រួលទៅតាមការអនុវត្តប្រព័ន្ធ CIFRS ។

2. ព្រឹត្តិការណ៍សំខាន់នៃអាជីវកម្ម

○ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា

“ការបង្កើតប្រព័ន្ធបច្ចេកវិទ្យា”

“ការបណ្តុះបណ្តាលធនធានមនុស្ស”

និង

“ការអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មានវិទ្យា”

គឺជាសសរស្តម្ភទាំងបីនៃដំណើរស្វែងរកនិរន្តរភាពយូរអង្វែងរបស់ធនាគារ។ ហើយធនាគារ UCB

នឹងបន្តវិនិយោគឥតឈប់ឈរទៅលើហេដ្ឋារចនាសម្ព័ន្ធលើបច្ចេកវិទ្យាព័ត៌មានវិទ្យានេះ។ ដោយសារការ

តភ្ជាប់កាន់តែខ្លាំងរវាងកម្មវិធីបច្ចេកវិទ្យា

និងសេវាកម្មហិរញ្ញវត្ថុនៅកម្ពុជា

ធនាគារនឹងផ្តោតមិនត្រឹមតែលើការអភិវឌ្ឍន៍អាជីវកម្មប៉ុណ្ណោះទេ

ប៉ុន្តែថែមទាំងលើសារៈសំខាន់នៃសុវត្ថិភាពព័ត៌មានផងដែរ។

នៅឆ្នាំ

2023

ធនាគារបានចូលរួមក្នុងសមាជិកភាពបាគង

និងបានផ្ដួចផ្ដើមគម្រោងធ្វើឱ្យមានប្រសើរឡើងនូវប្រព័ន្ធធនាគារស្នូល។

នៅឆ្នាំខាងមុខនេះ

ធនាគារនឹងរៀបចំផែនការសម្រាប់

(1)

ធ្វើឱ្យប្រសើរឡើងនូវ

ទម្រង់

និងមុខងាររបស់ធនាគារតាមអ៊ីនធឺណិត។

(2)

ការកែលម្អកម្មវិធីធនាគារតាមទូរស័ព្ទដៃទំនើប; (3)

ការពង្រឹងការគ្រប់គ្រងមូលដ្ឋានទិន្នន័យ និងកម្មវិធី; (4)

ការបង្កើតផែនការយុទ្ធសាស្ត្របន្ថែម; (5)

បណ្តុះបណ្តាលទេពកោសល្យផ្នែកព័ត៌មានវិទ្យា។

○ ការផ្លាស់ប្តូរនៃធនធានមនុស្ស

“អ្នកមានទេពកោសល្យគឺជាសូចនាករដ៏សំខាន់”

ដែលនេះគឺជាអ្វីដែលធនាគារតែងតែជឿជាក់។

ធនាគារប្តេជ្ញាចាត់ប្រសព្វគ្រប់គំនិតនេះឲ្យស៊ីជម្រៅនៅក្នុងចិត្តរបស់និយោជិត

ពោលគឺ

ផ្លូវអាជីពរបស់បុគ្គលិក

ម្នាក់ៗត្រូវកំណត់ដោយដៃរបស់ពួកគេផ្ទាល់។

យើងវាយតម្លៃអ្នកមានទេពកោសល្យរបស់យើងដោយផ្អែកលើការប្តេជ្ញាចិត្ត និងសមត្ថភាពរបស់ពួកគេ

ជំនួសឲ្យអតីតភាពការងារ។

នៅឆ្នាំនេះ

ដើម្បីបង្កើនប្រសិទ្ធភាពធនធានមនុស្ស

ធនាគារបានធ្វើការត្រួតពិនិត្យជាច្រើនលើ

ទេពកោសល្យបុគ្គលិកដែលមានស្រាប់

និងកំណត់សក្តានុពលរបស់ពួកគេ។

លើសពីនេះ

ធនាគារក៏បានអនុវត្តយុទ្ធសាស្ត្រថ្មី

ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីវាយតម្លៃ ទិន្នផលការងាររបស់បុគ្គលិកឲ្យមានសមភាព។

○ ការគ្រប់គ្រងហានិភ័យនិងការប្រតិបត្តិតាម

ជាទូទៅ សូចនាករហានិភ័យមិនមានការផ្លាស់ប្តូរណាមួយដែលគួរឲ្យកត់សម្គាល់ឡើយនៅឆ្នាំ2023

ដែលទាំងអស់នេះត្រូវបានអនុលោមតាមច្បាប់ដែលបានចែង

និងរក្សាស្ថេរភាពឲ្យលើសពីចំណុចចាប់ផ្តើម។

ធនាគារបន្តពង្រឹងលើការប្រយុទ្ធប្រឆាំងនឹងការលេងល្បែងស៊ីសងតាមអ៊ីនធឺណិត

ទប់ស្កាត់ការជួញដូរមនុស្ស

និងបញ្ជាធានាតាមប្រព័ន្ធផ្ទេរប្រាក់។

តាមរយៈការបណ្តុះបណ្តាលផ្ទៃក្នុងជាមួយនឹងករណីជាក់ស្តែង

និងការពង្រឹងប្រព័ន្ធបាយការណ៍

AML/CFT បានកាត់បន្ថយឱកាសនៃការតភ្ជាប់ជាមួយអតិថិជន

និងប្រតិបត្តិការគួរឲ្យសង្ស័យ

មិនថាមកពីបញ្ជី

ឬបណ្តាញផ្សេងទៀតនោះទេ។

ការលុបឈ្មោះចេញពីបញ្ជីពណ៌ប្រផេះរបស់ក្រុមការងារសកម្មភាពហិរញ្ញវត្ថុ

គឺជាគោលដៅសំខាន់មួយសម្រាប់ប្រទេសធនាគារសន្យាថា
នឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចដើម្បីអនុវត្តតាមបទប្បញ្ញត្តិ AML/CFT ។

○ **សេវាកម្មឈានមុខ**

ធនាគារ សហពាណិជ្ជ ក.អ បន្តផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុដែលមានគុណភាពខ្ពស់
និងឈានមុខគេដល់អតិថិជន និងបានកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួននៅលើទីផ្សារ។

ចំពោះសេវាកម្មក្រៅស្រុក និងក្នុងស្រុក ធនាគារផ្តល់ជាសេវា និងផលិតផលហិរញ្ញវត្ថុជាបីផ្នែក៖

- (1) សេវាកម្មធនាគារសម្រាប់បុគ្គល៖ គណនីប្រាក់បញ្ញើសន្សំ គណនីបញ្ញើតាមតម្រូវការ
គណនីប្រាក់បញ្ញើមានកាលកំណត់ កម្ចីគេហដ្ឋាន ប័ណ្ណឥណទាន ប័ណ្ណឥណទាន
សេវាធនាគារOnline/តាមរយៈទូរស័ព្ទ សេវាកម្មATM ។ល។
- (2) សេវាកម្មធនាគារសម្រាប់ក្រុមហ៊ុន៖ កម្ចីមានកាលកំណត់ កម្ចីសម្រាប់ធ្វើដើមទុន
គណនីមូលប្បទានបំត្រជំនួញ គណនីគ្រប់គ្រងប្រាក់តម្កល់ សេវាកម្មបើកប្រាក់បៀវត្សរ៍
សេវាកម្មទទួលប្រតិបត្តិការប័ណ្ណឥណទាន ។ល។
- (3) សេវាកម្មធនាគារអន្តរជាតិ៖ ការផ្ទេរប្រាក់ សេវាហិរញ្ញប្បទានពាណិជ្ជកម្ម
សេវាលិខិតឥណទានសម្រាប់ការនាំចេញនិងនាំចូល សេវាកម្មការប្រមូលឯកសារ D/A & D/P
លិខិតឥណទានសម្រាប់ធានានិង Standby មូលប្បទានបំត្រអប្បហារឥណទានពាណិជ្ជកម្ម។

○ **ការអនុវត្តប្រព័ន្ធ CIFRS**

នៅឆ្នាំ 2023 ធនាគារបានសម្របតាមការណែនាំរបស់ PwC និងបន្តពិនិត្យឡើងវិញនូវវិធីសាស្ត្រនៃការអនុវត្ត CIFRS ដើម្បីធ្វើឲ្យល្អប្រសើរជាងមុននិងសាកសមទៅនឹងការអនុវត្តអាជីវកម្ម និងស្ថានភាពសេដ្ឋកិច្ច។ តួលេខហិរញ្ញវត្ថុទាំងអស់ដែលបានរាយការណ៍នៅក្នុងរបាយការណ៍ប្រចាំឆ្នាំត្រូវបានកែសម្រួលស្របតាមស្តង់ដារ CIFRS ។

○ **ការចូលរួមចំណែកក្នុងសង្គម**

ក្នុងនាមជាផ្នែកមួយនៃប្រទេសកម្ពុជា ធនាគារនឹងចាត់ទុកប្រទេសក្នុងស្មារតីស្វ័យនៃបរិស្ថាន សង្គមនិងអភិបាលកិច្ចល្អ (ESG)។ នៅឆ្នាំ 2023 យើងបានអញ្ជើញបុគ្គលិកស្ម័គ្រចិត្តមកចូលរួមជាមួយធនាគារហើយបានចាប់ផ្តើមគម្រោងជួសជុលមណ្ឌលកុមារកំព្រា ដោយជួយឱ្យកុមារមានកន្លែងស្នាក់នៅសមរម្យនិងថ្នាក់រៀនស្រស់ស្អាត។ ជាមួយគ្នានឹងការរៀនសូត្រនឹងអាចជួយឱ្យកុមារមានជីវិតល្អប្រសើរនិងក្លាយជាធនធានមនុស្សសម្រាប់សង្គមជាតិ ហើយធនាគារក៏នឹងបន្តចូលរួមចំណែកឱ្យបានកាន់តែច្រើនក្នុងវិស័យអប់រំ។

3. ការរំពឹងទុកនៅក្នុងឆ្នាំ 2024

សម្រាប់ឆ្នាំ2024នេះ សេដ្ឋកិច្ចពិភពលោកហាក់ដូចជាយឺតប៉ុន្តែបន្តិចម្តងៗត្រូវបានឈានចេញពីវិបត្តិសេដ្ឋកិច្ច។ ស្របពេលដែលអ្នកសុទិដ្ឋិនិយមបាននឹងកំពុងរំពឹងទុកថា Fed នឹងកាត់បន្ថយអត្រាការប្រាក់ជាក់លាក់មួយក្នុងកំឡុងឆ្នាំនេះ UCB នឹងឈរនៅគោលដៅហិរញ្ញវត្ថុដែល Fed នឹងបន្តរក្សាការអត់ធ្មត់របស់ខ្លួនលើគោលនយោបាយបន្ទុយដោយពិចារណាលើទីផ្សារការងារជីវ័យមាំមួនសហរដ្ឋអាមេរិក ហើយការកើនឡើងប្រាក់ឈ្នួលជាបន្តបន្ទាប់ ដែលបណ្តាលឱ្យនិន្នាការអតិផរណានៅបន្តស្ថិតក្នុងកម្រិតខ្ពស់ ។ ដោយសារបើអត្រាអតិផរណានៅតែបន្តមិនអាចធ្លាក់ចុះមកដល់កម្រិតគោលដៅ 2% នោះទេ Fed អាចរក្សាអត្រាការប្រាក់ឱ្យស្ថិតក្នុងកម្រិតខ្ពស់ដដែល។ នៅក្នុងទស្សនៈប្រទេសកំពុងអភិវឌ្ឍន៍វាមានន័យថាលំហូរដើមទុនទាប ជាលទ្ធផល វាអាចរារាំងកំណើនសេដ្ឋកិច្ច។

ក្រឡេកមកមើលសេដ្ឋកិច្ចពិភពលោកវិញ សហភាពអឺរ៉ុបរំពឹងថានឹងងើបឡើងវិញទោះបីជាមានល្បឿនយឺតក៏ដោយ ខណៈពេលដែលប្រទេសចិនត្រូវដោះស្រាយជាមួយនឹងការបញ្ជ្រាសនូវបរិក្ខណៈ និងហានិភ័យពី វិស័យអចលនទ្រព្យ។ លើសពីនេះទៅទៀត ជម្លោះក្នុងតំបន់ និងកត្តាអាកាសធាតុក៏អាចនឹងធ្វើឱ្យមានផលប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ដែលអាចនាំឱ្យនិន្នាការនៃការធ្វើសកលភាវូបនីយកម្មថយចុះ។ ស្របពេលដែលការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាបន្តកើនឡើង វាជាអ្វីដែរគួរតែយកចិត្តទុកដាក់ទៅលើថាតើវិបត្តិអតិផរណាដែលរំពឹងថានឹងប្រែជាកម្រិតមធ្យម ឬក៏នឹងមានការកើនឡើងម្តងទៀតព្រោះវាអាចរារាំងដល់សន្ទុះកំណើនសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា។

យោងតាមការព្យាករណ៍របស់ IMF ផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជានឹងកើនឡើង 6.1% ជាមួយនឹងសន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ (CPI) កើនឡើង 3% ។ ដោយស្ថិតក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និងស្របតាមយុទ្ធសាស្ត្ររបស់បញ្ចកោណរាជរដ្ឋាភិបាលកំពុងអនុវត្តកំណែទម្រង់បរិយាកាសធុរកិច្ច ប្រព័ន្ធអប់រំ ហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្មជាដើម ព្រះរាជាណាចក្រកំពុងបោះជំហានលើទិសដៅត្រឹមត្រូវ ទោះបីជាការត្រូវការពេលច្រើនឆ្នាំក្នុងការកែលម្អក៏ដោយ ។ សរុបមក ផលប៉ះពាល់នៃការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ អាចជាបញ្ហាប្រឈម ឬក៏អាចជាឱកាស ដែលតម្រូវឲ្យព្រះរាជាណាចក្រ កម្ពុជា ត្រូវរៀបចំត្រៀមទុកជាមុន ដើម្បីទាញយកអត្ថប្រយោជន៍ពីការផ្លាស់ប្តូរសង្វាក់ផ្គត់ផ្គង់។

យោងតាមស្ថិតិរបស់ ធនាគារជាតិនៃកម្ពុជា (NBC) បានឲ្យដឹងថា កំណើនឥណទានសរុបបានឈានទៅដល់ 57.6 ពាន់លានដុល្លារក្នុងឆ្នាំ 2023 ដែលជាអត្រាកំណើនទាបបំផុត 4.8% ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ។ ទន្ទឹមនឹងនេះ ការកើនឡើងនៃករណីបង់ប្រាក់យឺតយ៉ាវ បាននាំឱ្យមានកំណើននៃហានិភ័យឥណទាន ដែលទំនងជានឹងបន្តក្នុងអំឡុងពេល 2024H1 និងមិនមានភាពប្រសើរឡើងរហូតដល់ឆ្នាំ 2024H2។ ដោយមិនគិតពីស្ថានភាពទាំងនោះ ធនាគារបានចាត់វិធានការដើម្បីកែលម្អយន្តការវាយតម្លៃហានិភ័យឥណទានរបស់ខ្លួន ហើយរំពឹងថា នឹងអាចពង្រីកទំហំទ្រព្យសកម្មរបស់ខ្លួនក្នុងល្បឿនមួយប្រកបដោយស្ថិរភាព។ ធនាគារនឹងធ្វើសកម្មភាពស្របតាមការណែនាំរបស់រដ្ឋាភិបាលដើម្បីពង្រឹងគោលនយោបាយសេដ្ឋកិច្ច និងការរីកចម្រើនរួមគ្នាជាមួយប្រទេសកម្ពុជា ជាមួយនឹងការពង្រីកប្រភពចំណូល និងការគ្រប់គ្រងការចំណាយយ៉ាងតឹងរឹង នឹងធ្វើឲ្យប្រាក់ចំណេញរបស់ធនាគារ កាន់តែប្រសើរឡើងនៅឆ្នាំក្រោយ។ លើសពីនេះ ធនាគារនឹងបន្តវិនិយោគលើការបណ្តុះបណ្តាលទេពកោសល្យ និងសម្ភារៈបរិក្ខារដែលជាមូលដ្ឋានសម្រាប់ការការពារកំហុសក្នុងទសវត្សរ៍ទី 4។

○ ប្រាក់បញ្ញើ និងសេវាកម្មតាមសាខា

- ❖ ធនាគារនឹងកំណត់យ៉ាងច្បាស់លាស់នូវប្រភេទអតិថិជនប្រាក់បញ្ញើគោលដៅ និងផ្តល់ជូនពួកគេនូវសេវាកម្មដ៏កក់ក្តៅ។ តាមរយៈការប្រើប្រាស់កម្មវិធីបច្ចេកវិទ្យា និងការសហការជាមួយដៃគូយុទ្ធសាស្ត្រ ធនាគារនឹងអាចទទួលបានអ្នកដាក់ប្រាក់បញ្ញើដែលមានសក្តានុពលកាន់តែច្រើន។ លើសពីនេះទៀត លំហូរសាច់ប្រាក់សាជីវកម្មក៏មានភាពសក្តិសមក្នុងការគ្រប់គ្រងផងដែរ។ ធនាគារបានបង្កើតទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយអតិថិជនសាជីវកម្មរួចហើយ ហើយយើងអាចចាត់វិធានការបន្ថែមទៀត ដើម្បីស្វែងរកចរន្តសាច់ប្រាក់ឡើងចុះនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ។ ជាលទ្ធផល មូលដ្ឋានអតិថិជនរបស់ធនាគារមិនត្រឹមតែពង្រីកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរក្សាមូលនិធិប្រតិបត្តិការរបស់ពួកគេនៅក្នុងធនាគារផងដែរ។

- ❖ សម្រាប់សាខារូបវន្តមិនត្រឹមតែជាបណ្តាញដ៏សំខាន់មួយ
ដើម្បីរក្សាទំនាក់ទំនងជាមួយអតិថិជនប៉ុណ្ណោះទេ
ប៉ុន្តែក៏ជាមធ្យោបាយដ៏មានប្រសិទ្ធភាពសម្រាប់ការផ្សព្វផ្សាយការយល់ឃើញរបស់អតិថិជនមក
លើម៉ាកសញ្ញាផងដែរ។ ការពង្រីកបណ្តាញសាខា
និងសេវាកម្មរបស់យើងតែងតែស្ថិតនៅក្នុងចក្ខុវិស័យរបស់ធនាគារ។
យើងនឹងបន្តវាយតម្លៃកន្លែងសក្តានុពលដូចជាតំបន់ពាណិជ្ជកម្ម ឬតំបន់ឧស្សាហកម្ម
ដើម្បីបង្កើនសក្តានុពលរបស់យើង។

○ សេវាកម្មឥណទាន

- ❖ ដោយពិចារណាទៅលើទស្សនៈវិស័យម៉ាកសញ្ញាដ៏មានភាពស្ថេរភាព
គោលដៅកំណើនអាជីវកម្មប្រាក់កម្ចីរបស់ធនាគារត្រូវកំណត់ក្នុងកម្រិតវិជ្ជមាន
ប៉ុន្តែប្រកបដោយការប្រុងប្រយ័ត្នមួយ។ ក្នុងខណៈនេះ
ការស្វែងរកអតិថិជនឥណទានដែលមានលំនឹង លំហូរសាច់ប្រាក់ត្រឹមត្រូវ
មិនមែនជារឿងងាយស្រួល ឡើយ។ ហេតុនេះដើម្បីក្លាយជាធនាគារក្រៅស្រុកឈានមុខគេ
ធនាគារត្រូវផ្តល់នូវសេវាកម្មគួរជាទីទុកចិត្តជូនចំពោះអតិថិជនដែលមានពិតជាមានតម្រូវការមូល
ធិសម្រាប់ប្រតិបត្តិការរបស់ពួកគេ។
- ❖ សម្រាប់ឥណទានសាជីវកម្ម ធនាគារនឹងគាំទ្រយ៉ាងពេញទំហឹងចំពោះគោលដៅអភិវឌ្ឍន៍
សេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រៅពី គំរូអាជីវកម្មដទៃទៀតក្នុងចំណោមអង្គភាព
និងក្រុមហ៊ុនផ្សេងៗគ្នា
ធនាគារក៏មានសមត្ថភាពក្នុងការដោះស្រាយបញ្ហាជូនអតិថិជនតាមរយៈការផ្តល់ជូននូវកញ្ចប់
សេវាកម្មព្រឹក្សាឥណទានផងដែរ។ លើសពីនេះទៅទៀត សេវាកម្មគ្រប់គ្រងសាច់ប្រាក់
គឺជាឱកាសមួយផ្សេងទៀត។
ធនាគារក៏ធ្វើការសង្កត់ធ្ងន់លើភាពរីកចម្រើននៃការគ្រប់គ្រងមូលនិធិរបស់អង្គភាពផងដែរ។
- ❖ សម្រាប់ឥណទានអាជីវកម្មខ្នាតតូចវិញ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ និង
សេចក្តីប្រកាសផ្លូវការ ធនាគារនឹងផ្តោតលើការបំពេញតម្រូវការដើមទុនបង្វិល
និងការចំណាយដើម ទុន។ ចំណែកឯ ឥណទានផ្ទាល់ខ្លួន
ធនាគារនឹងផ្តោតសំខាន់ចំពោះអ្នកដែលប្រាថ្នាចង់មានលំនៅដ្ឋានផ្ទាល់ខ្លួនជាពិសេសតែប៉ុ
ណ្ណោះ។

○ សេវាកម្មប័ណ្ណឥណទាន

- ❖ ធនាគារមានបំណងក្លាយជា ជម្រើសដំបូងរបស់អតិថិជនកម្រិតមធ្យម និង
លំដាប់ខ្ពស់សម្រាប់ការប្រើប្រាស់ កាតឥណទាន
ដោយផ្តល់នូវបទពិសោធន៍ទូទាត់តាមប័ណ្ណឥណទានប្រកបដោយសុវត្ថិភាព
និងភាពងាយស្រួល។ យើងប្រើការតម្រង់ទិសអតិថិជនដើម្បីផ្តល់សេវាកម្ម
និងនាំអតិថិជនទទួលយកនូវរបៀបរបស់នៅជីវិកាយ។ ក្រៅពីការផ្តល់សេវាទូទាត់ប្រាក់ពី ភាគី

អ្នកទូទាត់ប្រាក់ ធនាគារក៏បានពង្រឹងសេវាកម្មរបស់ខ្លួនពីខាងពាណិជ្ជករផងដែរ ដើម្បីបង្កើតខ្សែសង្វាក់ទូទាត់ដ៏ទូលំទូលាយ។

- ❖ ធនាគារបន្តរួមបញ្ចូលគ្នានូវសកម្មភាពអាជីវកម្មកាតជាមួយសង្គម។ 0,3
 ភាគរយនៃការចំណាយតាមរយៈកាតនឹងត្រូវប្រើប្រាស់នៅក្នុងព្រឹត្តិការណ៍ CSR
 ដែលផ្តោតលើកុមារ រួមទាំងការបរិច្ចាគសប្បុរសធម៌ទៅលើមណ្ឌលកុមារកំព្រា វិស័យអប់រំ
 សាលារៀន និងព្រឹត្តិការណ៍ពិនិត្យសុខភាពកុមារ ដែលត្រូវបានដាក់ឈ្មោះជាផ្លូវការថា
 "គម្រោង UCB Hope for Future Project" ។ ធនាគារនឹងបន្តនាំមកនូវតម្លៃដល់
 សហគមន៍មូលដ្ឋាន និងបង្កើតផលវិជ្ជមានសម្រាប់សង្គមបន្ថែមទៀត។

○ រូបិយប័ណ្ណជាតិ

- ❖ ធនាគារគាំទ្រទាំងស្រុងលើ គោលនយោបាយនៃការប្រើប្រាស់រូបិយប័ណ្ណជាតិ(រៀល)។
 បន្ថែមពីលើតម្រូវការកម្ចីប្រាក់រៀល
 ធនាគារក៏បានលើកទឹកចិត្តអតិថិជនឱ្យបើកគណនីជាប្រាក់រៀលនៅពេលពួកគេមកដល់បញ្ជា
 រងដែរ។ និយាយអំពីអាជីវកម្មប្រាក់រៀល គោលដៅសំខាន់របស់ធនាគាររួមមាន (1)
 គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
 ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើដែលមានឯកទេសតាមខេត្ត (2) អាជីវកម្មក្នុងតំបន់
 និងចង្វាក់នៃការផ្គត់ផ្គង់របស់អាជីវកម្មទាំងនោះ (3) អ្នកអភិវឌ្ឍន៍បុរីក្នុងស្រុក (4)
 ប្រាក់បៀវត្សសហគ្រាស។ គោលបំណងនៃការពង្រីកអាជីវកម្មជាប្រាក់រៀល
 មិនគ្រាន់តែអនុលោមតាមច្បាប់នោះទេ ប៉ុន្តែក៏ដើម្បីជួយដល់ការរីកលូតលាស់ប្រកបដោយ
 សុខុមាលភាពនៃទីផ្សាររូបិយវត្ថុជាតិផងដែរ។

4. សកម្មភាព និង ការឧបត្ថម្ភ

កម្មវិធីសប្បុរសធម៌លើកទី ៥០



“កុមារគឺជាអនាគតរបស់ប្រទេស។
ការផ្តល់ឱ្យពួកគេនូវការអប់រំសមរម្យគឺជាការវិនិយោគដ៏ល្អបំផុត
សម្រាប់មនុស្សជំនាន់ក្រោយ។”

យើងមានសេចក្តីសោមនស្សយ៉ាងក្រៃលែង ដែល
UCB
សម្រេចបានការឃើញគង់ដល់មណ្ឌលកុមារកំព្រា
លើកទី 50។ នៅទំព័របន្ទាប់
យើងមានបំណងធ្វើឱ្យឈានដល់លើកទី 100
ក្នុងពេលឆាប់ៗ បន្ទាប់ពីលើកទី 50 ។



គម្រោងនៃការជួសជុលលើកទី១



ទីនេះមិនត្រឹមតែជាផ្ទះកុមារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងសិក្សារបស់ពួកគេផងដែរ។ បុគ្គលិក UCB ធ្វើការជាមួយដៃគូសហការណ៍ដើម្បីបង្កើតបរិយាកាសសុវត្ថិភាព និងធ្វើឱ្យកុមារអាចផ្ដោតអារម្មណ៍លើការសិក្សារបស់ពួកគេ។



ការរាប់មិនត្រឹមតែជាការបំពេញបន្ថែមនោះទេ ប៉ុន្តែក៏ជាចង្អៀងបំភ្លឺផងដែរ ដោយលោក William Butler Yeats

សកម្មភាពសប្បុរសធម៌តាមបណ្តាខេត្ត




អនុស្សាវរៈនៃការយាគយល់ស្តីពីកិច្ចសហប្រតិបត្តិការធនធានមនុស្ស



5. អវិជ្ជាបាលកិច្ចសាជីវកម្ម

រចនាសម្ព័ន្ធរបស់ធនាគារ UCB

តារាងខាងក្រោមជាព័ត៌មានលំអិតស្តីពីរចនាសម្ព័ន្ធរបស់ធនាគារ UCB



កាលបរិច្ឆេទរបស់ទិន្នន័យ៖ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

ក្រុមប្រឹក្សាភិបាលរបស់ធនាគារ UCB

តារាងព័ត៌មានលំអិតស្តីពីសមាសភាពក្រុមប្រឹក្សាភិបាលរបស់ធនាគារ UCB៖

លេខ រៀង	គោត្តនាមនិងនាម	មុខតំណែង	កាលបរិច្ឆេទ ជ្រើសតាំង	ចំនួនភាគហ៊ុន កាន់កាប់បច្ចុប្បន្ន ភាគហ៊ុន អនុបាត	កម្រិតនៃការសិក្សា
1	Mr. Lung-Cheng Lin	ប្រធានក្រុមប្រឹក្សា ភិបាល	03-ឧសភា-2023	E.SUN Bank holds 80,000 shares (100%)	Bachelor of Arts National Taipei University
2	Ms. I-Yen Kuo	អភិបាល	19-មីនា-2020		Master of Economics National Taiwan University
3	Mr. Yuan-Jen Chiang	អភិបាល (នាយកប្រតិបត្តិ)	03-ឧសភា-2023		Bachelor of Department of Finance and Taxation National Cheng-Chi University
4	Mr. Chien-Hung Chen	អភិបាល	19-មីនា-2020		Master of Business Administration Drexel University
5	Ms. Ping-Yu Tseng	អភិបាល	03-ឧសភា-2023		Master of Business Administration Fu-Jen Catholic University
6	Mr. Tung-Lung Kuo	អភិបាល ឯករាជ្យ	19-មីនា-2020		Bachelor of Law in Public Administration National Taipei University
7	Mr. Kuan-Ho Wu	អភិបាល ឯករាជ្យ	03-ឧសភា-2023		Bachelor of Business Administration National Taipei University

ប្រធានក្រុមប្រឹក្សាភិបាល អគ្គនាយកប្រតិបត្តិ គណៈគ្រប់គ្រង ឬបុគ្គលទទួលបន្ទុកខាងផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ ធ្លាប់ធ្វើការជាមួយក្រុមហ៊ុន CPA ឬសាខារបស់គេ នៅកាលបរិច្ឆេទកន្លងទៅ ។

ទេ

ចាប់តាំងពីសារពើពន្ធមុនមកដល់កាលបរិច្ឆេទនៃរបាយការណ៍នេះ គណៈនាយកមានគំនិតផ្សេងគ្នា និងបានសរសេររបាយការណ៍ដំណោះស្រាយជាលាយលក្ខណ៍អក្សរដាក់ជូនក្រុមប្រឹក្សាភិបាល។

ដំណោះស្រាយទាំងអស់ត្រូវបានដាក់ជូន
ដោយគ្មានការខ្វែងគំនិតគ្នា។

និងអនុម័តដោយក្រុមប្រឹក្សាភិបាលទាំងអស់

6. របាយការណ៍ក្រុមប្រឹក្សាភិបាល

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលសូមដាក់ជូនរបាយការណ៍របស់ខ្លួន និង
របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់ធនាគារសហពាណិជ្ជ ក.អ (ហៅកាត់ថា ធនាគារ) និង
ក្រុមហ៊ុនបុត្រសម្ព័ន្ធ យូអឹម លែន ហូលឌីង ខូ អិលធីឌី (ហៅកាត់ថា សម្ព័ន្ធធនាគារ) និង
របាយការណ៍ហិរញ្ញវត្ថុដោយឡែករបស់ធនាគារសម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

សកម្មភាពចម្បង

សកម្មភាពអាជីវកម្មចម្បងរបស់ធនាគារ គឺការផ្តល់សេវាធនាគារច្រើនប្រភេទ និងសេវាផ្សេងៗដែលពាក់ព័ន្ធ
នឹងសេវាហិរញ្ញវត្ថុ។

សកម្មភាពចម្បងរបស់ក្រុមហ៊ុន យូអឹម លែន ហូលឌីង ខូ អិលធីឌី (ក្រុមហ៊ុនបុត្រសម្ព័ន្ធ) គឺការកាន់កាប់ដី
និងអគារសម្រាប់ជួល។

ក្នុងអំឡុងឆ្នាំហិរញ្ញវត្ថុ មិនមានការផ្លាស់ប្តូរជាសារវន្តទៅលើសកម្មភាពចម្បងទាំងនេះទេ។

លទ្ធផលនៃប្រតិបត្តិការ និងភាគលាភ

លទ្ធផលនៃប្រតិបត្តិការហិរញ្ញវត្ថុសម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ-ខាត និង លទ្ធផលលម្អិតរួមនិងដោយឡែក នៅលើទំព័រទី១០
និងទំព័រទី១៤។

ក្នុងឆ្នាំ២០២៣ មិនមានភាគលាភត្រូវបានប្រកាស ឬបានបង់ទេ។

ដើមទុន

ក្នុងអំឡុងឆ្នាំ មិនមានការផ្លាស់ប្តូរភាគទុនិករបស់ធនាគារទេ។

ឥណទានអតិថិជនអាក្រក់ និងសង្ស័យ

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែករបស់សម្ព័ន្ធធនាគារ និងធនាគារ
ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមស្របពាក់ព័ន្ធនឹងការជម្រះឥណទានអតិថិជនអាក្រក់
ក្រក់ចេញពីបញ្ជីនិងការកត់ត្រាសំវិធានធន សម្រាប់ការខាតបង់ដែលបណ្តាលមកពីការថយចុះតម្លៃ
ហើយបានយល់ស្របថាវាជាឥណទានអតិថិជនអាក្រក់ទាំងអស់ដែលបានដឹងត្រូវបានជម្រះចេញពីបញ្ជី
និងបានកត់ត្រាសំវិធានធនពេញលេញ សម្រាប់ការខាតឥណទានអតិថិជនអាក្រក់។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និង ផ្អែកលើកម្រិតនៃការយល់ដឹងក្រុមប្រឹក្សាភិបាលពុំបានដឹងពី
កាលៈទេសៈណាមួយដែលនាំឱ្យចំនួនឥណទានអតិថិជនអាក្រក់ដែលបានជម្រះចេញពីបញ្ជីឬចំនួនសំវិធាន
ធនសម្រាប់ការខាតបង់ដែលបណ្តាលមកពីការថយចុះតម្លៃក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម

និងដោយឡែករបស់សម្ព័ន្ធធនាគារ និងធនាគារមានតម្លៃមិនគ្រប់គ្រាន់ជាសារវន្តនោះទេ។

ទ្រព្យសកម្ម

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែករបស់សម្ព័ន្ធធនាគារ និងធនាគារ ក្រុមប្រឹក្សាភិបាល បានចាត់វិធានការដែលមានមូលដ្ឋានសមស្រប ដើម្បីបញ្ជាក់ថាបណ្តាទ្រព្យសកម្មទាំងឡាយ ដែលទំនងជាមិនអាចបង្វិលមកវិញនៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតាទៅតាមតម្លៃក្នុងបញ្ជីគណនេយ្យរបស់សម្ព័ន្ធធនាគារ និងធនាគារត្រូវបានកត់ត្រាបន្ថយឱ្យនៅស្មើនឹងតម្លៃដែលរំពឹងថានឹងអាចលក់បាននៅលើទីផ្សារជាក់ស្តែង។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកលើកម្រិតនៃការយល់ដឹង ក្រុមប្រឹក្សាភិបាលពុំបានដឹងពី កាលៈទេសៈណាមួយដែលអាចបណ្តាលឱ្យតម្លៃនៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែករបស់សម្ព័ន្ធធនាគារនិងធនាគារមិនត្រឹមត្រូវជាសារវន្តនោះទេ។

បំណុលយថាហេតុ និងបំណុលផ្សេងៗ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ៖

- ក. មិនមានបន្ទុកណាមួយលើទ្រព្យសកម្មរបស់សម្ព័ន្ធធនាគារ និង ធនាគារដែលបានកើតឡើងដោយសារការដាក់បញ្ចាំសម្រាប់ការធានាបំណុលរបស់បុគ្គលណាម្នាក់ឡើយចាប់តាំងពីដំណាច់ឆ្នាំហិរញ្ញវត្ថុមក ឬ
- ខ. មិនមានបំណុលយថាហេតុណាមួយរបស់សម្ព័ន្ធធនាគារ និងធនាគារដែលបានកើតឡើងចាប់តាំងពីដំណាច់ឆ្នាំហិរញ្ញវត្ថុមកក្រៅពីបំណុលផ្សេងៗនៅក្នុងដំណើរការអាជីវកម្មធម្មតានោះទេ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាលពុំមានបំណុលយថាហេតុឬបំណុលផ្សេងៗរបស់សម្ព័ន្ធធនាគារ និងធនាគារដែលត្រូវបានទាមទារឱ្យសងឬអាចនឹងត្រូវបានទាមទារឱ្យសងក្នុងរយៈពេល១២ខែ បន្ទាប់ពីដំណាច់ឆ្នាំហិរញ្ញវត្ថុ ដែលនឹង ឬអាចនឹងមានផលប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់សម្ព័ន្ធធនាគារ និងធនាគារ ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅថ្ងៃដល់ពេលកំណត់សងនោះទេ។

ការប្រែប្រួលកាលៈទេសៈ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលមិនបានដឹងពីកាលៈទេសៈណាមួយដែលមិនបានវែកញែកនៅក្នុងរបាយការណ៍នេះ ឬរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក របស់សម្ព័ន្ធធនាគារ និងធនាគារ ដែលអាចបណ្តាលឱ្យចំនួនទឹកប្រាក់ដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក មានភាពមិនត្រឹមត្រូវជាសារវន្តនោះទេ។

ប្រតិបត្តិការមិនប្រក្រតី

តាមយោបល់របស់ក្រុមប្រឹក្សាភិបាលលទ្ធផលនៃប្រតិបត្តិការរបស់សម្ព័ន្ធធនាគារ និង ធនាគារសម្រាប់ឆ្នាំហិរញ្ញវត្ថុនេះមិនមានរងនូវផលប៉ះពាល់ជាសារវន្តពី

គណនីប្រតិបត្តិការឬព្រឹត្តិការណ៍ណាមួយដែលមាន លក្ខណៈជាសារវន្តនិងមិនប្រក្រតីនោះទេ។ តាមយោបល់របស់ក្រុមប្រឹក្សាភិបាលនៅចន្លោះពេលរវាងដំណាច់ឆ្នាំហិរញ្ញវត្ថុមកទល់នឹងកាលបរិច្ឆេទនៃរបាយការណ៍នេះមិនមានគណនីប្រតិបត្តិការឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីដែលទំនងជាមានផលប៉ះពាល់ជាសារវន្តដល់លទ្ធផលនៃប្រតិបត្តិការរបស់សម្ព័ន្ធនាគារនិងធនាគារក្នុងឆ្នាំហិរញ្ញវត្ថុដែលរបាយការណ៍នេះត្រូវបានធ្វើឡើងនោះទេ។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលដែលនៅបម្រើការក្នុងអំឡុងឆ្នាំ រហូតដល់កាលបរិច្ឆេទនៃរបាយការណ៍នេះ មានរាយនាមដូចខាងក្រោម៖

លោក Lung-Cheng Lin	ប្រធានក្រុមប្រឹក្សាភិបាល (តែងតាំងនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣)
លោក Chen Mao Chin	ប្រធានក្រុមប្រឹក្សាភិបាល (លាលឺបំបែកនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣)
លោក Chien-Hung Chen	អភិបាល
កញ្ញា I-Yen Kou	អភិបាល
កញ្ញា Ping-Yu Tseng	អភិបាល (តែងតាំងនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣)
លោកស្រី Hun Phalin	អភិបាល (លាលឺបំបែកនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣)
លោក Yuan-Jen Chiang	អភិបាល (តែងតាំងនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣)
លោក Chi Kan Chung	អភិបាល (លាលឺបំបែកនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣)
លោក Tung-Lung Kuo	អភិបាលឯករាជ្យ
លោក Kuan-Ho Wu	អភិបាលឯករាជ្យ (តែងតាំងនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣)
លោក Huang Chuan Hsing	អភិបាលឯករាជ្យ (លាលឺបំបែកនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣)

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវក្នុងការបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក បង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុ និងដោយឡែករបស់សម្ព័ន្ធនាគារ និងធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និង លំហូរសាច់ប្រាក់រួម និងដោយឡែកសម្រាប់ដំណាច់ឆ្នាំ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា CIFRS)។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកទាំងនេះ តម្រូវឱ្យក្រុមប្រឹក្សាភិបាល៖

- i) អនុវត្តគោលការណ៍គណនេយ្យសមស្រប ដែលគាំទ្រដោយការវិនិច្ឆ័យ និងការប៉ាន់ស្មានសមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន ព្រមទាំងអនុវត្តតាមគោលការណ៍ទាំងនោះឱ្យមានសង្គតិភាព។
- ii) អនុវត្តតាមតម្រូវការក្នុងការលាតត្រដាងព័ត៌មានរបស់ CIFRS ឬប្រសិនបើមានការប្រាសចាកណាមួយក្នុងការបង្ហាញឱ្យមានភាពត្រឹមត្រូវ ការប្រាសចាកទាំងនោះត្រូវបានលាតត្រដាង ពន្យល់ និងកំណត់ចំនួនទឹកប្រាក់ឱ្យបានត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក។

- iii) រក្សាទុកកំណត់ត្រាគណនេយ្យឱ្យបានគ្រប់គ្រាន់និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងមួយប្រកបដោយប្រសិទ្ធភាព។
- iv) រៀបចំរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក ដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែមានភាពមិនសមស្របក្នុងការសន្មតថា សម្ព័ន្ធធនាគារ និងធនាគារ នឹងបន្តប្រតិបត្តិការអាជីវកម្មនៅពេលអនាគតដ៏ខ្លី និង
- v) គ្រប់គ្រងនិងដឹកនាំសម្ព័ន្ធធនាគារ និងធនាគារឱ្យមានប្រសិទ្ធភាព តាមរយៈការសម្រេចចិត្តជាសាធារណៈទាំងអស់ដែលជះឥទ្ធិពលដល់ប្រតិបត្តិការ និងលទ្ធផលរបស់សម្ព័ន្ធធនាគារ និងធនាគារ ហើយត្រូវធានាថាផលប៉ះពាល់ទាំងនោះត្រូវបានឆ្លុះបញ្ចាំងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក។

ក្រុមប្រឹក្សាភិបាលអះអាងថាសម្ព័ន្ធធនាគារនិងធនាគារបានអនុវត្តតាមតម្រូវការខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួមនិងដោយឡែក។

ការអនុម័តរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក

របាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកដែលបានភ្ជាប់មកជាមួយព្រមទាំងកំណត់សម្គាល់ទាំងឡាយបានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសាធារណៈទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុរួម និង ដោយឡែករបស់សម្ព័ន្ធធនាគារនិងធនាគារគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងលទ្ធផលហិរញ្ញវត្ថុព្រមទាំងលំហូរសាច់ប្រាក់របស់សម្ព័ន្ធធនាគារ និងធនាគារសម្រាប់ដំណាច់ឆ្នាំ ដោយអនុលោមទៅតាម CIFRS ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

ចុះហត្ថលេខាដោយយោងទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល។




លោក Lung-Cheng Lin
អគ្គនាយកប្រតិបត្តិ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
 ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤

7. របាយការណ៍សវនករឯករាជ្យ

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិករបស់ធនាគារ សហពាណិជ្ជ ក.អ.

មតិយោបល់របស់យើងខ្ញុំ

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក បានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ នៃស្ថានភាពហិរញ្ញវត្ថុរួមរបស់ធនាគារ សហពាណិជ្ជ ក.អ. (ហៅកាត់ថា ធនាគារ) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ យូអឹម ឈីន ហ្វីលីពីន (ជាមួយហៅកាត់ថា សម្ព័ន្ធធនាគារ) គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងស្ថានភាពហិរញ្ញវត្ថុដោយឡែករបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ លទ្ធផលហិរញ្ញវត្ថុរួម និងដោយឡែក ព្រមទាំងលំហូរសាច់ប្រាក់រួម និងដោយឡែក សម្រាប់ដំណាច់ឆ្នាំ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុ អន្តរជាតិ នៃ កម្ពុជា (ហៅកាត់ថា CIFRS)។

របាយការណ៍ដែលយើងខ្ញុំបានធ្វើសវនកម្ម

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគាររួមមាន៖

- របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួម គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
- របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតរួម សម្រាប់ដំណាច់ឆ្នាំ
- របាយការណ៍បម្រែបម្រួលមូលធនរួម សម្រាប់ដំណាច់ឆ្នាំ
- របាយការណ៍លំហូរសាច់ប្រាក់រួម សម្រាប់ដំណាច់ឆ្នាំ
- របាយការណ៍ស្ថានភាពហិរញ្ញវត្ថុដោយឡែក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
- របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតដោយឡែក សម្រាប់ដំណាច់ឆ្នាំ
- របាយការណ៍បម្រែបម្រួលមូលធនដោយឡែក សម្រាប់ដំណាច់ឆ្នាំ
- របាយការណ៍លំហូរសាច់ប្រាក់ដោយឡែក សម្រាប់ដំណាច់ឆ្នាំ និង
- កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម

និងដោយឡែក

រួមទាំងព័ត៌មានអំពីគោលការណ៍គណនេយ្យជាសារវន្ត និង ព័ត៌មានពន្យល់ផ្សេងៗទៀត។

មូលដ្ឋាននៃមតិយោបល់របស់យើងខ្ញុំ

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាម ស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា (ហៅកាត់ថា ស្តង់ដារសវនកម្ម)។ ការទទួលខុសត្រូវរបស់យើងខ្ញុំដែលអនុលោមទៅតាមស្តង់ដារទាំងនោះ

ត្រូវបានពណ៌នាបន្ថែមទៀតនៅក្នុងកថាខណ្ឌ

ការទទួលខុសត្រូវរបស់សវនករក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរួម

និងដោយឡែក

នៅក្នុងរបាយការណ៍សវនកររបស់យើងខ្ញុំ។

យើងខ្ញុំជឿជាក់ថាភស្តុតាងសវនកម្មដែលយើងខ្ញុំបានទទួល

មានភាពគ្រប់គ្រាន់

និងសមហេតុផល

ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។

ឯករាជ្យ

យើងខ្ញុំមានឯករាជ្យពីសម្ព័ន្ធធនាគារ និងធនាគារ
ដែលអនុលោមទៅតាមក្រមសីលធម៌អន្តរជាតិសម្រាប់គណនេយ្យករវិជ្ជាជីវៈ (រួមទាំង ស្តង់ដារឯករាជ្យអន្តរជាតិ)
ដែលចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារក្រមសីលធម៌អន្តរជាតិ សម្រាប់គណនេយ្យករ (ហៅកាត់ថា
ក្រមសីលធម៌អន្តរជាតិ) និង អនុលោមទៅតាមក្រមសីលធម៌របស់វិទ្យាស្ថានគណនេយ្យករជំនាញ
និងសវនករកម្ពុជា (ហៅកាត់ថា ក្រមសីលធម៌ វគសក) ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្ម
របស់យើងខ្ញុំចំពោះរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក នៅក្នុងប្រទេសកម្ពុជា។
យើងខ្ញុំបានបំពេញកាតព្វកិច្ចក្នុងការទទួលខុសត្រូវផ្នែកក្រមសីលធម៌ផ្សេងៗទៀត
ដែលកំណត់ដោយក្រមសីលធម៌អន្តរជាតិ និងក្រមសីលធម៌ វគសក។

ព័ត៌មានផ្សេងៗ

គណៈគ្រប់គ្រងទទួលខុសត្រូវចំពោះព័ត៌មានផ្សេងៗ។
ព័ត៌មានផ្សេងៗដែលយើងខ្ញុំបានទទួលនាកាលបរិច្ឆេទនៃរបាយការណ៍សវនករនេះ រួមមាន
របាយការណ៍ក្រុមប្រឹក្សាភិបាល និងព័ត៌មានហិរញ្ញវត្ថុបន្ថែម និងការលាតត្រដាង ផ្សេងៗ
ទៅតាមតម្រូវការរបស់ធនាគារជាតិ នៃ កម្ពុជា ប៉ុន្តែមិនរួមបញ្ចូលនូវរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក
និងរបាយការណ៍សវនកររបស់យើងខ្ញុំទេ។

មតិយោបល់របស់យើងខ្ញុំចំពោះរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក
ពុំបានគ្របដណ្តប់ទៅលើព័ត៌មានផ្សេងៗនោះទេ ហើយយើងខ្ញុំមិនធ្វើការធានាអះអាងចំពោះព័ត៌មានទាំងនោះទេ។

ទាក់ទងនឹងការធ្វើសវនកម្មរបស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក យើងខ្ញុំទទួលខុសត្រូវ
ក្នុងការអានព័ត៌មានផ្សេងៗ ដើម្បីពិចារណាថាព័ត៌មានផ្សេងៗទាំងនោះ
មានភាពផ្ទុយគ្នាជាសារវន្តពីរបាយការណ៍ ហិរញ្ញវត្ថុរួមនិងដោយឡែក
ឬផ្ទុយពីការយល់ដឹងរបស់យើងខ្ញុំផ្អែកលើលទ្ធផលនៃការធ្វើសវនកម្ម ឬ
មានការរាយការណ៍ពីកំហុសឆ្គងជាសារវន្តដែលបានកើតឡើងឬទេ។

ផ្អែកទៅលើការងារដែលយើងខ្ញុំបានបំពេញ
ទៅលើព័ត៌មានផ្សេងៗដែលយើងខ្ញុំបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនករនេះប្រសិនបើយើងខ្ញុំសន្និ
ដ្ឋានថាមានកំហុសឆ្គងជាសារវន្តដែលកើតចេញពីព័ត៌មានផ្សេងៗទាំងនេះ
យើងខ្ញុំត្រូវរាយការណ៍ពីអង្គហេតុនៃកំហុសឆ្គងទាំងនោះ។ យើងខ្ញុំមិនមានអ្វីត្រូវរាយការណ៍ចំពោះបញ្ហានេះទេ។

**ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង
និងអ្នកដែលទទួលបន្ទុកលើអភិបាលកិច្ចចំពោះរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក**

គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក
និងបង្ហាញរបាយការណ៍ទាំងនោះឱ្យបានត្រឹមត្រូវ ដោយអនុលោមទៅតាម CIFRS
និងទទួលខុសត្រូវលើការត្រួតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រងកំណត់ថាមានភាពចាំបាច់ក្នុង

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក ឱ្យចៀសផុតពីការរាយការណ៍ខុសជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក
គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការវាយតម្លៃអំពីលទ្ធភាពរបស់សម្ព័ន្ធធនាគារ និងធនាគារ
ក្នុងការបន្តនិរន្តរភាពអាជីវកម្ម ការលាតត្រដាងព័ត៌មានដែលពាក់ព័ន្ធ
ក៏ដូចជាបញ្ហាផ្សេងៗដែលទាក់ទិនទៅនឹងនិរន្តរភាពអាជីវកម្ម
ដោយប្រើមូលដ្ឋានគណនេយ្យសម្រាប់និរន្តរភាពអាជីវកម្ម
លើកលែងតែគណៈគ្រប់គ្រងមានគម្រោងបិទអាជីវកម្មរបស់សម្ព័ន្ធធនាគារ និងធនាគារ ឬបញ្ឈប់ប្រតិបត្តិការ
ឬដោយមិនមានជម្រើសណាមួយប្រកបដោយភាពប្រាកដប្រជាណាមួយ។

អ្នកដែលទទួលបន្ទុកលើអភិបាលកិច្ច
ទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការនៃការរាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ។

ការទទួលខុសត្រូវរបស់សវនករ ក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក

គោលបំណងរបស់យើងខ្ញុំ គឺស្វែងរកអំណះអំណាងដែលសមហេតុផល ថារបាយការណ៍ហិរញ្ញវត្ថុរួម និង
ដោយឡែកទាំងមូល ពុំមានការរាយការណ៍ខុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ
និងចេញរបាយការណ៍សវនករដែលមានមតិយោបល់របស់យើងខ្ញុំ។

អំណះអំណាងដែលសមហេតុផលគឺជាការអះអាងក្នុងកម្រិត ខ្ពស់
ប៉ុន្តែវាមិនមែនជាការធានាថាសវនកម្មដែលបានធ្វើឡើង ដោយអនុលោមទៅតាមស្តង់ដារសវនកម្ម
តែងតែរកឃើញជានិច្ចនូវការរាយការណ៍ខុសជាសារវន្តដែលបានកើតឡើងនោះទេ។
ការរាយការណ៍ខុសអាចកើតឡើង ពីការក្លែងបន្លំ ឬកំហុសឆ្គង ហើយវាត្រូវបានចាត់ទុកថាមានលក្ខណៈជាសារវន្ត
ប្រសិនបើការរាយការណ៍ខុសនីមួយៗ ឬការរាយការណ៍ ខុសសរុប អាចត្រូវបានរំពឹងថាវាជះឥទ្ធិពលលើ
មូលដ្ឋាននៃការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់របាយការណ៍ ហិរញ្ញវត្ថុរួម និងដោយឡែកទាំងនេះ។

ផ្នែកមួយនៃការធ្វើសវនកម្មដែលអនុលោមទៅតាមស្តង់ដារសវនកម្ម
តម្រូវឱ្យយើងខ្ញុំប្រើប្រាស់ការវិនិច្ឆ័យប្រកបដោយវិជ្ជាជីវៈ
និងរក្សាការសង្ស័យស្របតាមវិជ្ជាជីវៈក្នុងពេលបំពេញការងារសវនកម្មរបស់យើងខ្ញុំ។ យើងខ្ញុំ៖

- កំណត់ និងវាយតម្លៃហានិភ័យនៃភាពខុសជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក
ដែលអាចបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ ដោយតាក់តែងនីតិវិធីសវនកម្ម
និងធ្វើសវនកម្មដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ
និងស្វែងរកភស្តុតាងសវនកម្មគ្រប់គ្រាន់និងសមស្រប
ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។
ហានិភ័យដែលបណ្តាលមកពីការរកមិនឃើញកំហុសឆ្គងជាសារវន្តពីការក្លែងបន្លំ
វាមានទំហំធំជាងហានិភ័យដែលបណ្តាលមកពីកំហុសឆ្គងអចេតនា ដោយសារការក្លែងបន្លំរួមមាន
ការសមគំនិត ការក្លែងបន្លំឯកសារ ការលុបបំបាត់ដោយចេតនា ការបង្ហាញខុស
ឬការរំលងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។

- ស្វែងយល់អំពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធទៅនឹងសវនកម្ម
ដើម្បីដាក់តែងនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ
ប៉ុន្តែមិនបញ្ចេញមតិយោបល់របស់យើងខ្ញុំ
ទៅលើប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់សម្ព័ន្ធធនាគារ និងធនាគារទេ។
- វាយតម្លៃអំពីភាពសមស្របនៃគោលការណ៍គណនេយ្យដែលបានប្រើប្រាស់
ភាពសមហេតុផលនៃការប៉ាន់ស្មាន គណនេយ្យ និងការលាតត្រដាងពាក់ព័ន្ធ
ដែលគណៈគ្រប់គ្រងបានធ្វើឡើង។
- សន្និដ្ឋានលើភាពសមស្រប
នៃការប្រើប្រាស់មូលដ្ឋានគណនេយ្យនិរន្តរភាពអាជីវកម្មរបស់គណៈគ្រប់គ្រងអាស្រ័យទៅលើភស្តុតាង
សវនកម្មដែលយើងខ្ញុំទទួលបាន
ថា តើមានភាពមិនច្បាស់លាស់ជាសារវន្តដែលបានកើតឡើងកម្រិតណា ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍
ឬលក្ខខណ្ឌនានា ដែលអាចបណ្តាលឱ្យមានការសង្ស័យជាដុំកំភួនទៅលើលទ្ធភាពរបស់សម្ព័ន្ធធនាគារ
និងធនាគារ ក្នុងការបន្តនិរន្តរភាពអាជីវកម្មរបស់ខ្លួនដែរឬទេ។
ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានភាពមិនច្បាស់លាស់ជាសារវន្តបានកើតឡើង
នោះយើងខ្ញុំត្រូវធ្វើការបង្ហាញនៅក្នុងរបាយការណ៍សវនករ
ដើម្បីទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក
ចំពោះការលាតត្រដាងព័ត៌មាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក ឬប្រសិនបើ
ការលាតត្រដាងនោះនៅមិនទាន់គ្រប់គ្រាន់ទៀត យើងខ្ញុំត្រូវធ្វើការកែប្រែមតិយោបល់របស់យើងខ្ញុំ។
សេចក្តី សន្និដ្ឋានសរុបរបស់យើងខ្ញុំ អាស្រ័យទៅលើភស្តុតាងសវនកម្មដែលយើងខ្ញុំទទួលបាន
រហូតដល់ថ្ងៃចុះ ហត្ថលេខាលើរបាយការណ៍សវនករនេះ។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍
ឬលក្ខខណ្ឌនានា ក្នុងពេល អនាគត អាចបណ្តាលឱ្យសម្ព័ន្ធធនាគារ
និងធនាគារឈប់បន្តនិរន្តរភាពអាជីវកម្ម។
- វាយតម្លៃការបង្ហាញទូទៅ រចនាសម្ព័ន្ធ និងខ្លឹមសារក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក
រួមទាំងការលាតត្រដាងព័ត៌មានផ្សេងៗ និងកំណត់ថា របាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក
បានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ជាក់ស្តែង ដែលអាចធ្វើឱ្យមានការបង្ហាញត្រឹមត្រូវ។
- ទទួលបាននូវភស្តុតាងសវនកម្មសមស្របនិងគ្រប់គ្រាន់ ចំពោះព័ត៌មានហិរញ្ញវត្ថុ
ឬសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុននានាដែលស្ថិតនៅក្នុងសម្ព័ន្ធធនាគារ
ដើម្បីបញ្ចេញមតិយោបល់ចំពោះរបាយការណ៍ហិរញ្ញវត្ថុរួម។ យើងខ្ញុំទទួលខុសត្រូវក្នុងការដឹកនាំ
ការគ្រប់គ្រង និងការប្រតិបត្តិនៃការធ្វើសវនកម្មរបស់សម្ព័ន្ធធនាគារ។
យើងខ្ញុំទទួលខុសត្រូវទាំងស្រុងចំពោះមតិយោបល់សវនកម្មរបស់យើងខ្ញុំ។

យើងខ្ញុំបានរាយការណ៍ជូនអ្នកដែលទទួលបន្ទុកអភិបាលកិច្ចនូវបញ្ហាផ្សេងៗដូចជា ទំហំការងារតាមផែនការ
និងពេលវេលាសវនកម្ម ព្រមទាំងបញ្ហាសវនកម្មសំខាន់ៗ
រួមទាំងរាយការណ៍ពីភាពខ្វះខាតជាសារវន្តក្នុងការគ្រប់គ្រង ផ្ទៃក្នុង
ដែលយើងខ្ញុំបានរកឃើញក្នុងការធ្វើសវនកម្មរបស់យើងខ្ញុំ។

២. ក្រុមហ៊ុន ប្រាយថ៍កង់ហោរខូតើស៍ (ខេមបូឌា)



8. របាយការណ៍ហិរញ្ញវត្ថុ

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួម

នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2023

	កំណត់សម្គាល់	២០២៣		២០២២	
		ដុល្លារអាមេរិក	ពាន់រៀល	សម្គាល់	ដុល្លារអាមេរិក
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	៤	៩.៩០៧.៥៥៨	៤០.៤៧២.៣៧៤	២៣.២១៣.៤១២	៩៥.៥៦៩.៦១៧
សមតុល្យនៅធនាគារកណ្តាល	៥	៣២.០៥១.៨២៩	១៣០.៩៣១.៧២១	២៥.៤២០.៣១៩	១០៤.៦៥៥.៤៥៣
សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	៦	៥៣.៨៦៣.៥១៤	២២០.០៣២.៤៥៥	៦៥.២១៩.៧៩៧	២៦៨.៥០៩.៩០៤
ប្រាក់តម្កល់តាមច្បាប់នៅធនាគារកណ្តាល	៧	៤៩.៦៤១.៧៨២	២០២.៧៨៦.៦៧៩	៥៧.៣៥៨.០៦០	២៣៦.១៤៣.១៣៣
ឥណទានអតិថិជន	៨	៦៣៧.៥៣៧.៥៨៣	២.៦០៤.៣៤១.០២៧	៦៦៩.៨១៧.៥៦៧	២.៧៥៧.៦៣៨.៩២៣
ការវិនិយោគមូលបត្រ	៩	៣.៨៣២.៤៣៨	១៥.៦៥៥.៥០៩	៤.៦៩៤.៨៣៦	១៩.៣២៨.៦៤០
ទ្រព្យសកម្មអរូបី	១០	៨៤១.១៥៦	៣.៤៣៦.១២២	២៤៨.៤០៥	១.០២២.៦៨៣
ទ្រព្យសម្បត្តិ និងបរិក្ខារ	១១	៣៣.០៩៥.៩០៨	១៣៥.១៩៦.៧៨៤	៣៥.៧៦៥.៣៧២	១៤៧.២៤៦.០៣៧
ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់	១២	៨៩៦.៧០៦	៣.៦៦៣.០៤៤	១.២៧៥.០៩០	៥.២៤៩.៥៤៦
ពន្ធពន្យារជាទ្រព្យសកម្ម	១៣	១.៦៤៨.១៩៤	៦.៧៣២.៨៧២	២.៧១៣.៣៩៨	១១.១៧១.០៦០
ទ្រព្យសកម្មផ្សេងៗ	១៤	៣.៥៩៦.៥០០	១៤.៦៩១.៧០៣	៣.៣២៧.៣១២	១៣.៦៩៨.៥៤៤
ទ្រព្យសកម្មសរុប		៨២៦.៩១៣.១៦៨	៣.៣៧៧.៩៤០.២៩០	៨៨៩.០៥៣.៥៦៨	៣.៦៦០.២៣៣.៥៤០
បំណុល និងមូលធន					
បំណុល					
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ	១៥	៧៩.៥៨៥.៧១១	៣២៥.១០៧.៦២៩	៤៥.០៨៥.៧៩៦	១៨៥.៦១៨.២២២
ប្រាក់បញ្ញើរបស់អតិថិជនមិនមែនធនាគារ	១៦	៤៨៧.៨៨៥.៨៦១	១.៩៩៣.០១៣.៧៤២	៤២៩.៤១២.៧៩៦	១.៧៦៧.៨៩២.៤៨១
បំណុលពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ	១៧	៤២.៨៩៧	១៧៥.២៣៤	៤.២៧១.៤៣៦	១៧.៥៨៥.៥០២
ប្រាក់កម្ចី	១៨	៧៤.៥០៨.៥៣៩	៣០៤.៣៦៧.៣៨២	២២៩.៥១៧.១៨៦	៩៤៤.៩២២.២៥៥
បំណុលកកតិសន្យា	១២	១.១៨៥.៣១៩	៤.៨៤២.០២៨	១.៦១៧.២០៩	៦.៦៥៨.០៤៩
កាតព្វកិច្ចអត្ថប្រយោជន៍បុគ្គលិក		២៣២.១៥៨	៩៤៨.៣៦៥	៣២៨.១២៧	១.៣៥០.៩០០
បំណុលផ្សេងៗ	១៩	៤.៨៩៦.១១៦	២០.០០០.៦៣៤	៥.៤៣៥.២០៥	២២.៣៧៦.៧៣៩
បំណុលបន្ទាប់បន្សំ	២០	៤០.៥១៥.១៥៦	១៦៥.៥០៤.៤១២	៤០.៤៤០.៨៨៩	១៦៦.៤៩៥.១៤០
បំណុលសរុប		៦៨៨.៨៥១.៧៥៧	២.៨១៣.៩៥៩.៤២៦	៧៥៦.១០៨.៦៤៤	៣.១១២.៨៩៩.២៨៨
មូលធន					
ដើមទុន	២១	៨០.០០០.០០០	៣២៦.៨០០.០០០	៨០.០០០.០០០	៣២៩.៣៦០.០០០
ទុនបម្រុងតាមច្បាប់		៥.៦១៤.៧៨០	២២.៩៣៦.៣៧៦	១៧៥.៩៧៣	៧២៤.៤៨១
ទុនបម្រុងមិនអាចបែងចែកបាន		២៥.៦២២.៧៧២	១០៤.៦៦៩.០២៤	២៥.៦២២.៧៧២	១០៥.៤៨៨.៩៥២
ទុនបម្រុងតម្លៃសមស្រប		៥១៤.៦២៣	២.១០២.២៣៥	៤០៥.៥៨៨	១.៦៤២.៧២១
ចំណេញរក្សាទុក		២៦.៣០៩.២៣៦	១០៧.៩៧៥.៩២៤	២៦.៧៤០.៥៩១	១០៩.៦០៧.១៩៣
ទុនបម្រុងផ្សេងៗ		-	(៥០២.៦៩៥)	-	៥១០.៩០៥
មូលធនសរុប		១៣៨.០៦១.៤១១	៥៦៣.៩៨០.៨៦៤	១៣២.៩៤៤.៩៥៦	៥៤៧.៣៣៨.២៥២
បំណុល និងមូលធនសរុប		៨២៦.៩១៣.១៦៨	៣.៣៧៧.៩៤០.២៩០	៨៨៩.០៥៣.៥៦៨	៣.៦៦០.២៣៣.៥៤០

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ៣១ ដល់ទំព័រទី ១៦០ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកនេះ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

របាយការណ៍ចំណេញ-ខាត និងលទ្ធផលហិរញ្ញវត្ថុរួម

សម្រាប់ដំណាច់ឆ្នាំនាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៣

	កំណត់សម្គាល់	២០២៣		២០២២	
		សម្គាល់	ដុល្លារអាមេរិក	សម្គាល់	ដុល្លារអាមេរិក
ចំណូលការប្រាក់	២២	៥១.៧៥៩.២៦៧	២១២.៧៣០.៥៨៧	៤៨.៤៩៤.២៨៩	១៩៨.១៩៦.១៥៩
ចំណាយការប្រាក់	២៣	(៣០.៤៨៩.០៥១)	(១២៥.៣១០.០០០)	(១៥.០៤៨.៦១១)	(៦១.៥០៣.៦៧៣)
ចំណូលការប្រាក់សុទ្ធ		២១.២៧០.២១៦	៨៧.៤២០.៥៨៧	៣៣.៤៤៥.៦៧៨	១៣៦.៦៩២.៤៨៦
ចំណូលកម្រៃជើងសារ	២៤	៤.៧៥១.៩៥៩	១៩.៥៣០.៥៥១	៤.២៨៨.៤៦១	១៧.៥២៦.៩៤០
ចំណាយកម្រៃជើងសារ	២៤	(១.៤៥៩.០៧២)	(៥.៩៩៦.៧៨៦)	(៨៨៦.៩៨៩)	(៣.៦២៤.១២៤)
ចំណូលកម្រៃជើងសារសុទ្ធ		៣.២៩២.៨៨៧	១៣.៥៣៣.៧៦៥	៣.៤០១.៤៧២	១៣.៩០២.៨១៦
ខាតពីការថយចុះតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុ	២៥	(៤.៥៤៥.៨២៣)	(១៨.៦៨៣.៣៣៣)	(១.៨៩៣.០៤៧)	(៧.៧៣៦.៨៨៣)
ចំណេញ(ខាត)ផ្សេងៗ – សុទ្ធ		២០៣.៣៨៨	៨៣៥.៩២៥	(៧៥៨.២៨៤)	(៣.០៩៩.១០៧)
ចំណូលប្រតិបត្តិការផ្សេងៗ	២៦	៤.០៩៣.៨៨៦	១៦.៨២៥.៨៧១	៤.៥១៧.៥៨៥	១៨.៤៦៣.៣៧០
(ខាត)ចំណេញប្រតិបត្តិការផ្សេងៗសុទ្ធ		(២៨៨.៥៤៩)	(១.០២១.៥៣៧)	១.៨៦៦.២៥៤	៧.៦២៧.៣៨០
ចំណាយបុគ្គលិក	២៧	(៧.៥៨៩.៥៦៦)	(៣១.១៩៣.១១៦)	(៧.៩៣៨.៩១៧)	(៣២.៤៤៦.៣៥៤)
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និង					
រំលស់ទ្រព្យសកម្មអរូបី		(៣.៥៩៩.២៩៥)	(១៤.៧៩៣.១០២)	(៣.៥៨៦.១០៦)	(១៤.៦៥៦.៤១៥)
ចំណាយប្រតិបត្តិការផ្សេងៗ	២៨	(៦.៨៥៩.២៣២)	(២៨.១៩១.៤៤៤)	(៤.៩១២.៩៤៨)	(២០.០៧៩.២១៨)
ចំណេញមុនពន្ធលើប្រាក់ចំណូល		៦.២៦៦.៤៦១	២៥.៧៥៥.១៥៣	២២.២៧៥.៤៣៣	៩១.០៣៩.៦៩៩
ចំណាយពន្ធលើប្រាក់ចំណូល	២៩	(១.២៥៩.០០៩)	(៥.១៧៤.៥២៧)	(៥.៤៩៨.០៣៧)	(២២.៤៧០.៤៧៧)
ចំណេញក្រុមហ៊ុន		៥.០០៧.៤៥២	២០.៥៨០.៦២៦	១៦.៧៧៧.៣៩៦	៦៨.៥៦៩.២២២
ចំណូលលម្អិតផ្សេងៗ៖					
ខ្ទង់ដែលមិនគ្រប់គ្រាន់ចាត់ថ្នាក់ឡើងវិញក្នុងចំណេញ-ខាត៖					
ចំណេញ(ខាត)ពីការវាយតម្លៃឡើងវិញនៃឧបករណ៍មូលធនវាស់វែងតាម FVOCI		១០៩.០៣៥	៤៤៨.១៣៤	(៧.២៧៣)	(២៩.៧២៥)
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(១.០១៣.៦០០)	-	៩៤៥.៩៦៣
		១០៩.០៣៥	(៥៦៥.៤៦៦)	(៧.២៧៣)	៩១៦.២៣៨
ចំណូលលម្អិតសរុបក្រុមហ៊ុន		៥.១១៦.៤៨៧	២០.០១៥.១៦០	១៦.៧៧០.១២៣	៦៩.៤៨៥.៤៦០
ចំណេញរបស់៖					
ម្ចាស់សម្ព័ន្ធធនាគារ		៥.០០៧.៤៥២	២០.៥៨០.៦២៦	១៦.៧៧៧.៣៩៦	៦៨.៥៦៩.២២២
ចំណូលលម្អិតសរុបរបស់៖					
ម្ចាស់សម្ព័ន្ធធនាគារ		៥.១១៦.៤៨៧	២០.០១៥.១៦០	១៦.៧៧០.១២៣	៦៩.៤៨៥.៤៦០

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ៣១ ដល់ទំព័រទី ១៦០ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកនេះ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

របាយការណ៍បម្រែបម្រួលមូលធនរួម

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	បែងចែកធនធានរបស់សម្ព័ន្ធធនាគារ													
	ដើមទុន		ទុនប្រមូលបាន		ទុនប្រមូលបានដោយបែងចែកបាន		ទុនប្រមូលបានពីសមាសធរណី		ចំណេញរក្សាទុក		ទុនប្រមូលបានផ្សេងៗ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សមតុល្យចុះត្រីមីន៍ ០១ ខែមករា ឆ្នាំ២០២២	៨០.០០០.០០០	៣២៥.៩២០.០០០	-	-	២៥៦.២២៧.៧២២	១០៨.៣៨៧.១៧៣	៤១២.៨៦១	១.៦៧២.៤៤៦	៩.៣០២.៣៨៦	៣៨.៣៨៦.៨២៨	-	(៤៣៥.០៥៥)	១១៤.៣៣៨.០១៩	៤៦៩.៨៨៧.០៨៩
ចំណេញក្នុងឆ្នាំ	-	-	-	-	-	-	-	-	១៦.៧៧៧.៣៨៦	៦៨.៥៦៩.២១៨	-	-	១៦.៧៧៧.៣៨៦	៦៨.៥៦៩.២១៨
ខាតពីការវាយតម្លៃឡើងវិញនៃការវិនិយោគឧបករណ៍មូលធន														
វាស់វែងតាម FVOCI	-	-	-	-	-	-	(៧២៧៣)	(២៩.៧២៥)	-	-	-	-	(៧២៧៣)	(២៩.៧២៥)
ចំណូលបង្កើតផ្សេងៗ-លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	-	-	៩៤៥.៩៦៣	-	៩៤៥.៩៦៣
ចំណូលបង្កើតសរុបក្នុងឆ្នាំ	-	-	-	-	-	-	(៧២៧៣)	(២៩.៧២៥)	១៦.៧៧៧.៣៨៦	៦៨.៥៦៩.២១៨	-	៩៤៥.៩៦៣	១៦.៧៧០.១២៣	៦៩.៤៨៥.៤៦៦
ប្រតិបត្តិការជាមួយមូលធនរបស់សម្ព័ន្ធធនាគារ														
ធ្វើពីទុនប្រមូលបានច្បាប់ទៅចំណេញក្រុមហ៊ុន	-	-	១៧៥.៩៧៣	៧២៤.៤៨១	-	-	-	-	(១៧៥.៩៧៣)	(៧២៤.៤៨១)	-	-	-	-
ការយល់ទទួលស្គាល់អប្បបរមាគាត់														
និងការធ្វើទៅប្រាក់ចំណេញក្រុមហ៊ុន	-	-	-	-	-	-	-	-	៨៣៦.៧៨២	៣.៤១៩.៩២៨	-	-	៨៣៦.៧៨២	៣.៤១៩.៩២៨
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៣.៤៤០.០០០	-	-	-	១.១០១.៧៧៩	-	-	-	-	-	-	-	៤.៥៤១.៧៧៩
ប្រតិបត្តិការសរុបជាមួយមូលធនរបស់សម្ព័ន្ធធនាគារ	-	៣.៤៤០.០០០	១៧៥.៩៧៣	៧២៤.៤៨១	-	១.១០១.៧៧៩	-	-	៦៦០.៨០៩	២.៦៩៥.៤៨៧	-	-	៨៣៦.៧៨២	៧.៩៦១.៧០៧
សមតុល្យចុះត្រីមីន៍ ០១ ខែធ្នូ ឆ្នាំ២០២២	៨០.០០០.០០០	៣២៩.៣៦០.០០០	១៧៥.៩៧៣	៧២៤.៤៨១	២៥៦.២២៧.៧២២	១០៩.៤៨៨.៩៥២	៤០៥.៥៨៨	១.៦៨២.៧២១	២៦.៧៨០.៥៩១	១០៩.៦០៧.១៩៣	-	៩១០.៩០៥	១៣២.៩៤៤.៩២៤	៥៤៧.៣៣៨.២៥២
សមតុល្យចុះត្រីមីន៍ ០១ ខែមករា ឆ្នាំ២០២៣	៨០.០០០.០០០	៣២៩.៣៦០.០០០	១៧៥.៩៧៣	៧២៤.៤៨១	២៥៦.២២៧.៧២២	១០៩.៤៨៨.៩៥២	៤០៥.៥៨៨	១.៦៨២.៧២១	២៦.៧៨០.៥៩១	១០៩.៦០៧.១៩៣	-	៩១០.៩០៥	១៣២.៩៤៤.៩២៤	៥៤៧.៣៣៨.២៥២
ចំណេញក្នុងឆ្នាំ	-	-	-	-	-	-	-	-	៥.០០៧.៤៥២	២០.៥៨០.៦២៦	-	-	៥.០០៧.៤៥២	២០.៥៨០.៦២៦
ចំណេញពីការវាយតម្លៃឡើងវិញនៃការវិនិយោគឧបករណ៍														
មូលធនវាស់វែងតាម FVOCI	-	-	-	-	-	-	១០៩.០៣៥	៤៤៨.១៣៤	-	-	-	-	១០៩.០៣៥	៤៤៨.១៣៤
ចំណូលបង្កើតផ្សេងៗ-លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	-	-	(១.០១៣.៦០០)	-	(១.០១៣.៦០០)
ចំណូលបង្កើតសរុបក្នុងឆ្នាំ	-	-	-	-	-	-	១០៩.០៣៥	៤៤៨.១៣៤	៥.០០៧.៤៥២	២០.៥៨០.៦២៦	-	(១.០១៣.៦០០)	៤.១១២.៤៨៧	២០.០១៥.១៦០
ប្រតិបត្តិការជាមួយមូលធនរបស់សម្ព័ន្ធធនាគារ														
ធ្វើពីទុនប្រមូលបានច្បាប់ទៅចំណេញក្រុមហ៊ុន	-	-	៥.៤៣៨.៨០៧	២២.២១១.៨៩៥	-	-	-	-	(៥.៤៣៨.៨០៧)	(២២.២១១.៨៩៥)	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(២.៥៦០.០០០)	-	-	-	(៨១៩.៩២៨)	-	១១.៣៨០	-	-	-	-	-	(៣.៣៦៨.៥៥៨)
ប្រតិបត្តិការសរុបជាមួយមូលធនរបស់សម្ព័ន្ធធនាគារ	-	(២.៥៦០.០០០)	៥.៤៣៨.៨០៧	២២.២១១.៨៩៥	-	(៨១៩.៩២៨)	-	១១.៣៨០	(៥.៤៣៨.៨០៧)	(២២.២១១.៨៩៥)	-	-	-	(៣.៣៦៨.៥៥៨)
សមតុល្យចុះត្រីមីន៍ ០១ ខែធ្នូ ឆ្នាំ២០២៣	៨០.០០០.០០០	៣២៦.៨០០.០០០	៥៦១.៤៨០	២២.៩៣៦.៣៧៦	២៥៦.២២៧.៧២២	១០៨.៦៦៩.០២៤	៥១៤.៦៦៣	២.១០២.២៣៥	២៦.៣០៩.២៣៦	១០៧.៩៧៥.៩២៨	-	(៥០២.៦៩៥)	១៣៨.០៦១.៤១១	៥៤៣.៩៨០.៨៦៤

កំណត់ សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ៣១ ដល់ទំព័រទី ១៦០ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកនេះ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនមុត្រសម្ព័ន្ធ

របាយការណ៍លំហូរសាច់ប្រាក់រួម

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	កំណត់សម្គាល់	២០២៣		២០២២	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ចំណេញមុនពន្ធលើប្រាក់ចំណូល		៦.២៦៦.៤៦១	២៥.៧៥៥.១៥៥	២២.២៧៥.៤៣៣	៩១.០៣៩.៦៩៥
<i>និយ័តកម្ម៖</i>					
សំវិធានធនកាតព្វកិច្ចអត្ថប្រយោជន៍បុគ្គលិក		(៩៥.៩៦៩)	(៣៩៤.៤៣៣)	(២៥.១៤៥)	(១០២.៧៦៨)
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និងរំលស់ទ្រព្យសកម្មអរូបី		៣.៥៧៩.៣២៩	១៤.៧១១.០៤២	៣.៥៨៦.១០៦	១៤.៦៥៦.៤១៥
ខាតពីការថយចុះតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុ	២៥	៤.៥៥៤.៨២៣	១៨.៦៨៣.៣៣៣	១.៨៩៣.០៤៧	៧.៧៣៦.៨៨៣
ខាត(ចំណេញ)ពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ		១.៣៤០	៥.៥០៧	(១៧.៦៧១)	(៧២.២២១)
ចំណូលការប្រាក់	២២	(៥១.៧៥៩.២៦៧)	(២១២.៧៣០.៥៨៧)	(៤៨.៤៩៤.២៨៩)	(១៩៨.១៩៦.១៥៩)
ចំណាយការប្រាក់	២៣	៣០.៤៨៩.០៥១	១២៥.៣១០.០០០	១៥.០៤៨.៦១១	៦១.៥០៣.៦៧៣
<i>បម្រែបម្រួលដើមទុនបង្វិល</i>					
ទុនបម្រុងកាតព្វកិច្ចនៅធនាគារកណ្តាល		៧.៧៤៣.៧០២	៣១.៨២៦.៦១៥	(៩.០៦០.២៤៨)	(៣៧.០២៩.២៣៤)
ឥណទានអតិថិជន		២៧.៨២១.៨៤១	១១៤.៣៤៧.៧៦៧	(១១៣.៣៨៤.៩៦៥)	(៤៦៣.៤០៤.៣៥២)
ទ្រព្យសកម្មផ្សេងៗ		(២៥៤.៨០១)	(១.០៤៧.២៣៤)	១៩០.០៤១	៧៧៦.៦៩៨
ប្រាក់បញ្ញើរបស់ធនាគារ		៣៤.២៦២.៣១៦	១៤០.៨១៨.១១៩	(២.១១៣.០៥៦)	(៨.៦៣៦.០៦០)
ប្រាក់បញ្ញើរបស់អតិថិជនមិនមែនធនាគារ		៥៥.៤៩៤.៣៥២	២២៨.០៨១.៧៨៨	(១១.៥៦៥.៩៥១)	(៤៧.២៧០.០៤២)
បំណុលផ្សេងៗ		(៦៣៥.៩៣៥)	(២.៦១៣.៦៩៣)	(៦.៣០០.៥៨៥)	(២៥.៧៥០.៤៩១)
សាច់ប្រាក់បានពី(ប្រើក្នុង)ប្រតិបត្តិការ		១១៧.៤៥៨.២៤៣	៤៨២.៧៥៣.៣៧៩	(១៤៧.៩៦៨.៦៧២)	(៦០៤.៧៤៧.៩៦៣)
ការប្រាក់បានទទួល		៥១.៥០៣.០៣០	២១១.៦៧៧.៤៥៣	៤៧.៨៩៣.០៤៩	១៩៥.៧៣៨.៨៩១
ការប្រាក់បានបង់		(២៧.០៨៨.២២៧)	(១១១.៣៣២.៦១៣)	(២០.១៨៧.០៩៦)	(៨២.៥០៤.៦៦១)
ពន្ធលើប្រាក់ចំណូលបានបង់	១៧	(៤.៤៦៣.៩៩០)	(១៨.៣៤៦.៩៩៩)	(៤.៤៥២.៨០៥)	(១៨.១៩៨.៦១៤)
សាច់ប្រាក់សុទ្ធបានពី/(ប្រើក្នុង)សកម្មភាពប្រតិបត្តិការ		១៣៧.៤០៩.០៥៦	៥៦៤.៧៥១.២២០	(១២៤.៧១៥.៥២៤)	(៥០៩.៧១២.៣៤៧)
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
ការទូទាត់ចំពោះការទិញមូលបត្របំណុល		-	-	(៣.៩៩៥.៨៧៥)	(១៦.៣៣១.១៤១)
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	១១	(២៨៧.២៥៨)	(១.១៨០.៦៣០)	(៣២៧.៣៣៨)	(១.៣៣៧.៨៣០)
ការទិញទ្រព្យសកម្មអរូបី	១០	(៧៨៩.៣៧០)	(៣.២៤៤.៣១១)	-	-
សាច់ប្រាក់បានពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ		-	-	១៦០.២៩៩	៦៥៥.១៤២
មូលបត្រដែលអាចជួញដូរបាននៅធនាគារកណ្តាល		(២.៨៣១.៧៦២)	(១១.៦៣៨.៥៤២)	២.០៣០.៨១១	៨.២៩៩.៩២៥
សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ		(៤.៤៦៣.២២១)	(១៨.៣៤៣.៣៨៨)	(២៦.៨៩៦.៧៧២)	(១០៩.៩២៧.១០៧)
សាច់ប្រាក់សុទ្ធបានប្រើក្នុងសកម្មភាពវិនិយោគ		(៨.៣៧១.៦១១)	(៣៤.៤០៧.៧១១)	(២៩.០២៨.៨៧៥)	(១១៨.៦៤១.០១១)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
ការទូទាត់សងប្រាក់កម្ចី		(៤០២.១១៨.៨៩២)	(១.៦៥២.៧០៨.៦៤៦)	(២៥៩.៤៨៥.៧១៣)	(១.០៦០.៥១៨.១០៩)
សាច់ប្រាក់បានពីប្រាក់កម្ចី		២៨៧.០០០.០០០	១.០១៥.១៧០.០០០	៣៩៧.៩០០.០០០	១.៦២៦.២១៧.៣០០
សាច់ប្រាក់បានពីការលក់ការវិនិយោគមូលបត្របំណុល		៩៩៥.៨៧២	៤.០៩៣.០៣៤	-	-
ការទូទាត់កតិសន្យាជាប្រាក់ដើម		(៤៨០.៨៣៤)	(១.៩៧៦.២២៨)	(៦០១.៧១៨)	(២.៤៥៩.២២១)
សាច់ប្រាក់សុទ្ធបានពីសកម្មភាពហិរញ្ញប្បទាន		(១៥០.៦០៧.៨៥៤)	(៦៣៥.៤២១.៨៤០)	១៣៧.៨១២.៥៦៩	៥៦៣.២៣៩.៩៧០
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
គំហើញសាច់ប្រាក់និងសាច់ប្រាក់សមមូលសុទ្ធ		(២៥.៥៦៦.៤០៩)	(១០៥.០៧៧.៩៤១)	(១៥.៩៣១.៨៣០)	(៦៥.១១៣.៣៨៨)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើមឆ្នាំ		៧៧.០៧៩.៧១៩	៣១៧.៣២០.៧៣៥	៩៣.០០៧.៥៤៩	៣៧៨.៩១២.៧៥៤
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(១.៨២៧.២៦៣)	-	៣.៥២១.៣៦៩
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដំណាច់ឆ្នាំ	៣០	៥១.៥០៩.៣១០	២១០.៤១៦.៥១១	៧៧.០៧៥.៧១៩	៣១៧.៣២០.៧៣៥

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ៣១ ដល់ទំព័រទី ១៦០ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកនេះ។

ធនាគារ សហការណ៍ជូ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	សង្គ្រោះ	២០២៣		២០២២	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	៤	៩.៩០៧.៥៥៨	៤០.៤៧២.៣៧៤	២៣.២១៣.៤១២	៩៥.៥៦៩.៦១៧
សមតុល្យនៅធនាគារកណ្តាល	៥	៣២.០៥១.៨២៩	១៣០.៩៣១.៧២១	២៥.៤២០.៣១៩	១០៤.៦៥៥.៤៥៣
សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	៦	៥២.៣០០.១៣០	២១៣.៦៤៦.០៣១	៦៣.២២៦.៣៦៣	២៦០.៣០២.៩៣៦
ប្រាក់តម្កល់តាមច្បាប់នៅធនាគារកណ្តាល	៧	៤៩.៦៤១.៧៨២	២០២.៧៨៦.៦៧៩	៥៧.៣៥៨.០៦០	២៣៦.១៤៣.១៣៣
ឥណទានអតិថិជន	៨	៦៣៧.៥៣៧.៥៨៣	២.៦០៤.៣៤១.០២៧	៦៦៩.៨១៧.៥៦៧	២.៧៥៧.៦៣៨.៩២៣
ការវិនិយោគមូលបត្រ	៩	៣.៨៣២.៤៣៨	១៥.៦៥៥.៥០៩	៤.៦៩៤.៨៣៦	១៩.៣២៨.៦៤០
ការវិនិយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ		៤៩០	២.០០២	៤៩០	២.០១៧
ទ្រព្យសកម្មអរូបី	១០	៨៤១.១៥៦	៣.៤៣៦.១២២	២៤៨.៤០៥	១.០២២.៦៨៣
ទ្រព្យសម្បត្តិ និងបរិក្ខារ	១១	២៣.០២៣.៣៥២	៩៤.០៥០.៣៩៣	២៥.៦៤៤.៧៨៨	១០៥.៥៧៩.៥៥២
ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់	១២	៥.៩២៩.១៤៣	២៤.២២០.៥៤៩	៦.៩៨៣.៨៥២	២៨.៧៥២.៩១៩
ពន្ធពន្យារជាទ្រព្យសកម្ម	១៣	១.៩០០.៩២០	៧.៧៦៥.២៥៨	៣.០៣៥.២៤៨	១២.៤៩៦.១១៦
ទ្រព្យសកម្មផ្សេងៗ	១៤	៣.៥៤៦.៦៩៤	១៤.៤៨៨.២៤៥	៣.២៧៣.៧១៨	១៣.៤៧៧.៨៩៧

ទ្រព្យសកម្មសរុប ៨២០.៥១៣.០៧៥ ៣.៣៥១.៧៩៥.៩១០ ៨៨២.៩១៧.០៥៨ ៣.៦៣៤.៩៦៩.៥២៦

ចំណូល និងមូលធន

ចំណូល

ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ	១៥	៧៩.៥៨៥.៧១១	៣២៥.១០៧.៦២៩	៤៥.០៨៥.៧៩៦	១៨៥.៦១៨.២២២
ប្រាក់បញ្ញើរបស់អតិថិជនមិនមែនធនាគារ	១៦	៤៨៧.៩៣២.៤៣៦	១.៩៩៣.២០៤.០០១	៤២៩.៦១២.៥៦០	១.៧៦៨.៧១៤.៩១០
បំណុលពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ	១៧	-	-	៤.២៣៤.៨៤៤	១៧.៤៣៤.៨៥៣
ប្រាក់កម្ចី	១៨	៦៣.០៧០.៥៣៤	២៥៧.៦៤៣.១៣១	២១៧.៧៩៥.៨៥៤	៨៩៦.៦៦៥.៥៣១
បំណុលកតិសន្យា	១២	៧.៩៩៩.៤១៣	៣២.៦៧៧.៦០២	៩.០៣៥.៦៩៥	៣៧.១៩៩.៩៥៦
កាតព្វកិច្ចអត្ថប្រយោជន៍បុគ្គលិក		២៣២.១៥៨	៩៤៨.៣៦៥	៣២៨.១២៧	១.៣៥០.៨៩៧
បំណុលផ្សេងៗ	១៩	៥.០១៨.៥៦៨	២០.៥០០.៨៥១	៥.៤៩៩.៦៥៨	២២.៦៤២.០៩២
បំណុលបន្ទាប់បន្សំ	២០	៤០.៥១៥.១៥៦	១៦៥.៥០៤.៤១២	៤០.៤៤០.៨៨៩	១៦៦.៤៩៥.១៤០

ចំណូលសរុប ៦៨៤.៣៥៣.៩៧៦ ២.៧៩៥.៥៨៥.៩៩១ ៧៥២.០៣៣.៤២៣ ៣.០៩៦.១២១.៦០១

មូលធន

ដើមទុន	២១	៨០.០០០.០០០	៣២៦.៨០០.០០០	៨០.០០០.០០០	៣២៩.៣៦០.០០០
ទុនបម្រុងតាមច្បាប់		៥.៦១៤.៧៨០	២៣.០៧៧.៩៧៨	១៧៥.៩៧៣	៧២៤.៤៨១
ទុនបម្រុងមិនអាចបែងចែកបាន		២៥.៦២២.៧៧២	១០៤.៦៦៩.០២៤	២៥.៦២២.៧៧២	១០៥.៤៨៨.៩៥២
ទុនបម្រុងគម្លើងសមស្រប		៥១៤.៦២៣	២.១០២.២៣៥	៤០៥.៥៨៨	១.៦៤២.៧២១
ចំណេញរក្សាទុក		២៤.៤០៦.៩២៤	១០០.០៨៨.៣៦១	២៤.៦៧៩.៣០២	១០១.២០៧.៨៣៦
ទុនបម្រុងផ្សេងៗ		-	(៥២៧.៦៧៩)	-	៤២៣.៩៣៥

មូលធនសរុប ១៣៦.១៥៩.០៩៩ ៥៥៦.២០៩.៩១៩ ១៣០.៨៨៣.៦៣៥ ៥៣៨.៨៤៧.៩២៥

ចំណូល និងមូលធនសរុប ៨២០.៥១៣.០៧៥ ៣.៣៥១.៧៩៥.៩១០ ៨៨២.៩១៧.០៥៨ ៣.៦៣៤.៩៦៩.៥២៦

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ៣១ ដល់ទំព័រទី ១៦០ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកនេះ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	កំណត់សម្គាល់	២០២៣		២០២២	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់	២២	៥១.៦៣២.៩៧៣	២១២.២១១.៥១៩	៤៨.៣៧៨.៧៨៥	១៩៧.៧២៤.០៩៤
ចំណាយការប្រាក់	២៣	(៣០.២៣៣.៥១៧)	(១២៤.២៥៩.៧៥៥)	(១៥.២៤៦.៨០២)	(៦២.៣១៣.៦៨០)
ចំណូលការប្រាក់សុទ្ធ		២១.៣៩៩.៤៥៦	៨៧.៩៥១.៧៦៤	៣៣.១៣១.៩៨៣	១៣៥.៤១០.៤១៤
ចំណូលកម្រៃជើងសារ	២៤	៤.៧៥១.៩៥៩	១៩.៥៣០.៥៥១	៤.២៨៨.៤៦១	១៧.៥២៦.៩៤០
ចំណាយកម្រៃជើងសារ	២៤	(១.៤៥៩.០៧២)	(៥.៩៩៦.៧៨៦)	(៨៨៦.៩៨៩)	(៣.៦២៥.១២៤)
ចំណូលកម្រៃជើងសារសុទ្ធ		៣.២៩២.៨៨៧	១៣.៥៣៣.៧៦៥	៣.៤០១.៤៧២	១៣.៩០១.៨១៦
ខាតពីការថយចុះតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុ	២៥	(៤.៥៤៥.៨២៣)	(១៨.៦៨៣.៣៣៣)	(១.៨៩៣.០៤៧)	(៧.៧៣៦.៨៨៣)
ចំណេញ(ខាត)ផ្សេងៗ – សុទ្ធ		២០៣.៣៨៨	៨៣៥.៩២៥	(៧៥៨.២៨៤)	(៣.០៩៩.១០៧)
ចំណូលប្រតិបត្តិការផ្សេងៗ	២៦	៤.០៤៥.៦២១	១៦.៦២៧.៥០២	៤.៥០៥.៥៥៥	១៨.៤១៤.៣២៦
(ខាត)ចំណេញប្រតិបត្តិការផ្សេងៗសុទ្ធ		(២៩៦.៤១៤)	(១.២១៩.៩០៦)	១.៨៥៤.២៦៨	៧.៥៧៨.៣៣៦
ចំណាយបុគ្គលិក	២៧	(៧.៥៤៩.៤៧៧)	(៣១.១៩២.៧៥០)	(៧.៩៣៤.៨០១)	(៣២.៤៤៥.៨៨០)
រំលស់ទ្រព្យសម្បត្តិ និងរំលស់តម្លៃ និងរំលស់ទ្រព្យសកម្មអរូបី		(៣.៧០៩.៥២៩)	(១៥.២៤៦.១៦៤)	(៣.៧១៦.៣០៧)	(១៥.១៨៨.៥៤៧)
ចំណាយប្រតិបត្តិការផ្សេងៗ	២៨	(៦.៦៦៦.៦៦២)	(២៧.៣៩៩.៩៨១)	(៥.១៣៧.៦៣៣)	(២០.៩៩៧.៥០៦)
ចំណេញមុនពន្ធលើប្រាក់ចំណូល		៦.៤២៩.៨៦១	២៦.៤២៦.៧២៨	២១.៥៩៤.៩៦៨	៨៨.២៥៨.៦៣៣
ចំណាយពន្ធលើប្រាក់ចំណូល	២៩	(១.២៦៣.៤៣២)	(៥.១៩២.៧០៦)	(៥.៣៨១.៨៧៧)	(២១.៩៩៥.៥០៥)
ចំណេញកុះកង		៥.១៦៦.៤២៩	២១.២៣៤.០២២	១៦.២១៣.០៩១	៦៦.២៦៣.១២៨
ចំណូលលម្អិតផ្សេងៗ៖					
ខ្វែងដែលមិនត្រូវបានចាត់ថ្នាក់ឡើងវិញក្នុងចំណេញ-ខាត៖					
ចំណេញ(ខាត)ពីការវាយតម្លៃឡើងវិញនៃឧបករណ៍					
មូលធនរ៉ាប់រងតាម FVOCI		១០៩.០៣៥	៤៤៨.១៣៤	(៧.២៧៣)	(២៩.៧២៥)
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(៩៤៥.៩៨២)	-	៨៧៥.៥៤៣
		១០៩.០៣៥	(៤៩៧.៨៤៨)	(៧.២៧៣)	៨៤៥.៨១៨
ចំណូលលម្អិតសរុបកុះកង		៥.២៧៥.៤៦៤	២០.៧៣៦.១៧៤	១៦.២០៥.៨១៨	៦៧.១០៨.៩៤៦
ចំណេញរបស់៖					
ម្ចាស់ធនាគារ		៥.១៦៦.៤២៩	២១.២៣៤.០២២	១៦.២១៣.០៩១	៦៦.២៦៣.១២៨
ចំណូលលម្អិតសរុបរបស់៖					
ម្ចាស់ធនាគារ		៥.២៧៥.៤៦៤	២០.៧៣៦.១៧៤	១៦.២០៥.៨១៨	៦៧.១០៨.៩៤៦

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ៣១ ដល់ទំព័រទី ១៦០ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកនេះ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

របាយការណ៍បម្រែបម្រួលមូលធនដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	របៀបបែងចែកធនាគារ													
	ដើមទុន		ទុនបម្រុងតាមច្បាប់		ទុនបម្រុងមិនមែនរបស់ប្រភេទធនាគារ		ទុនបម្រុងកម្មសម្រប		ចំណេញរក្សាទុក		ទុនបម្រុងផ្សេងៗ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សមតុល្យនៃដំបូន្មានខែមករា ឆ្នាំ២០២២	៨០.០០០.០០០	៣២៥.៥២០.០០០	-	-	២៥៦.២២.៧៧២	១០៤.៣៨៧.១៧៣	៤១២.៨៦១	១.៦៧២.៤៤៦	៨៦.៤២.១៤៤	៣៥.៦៦៩.២៥២	-	(៤៩១.៦០៤)	១១៤.៦៧៧.៧៧៧	៤៦៧.១៩៧.២៦៣
ចំណេញក្នុងឆ្នាំ	-	-	-	-	-	-	-	-	១៦.២១៣.១៣១	៦៦.២៦៣.០៦៥	-	-	១៦.២១៣.១៣១	៦៦.២៦៣.០៦៥
ខាតពីការវាយតម្លៃឡើងវិញនៃកាតិកា ឬ យោគឧបករណ៍មូលធន	-	-	-	-	-	-	(៧.២៧៣)	(២៩.៧២៥)	-	-	-	-	(៧.២៧៣)	(២៩.៧២៥)
ចំណូលលម្អិតផ្សេងៗ-លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	-	-	៨៧៥.៥៤៣	-	៨៧៥.៥៤៣
ចំណូលលម្អិតសរុបបញ្ចប់	-	-	-	-	-	-	(៧.២៧៣)	(២៩.៧២៥)	១៦.២១៣.១៣១	៦៦.២៦៣.០៦៥	-	៨៧៥.៥៤៣	១៦.២០៥.៤៨៨	៦៧.១០៨.៤៧៦
ប្រតិបត្តិការសរុបធនាគារ														
ផ្ទេរពីទុនបម្រុងតាមច្បាប់ទៅចំណេញរក្សាទុក	-	-	១៧៥.៩៧៣	៧២៤.៤៨១	-	-	-	-	(១៧៥.៩៧៣)	(៧២៤.៤៨១)	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៣.៤៤០.០០០	-	-	-	១.១០១.៧៧៩	-	-	-	-	-	-	-	៤.៥៤១.៧៧៩
ប្រតិបត្តិការសរុបសរុបធនាគារ	-	៣.៤៤០.០០០	១៧៥.៩៧៣	៧២៤.៤៨១	-	១.១០១.៧៧៩	-	-	(១៧៥.៩៧៣)	(៧២៤.៤៨១)	-	-	-	៤.៥៤១.៧៧៩
សមតុល្យនៃដំបូន្មានខែមិថុនា ឆ្នាំ២០២២	៨០.០០០.០០០	៣២៩.៣៦០.០០០	១៧៥.៩៧៣	៧២៤.៤៨១	២៥៦.២២.៧៧២	១០៥.៤៨៨.៩៥២	៤០៥.៥៨៨	១.៦៨២.៧២១	២៤៦.៧៩.៣០២	១០១.២០៧.៨៣៦	-	៤២៣.៩៣៥	១៣០.៨៨៣.៦៣៥	៥៣៨.៤៨៧.៩២៥
សមតុល្យនៃដំបូន្មានខែមិថុនា ឆ្នាំ២០២៣	៨០.០០០.០០០	៣២៩.៣៦០.០០០	១៧៥.៩៧៣	៧២៤.៤៨១	២៥៦.២២.៧៧២	១០៥.៤៨៨.៩៥២	៤០៥.៥៨៨	១.៦៨២.៧២១	២៤៦.៧៩.៣០២	១០១.២០៧.៨៣៦	-	៤២៣.៩៣៥	១៣០.៨៨៣.៦៣៥	៥៣៨.៤៨៧.៩២៥
ចំណេញក្នុងឆ្នាំ	-	-	-	-	-	-	-	-	៥.១៦៦.៤២៩	២១.២៣៤.០២២	-	-	៥.១៦៦.៤២៩	២១.២៣៤.០២២
ចំណេញពីការវាយតម្លៃឡើងវិញនៃកាតិកា ឬ យោគឧបករណ៍មូលធន	-	-	-	-	-	-	១០៩.០៣៥	៤៤៤.១៣៤	-	-	-	-	១០៩.០៣៥	៤៤៤.១៣៤
ន កាតិកា FVOCI	-	-	-	-	-	-	-	-	-	-	-	-	-	-
ចំណូលលម្អិតផ្សេងៗ-លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	-	-	(៩៩១.៩១៤)	-	(៩៩១.៩១៤)
ចំណូលលម្អិតសរុបបញ្ចប់	-	-	-	-	-	-	១០៩.០៣៥	៤៤៤.១៣៤	៥.១៦៦.៤២៩	២១.២៣៤.០២២	-	(៩៩១.៩១៤)	៥.២៧៥.២៥០	២០.៧៣០.៥៤២
ប្រតិបត្តិការសរុបធនាគារ														
ផ្ទេរពីទុនបម្រុងតាមច្បាប់ទៅចំណេញរក្សាទុក	-	-	៥.៤៣៤.៨០៧	២២.៣៥៣.៤៩៧	-	-	-	-	(៥.៤៣៤.៨០៧)	(២២.៣៥៣.៤៩៧)	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(២.៥៦០.០០០)	-	-	-	(៨១៩.៩២៤)	-	១១.៣៤០	-	-	-	-	-	(៣.៣៦៨.៥៨៤)
ប្រតិបត្តិការសរុបសរុបធនាគារ	-	(២.៥៦០.០០០)	៥.៤៣៤.៨០៧	២២.៣៥៣.៤៩៧	-	(៨១៩.៩២៤)	-	១១.៣៤០	(៥.៤៣៤.៨០៧)	(២២.៣៥៣.៤៩៧)	-	-	-	(៣.៣៦៨.៥៨៤)
សមតុល្យនៃដំបូន្មានខែមិថុនា ឆ្នាំ២០២៣	៨០.០០០.០០០	៣២៦.៨០០.០០០	៥.៦១៤.៧៨០	២៣.០៧៧.៩៧៨	២៥៦.២២.៧៧២	១០៤.៦៦៩.០២៨	៥១៤.៦២៣	២.១០២.២៣៥	២៤៤.០៦.៩២៤	១០០.០៨៨.៣៦១	-	(៥៩៧.៦៧៩)	១៣៦.១៥៩.០៩៩	៥៥៦.២០៩.៩៩៩

កំណត់សម្គាល់ដែលព្យាយាមជាមួយពីទំព័រទី ៣១ ដល់ទំព័រទី ១៦០ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុរួមនិងដោយឡែកនេះ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

របាយការណ៍លំហូរសាច់ប្រាក់ដោយផ្អែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	កំណត់ សម្គាល់	២០២៣		២០២២	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ចំណេញមុនពន្ធលើប្រាក់ចំណូល		៦.៤២៩.៨៦១	២៦.៤២៦.៧២៩	២១.៥៩៤.៩៦៨	៨៨.២៥៨.៦៣៤
<i>និយ័តកម្ម៖</i>					
សំវិធានធនភាគរួម កិច្ចអត្ថប្រយោជន៍បុគ្គលិក		(៩៥.៩៦៩)	(៣៩៤.៤៣៣)	(២៥.១៤៥)	(១០២.៧៦៨)
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និងរំលស់ទ្រព្យសកម្មអរូបី		៣.៧០៩.៥២៩	១៥.២៤៦.១៦៤	៣.៧១៦.៣០៧	១៥.១៨៨.៥៤៧
ខាតពីការថយចុះតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុ	២៥	៤.៥៤៥.៨២៣	១៨.៦៨៣.៣៣៣	១.៨៨៣.០៤៧	៧.៧៣៦.៨៨៣
ខាត(ចំណេញ)ពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ		១.៣៤០	៥.៥០៧	(១៧.៦៧២)	(៧២.២២៥)
ចំណូលការប្រាក់	២២	(៥១.៦៣២.៩៧៣)	(២១២.២១១.៥១៩)	(៤៨.៣៧៨.៧៨៥)	(១៩៧.៧២៤.០៩៤)
ចំណាយការប្រាក់	២៣	៣០.២៣៣.៥១៧	១២៤.២៥៩.៧៥៥	១៥.២៤៦.៨០២	៦២.៣១៣.៦៨០
		(៦.៨០៨.៨៧២)	(២៧.៩៨៤.៤៦៤)	(៥.៩៧០.៤៧៨)	(២៤.៤០១.៣៤៣)
<i>បម្រែបម្រួលដើមទុនបង្វិល</i>					
ទុនបម្រុងភាគរួម កិច្ចនៅធនាគារកណ្តាល		៧.៧៤៣.៧០២	៣១.៨២៦.៦១៥	(៩.០៦០.២៤៨)	(៣៧.០២៩.២៣៤)
គណនាទានអតិថិជន		២៧.៨៣៩.៦៧៥	១១៤.៨២១.០៦៤	(១១៣.១៣៧.០៨២)	(៤៦២.៣៩១.២៥៤)
ទ្រព្យសកម្មផ្សេងៗ		(៣០០.២៣៥)	(១.២៣៣.៩៦៤)	២១៤.៥៥៦	៨៧៦.៨៩០
ប្រាក់បញ្ញើរបស់ធនាគារ		៣៤.២៦២.៣១៦	១៤០.៨១៨.១១៩	(២.១១៣.០៥៦)	(៨.៦៣៦.០៦០)
ប្រាក់បញ្ញើរបស់អតិថិជនមិនមែនធនាគារ		៥៥.៣៤១.១៦៣	២២៧.៤៥២.១៨០	(១៨.៥៩០.២០៥)	(៧៥.៩៧៨.១៦៨)
បំណុលផ្សេងៗ		(៥៩៥.៧៧១)	(២.៤៤៨.៦១៩)	៥៤០.៩៤៩	២.២១០.៨៥៩
សាច់ប្រាក់បានពី(ប្រើក្នុង)ប្រតិបត្តិការ		១១៧.៤៨១.៩៧៨	៤៨២.៨៥០.៩៣១	(១៤៨.១១៥.៥៦៤)	(៦០៥.៣៤៨.៣១០)
ការប្រាក់បានទទួល		៥១.៣៨០.៦១៥	២១១.១៧៤.៣២៨	៤៧.៨០១.៦៩៥	១៩៥.៣៦៥.៥២៧
ការប្រាក់បានបង់		(២៧.៦៦៨.២៥៩)	(១១៣.៧១៦.៥៤៤)	(១៩.៧១៥.៩៨៤)	(៨០.៥៧៩.២២៧)
ពន្ធលើប្រាក់ចំណូលបានបង់	១៧	(៤.៣៦៣.៩៤៨)	(១៧.៩៣៥.៨២៦)	(៤.៣៩៧.៦៨៨)	(១៧.៩៧៧.៣៩២)
សាច់ប្រាក់សុទ្ធពី/(ប្រើក្នុង)សកម្មភាពប្រតិបត្តិការ		១៣៦.៨៣០.៣៨៦	៥៦២.៣៧២.៨៨៩	(១២៤.៤២៧.៥៤១)	(៥០៨.៥៣៥.៨០២)
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
ការទិញវិនិយោគមូលបត្របំណុល		-	-	(៣.៩៩៥.៨៧១)	(១៦.៣៣១.១២៣)
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	១១	(២៨៧.២៥៨)	(១.១៨០.៦៣០)	(៣២៧.៣៤៤)	(១.៣៣៧.៥៥៥)
ការទិញទ្រព្យសកម្មអរូបី	១០	(៧៨៩.៣៧០)	(៣.២៤៤.៣១១)	-	-
សាច់ប្រាក់បានពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ		-	-	១៦០.២៩៩	៦៥៥.១៤២
មូលបត្រដែលអាចជួញដូរបាននៅធនាគារកណ្តាល		(២.៨៣១.៧៦២)	(១១.៦៣៨.៥៤២)	២.០៣០.៨១១	៨.២៩៩.៩២៥
សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ		(៥.០០០.០០០)	(២០.៥៥០.០០០)	(២៦.៩៨៨.២៥១)	(១១០.៣០០.៩៨២)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ		(៨.៩០៨.៣៩០)	(៣៦.៦១៣.៤៨៣)	(២៨.១២០.៣៥៦)	(១១៩.០១៤.៨៩៣)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
ការទូទាត់សងប្រាក់កម្ចី		(៤០១.០០០.០០០)	(១.៦៤៨.១០៩.៩៩៨)	(២៤៤.៣០០.០០០)	(៩៩៨.៤៥៤.០៩៨)
សាច់ប្រាក់បានពីប្រាក់កម្ចី		២៨៧.០០០.០០០	១.០១៥.១៧០.០០០	៣៨៣.០០០.០០០	១.៥៦៥.៣២១.០០២
សាច់ប្រាក់បានពីការលក់ការវិនិយោគមូលបត្របំណុល		៩៩៥.៨៧២	៤.០៩៣.០៣៦	-	-
ការទូទាត់កតិកាសន្យាជាប្រាក់ដើម		(៥៨៧.១២៨)	(២.៤១៣.០៩៧)	(១.១៣៩.៨៧៨)	(៤.៦៥៨.៦៧៩)
សាច់ប្រាក់សុទ្ធ (ប្រើក្នុង)ពីសកម្មភាពហិរញ្ញប្បទាន		(១៥៣.៥៩១.២៥៦)	(៦៣១.២៦០.០៥៩)	១៣៧.៥៦០.១២២	៥៦២.២០៨.២២៥
តំហាយសាច់ប្រាក់និងសាច់ប្រាក់សមមូលសុទ្ធ		(២៥.៦៦៩.២៦០)	(១០៥.៥០០.៦៥៣)	(១៥.៩៨៧.៧៨៥)	(៦៥.៣៤២.០៧០)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើមឆ្នាំ		៧៦.៩១៥.១៨៥	៣១៦.៦៥៩.៨១៧	៩២.៩០២.៩៧០	៣៧៨.៤៨៦.៧០០
លម្អៀងពីការប្តូរប័យប័ណ្ណ		-	(១.៨១៩.៥៦១)	-	៣.៥១៥.១៨៧
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដំណាច់ឆ្នាំ	៣០	៥១.២៤៥.៩២៥	២០៩.៣៣៩.៦០៣	៧៦.៩១៥.១៨៥	៣១៦.៦៥៩.៨១៧

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយព័ត៌មាន ៣១ ដល់ទំព័រ ១៦០ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុរបស់យើងសម្រាប់ឆ្នាំនេះ

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១. ព័ត៌មានទូទៅ

ធនាគារ សហពាណិជ្ជ ក.អ (ហៅកាត់ថា ធនាគារ) ត្រូវបានបង្កើតឡើងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ១៩៩៤ ដោយបានចុះបញ្ជីស្របច្បាប់ជាមួយក្រសួងពាណិជ្ជកម្ម ដែលមានវិញ្ញាបនបត្រចុះបញ្ជីលេខ Co. ៦៨០០KH/២០០៤ និងបានទទួលអាជ្ញាប័ណ្ណថ្មីពីធនាគារជាតិ នៃ កម្ពុជា (NBC) ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៦ ជាអាជ្ញាប័ណ្ណអចិន្ត្រៃយ៍មិនមានចំណាត់ចែង យោងតាមប្រកាសលេខ ធ៧-០៦-២០៧ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០០៦។ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ធនាគារបានទទួលវិញ្ញាបនបត្រចុះបញ្ជីថ្មីលេខ ០០០០៧០៨៥ ពីក្រសួងពាណិជ្ជកម្ម។ ធនាគារគឺជាបុត្រសម្ព័ន្ធរបស់ធនាគារ E.Sun Commercial Bank Ltd. ដែលជាធនាគារបានចុះបញ្ជីពាណិជ្ជកម្មនៅតៃវ៉ាន់សាធារណរដ្ឋប្រជាមានិត-ចិន។ ក្រុមហ៊ុនមេធំជាងគេបង្អស់គឺក្រុមហ៊ុន E.Sun Financial Holding Company Ltd. ដែលជាស្ថាប័នបានចុះបញ្ជីនៅតៃវ៉ាន់ និងក្រុមហ៊ុនផ្សារភាគហ៊ុនតៃវ៉ាន់។

សកម្មភាពអាជីវកម្មចម្បងរបស់ធនាគារ គឺផ្តល់នូវសេវាគ្រប់ផ្នែកទាំងអស់នៃអាជីវកម្មធនាគារ និងសេវាផ្សេងៗ ដែលពាក់ព័ន្ធនឹងហិរញ្ញវត្ថុ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ធនាគារមានការិយាល័យ កណ្តាលមួយ និងសាខាចំនួន១៣ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។

ការិយាល័យចុះបញ្ជីរបស់ធនាគារមានទីតាំងស្ថិតនៅអគារលេខ ៤៤១ មហាវិថី ព្រះមុនីវង្ស សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុន យូអេស៊ី លែន ហូលឌីង ខូ អិលធីឌី (ហៅកាត់ថា ក្រុមហ៊ុនបុត្រសម្ព័ន្ធ) គឺជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ដែលបានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម ដោយមានវិញ្ញាបនបត្រចុះបញ្ជីលេខ ១៦៥១ KH/២០១៣ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៣។ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ ក្រុមហ៊ុនបុត្រសម្ព័ន្ធបានទទួលវិញ្ញាបនបត្រចុះបញ្ជីថ្មីលេខ ០០០០៧១១១ ពីក្រសួងពាណិជ្ជកម្ម។

សកម្មភាពចម្បងរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ គឺការកាន់កាប់ដី និងអគារសម្រាប់ជួល។

ការិយាល័យចុះបញ្ជីរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ មានទីតាំងស្ថិតនៅផ្ទះលេខ ៦១ ផ្លូវលេខ ១៣០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ក្រុមប្រឹក្សាភិបាលបានអនុម័តឱ្យចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។

ធនាគារ សហការភីជូ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសាធារណៈ

គោលការណ៍គណនេយ្យជាសាធារណៈ ដែលបានប្រើប្រាស់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក នេះត្រូវបានបង្ហាញខាងក្រោម៖

គោលការណ៍ទាំងនេះត្រូវបានអនុវត្តយ៉ាងមានសង្គតិភាពគ្រប់ឆ្នាំដែលបានបង្ហាញទាំងអស់ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

២.១ មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក

របាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកត្រូវបានរៀបចំឡើងដោយអនុលោមទៅតាម ស្តង់ដាររបាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (CIFRS) ។

របាយការណ៍ហិរញ្ញវត្ថុរួម	និងដោយឡែក	ត្រូវបានរៀបចំតាមវិធីសាស្ត្រថ្លៃដើម
លើកលែងតែឧបករណ៍វាស់វែងតាមតម្លៃសមស្រប		នាការិយបរិច្ឆេទរាយការណ៍នីមួយៗ
ដូចបានពន្យល់នៅក្នុងគោលការណ៍គណនេយ្យ ខាងក្រោម។		

សម្ព័ន្ធធនាគារ និងធនាគារលាតត្រដាងចំនួនទឹកប្រាក់នៃទ្រព្យសកម្ម និងបំណុលនីមួយៗ ដែលរំពឹងថាត្រូវ ប្រមូលមកវិញ ឬត្រូវទូទាត់ក្នុងរយៈពេលមិនលើស ១២ខែ បន្ទាប់ពីការិយបរិច្ឆេទរាយការណ៍ ដោយរយៈពេលខ្លី ហើយចំនួន ដែលលើសពី១២ខែ បន្ទាប់ពីការិយបរិច្ឆេទរាយការណ៍ ដោយរយៈពេលវែង។

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួម	និងដោយឡែក	ដែលស្របទៅតាម	CIFRS
តម្រូវឱ្យប្រើប្រាស់ការប៉ាន់ស្មានគណនេយ្យជាក់លាក់សំខាន់ៗ			
ហើយវាក៏តម្រូវឱ្យគណៈគ្រប់គ្រងធ្វើការវិនិច្ឆ័យរបស់ខ្លួន			
នៅក្នុងដំណើរការនៃការអនុវត្តគោលការណ៍គណនេយ្យនេះផងដែរ។		ផ្នែកដែលទាក់ទងនឹងការវិនិច្ឆ័យ	
ឬភាពស្មុគស្មាញក្នុងកម្រិតខ្ពស់		ឬផ្នែកដែលការសន្មត	
និងការប៉ាន់ស្មានមានលក្ខណៈជាសាធារណៈចំពោះរបាយការណ៍ហិរញ្ញវត្ថុរួម		និងដោយឡែក	ត្រូវបានលាត
ត្រដាងនៅក្នុងកំណត់សម្គាល់ ៣ ។			

របាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកជាភាសាអង់គ្លេស ត្រូវបានរៀបចំឡើងចេញពី របាយការណ៍ហិរញ្ញវត្ថុ រួមនិងដោយឡែកជាភាសាខ្មែរ។ ក្នុងករណីមិនមានសង្គតិភាព ឬមានភាពខុសគ្នាក្នុងការបកស្រាយរវាងភាសាទាំងពីរ នោះត្រូវយករបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកជាភាសាខ្មែរជាគោល។

២.២ ស្តង់ដារគណនេយ្យថ្មី និងវិសោធនកម្ម ដែលសម្ព័ន្ធធនាគារ និងធនាគារបានអនុវត្ត

សម្ព័ន្ធធនាគារ និងធនាគារបានអនុវត្តស្តង់ដារ និងវិសោធនកម្មដូចខាងក្រោមជាលើកដំបូង សម្រាប់ការិយបរិច្ឆេទរាយការណ៍ប្រចាំឆ្នាំ ចាប់ផ្តើមនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ ៖

- ការលាតត្រដាងគោលការណ៍គណនេយ្យ – វិសោធនកម្ម CIAS 1 និង របាយការណ៍អនុវត្ត CIFRS 2
- និយមន័យនៃការប៉ាន់ស្មានគណនេយ្យ – វិសោធនកម្ម CIAS 8 និង
- ពន្ធពន្យារពាក់ព័ន្ធនឹងទ្រព្យសកម្ម និងបំណុល ដែលកើតពីប្រតិបត្តិការតែមួយ – វិសោធនកម្ម CIAS 12

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

វិសោធនកម្មខាងលើនេះ មិនមានផលប៉ះពាល់ទៅលើចំនួនដែលបានទទួលស្គាល់ក្នុងការិយបរិច្ឆេទមុនៗទេ និងមិនត្រូវបានរំពឹងថា មានផលប៉ះពាល់ជាសារវន្តចំពោះការិយបរិច្ឆេទបច្ចុប្បន្ន និងការិយបរិច្ឆេទអនាគតទេ។

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.៣ ស្តង់ដារគណនេយ្យថ្មី និងបំណកស្រាយដែលសម្ព័ន្ធធនាគារ និងធនាគារមិនទាន់បានអនុវត្ត

មានស្តង់ដារគណនេយ្យថ្មី និងបំណកស្រាយមួយចំនួនដែលត្រូវបានចេញផ្សាយរួច ប៉ុន្តែមិនទាន់ចូលជាធរមានសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ហើយធនាគារមិនទាន់បានអនុវត្តមុនកាលកំណត់ទេ។

ស្តង់ដារទាំងនេះមិនត្រូវបានរំពឹងថាមានផលប៉ះពាល់ជាសារវន្តចំពោះធនាគារ ក្នុងការិយបរិច្ឆេទបច្ចុប្បន្ន ឬការិយបរិច្ឆេទអនាគត ឬប្រតិបត្តិការនាពេលឆាប់ៗខាងមុខនេះទេ។

២.៤ មូលដ្ឋាននៃការរួមបញ្ចូលលើវិវកម្ម

(ក) ក្រុមហ៊ុនបុត្រសម្ព័ន្ធ

ក្រុមហ៊ុនបុត្រសម្ព័ន្ធគឺជាអង្គភាពមួយ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់សម្ព័ន្ធធនាគារ។ សម្ព័ន្ធធនាគារ គ្រប់គ្រងអង្គភាពមួយ ប្រសិនបើសម្ព័ន្ធធនាគារមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗពីការពាក់ព័ន្ធរបស់ខ្លួន ជាមួយ នឹងអង្គភាពនោះ និងមានលទ្ធភាពជះឥទ្ធិពលលើអត្ថប្រយោជន៍ទាំងនោះ តាមរយៈសិទ្ធិអំណាចរបស់ខ្លួនក្នុងការដឹកនាំ សកម្មភាពនានារបស់អង្គភាពនោះ។

ក្រុមហ៊ុនបុត្រសម្ព័ន្ធត្រូវបានរួមបញ្ចូលទាំងស្រុង ចាប់ពីកាលបរិច្ឆេទដែលការគ្រប់គ្រងត្រូវបានផ្ទេរមកឱ្យសម្ព័ន្ធធនាគារ។ ក្រុមហ៊ុនបុត្រសម្ព័ន្ធត្រូវបានរំលាយចោលវិញនៅពេលដែលការគ្រប់គ្រងត្រូវបានបញ្ចប់។

ប្រតិបត្តិការអន្តរក្រុមហ៊ុន សមតុល្យ និងចំណេញមិនទាន់បានទទួលស្គាល់ ចំពោះប្រតិបត្តិការរវាងក្រុមហ៊ុននៅក្រោមសម្ព័ន្ធធនាគារ ត្រូវបានលុបចោល។ ខាតមិនទាន់ទទួលស្គាល់ក៏ត្រូវបានលុបចោលដែរ លុះត្រាតែប្រតិបត្តិការ នោះ ផ្តល់នូវភស្តុតាងពីការថយចុះតម្លៃរបស់ទ្រព្យសកម្មដែលត្រូវបានផ្ទេរ។ គោលការណ៍គណនេយ្យរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធត្រូវបានកែប្រែនៅពេលមានការចាំបាច់ ដើម្បីឱ្យមានភាពស្របគ្នាជាមួយនឹងគោលការណ៍គណនេយ្យរបស់សម្ព័ន្ធធនាគារ។

អប្បភាគភាគកម្មនៃលទ្ធផល និងមូលធនរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវបានបង្ហាញដាច់ដោយឡែកក្នុងរបាយការណ៍ចំណេញ-ខាតរួម របាយការណ៍លទ្ធផលសរុប របាយការណ៍បម្រែបម្រួលមូលធន និងតារាងតុល្យការ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

(ខ) ការប្រែប្រួលអត្ថប្រយោជន៍ក្នុងការកាន់កាប់ភាគហ៊ុន

សម្ព័ន្ធធនាគារចាត់ទុកប្រតិបត្តិការជាមួយអប្បភាគភាគកម្មដែលមិនធ្វើឱ្យបាត់បង់ការគ្រប់គ្រងជាប្រតិបត្តិការ
ជាមួយម្ចាស់មូលធនរបស់សម្ព័ន្ធធនាគារ។

ការប្រែប្រួលអត្ថប្រយោជន៍ក្នុងការកាន់កាប់ភាគហ៊ុនបានបណ្តាលឱ្យមាននិយ័តកម្មរវាងតម្លៃយោងនៃភាគហ៊ុនដែល
មានគ្រប់គ្រង និងអប្បភាគភាគកម្ម ដើម្បីឆ្លុះបញ្ចាំងពីអត្ថប្រយោជន៍ពាក់ព័ន្ធនៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ។
លម្អៀងរវាងចំនួននៃនិយ័តកម្មចំពោះអប្បភាគភាគកម្ម និង ទឹកប្រាក់ដែលបានបង់ ឬបាន
ទទួលត្រូវបានទទួលស្គាល់នៅក្នុងទុនបម្រុងដាច់ដោយឡែកមួយ នៅក្នុងមូលធនរបស់ម្ចាស់ធនាគារ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.៤ មូលដ្ឋាននៃការរួមបញ្ចូលអាជីវកម្ម (ត)

(ខ) ការប្រែប្រួលអត្ថប្រយោជន៍ក្នុងការកាន់កាប់ភាគហ៊ុន (ត)

នៅពេលដែលសម្ព័ន្ធធនាគារបញ្ឈប់ការរួមបញ្ចូលគ្នា ឬ
បញ្ចប់គណនីមូលធនសម្រាប់ការវិនិយោគមួយដោយសារការបាត់បង់ការគ្រប់គ្រង ឬ ការគ្រប់គ្រងរួម ឬ
ឥទ្ធិពលជាសារវន្ត
អត្ថប្រយោជន៍ណាមួយដែលបានរក្សាទុកក្នុងអង្គភាពនោះត្រូវបានវាស់វែងឡើងវិញឱ្យនៅត្រឹមតម្លៃសមស្របរបស់វា
ហើយការប្រែប្រួលតម្លៃយោងត្រូវបានទទួលស្គាល់ នៅក្នុងចំណេញ-ខាត។
តម្លៃសមស្របនេះបានក្លាយជាតម្លៃយោងដំបូង សម្រាប់ការកត់ត្រាគណនេយ្យនាពេលបន្តបន្ទាប់ មកទៀត
ចំពោះអត្ថប្រយោជន៍ដែលបានរក្សាទុក ជាក្រុមហ៊ុនញាតិសម្ព័ន្ធ ជាសម្ព័ន្ធអាជីវកម្ម ឬជាទ្រព្យសកម្មហិរញ្ញវត្ថុ។
ជាងនេះទៅទៀត ចំនួនដែលត្រូវបានទទួលស្គាល់ក្នុងគ្រាមុន ក្នុងចំណូលលម្អិតផ្សេងៗរបស់អង្គភាពនោះ
ត្រូវបានកត់ត្រា ដោយចាត់ទុកដូចជាសម្ព័ន្ធធនាគារបានលក់ចេញនូវទ្រព្យសកម្ម ឬបំណុលពាក់ព័ន្ធនោះដែរ។
វាអាចមានន័យថាចំនួន
នោះដែលត្រូវបានទទួលស្គាល់ក្នុងគ្រាមុនក្នុងចំណូលលម្អិតផ្សេងៗត្រូវបានចាត់ថ្នាក់ឡើងវិញទៅក្នុងចំណេញ-
ខាត។

(គ) ការវិនិយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ

ក្នុងរបាយការណ៍ហិរញ្ញវត្ថុដោយឡែករបស់ធនាគារ
ការវិនិយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធត្រូវបានរាយការណ៍តាមថ្លៃដើមដកការខាតបង់ដែលបណ្តាលមកពីការថយចុះ
តម្លៃ។ នៅពេលលក់ការវិនិយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធនេះចេញវិញ លម្អៀងរវាងសាច់ប្រាក់បានពីការលក់ចេញ
និងតម្លៃយោង របស់ការវិនិយោគនោះ ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ-ខាតដោយឡែក។

ទឹកប្រាក់ដែលក្រុមហ៊ុនបុត្រសម្ព័ន្ធជំពាក់
ដែលធនាគារមិនរំពឹងថាទទួលបានការទូទាត់សងក្នុងពេលអនាគតខាងមុខនេះ
ត្រូវបានចាត់ទុកថាជាផ្នែកមួយនៃការវិនិយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ។

២.៥ ការប្តូររូបិយប័ណ្ណ

(ក) រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់បង្ហាញ

គណនីទាំងអស់ដែលមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែករបស់សម្ព័ន្ធធនាគារ និងធនាគារ
ត្រូវបានវាស់តម្លៃដោយប្រើប្រាស់រូបិយប័ណ្ណក្នុងបរិយាកាសសេដ្ឋកិច្ចចម្បង ដែលសម្ព័ន្ធធនាគារ និងធនាគារ
ធ្វើប្រតិបត្តិការ (ហៅកាត់ថា រូបិយប័ណ្ណគោល)។ រូបិយប័ណ្ណគោលគឺប្រាក់ដុល្លារអាមេរិក
ដោយសារវាមានឥទ្ធិពលជាសារវន្តលើប្រតិបត្តិការរបស់សម្ព័ន្ធធនាគារ និងធនាគារ។ របាយការណ៍ហិរញ្ញវត្ថុរួម
និងដោយឡែកត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិកដែលជារូបិយប័ណ្ណគោល
និងរូបិយប័ណ្ណសម្រាប់បង្ហាញរបស់សម្ព័ន្ធធនាគារ និងធនាគារ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.៥ ការប្តូររូបិយប័ណ្ណ (ត)

(ខ) ប្រតិបត្តិការ និងសមតុល្យ

ប្រតិបត្តិការប្តូររូបិយប័ណ្ណបរទេសត្រូវបានប្តូរទៅជាប្តូររូបិយប័ណ្ណគោលដោយប្រើអត្រាប្តូរប្រាក់
នាការបរិច្ឆេទនៃប្រតិបត្តិការនោះ។ ចំណេញនិងខាតពីប្រតិបត្តិការទាំងនេះ និងពីការប្តូរទ្រព្យសកម្ម
និងបំណុលរូបិយវត្ថុប្តូររូបិយប័ណ្ណផ្សេងក្រៅពីប្រាក់ដុល្លារអាមេរិក ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត។

ចំណេញ និង ខាត ពីការប្តូររូបិយប័ណ្ណដែលពាក់ព័ន្ធនឹងប្រាក់កម្ចី ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ-
ខាតរួម និងដោយឡែក ក្នុងខ្ទង់ចំណាយការប្រាក់។ ចំណេញ និងខាតពីការប្តូររូបិយប័ណ្ណផ្សេងៗទៀតទាំងអស់
ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ-ខាតរួម និងដោយឡែក តាមមូលដ្ឋានចំនួនទឹកប្រាក់សុទ្ធ ក្នុងខ្ទង់
ចំណេញ/(ខាត)ផ្សេងៗ - សុទ្ធ។

ខ្ទង់មិនមែនរូបិយវត្ថុរស់រវើកតាមតម្លៃសមស្រប ក្នុងរូបិយប័ណ្ណបរទេសត្រូវបានប្តូរដោយប្រើអត្រាប្តូរប្រាក់
នាការបរិច្ឆេទនៅពេលកំណត់តម្លៃសមស្រប។ លម្អៀងពីការប្តូរទ្រព្យសកម្ម
និងបំណុលដែលកត់ត្រាតាមតម្លៃសមស្រប ត្រូវបានរាយការណ៍ជាផ្នែកនៃចំណេញឬខាតនៃតម្លៃសមស្រប។
ឧទាហរណ៍ លម្អៀងពីការប្តូរទ្រព្យសកម្ម និងបំណុលមិនមែនរូបិយវត្ថុ
ដូចជាមូលធនដែលត្រូវបានកាន់កាប់តាមតម្លៃសមស្រប ក្នុងចំណេញ-ខាត ត្រូវបានទទួលស្គាល់ក្នុងចំណេញ-ខាត
ជាផ្នែកនៃចំណេញឬខាតតម្លៃសមស្រប
ហើយលម្អៀងពីការប្តូរទ្រព្យសកម្មមិនមែនរូបិយវត្ថុដូចជាមូលធនដែលត្រូវបានចាត់ថ្នាក់តាមតម្លៃសមស្របក្នុងចំណូល
លម្អិតផ្សេងៗ ត្រូវបានទទួលស្គាល់ក្នុងចំណូលលម្អិតផ្សេងៗ។

(គ) ការបង្ហាញជាប្រាក់រៀល

អនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម របាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកត្រូវបង្ហាញជាប្រាក់
រៀល។ របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗរួម និងដោយឡែក
និងរបាយការណ៍លំហូរសាច់ប្រាក់រួម និងដោយឡែក ត្រូវបានប្តូរទៅជាប្រាក់រៀល
ដោយប្រើអត្រាប្តូរប្រាក់មធ្យមប្រចាំឆ្នាំ។ ទ្រព្យសកម្ម
និងបំណុលដែលបានបង្ហាញក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួម និងដោយឡែកនីមួយៗ
និងមូលធនរបស់ភាគ ទុនិកត្រូវបានប្តូរដោយប្រើ អត្រាប្តូរប្រាក់ថ្ងៃចុះបញ្ជី នាការបរិច្ឆេទរាយការណ៍។
លម្អៀងពីការប្តូរមូលធនភាគ ទុនិកត្រូវបានទទួលស្គាល់ផ្ទាល់ក្នុងមូលធន
ហើយរាល់លម្អៀងពីការប្តូរផ្សេងៗទៀតទាំងអស់ ត្រូវបានទទួលស្គាល់ក្នុងចំណូលលម្អិតផ្សេងៗ។

សម្ព័ន្ធធនាគារ និង ធនាគារបានប្រើអត្រាប្តូរប្រាក់ផ្លូវការដែលផ្សព្វផ្សាយដោយធនាគារកណ្តាល។ គិតត្រឹម
កាលបរិច្ឆេទរាយការណ៍ អត្រាមធ្យមសម្រាប់ឆ្នាំនេះគឺ ១ ដុល្លារអាមេរិក ស្មើនឹង ៤.១១០ រៀល (២០២២ ៖ ១
ដុល្លារអាមេរិកស្មើនឹង ៤.០៨៧ រៀល) ហើយអត្រាចុះបញ្ជីគឺ ១ ដុល្លារអាមេរិក ស្មើនឹង ៤.០៨៥ រៀល (២០២២ ៖ ១
ដុល្លារអាមេរិក ស្មើនឹង ៤.១១៧ រៀល)។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.៦ សាច់ប្រាក់ និងសាច់ប្រាក់សមមូល

ក្នុងការបង្ហាញរបាយការណ៍លំហូរសាច់ប្រាក់រួម និងដោយឡែក សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមានសាច់ប្រាក់ក្នុងដៃ ប្រាក់បញ្ញើ និងការដាក់ប្រាក់មិនជាប់កម្រិតនៅធនាគារកណ្តាល ប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ និងការវិនិយោគសាច់ប្រាក់ងាយស្រួលរយៈពេលខ្លីដែលមានរយៈពេលកំណត់បីខែ ឬ តិចជាងបីខែដែលសម្ព័ន្ធធនាគារនិងធនាគារអាចមានលទ្ធភាពពេញលេញក្នុងការដកសាច់ប្រាក់តាម គោលបំណងនៅពេលចាំបាច់ និងមានហានិភ័យបម្រែបម្រួលតម្លៃតិចតួច។

២.៧ ទ្រព្យសកម្មហិរញ្ញវត្ថុ

(ក) ចំណាត់ថ្នាក់

សម្ព័ន្ធធនាគារ និងធនាគារបែងចែកទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួនទៅតាមចំណាត់ថ្នាក់នៃការវាស់វែងដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដករំលស់ ដូចជា សាច់ប្រាក់ក្នុងដៃ ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល និងធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ ការវិនិយោគមូលបត្រ ឥណទានអតិថិជនវាស់វែងតាមថ្លៃដើមដករំលស់ ការវិនិយោគមូលបត្រ ទ្រព្យសកម្មផ្សេងៗ និង
- ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងនាពេលបន្ទាប់តាមតម្លៃសមស្រប (ទាំងក្នុងចំណូលលម្អិតផ្សេងៗ (OCI) ឬក្នុងចំណេញ-ខាត)

ការធ្វើចំណាត់ថ្នាក់នេះគឺអាស្រ័យទៅតាមគំរូអាជីវកម្មរបស់សម្ព័ន្ធធនាគារ និងធនាគារ ក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ និងលក្ខខណ្ឌក្នុងកិច្ចសន្យានៃលំហូរសាច់ប្រាក់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

ចំពោះទ្រព្យសកម្មវាស់វែងតាមតម្លៃសមស្រប ចំណេញឬខាតនឹងត្រូវបានកត់ត្រានៅក្នុងចំណេញ-ខាត ឬក្នុង OCI។ ចំពោះការវិនិយោគក្នុងឧបករណ៍មូលធនដែលត្រូវបានកាន់កាប់សម្រាប់ការជួញដូរ ដូរការកត់ត្រាគឺអាស្រ័យទៅលើជម្រើសរបស់សម្ព័ន្ធធនាគារ និងធនាគារនាពេលទទួលស្គាល់លើកដំបូង ថាតើសម្ព័ន្ធធនាគារ និងធនាគារ បានទទួលស្គាល់ការវិនិយោគមូលធនតាមតម្លៃសមស្របក្នុងចំណូលលម្អិត (FVOCI) ឬទេ។

- (i) ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្របក្នុង OCI រួមមាន៖
 - មូលបត្រកម្មសិទ្ធិដែលមិនត្រូវបានកាន់កាប់សម្រាប់ការជួញដូរ ហើយដែលសម្ព័ន្ធធនាគារ និងធនាគារបានជ្រើសរើសនាពេលទទួលស្គាល់លើកដំបូង តាមតម្លៃសមស្របក្នុងចំណូលលម្អិតផ្សេងៗ ជាជាងក្នុងចំណេញ-ខាត។
- (ii) សម្ព័ន្ធធនាគារ និងធនាគារបានធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួនតាមថ្លៃដើមដករំលស់ តែក្នុងករណីដែលស្របតាមលក្ខណៈវិនិច្ឆ័យដូចខាងក្រោមប៉ុណ្ណោះ៖
 - ទ្រព្យសកម្មដែលត្រូវបានកាន់កាប់ក្នុងគំរូអាជីវកម្មដែលមានគោលបំណងដើម្បីប្រមូលលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យា និង

ធនាគារ សហការភីអិល អិល និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

- លក្ខខណ្ឌក្នុងកិច្ចសន្យាដែលនាំឱ្យមានកាលបរិច្ឆេទដាក់លាក់នានា ចំពោះលំហូរសាច់ប្រាក់ សម្រាប់តែទូទាត់ប្រាក់ដើម និង ការប្រាក់ទៅលើចំនួនប្រាក់ដើមដែលនៅមិនទាន់ទូទាត់។

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.៧ ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

(ខ) ការទទួលស្គាល់ និងការឈប់ទទួលស្គាល់

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានទទួលស្គាល់ នៅពេលដែលសម្ព័ន្ធធនាគារ និងធនាគារក្លាយជាភាគីមួយក្នុងកិច្ចសន្យានៃឧបករណ៍ណាមួយ។ ការទិញនិងការលក់ទ្រព្យសកម្មហិរញ្ញវត្ថុតាមមធ្យោបាយធម្មតាត្រូវបានទទួលស្គាល់នាកាលបរិច្ឆេទជួញដូរជាកាលបរិច្ឆេទដែលសម្ព័ន្ធធនាគារ និង ធនាគារធ្វើការទិញឬលក់ទ្រព្យសកម្ម។

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានគេឈប់ទទួលស្គាល់ នៅពេលដែលសិទ្ធិក្នុងការទទួលលំហូរសាច់ប្រាក់ពីទ្រព្យសកម្មនោះបានហួសកាលកំណត់ ឬត្រូវបានផ្ទេរ ហើយសម្ព័ន្ធធនាគារ និងធនាគារបានផ្ទេររាល់ហានិភ័យជាសារវន្ត និងផលកម្មសិទ្ធិទាំងអស់។ ចំណេញឬខាតពីការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដករំលស់ ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត នៅពេលដែលទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានគេឈប់ទទួលស្គាល់។

(គ) ការវាស់វែង

នាពេលទទួលស្គាល់លើកដំបូង សម្ព័ន្ធធនាគារ និងធនាគារវាស់វែងទ្រព្យសកម្មហិរញ្ញវត្ថុតាមតម្លៃសមស្របបូកបន្ថែមជាមួយនឹងចំណាយប្រតិបត្តិការផ្សេងៗដែលបានចំណាយផ្ទាល់ក្នុងការទិញទ្រព្យសកម្មហិរញ្ញវត្ថុក្នុងករណីដែល ទ្រព្យសកម្មហិរញ្ញវត្ថុមិនត្រូវបានវាស់វែងតាមតម្លៃសមស្របក្នុងចំណេញ-ខាត (FVPL)។ ចំណាយប្រតិបត្តិការរបស់ ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាម FVPL ត្រូវបានកត់ត្រាជាចំណាយនៅក្នុងចំណេញ-ខាត។ បន្ទាប់ពីការទទួលស្គាល់លើកដំបូងក្លាយ សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក (ECL) ត្រូវបានទទួលស្គាល់សម្រាប់ ទ្រព្យសកម្មវាស់វែងតាមថ្លៃដើមដករំលស់ដែលធ្វើឱ្យមានការខាតតាមគណនេយ្យមួយដែលត្រូវបានទទួលស្គាល់ក្នុងចំណេញ-ខាត នៅពេលទ្រព្យសកម្មមួយត្រូវបានបង្កើតឡើងថ្មី។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឧបករណ៍និស្សន្ទ ត្រូវបានគេគិតទៅលើចំនួនរបស់វាទាំងស្រុងនៅពេលធ្វើការកំណត់លំហូរសាច់ប្រាក់របស់វាសម្រាប់តែការទូទាត់ប្រាក់ដើម និងការប្រាក់។

ឧបករណ៍បំណុល

ការវាស់វែងឧបករណ៍បំណុលគឺអាស្រ័យទៅលើគំរូអាជីវកម្មរបស់សម្ព័ន្ធធនាគារ និងធនាគារ ក្នុងការគ្រប់គ្រងទ្រព្យសកម្ម និង លក្ខណៈនៃលំហូរសាច់ប្រាក់របស់ទ្រព្យសកម្មនោះ។ សម្ព័ន្ធធនាគារ និងធនាគារធ្វើចំណាត់ថ្នាក់ឧបករណ៍ បំណុលរបស់ខ្លួន ជាទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើម ដករំលស់។

ថ្លៃដើមដករំលស់៖ ទ្រព្យសកម្មដែលត្រូវបានកាន់កាប់សម្រាប់ការប្រមូលលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យាដែលលំហូរសាច់ប្រាក់នោះសម្រាប់តែទូទាត់ប្រាក់ដើម និងការប្រាក់ (SPPI) ត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់។ តម្លៃយោងនៃទ្រព្យសកម្មទាំងនេះ

ត្រូវបានកែតម្រូវទៅតាមសំវិធានធនការខាតឥណទានរំពឹងទុកដែលបានទទួលស្គាល់។ ចំណូល

ធនាគារ សហការភីអិល ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

ការប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុទាំងនេះ

ត្រូវបានដាក់បញ្ចូលនៅក្នុងចំណូលការប្រាក់

ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ មានប្រសិទ្ធភាព។

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.៧ ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

(គ) ការវាស់វែង (ត)

ឧបករណ៍មូលធន

សម្ព័ន្ធធនាគារ និងធនាគារវាស់វែងឧបករណ៍មូលធនទាំងអស់នៅពេលបន្ទាប់មក តាមតម្លៃសមស្រប។ ប្រសិនបើគណៈគ្រប់គ្រងសម្ព័ន្ធធនាគារ និងធនាគារជ្រើសរើសបង្ហាញចំណេញ និងខាតនៃតម្លៃសមស្របចំពោះការវិនិយោគមូលធន ក្នុងOCI នោះមិនមានការចាត់ថ្នាក់ឡើងវិញនាពេលបន្ទាប់មកចំពោះចំណេញឬខាតនៃតម្លៃសមស្រប ទៅក្នុងចំណេញ-ខាតទេ ពីការឈប់ទទួលស្គាល់ការវិនិយោគនោះទេ។ ភាគលាភបានពីការវិនិយោគប្រភេទនេះ ត្រូវបានបន្តទទួលស្គាល់ក្នុងចំណេញ-ខាត ជាចំណូលផ្សេងៗនៅពេលដែលសម្ព័ន្ធធនាគារ និងធនាគារ មានសិទ្ធិទទួលការទូទាត់នោះ។ ការខាតដែលបណ្តាលមកពីការថយចុះតម្លៃ (និងការកត់ត្រាការខាតដែលបណ្តាលមកពីការថយចុះតម្លៃត្រឡប់ទៅវិញ) ចំពោះការវិនិយោគមូលធនវាស់វែងតាម FVOCI មិនត្រូវបានរាយការណ៍ដាច់ដោយឡែកពីការប្រែប្រួលតម្លៃសមស្របទេ។

(ឃ) ការធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុឡើងវិញ

សម្ព័ន្ធធនាគារ និង ធនាគារធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុឡើងវិញនៅពេលដែលគំរូអាជីវកម្មសម្រាប់គ្រប់គ្រងទ្រព្យសកម្មរបស់ខ្លួនមានការប្រែប្រួល។

(ង) ការថយចុះតម្លៃ

សម្ព័ន្ធធនាគារ និងធនាគារវាយតម្លៃការខាតឥណទានរំពឹងទុក (ECL) តាមមូលដ្ឋានរំពឹងទុកទៅថ្ងៃអនាគតដែលទាក់ទងជាមួយនឹងឧបករណ៍បំណុលរបស់ខ្លួនដែលវាស់វែងតាមថ្លៃដើមដករំលស់ និងតាម FVOCI និងហានិភ័យ ដែលកើតពីកិច្ចសន្យាផ្តល់ឥណទាន (រួមទាំង ឥណទានវិញ្ញាបន្ន និងហ្វាស៊ីលីតធីដែលអាចប្រើប្រាស់ឡើងវិញ) និង កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ។ សម្ព័ន្ធធនាគារ និងធនាគារទទួលស្គាល់សំវិធានធនសម្រាប់ការខាតបង់ចំពោះ ការខាតប្រភេទនេះ នាកាលបរិច្ឆេទរាយការណ៍។ ការវាស់វែង ECL ឆ្លុះបញ្ចាំងពី ៖

- ចំនួនលម្អៀង និងចំនួនដែលបានផ្ទឹងប្រូបាបដែលត្រូវបានកំណត់ដោយធ្វើការវាយតម្លៃលើលទ្ធភាពដែលអាចកើតឡើងមួយចំនួន
- ពេលវេលានៃតម្លៃទឹកប្រាក់ និង

ធនាគារ សហការរិះ្យ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

- ព័ត៌មានដែលមានភាពសមហេតុផល និងមានគាំទ្រ ដែលអាចរកបានដោយមិនចាំបាច់មានការចំណាយ និងការខំប្រឹងប្រែងលើសលប់ នាកាលបរិច្ឆេទរបាយការណ៍ អំពីព្រឹត្តិការណ៍នាពេលបច្ចុប្បន្ន និងការព្យាករណ៍អំពីលក្ខខណ្ឌនាពេលអនាគត

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.៧ ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

(ង) ការថយចុះតម្លៃ (ត)

សម្ព័ន្ធធនាគារ និងធនាគារបានអនុវត្តវិធីសាស្ត្រប្រើប្រាស់ដំណាក់កាល ចំពោះការវាស់វែង ECL សម្រាប់ប្រភេទដូចខាងក្រោម៖

- ឧបករណ៍បំណុលដែលវាស់វែងតាមថ្លៃដើមដករំលស់ និង
- កិច្ចសន្យាផ្តល់ឥណទាន (រួមទាំង ឥណទានវិបារូបន៍ដែលមិនទាន់បានដក និងហ្វូស៊ីលីធីដែលអាចប្រើប្រាស់ ឡើងវិញ) និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ

អនុវត្តវិធីសាស្ត្រប្រើប្រាស់ដំណាក់កាលផ្អែកទៅលើបម្រែបម្រួលហានិភ័យឥណទាន ចាប់តាំងពីការទទួលស្គាល់លើកដំបូង៖

(i) ដំណាក់កាលទី ១ ៖ ECL ១២ខែ

ដំណាក់កាលទី១រួមបញ្ចូលនូវទ្រព្យសកម្មហិរញ្ញវត្ថុ

ដែលមិនមានកំណើនហានិភ័យឥណទានគួរឱ្យកត់សម្គាល់ចាប់តាំងពីការទទួលស្គាល់លើកដំបូង

ឬមានហានិភ័យឥណទានកម្រិតទាប នាការបរិច្ឆេទរាយការណ៍។ ECL ១២ខែ ត្រូវបានទទួលស្គាល់ ហើយចំណូលការប្រាក់ត្រូវបានគណនាតាមចំនួនតម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

(ii) ដំណាក់កាលទី ២ ៖ ECL ពេញមួយអាយុកាល – មិនមានការថយចុះតម្លៃឥណទាន

ដំណាក់កាលទី ២ រួមមាន ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានកំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង (លើកលែងតែមានហានិភ័យឥណទានទាបនាការបរិច្ឆេទរាយការណ៍) ប៉ុន្តែមិនមាន ភស្តុតាងជាក់ស្តែងបង្ហាញពីការថយចុះតម្លៃ។ ECL ពេញមួយអាយុកាលត្រូវបានទទួលស្គាល់ ហើយចំណូលការប្រាក់ត្រូវបានគណនាតាមចំនួនតម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

(iii) ដំណាក់កាលទី ៣ ៖ ECL ពេញមួយអាយុកាល – មានការថយចុះតម្លៃឥណទាន

ដំណាក់កាលទី ៣ រួមមាន ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានភស្តុតាងជាក់ស្តែងបង្ហាញពីការថយចុះតម្លៃ នាការបរិច្ឆេទរាយការណ៍។ ECL ពេញមួយអាយុកាលត្រូវបានទទួលស្គាល់ ហើយចំណូលការប្រាក់ត្រូវបានគណនាតាមចំនួនតម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.៨ បំណុលហិរញ្ញវត្ថុ

បំណុលហិរញ្ញវត្ថុត្រូវបានទទួលស្គាល់នៅពេលដែលសម្ព័ន្ធធនាគារ និងធនាគារក្លាយជាភាគីមួយ នៅក្នុងកិច្ចសន្យានៃឧបករណ៍ណាមួយ។ បំណុលហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ រួមមានប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ ប្រាក់បញ្ញើរបស់អតិថិជនមិនមែនធនាគារ ប្រាក់កម្ចី បំណុលបន្ទាប់បន្សំមូលបត្របំណុលដែលបានបោះផ្សាយ និងបំណុល ហិរញ្ញវត្ថុផ្សេងៗ។

បំណុលហិរញ្ញវត្ថុត្រូវបានទទួលស្គាល់លើកដំបូងតាមតម្លៃសមស្រប ដកចំណាយប្រតិបត្តិការចំពោះបំណុលប្រតិបត្តិការទាំងអស់ដែលមិនវាស់វែងតាមតម្លៃសមស្រប ក្នុងចំណេញ-ខាត។

បំណុលហិរញ្ញវត្ថុដែលមិនត្រូវបានចាត់ថ្នាក់តាមតម្លៃសមស្របក្នុងចំណេញ-ខាត ត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់។ បំណុលហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដករំលស់មានដូចជាប្រាក់បញ្ញើរបស់ធនាគារផ្សេងៗប្រាក់បញ្ញើរបស់អតិថិជនមិនមែនធនាគារប្រាក់កម្ចីបំណុលបន្ទាប់បន្សំមូលបត្របំណុលដែលបានបោះផ្សាយនិងបំណុលផ្សេងៗ។

បំណុលហិរញ្ញវត្ថុត្រូវបានគេឈប់ទទួលស្គាល់ នៅពេលដែលវាត្រូវបានបង្វិលអស់ ឬបើមិនដូច្នោះទេវាត្រូវបានព្រមព្រៀងឱ្យបញ្ឈប់ការសងប្រាក់តទៅទៀត។

២.៩ កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ

កិច្ចសន្យាផ្តល់ឥណទាន (រួមទាំង ឥណទានវិបារូបន៍ដែលមិនទាន់បានដក និងហ្វាស៊ីលីតឺដែលអាចប្រើប្រាស់ឡើងវិញ) ដែលសម្ព័ន្ធធនាគារ និងធនាគារបានផ្តល់ត្រូវបានវាស់វែងតាមចំនួនសំវិធានធនបាត់បង់។ សម្ព័ន្ធធនាគារ និងធនាគារមិនបានផ្តល់កិច្ចសន្យាផ្តល់ឥណទានណាមួយ ដែលមានអត្រាការប្រាក់ទាបជាងអត្រាទីផ្សារទេ ឬកិច្ចសន្យាដែលអាចត្រូវបានទូទាត់ជាសាច់ប្រាក់សុទ្ធ ឬតាមរយៈការផ្តល់ ឬការបោះផ្សាយឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀតទេ។

ចំពោះកិច្ចសន្យាផ្តល់ឥណទាន (រួមទាំង ឥណទានវិបារូបន៍ដែលមិនទាន់បានដក និងហ្វាស៊ីលីតឺដែលអាចប្រើប្រាស់ឡើងវិញ) ការខាតឥណទានរំពឹងទុកត្រូវបានទទួលស្គាល់ជាសំវិធានធន (ត្រូវបានបង្ហាញក្នុងបំណុលផ្សេងៗ)។ ទោះជាយ៉ាងណាក៏ដោយ ចំពោះកិច្ចសន្យាដែលរួមបញ្ចូលទាំងឥណទាន និងកិច្ចសន្យាដែលមិនទាន់ដកប្រាក់ ហើយដែលសម្ព័ន្ធធនាគារ និងធនាគារមិនអាចកំណត់ការខាតឥណទានរំពឹងទុកដាច់ដោយឡែក ចំពោះកិច្ចសន្យា ឥណទានដែលមិនទាន់ដកប្រាក់ពីសមាសធាតុឥណទានទាំងនោះ ការខាតឥណទានរំពឹងទុកនៃកិច្ចសន្យាដែលមិនទាន់ដកប្រាក់ ត្រូវបានទទួលស្គាល់រួមគ្នាក្នុងសំវិធានធនសម្រាប់ការខាតឥណទាន។ ក្នុងករណីដែលការខាតឥណទានរំពឹងទុករួមបញ្ចូលគ្នា លើសពីតម្លៃយោងដុលរបស់ឥណទាន នោះការខាតឥណទានរំពឹងទុកត្រូវបានទទួលស្គាល់ជាសំវិធានធន។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុគឺជាកិច្ចសន្យាទាំងឡាយណាដែលតម្រូវឱ្យអ្នកបោះផ្សាយការធានា ធ្វើការទូទាត់ជាក់លាក់មួយដើម្បីផ្តល់សំណងទៅអ្នកកាន់កាប់ ចំពោះការខាតបង់ដែលកើតមានឡើង ដោយសារកូនបំណុលណាមួយមិនបានសងបំណុលនៅពេលដល់ថ្ងៃកំណត់ ដោយអនុលោមទៅតាមលក្ខខណ្ឌនៃឧបករណ៍បំណុលនោះ។ ការធានាផ្នែកហិរញ្ញវត្ថុប្រភេទនេះ គឺត្រូវបានផ្តល់ឱ្យធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងអង្គភាពផ្សេងៗ ជំនួសគ្រឹះស្ថានទាំងនេះ ដើម្បីធានាលើឥណទាន ឥណទានវិបារូបន៍ និងហ្វាស៊ីលីតធនាគារផ្សេងៗ។

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.៩ កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ (ត)

ការធានាផ្នែកហិរញ្ញវត្ថុត្រូវបានទទួលស្គាល់លើកដំបូងតាមតម្លៃសមស្រប ហើយបន្ទាប់មកវាត្រូវបានវាស់វែងតាមចំនួនណាមួយដែលខ្ពស់ជាងគេ រវាង ចំនួនដែលត្រូវបានកំណត់ដោយផ្អែកទៅតាមគំរូការខាតឥណទានរំពឹងទុក ក្រោម CIFRS 9 ស្តីពី ឧបករណ៍ហិរញ្ញវត្ថុ និងចំនួនដែលត្រូវបានទទួលស្គាល់លើកដំបូងដកនឹងចំនួនប្រាក់ចំណូលបង្កដែលត្រូវបានទទួលស្គាល់ដោយផ្អែក ទៅតាមគោលការណ៍របស់ CIFRS 15 ស្តីពី ប្រាក់ចំណូលពីកិច្ចសន្យាជាមួយ អតិថិជន ទៅតាមការសមស្រប។

២.១០ ការកាត់កងឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានកាត់កង ហើយចំនួនទឹកប្រាក់សុទ្ធបន្ទាប់ពីកាត់កងត្រូវបានរាយការណ៍នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួម និងដោយឡែក នៅពេលដែលសម្ព័ន្ធធនាគារ និងធនាគារមានសិទ្ធិតាមផ្លូវច្បាប់ ក្នុងការកាត់កងចំនួនទឹកប្រាក់ដែលបានទទួលស្គាល់ ហើយមានបំណងនឹងទូទាត់តាមមូលដ្ឋានចំនួនទឹកប្រាក់សុទ្ធ ឬមានបំណងទទួលស្គាល់ទ្រព្យសកម្ម និងទូទាត់បំណុលក្នុងពេលដំណាលគ្នា។

២.១១ ទ្រព្យសម្បត្តិ និងបរិក្ខារ

ទ្រព្យសម្បត្តិ និងបរិក្ខារត្រូវបានរាយការណ៍តាមថ្លៃដើម ដករំលស់បង្គរ។ ថ្លៃដើមរួមមានចំណាយផ្ទាល់ផ្សេងៗដែលបានចំណាយក្នុងការទិញទ្រព្យនោះ។

ចំណាយបន្តបន្ទាប់ផ្សេងៗត្រូវបានកត់ត្រាបញ្ចូលទៅក្នុងតម្លៃយោងនៃទ្រព្យនោះ ឬត្រូវបានទទួលស្គាល់ជាទ្រព្យដាច់ដោយឡែកតាមការសមស្រប តែនៅពេលដែលមានភាពប្រាកដថាផលប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតនៃទ្រព្យនោះនឹងហូរចូលមកក្នុងសម្ព័ន្ធ ធនាគារ និងធនាគារ ហើយថ្លៃដើមនៃទ្រព្យនោះអាចត្រូវបានវាស់វែងត្រឹមត្រូវជាប់ជាក់លាក់បានតែ ប៉ុណ្ណោះ។ រាល់ចំណាយលើការជួសជុល និងការថែទាំផ្សេងៗទៀតទាំងអស់ ត្រូវបានកត់ត្រាជាបន្ទុកនៅក្នុងចំណេញ-ខាត ក្នុងការិយបរិច្ឆេទរាយការណ៍ដែលប្រតិបត្តិការនោះកើតឡើង។

ការងារកំពុងដំណើរការ និងដីធ្លី មិនត្រូវបានដករំលស់ទេ។ ការដករំលស់លើទ្រព្យសម្បត្តិ និងបរិក្ខារផ្សេងៗ ត្រូវបានគណនាដោយប្រើប្រាស់វិធីសាស្ត្ររំលស់ដូចខាងក្រោម ដើម្បីបែងចែកថ្លៃដើមទៅនឹងតម្លៃសំណល់របស់វាអាស្រ័យទៅតាមអាយុកាលប្រើប្រាស់ប៉ាន់ស្មាននៃទ្រព្យនោះ ៖

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	ឆ្នាំ	វិធីសាស្ត្ររំលស់
អគារ	២០ឆ្នាំ	រំលស់ថេរ
ការកែលម្អទ្រព្យជួល	ថិរវេលាជួល ឬ ១០ឆ្នាំដោយយកពេលណាមួយដែលខ្លីជាង	រំលស់ថេរ
បរិក្ខារការិយាល័យ	៥ឆ្នាំ	រំលស់ថេរ
យានយន្ត	៥ឆ្នាំ	រំលស់ថេរ
បរិក្ខារផ្នែកព័ត៌មានវិទ្យា និងកុំព្យូទ័រ	៥ឆ្នាំ	រំលស់ថេរ

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.១២ ទ្រព្យសម្បត្តិ និងបរិក្ខារ (ត)

ប្រសិនបើតម្លៃយោងនៃទ្រព្យសកម្មណាមួយ លើសពីតម្លៃដែលអាចស្រង់មកវិញបាន វាត្រូវបានកត់ត្រាបន្ថយតាមឱ្យនៅត្រឹមតម្លៃប៉ាន់ស្មានដែលអាចស្រង់មកវិញបាន។

ចំណេញ និងខាតពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានកំណត់ដោយធ្វើការប្រៀបធៀបសាច់ប្រាក់បានពីការលក់ និងតម្លៃយោង ហើយត្រូវបានរួមបញ្ចូលនៅក្នុងចំណេញ-ខាត។

២.១២ ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបីដែលមានអាជ្ញាប័ណ្ណកម្មវិធីកុំព្យូទ័រដែលបានទិញ សម្រាប់ប្រព័ន្ធធនាគារ និងចំណាយពាក់ព័ន្ធផ្សេងៗ ត្រូវបានរាយការណ៍តាមថ្លៃដើម ដករំលស់បង្គរ និងការខាតដែលបណ្តាលមកពីការថយចុះតម្លៃ។ អាជ្ញាប័ណ្ណកម្មវិធីកុំព្យូទ័រដែលបានទិញ ត្រូវបានធ្វើមូលធនកម្មតាមមូលដ្ឋានថ្លៃដើមដែលបានកើតឡើងក្នុងការទិញកម្មវិធីដាក់លាក់នោះមកប្រើប្រាស់។ ថ្លៃដើមត្រូវបានធ្វើរំលស់តាមវិធីសាស្ត្ររំលស់ថេរ លើអាយុកាលប្រើប្រាស់ប៉ាន់ស្មានរបស់វាក្នុងរយៈពេល៥ឆ្នាំ។ ទ្រព្យសកម្មអរូបីកំពុងដំណើរការមិនត្រូវបានដករំលស់ទេ។

ចំណាយនានាពាក់ព័ន្ធនឹងការថែរក្សាកម្មវិធីកុំព្យូទ័រ ត្រូវបានទទួលស្គាល់ជាចំណាយនៅពេលដែលប្រតិបត្តិការនោះបានកើតឡើង។

២.១៣ ការថយចុះតម្លៃនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

ទ្រព្យសកម្មទាំងឡាយណាដែលមានអាយុកាលប្រើប្រាស់មិនកំណត់ មិនត្រូវបានដករំលស់ទេ និងត្រូវបានត្រួតពិនិត្យប្រចាំឆ្នាំរកការថយចុះតម្លៃរបស់វា។ ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុផ្សេងៗដែលត្រូវដករំលស់ ត្រូវបានត្រួតពិនិត្យ និងត្រូវបានត្រួតពិនិត្យរកការថយចុះតម្លៃ នៅពេលដែលមានព្រឹត្តិការណ៍ ឬការផ្លាស់ប្តូរកាលៈទេសៈណាមួយចង្អុលបង្ហាញថា តម្លៃយោងរបស់វានឹងមិនអាចស្រង់មកវិញបាន។

ធនាគារ សហការភិក្ខុ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

ការខាតបង់បណ្តាលមកពីការថយចុះតម្លៃ ត្រូវបានទទួលស្គាល់តាមចំនួនលម្អៀងរវាងតម្លៃយោងនៃទ្រព្យនោះ ធៀបជាមួយតម្លៃដែលអាចស្រង់មកវិញបាន។

តម្លៃដែលអាចស្រង់មកវិញបានគឺជាតម្លៃមូលដ្ឋានដែលខ្ពស់ជាងគេរវាងតម្លៃសមស្របនៃទ្រព្យនោះ

ដកចំណាយក្នុងការលក់ចេញ និងតម្លៃនៅប្រើប្រាស់។ ក្នុងការប៉ាន់ស្មានការថយចុះតម្លៃ ទ្រព្យសកម្មត្រូវបានដាក់ជាក្រុមតូចៗបំផុត ដែលគេអាចកំណត់លំហូរសាច់ប្រាក់របស់វាដាច់ដោយឡែកពីគ្នា ដែលវាមានឯករាជ្យទាំងស្រុងពីលំហូរសាច់ប្រាក់ចូលរបស់ទ្រព្យសកម្ម ឬក្រុមទ្រព្យសកម្មដទៃ (ក្រុមបង្កើតសាច់ប្រាក់)។ ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុដែលមានការថយចុះតម្លៃ

ត្រូវបានត្រួតពិនិត្យរកមើលលទ្ធភាពក្នុងការ កត់ត្រាការថយចុះតម្លៃត្រឡប់ទៅវិញនៅរៀងរាល់ដំណាច់ការិយបរិច្ឆេទរបាយការណ៍នីមួយៗ។

ការខាតដែលបណ្តាលមកពីការថយចុះតម្លៃ ត្រូវបានកត់ត្រាជាបន្ទុកក្នុងចំណេញ-ខាតក្នុងការិយបរិច្ឆេទដែលប្រតិបត្តិការនោះបានកើតឡើង។

ការកត់ត្រាត្រលប់មកវិញនៃការខាតដែលបណ្តាលមកពីការថយចុះតម្លៃ ត្រូវបានទទួលស្គាល់ក្នុងចំណេញ-ខាតទៅតាមចំនួនតម្លៃយោងនៃទ្រព្យសកម្មនោះ ដែលមិនលើសតម្លៃយោងដែលបានកំណត់ កាត់កងជាមួយនឹងរំលស់ ប្រសិនបើមិនបានទទួលស្គាល់ការខាតដែលបណ្តាលមកពីការថយចុះតម្លៃ។

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.១៤ ភតិសន្យា

(ក) សម្ព័ន្ធធនាគារ និងធនាគារជាតិអ្នកជួល

នៅពេលចាប់ផ្តើមកិច្ចសន្យា សម្ព័ន្ធធនាគារ និងធនាគារវាយតម្លៃថាតើកិច្ចសន្យានោះ ឬខ្លឹមសាររបស់វាជា ភតិសន្យាដែរឬទេ។ កិច្ចសន្យាមួយ ឬ ខ្លឹមសារនៃកិច្ចសន្យាមួយ

ត្រូវបានចាត់ទុកថាជាភតិសន្យាប្រសិនបើកិច្ចសន្យានោះ

ផ្តល់សិទ្ធិក្នុងការគ្រប់គ្រងការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានកំណត់មួយ ក្នុងរយៈពេលណាមួយ ជាផ្លូវនឹងការបង់ ប្រាក់។

កិច្ចសន្យាអាចមានទាំងធាតុភតិសន្យា និងធាតុមិនមែនភតិសន្យា។ សម្ព័ន្ធធនាគារ និងធនាគារបានបែងចែក សាច់ប្រាក់ក្នុងកិច្ចសន្យា ជាធាតុភតិសន្យា និងធាតុមិនមែនភតិសន្យា អាស្រ័យផ្អែកលើលក្ខណៈដែលពាក់ព័ន្ធរបស់វា។

ទ្រព្យសកម្ម និងបំណុលដែលកើតពីភតិសន្យា ត្រូវបានទទួលស្គាល់លើកដំបូងតាមមូលដ្ឋានតម្លៃបច្ចុប្បន្ន។ បំណុលភតិសន្យារួមបញ្ចូលនូវតម្លៃបច្ចុប្បន្នសុទ្ធនៃការទូទាត់ភតិសន្យាថេរ (រួមទាំង ការបង់ប្រាក់ថេរផ្សេងៗ) ដកនឹងការលើកទឹកចិត្តផ្សេងៗសម្រាប់ការជួលដែលត្រូវទទួលបាន។

ការទូទាត់ភតិសន្យាដែលត្រូវធ្វើឡើងក្រោមជម្រើសដែលអាចពន្យាររយៈពេលបាន

ប្រកបដោយភាពសមហេតុផលត្រូវបានរួមបញ្ចូលនៅក្នុងការវាស់វែងបំណុល។

ការទូទាត់ភតិសន្យាត្រូវបានធ្វើអប្បបរមា ដោយប្រើអត្រាជាក់ស្តែងក្នុងភតិសន្យា។

ប្រសិនបើអត្រាការប្រាក់មិនអាចកំណត់បានដោយភាពងាយស្រួលនោះ

ដែលជាទូទៅចំពោះករណីភតិសន្យានៅក្នុងសម្ព័ន្ធធនាគារ និងធនាគារ

ភាគីអ្នកជួលត្រូវប្រើប្រាស់អត្រាកំណើនប្រាក់កម្ចីនោះ ហើយវាគឺជាអត្រាដែលភាគីអ្នកជួលនីមួយៗត្រូវចំណាយ

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

ដើម្បីទទួលបានប្រាក់កម្ចី ដែលមានភាពចាំបាច់
ដើម្បីទទួលបានទ្រព្យសកម្មដែលមានតម្លៃប្រហាក់ប្រហែលនឹងទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់
នៅក្នុងបរិយាកាសសេដ្ឋកិច្ចស្រដៀងគ្នា ជាមួយនឹងលក្ខខណ្ឌ និងការធានាប្រហាក់ប្រហែលគ្នា។

ដើម្បីកំណត់អត្រាកំណើនប្រាក់កម្ចីសម្ព័ន្ធធនាគារ និងធនាគារ តាមដែលអាចធ្វើទៅបាន ប្រើហិរញ្ញប្បទាន
ភាគីទីបីដែលទទួលបានពីភាគីអ្នកជួលនីមួយៗ គឺជាចំណុចចាប់ផ្តើម ហើយកែតម្រូវលើការផ្លាស់ប្តូរលក្ខខណ្ឌ
ហិរញ្ញប្បទាន ចាប់តាំងពីហិរញ្ញប្បទានភាគីទីបីទទួលបាន។

ការទូទាត់ភតិសន្យាត្រូវបានបែងចែករវាងប្រាក់ដើម និងចំណាយការប្រាក់។
ចំណាយការប្រាក់ត្រូវបានកត់ត្រាជាបន្ទុកក្នុងចំណេញ-ខាត ក្នុងរយៈពេលនៃភតិសន្យានោះ
ដើម្បីបង្កើតអត្រាការប្រាក់ថេរតាមកាលកំណត់មួយ លើចំនួនសមតុល្យបំណុលដែលនៅសល់
ក្នុងការិយបរិច្ឆេទនីមួយៗ។

ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ត្រូវបានទទួលស្គាល់លើកដំបូងតាមថ្លៃដើម ដែលរួមមាន៖

- ចំនួនទឹកប្រាក់នៃបំណុលភតិសន្យាវាស់វែងលើកដំបូង
- ការទូទាត់ភតិសន្យាណាមួយដែលបានធ្វើឡើងនៅកាលបរិច្ឆេទចាប់ផ្តើម ឬមុនកាលបរិច្ឆេទចាប់ផ្តើម
ដកការលើកទឹកចិត្តផ្សេងៗដែលទទួលបានពីការជួល
- ចំណាយផ្ទាល់លើកដំបូង និង
- ចំណាយសម្រាប់ការជួសជុលឡើងវិញ ប្រសិនបើមាន

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.១៤ ភតិសន្យា (ត)

(ក) សម្ព័ន្ធធនាគារ និងធនាគារជាភាគីអ្នកជួល (ត)

ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ ជាទូទៅត្រូវបានដករំលស់តាមមូលដ្ឋានរំលស់ថេរ
លើរយៈពេលណាមួយដែលខ្លីជាងគេរវាង អាយុកាលប្រើប្រាស់របស់ទ្រព្យសកម្ម និងរយៈពេលជួល។
ប្រសិនបើសម្ព័ន្ធធនាគារ និងធនាគារ មានបំណងដាក់លាក់ដ៏សមហេតុផលក្នុងការទិញ
នោះទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់នោះត្រូវបានដករំលស់លើអាយុកាលប្រើប្រាស់មូលដ្ឋានរបស់ទ្រព្យសកម្ម
នោះ។

បន្ទាប់មកទៀត ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ ត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់ និងការខាតដែល
បណ្តាលមកពីការថយចុះតម្លៃបង្ក ប្រសិនបើមាន។

សម្ព័ន្ធធនាគារ និងធនាគារវាស់វែងបំណុលភតិសន្យាឡើងវិញ
(និងធ្វើនិយ័តកម្មចំពោះទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់) នៅពេល ៖

- ចំណេញនៃភតិសន្យាបានផ្លាស់ប្តូរ ឬមានព្រឹត្តិការណ៍ជាក់លាក់ ឬមានការប្រែប្រួលកាលៈទេសៈ ដែល
បណ្តាលឱ្យមានការផ្លាស់ប្តូរការអនុវត្តសម្រាប់ការវាយតម្លៃជម្រើសក្នុងការទិញដែលក្នុងករណីនេះ
បំណុលភតិសន្យាត្រូវបានវាស់វែងឡើងវិញ ដោយធ្វើអប្បបរមាចំពោះការទូទាត់ភតិសន្យាដែលបានកែតម្រូវ
ដោយប្រើអត្រាអប្បបរមាដែលបានកែតម្រូវ។

ធនាគារ សហការភិបាល ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

- ការទូទាត់ភតិសន្យាមានការកែប្រែ ដោយសារការប្រែប្រួលសន្ទស្សន៍ ឬអត្រាមួយ ក្នុងការទូទាត់រំពឹងទុក ក្រោមតម្លៃសំណល់ដែលបានធានា ដែលក្នុងករណីនេះ បំណុលភតិសន្យាត្រូវបានវាស់វែងឡើងវិញ ដោយធ្វើ អប្បហារចំពោះការទូទាត់ភតិសន្យាដែលបានកែតម្រូវ ដោយប្រើអត្រាអប្បហារដែលមិនមានការកែប្រែមួយ (លុះត្រាតែ ការកែប្រែការទូទាត់ភតិសន្យា គឺបណ្តាលមកពីការប្រែប្រួលអត្រាការប្រាក់អថេរ ដែលក្នុងករណីនេះគេត្រូវប្រើអត្រាអប្បហារដែលបានកែប្រែ)។
- កិច្ចសន្យាភតិសន្យាត្រូវបានកែប្រែ ហើយការកែប្រែភតិសន្យានេះ មិនត្រូវបានកត់ត្រាជាភតិសន្យាដាច់ដោយ ឡែកទេ ដែលក្នុងករណីនេះ បំណុលភតិសន្យាត្រូវបានវាស់វែងឡើងវិញ ដោយផ្អែកទៅតាមចំណេញនៃ ភតិសន្យាដែលបានកែប្រែ និងដោយប្រើអត្រាអប្បហារដែលបានកែប្រែ នាកាលបរិច្ឆេទចូលជាធរមាននៃការកែប្រែនោះ។

ការទូទាត់ភតិសន្យាទាំងអស់នៃទ្រព្យសកម្មដែលមានតម្លៃទាប ត្រូវបានទទួលស្គាល់តាមមូលដ្ឋានថេរ ចំណាយ នៅក្នុងចំណេញ-ខាត។ ទ្រព្យសកម្មដែលមានតម្លៃទាបរួមមាន ខ្ទង់តូចៗនៃបរិក្ខារការិយាល័យ។

(ខ) សម្ព័ន្ធធនាគារ និងធនាគារជាភាគីម្ចាស់ទ្រព្យជួល

ចំណូលពីការជួលពីភតិសន្យាប្រតិបត្តិ ត្រូវបានទទួលស្គាល់ជាចំណូលតាមមូលដ្ឋានថេរ អាស្រ័យទៅតាមចំណេញ ជួល។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.១៥ ទុនបម្រុងមិនសម្រាប់បែងចែក

ទុនបម្រុងមិនសម្រាប់បែងចែកត្រូវបានបង្កើតឡើង សម្រាប់ហានិភ័យហិរញ្ញវត្ថុទូទៅ។ ក្រុមប្រឹក្សាភិបាលមានឆន្ទានុសិទ្ធិប្រើប្រាស់ និងរក្សាទុនបម្រុងទូទៅនេះ។ ការផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅទុនបម្រុងទូទៅត្រូវមានអនុម័តរបស់ក្រុមប្រឹក្សាភិបាលសម្ព័ន្ធធនាគារ និងធនាគារ។

២.១៦ ទុនបម្រុងតាមច្បាប់

ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុត្រូវបានតម្រូវឱ្យគណនាសំវិធានធនតាមច្បាប់ អនុលោមទៅតាមប្រកាសលេខ ធ៧-០១៧-៣៤៩ប្រ.ក ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ និងសារាចរណែនាំលេខ ធ៧-០១៨-០០១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពី ចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ុយប៊ែរមិន។ ប្រសិនបើសំវិធានធនតាមច្បាប់បង្ក មានចំនួនខ្ពស់ជាងការថយចុះតម្លៃបង្កផ្នែកតាម CIFRS 9 នោះ 'ការបំពេញបន្ថែម - topping up' នឹងត្រូវបានកត់ត្រាជាទុនបម្រុងតាមច្បាប់ និងត្រូវបានដាក់បង្ហាញនៅក្នុងមូលធន។ បន្ទាប់មក ទុនបម្រុងត្រូវបានកត់ត្រា ត្រឡប់ទៅវិញ (រហូតដល់សូន្យ) ប្រសិនបើសំវិធានធនតាមច្បាប់បង្ក មានចំនួនស្មើគ្នា ឬ ទាបជាងការថយចុះតម្លៃបង្កដែលផ្អែកតាម CIFRS 9 ។ ទុនបម្រុងតាមច្បាប់ត្រូវបានតម្កល់ទុកមួយឡែក ជាទ្រនាប់ទុន ហើយមិនអាចបែងចែកបាន និងមិនត្រូវបានអនុញ្ញាតឱ្យបញ្ចូលនៅក្នុងការគណនាមូលនិធិផ្ទាល់សុទ្ធទេ។

២.១៧ ពន្ធលើប្រាក់ចំណូល

ចំណាយពន្ធលើប្រាក់ចំណូលគឺជាចំនួនប្រាក់ពន្ធត្រូវបង់ លើប្រាក់ចំណូលជាប់ពន្ធក្នុងការិយបរិច្ឆេទបច្ចុប្បន្នផ្អែកទៅតាមអត្រាពន្ធលើប្រាក់ចំណូលដែលចូលធរមាន និងធ្វើនិយ័តកម្មទៅតាមបម្រែបម្រួលពន្ធពន្យារជាទ្រព្យសកម្ម និងពន្ធពន្យារជាបំណុល ដែលបណ្តាលឱ្យមានលម្អៀងបណ្តោះអាសន្ន និង ការខាតពន្ធដែលមិនបានប្រើប្រាស់។

ចំណាយពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ ត្រូវបានគណនាតាមមូលដ្ឋានច្បាប់ពន្ធ ដែលបានអនុម័តរួចជាស្ថាពរ ឬត្រូវបានអនុម័តរួចមួយផ្នែកធំ នាការបរិច្ឆេទរាយការណ៍ នៅក្នុងប្រទេសដែលសម្ព័ន្ធធនាគារ និងធនាគារធ្វើប្រតិបត្តិការអាជីវកម្ម និងបង្កើតប្រាក់ចំណេញជាប់ពន្ធ។

ពន្ធពន្យារត្រូវបានកត់ត្រាសំវិធានធនពេញលេញ ដោយប្រើវិធីសាស្ត្របំណុល លើចំនួនលម្អៀងបណ្តោះអាសន្នរវាងមូលដ្ឋានពន្ធនៃទ្រព្យសកម្ម និងបំណុល និងតម្លៃយោងរបស់វានៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក។ ពន្ធពន្យារត្រូវបានកំណត់ដោយប្រើអត្រាពន្ធតាមច្បាប់ពន្ធ ដែលត្រូវបានអនុម័តរួចជាស្ថាពរ ឬត្រូវបានអនុម័តរួចមួយផ្នែកធំ នាការបរិច្ឆេទរាយការណ៍។

ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានទទួលស្គាល់ លុះត្រាតែមានភាពប្រាកដថានឹងមានប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតសម្រាប់យកលម្អៀងបណ្តោះអាសន្នមកប្រើប្រាស់។ ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានត្រួតពិនិត្យនៅរៀងរាល់ កាលបរិច្ឆេទរាយការណ៍នីមួយៗ ហើយត្រូវបានកាត់បន្ថយទៅតាមចំនួនដែលទំនងជាមិនមានប្រាក់ចំណេញជាប់ពន្ធត្រូវបានទទួលស្គាល់។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានកាត់កងជាមួយនឹងពន្ធពន្យារជាបំណុល
ប្រសិនបើមានសិទ្ធិតាមផ្លូវច្បាប់ដើម្បីកាត់កងបំណុលពន្ធក្នុងឆ្នាំជាមួយនឹងពន្ធទ្រព្យសកម្មក្នុងឆ្នាំ
ហើយប្រសិនបើទាក់ទងនឹងពន្ធលើប្រាក់ចំណូលដែលកំណត់ដោយអាជ្ញាធរពន្ធដារតែមួយ
ទៅលើអង្គភាពជាប់ពន្ធតែមួយ។

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.១៧ ពន្ធលើប្រាក់ចំណូល (ត)

ពន្ធក្នុងឆ្នាំ និងពន្ធពន្យារត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត
លើកលែងតែពាក់ព័ន្ធជាមួយនឹងខ្ទង់ផ្សេងៗដែលបានទទួលស្គាល់ក្នុងចំណូលលម្អិតផ្សេងៗ
ឬត្រូវបានទទួលស្គាល់ផ្ទាល់ក្នុងមូលធន។ ក្នុងករណីនេះ ពន្ធត្រូវបានទទួលស្គាល់ក្នុងចំណូលលម្អិតផ្សេងៗ
ឬត្រូវបានទទួលស្គាល់ផ្ទាល់ក្នុងមូលធនដែរ។

២.១៨ សំវិធានធន

សំវិធានធនត្រូវបានទទួលស្គាល់នៅពេលដែលសម្ព័ន្ធធនាគារ និងធនាគារ មានកាតព្វកិច្ចតាមផ្លូវច្បាប់
ឬកាតព្វកិច្ចប្រយោល ដែលជាលទ្ធផលនៃព្រឹត្តិការណ៍ពីអតីតកាល
ហើយវាទំនងជាអាចតម្រូវឱ្យមានការចំណាយធនធានដើម្បីទូទាត់កាតព្វកិច្ចនោះហើយចំនួនទឹកប្រាក់ត្រូវបានប៉ាន់
ស្មានគួរឱ្យជឿជាក់បាន។

នៅពេលដែលមានកាតព្វកិច្ចស្រដៀងគ្នាច្រើន កម្រិតនៃលំហូរចេញដើម្បីទូទាត់កាតព្វកិច្ចនោះ
ត្រូវបានកំណត់ដោយគិតទៅលើចំណាត់ថ្នាក់នៃកាតព្វកិច្ចទាំងមូល។ សំវិធានធនត្រូវបានទទួលស្គាល់
ទោះបីជាកម្រិតនៃលំហូរចេញ ដើម្បីទូទាត់កាតព្វកិច្ចនោះមានចំនួនតូចក៏ដោយ។

សំវិធានធនត្រូវបានគណនាតាមតម្លៃបច្ចុប្បន្ននៃចំណាយដែលត្រូវទូទាត់កាតព្វកិច្ចនោះ ដោយប្រើអត្រាមុនបង់ពន្ធ
ដើម្បីឆ្លុះបញ្ចាំងការវាយតម្លៃទីផ្សារបច្ចុប្បន្ននៃតម្លៃសាច់ប្រាក់គិតតាមពេលវេលា
និងហានិភ័យជាក់លាក់ផ្សេងៗនៃកាតព្វកិច្ចនោះ។
ការកើនឡើងនៃសំវិធានធនដោយសារពេលវេលាដែលបានកន្លងផុត ត្រូវបានទទួលស្គាល់ជាចំណាយការប្រាក់។

២.១៩ អត្ថប្រយោជន៍បុគ្គលិក

i) អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី

អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លីត្រូវបានកត់ត្រាបង្ក ក្នុងឆ្នាំដែលបុគ្គលិកបានប្រើការងារឱ្យសម្ព័ន្ធធនាគារ និង
ធនាគារ។

ii) ផ្នែកប្រាក់សោធន

សម្ព័ន្ធធនាគារ និងធនាគារបង់កាតទានប្រចាំខែ
ជាប្រាក់សោធនតាមរបបកាតទានជាកាតព្វកិច្ចទៅលើប្រាក់ជាតិរបបសន្តិសុខសង្គម (ប.ស.ស.)
ដែលជាផ្នែកសាធារណៈរដ្ឋបាលនៃរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនក្នុងប្រទេស កម្ពុជា។ សម្ព័ន្ធធនាគារ

ធនាគារ សហការណ៍ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

និងធនាគារមិនមានកាតព្វកិច្ចបង់ប្រាក់បន្ថែមទៀតទេ នៅពេលដែលបានបង់ភាគទាននេះ

រួច។

ភាគទានត្រូវបានកត់ត្រាជាចំណាយ អត្ថប្រយោជន៍បុគ្គលិក នៅពេលដល់ថ្ងៃកំណត់។

ធនាគារ សហការភីអិល ភ.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.១៩ អត្ថប្រយោជន៍បុគ្គលិក (ត)

iii) អត្ថប្រយោជន៍បុគ្គលិករយៈពេលវែងផ្សេងៗ - ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ

នៅខែមិថុនា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើវិសោធនកម្មលើច្បាប់ស្តីពីការងារ ដែលណែនាំពីគម្រោងការទូទាត់ប្រាក់បំណាច់អតីតភាពការងារ។ បន្ទាប់មកនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ប្រកាសលេខ ៤៨៣ ក.ប/ ប្រ.ក.ខ.ល ត្រូវបានចេញផ្សាយ ដោយបានផ្តល់នូវគោលការណ៍ណែនាំស្តីពីការអនុវត្តច្បាប់នេះ។ អនុលោមទៅតាមច្បាប់ និងប្រកាសនេះ តម្រូវឱ្យអង្គភាពនីមួយៗទូទាត់ប្រាក់បំណាច់អតីតភាពការងារឱ្យនិយោជិត ដែលមានកិច្ចសន្យាការងារមិនមានថិរវេលាកំណត់ ដូចខាងក្រោម៖

- ប្រាក់បំណាច់ការងារប្រចាំឆ្នាំ - ចូលជាធរមានក្នុងខែមករា ឆ្នាំ២០១៩ - ស្មើនឹង ១៥ ថ្ងៃ នៃប្រាក់បៀវត្សប្រចាំខែរបស់បុគ្គលិកនិងអត្ថប្រយោជន៍ក្នុងឆ្នាំនីមួយៗគិតជាមធ្យមដែលត្រូវទូទាត់រៀងរាល់ ៦ខែម្តងនៅថ្ងៃទី៣០ ខែមិថុនា និងថ្ងៃទី៣១ ខែធ្នូ (៧,៥ ថ្ងៃ ក្នុងការទូទាត់ម្តងៗ)។
- ប្រាក់បំណាច់អតីតភាពការងាររំពួក - និយោជិតមានសិទ្ធិទទួលបានប្រាក់បំណាច់អតីតភាពការងាររំពួក ស្មើនឹង១៥ថ្ងៃនៃប្រាក់បៀវត្សរបស់ពួកគេក្នុងមួយឆ្នាំ គិតចាប់តាំងពីថ្ងៃចូលបម្រើការងាររហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ហើយនៅតែបន្តការងារជាមួយសម្ព័ន្ធនាគារ និងធនាគារ។ ការបើកប្រាក់បំណាច់អតីតភាពការងាររំពួកអាស្រ័យទៅតាមចំនួនឆ្នាំអតីតភាពការងាររបស់បុគ្គលិកម្នាក់ៗ ហើយមិនត្រូវលើសពី៦ខែនៃប្រាក់ បៀវត្សរ៍មធ្យមទេ។ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីណែនាំលេខ ០៨២/១៩ ក.ប/ស.ណ.ន.ខ.ល ដើម្បីពន្យារពេលការបើកប្រាក់បំណាច់អតីតភាពការងាររំពួក ដែលនឹងត្រូវទូទាត់ឱ្យចំនួនបីថ្ងៃ ក្នុងខែមិថុនា និងខែធ្នូ ចាប់ផ្តើមនៅខែធ្នូ ឆ្នាំ២០២១។

ការទូទាត់ប្រាក់បំណាច់ការងារប្រចាំឆ្នាំ ត្រូវបានចាត់ទុកថាជាអត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី ហើយវាត្រូវបានកត់ត្រាបង្គុំក្នុងឆ្នាំដែលបុគ្គលិកបានបម្រើការងារឱ្យសម្ព័ន្ធនាគារ និងធនាគារ។

ការបើកប្រាក់បំណាច់អតីតភាពការងាររំពួក ត្រូវបានចាត់ថ្នាក់ជាអត្ថប្រយោជន៍បុគ្គលិករយៈពេលវែង លើកលែងតែប្រាក់បំណាច់ដែលត្រូវទូទាត់ក្នុងរយៈពេល១២ខែ។ បំណុលប្រាក់បំណាច់អតីតភាពការងាររំពួក ត្រូវបានទទួលស្គាល់តាមតម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចដែលបានកំណត់ នាការិយបរិច្ឆេទរាយការណ៍។ តម្លៃបច្ចុប្បន្ននៃការបើកប្រាក់បំណាច់អតីតភាពការងាររំពួក ត្រូវបានកំណត់ដោយធ្វើអប្បហារលើចំនួនទឹកប្រាក់ត្រូវទូទាត់នាពេលអនាគតប៉ាន់ស្មាន ដោយយោងទៅតាមសញ្ញាប័ណ្ណសាជីវកម្មដែលមានគុណភាពខ្ពស់នៃរូបិយប័ណ្ណរបស់បំណុលនោះ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.២០ ចំណូល និងចំណាយការប្រាក់

ចំណូលនិងចំណាយការប្រាក់ពីឧបករណ៍ហិរញ្ញវត្ថុ ដែលវាស់វែងតាមថ្លៃដើមដករំលស់ ត្រូវបានទទួលស្គាល់ក្នុង ចំណូលការប្រាក់ និង ចំណាយការប្រាក់ ក្នុងរបាយការណ៍ចំណេញ-ខាតរួម និងដោយឡែកដោយប្រើវិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព។

វិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព

គឺជាវិធីសាស្ត្រក្នុងការគណនាថ្លៃដើមដករំលស់នៃទ្រព្យសកម្មហិរញ្ញវត្ថុមួយឬបំណុលហិរញ្ញវត្ថុមួយ និង ជាវិធីសាស្ត្រក្នុងការបែងចែកចំណូលការប្រាក់ ឬចំណាយការប្រាក់លើរយៈពេលដែលពាក់ព័ន្ធ។ អត្រាការប្រាក់មានប្រសិទ្ធភាព គឺជាអត្រាដែលធ្វើអប្បបរមាដាក់ស្តែងចំពោះការទូទាត់សាច់ប្រាក់ ឬការទទួលប្រាក់ប៉ាន់ស្មាន នាពេលអនាគត ក្នុងរយៈពេលនៃអាយុកាលប៉ាន់ស្មានរបស់ឧបករណ៍ហិរញ្ញវត្ថុ ឬក្នុងរយៈពេលណាមួយដែលខ្លីជាងនេះ ទៅតាមការសម្រប ចំពោះតម្លៃយោងសុទ្ធរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។ នៅពេលគណនា អត្រាការប្រាក់មានប្រសិទ្ធភាព សម្ព័ន្ធធនាគារ និងធនាគារបានពិចារណាលើលក្ខខណ្ឌក្នុងកិច្ចសន្យាទាំងអស់នៃឧបករណ៍ហិរញ្ញវត្ថុ និងបានរួមបញ្ចូលនូវកម្រៃ ឬកំណើនចំណាយនានាដែលបានចំណាយដោយផ្ទាល់ចំពោះឧបករណ៍មួយ ហើយវាជាផ្នែកមួយនៃអត្រាការប្រាក់មានប្រសិទ្ធភាព ប៉ុន្តែមិនមែនជាការខាតឥណទាននាពេលអនាគតទេ។

ចំណូលការប្រាក់ត្រូវបានគណនាដោយអនុវត្តអត្រាការប្រាក់មានប្រសិទ្ធភាព

ចំពោះតម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ លើកលែងតែចំពោះ៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះតម្លៃដែលបានទិញ ឬបានបង្កើតឡើង (Purchased or originated credit-impaired financial assets – POCI) ដែលអត្រាការប្រាក់មានប្រសិទ្ធភាព សម្រាប់កែតម្រូវឥណទានលើកដំបូង ត្រូវបានអនុវត្តចំពោះថ្លៃដើមដករំលស់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។
- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមែនជា POCI ប៉ុន្តែបានក្លាយជាឥណទានដែលមានការថយចុះតម្លៃមួយផ្នែកធំ (ឬ ដំណាក់កាលទី ៣) ដែលចំណូលការប្រាក់ត្រូវបានគណនាដោយប្រើអត្រាការប្រាក់មានប្រសិទ្ធភាព ចំពោះថ្លៃដើមដករំលស់របស់វា (ឧ. កាត់កងជាមួយនឹងសំវិធានធនការខាតឥណទានរំពឹងទុក)

២.២១ ចំណូលកម្រៃជើងសា

ចំណូលកម្រៃជើងសាត្រូវបានទទួលស្គាល់ជាចំណូល នៅពេលដែលវាបានបំពេញតាមគំរូលក្ខខណ្ឌទាំងអស់ (កាតព្វកិច្ចនៃដំណើរការត្រូវបានទទួលយក ហើយការគ្រប់គ្រងត្រូវបានផ្ទេរក្នុងពេលវេលាណាមួយ ឬ ចំណុចនៃពេលវេលាណាមួយ)។

កម្រៃក្នុងដំណើរការផ្តល់ឥណទាន បុរេប្រទាន និងហិរញ្ញប្បទានដែលទំនងជាអាចត្រូវបានផ្តល់ឱ្យ ត្រូវបានពន្យារ (ជាមួយនឹងចំណាយផ្ទាល់ពាក់ព័ន្ធ)

ហើយចំណូលដែលជាផ្នែកនៃអត្រាការប្រាក់មានប្រសិទ្ធភាពរបស់ឧបករណ៍ហិរញ្ញវត្ថុមួយត្រូវបានទទួលស្គាល់ ដោយធ្វើនិយ័តកម្មទៅលើអត្រាការប្រាក់មានប្រសិទ្ធភាពរបស់ឧបករណ៍ហិរញ្ញវត្ថុនោះ។

២.២២ ការបង្កប់តួលេខ

ចំនួនទឹកប្រាក់ជាប្រាក់រៀលទាំងអស់ដែលបានលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

និងក្នុងកំណត់សម្គាល់ផ្សេងៗ ត្រូវបានបង្កត់ខ្វង់ពាន់រៀល លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣. ការវិនិយោគធនធានយូរអង្វែងសំខាន់ៗ និង ប្រភពសំខាន់ៗនៃភាពមិនច្បាស់លាស់ក្នុងការប៉ាន់ស្មាន

សម្ព័ន្ធធនាគារ និងធនាគារធ្វើការប៉ាន់ស្មាន និងការសន្មតដោយគិតទៅលើអនាគតកាល។ តាមនិយមន័យ លទ្ធផលនៃការប៉ាន់ស្មានគណនេយ្យកម្រស្មើគ្នាជាមួយនឹងលទ្ធផលជាក់ស្តែងណាស់។

ដើម្បីធ្វើឱ្យខ្លឹមសារព័ត៌មាននៃការប៉ាន់ស្មានកាន់តែមានភាពល្អប្រសើរឡើង អញ្ញត្រដាក់លាក់សំខាន់ៗដែលជាធាតុធ្វើឱ្យមានការប៉ះពាល់ជាសារវន្តចំពោះលទ្ធផល និងស្ថានភាពហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានធ្វើតេស្តរកភាពងាយប្រែប្រួលរបស់វា ទៅតាមបម្រែបម្រួលប៉ារ៉ាម៉ែត្រមូលដ្ឋាន។ ការប៉ាន់ស្មាន និងការសន្មតចំពោះតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុលក្នុងឆ្នាំហិរញ្ញវត្ថុបន្ទាប់ត្រូវបានកត់សម្គាល់ដូចខាងក្រោម៖

(i) ការរួមបញ្ចូលអត្រាប្តូរដែលមានភាគហ៊ុនតិចជាង៥០%

ក្រុមហ៊ុន យូអេស៊ី លែន ហូលឌីង ខូ អិលធីឌី ត្រូវបានកាន់កាប់ ៤៩% ដោយធនាគារ និង ៥១% ទៀត ត្រូវបានកាន់កាប់ដោយលោក Yang Ming-Tsai ។

គណៈគ្រប់គ្រងបានសន្និដ្ឋានថាធនាគារគ្រប់គ្រងក្រុមហ៊ុន យូអេស៊ី លែន ហូលឌីង ខូ អិលធីឌី ទោះបីជាធនាគារកាន់កាប់សិទ្ធិបោះឆ្នោតរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធនេះ តិចជាងពាក់កណ្តាលក៏ដោយ ដោយសារធនាគារមានលទ្ធភាព ជាក់ស្តែងក្នុងការដឹកនាំសកម្មភាពពាក់ព័ន្ធនានា របស់ក្រុមហ៊ុន យូអេស៊ី លែន ហូលឌីង ខូ អិលធីឌី ជាងកតោភាគី។ ជាងនេះទៅទៀត ធនាគារមានភាគហ៊ុនដែលមានសិទ្ធិបោះឆ្នោតគ្រប់គ្រាន់លើសលុប ក្នុងការដឹកនាំ សកម្មភាពពាក់ព័ន្ធនានារបស់ក្រុមហ៊ុន យូអេស៊ី លែន ហូលឌីង ខូ អិលធីឌី ដោយសារភាគហ៊ុនប្រភេទ B មានសិទ្ធិខ្ពស់ជាងក្នុងការតែងតាំង ដកចេញ និងកំណត់លក្ខការរបស់គណៈគ្រប់គ្រង បើធៀបនឹងភាគហ៊ុនប្រភេទ A។

ដូចនេះ ធនាគារបានរួមបញ្ចូលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន យូអេស៊ី លែន ហូលឌីង ខូ អិលធីឌី ១០០% នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួមនេះ។

(ii) ការវាស់វែងសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក

សម្ព័ន្ធធនាគារ និងធនាគារវាយតម្លៃការខាតបង់ឥណទានរំពឹងទុក តាមមូលដ្ឋានរំពឹងមើលទៅថ្ងៃអនាគត ដែលទាក់ទងជាមួយនឹងឧបករណ៍បំណុលរបស់ខ្លួនដែលវាស់វែងតាមថ្លៃដើមដករំលស់ និងតាម FVOCI ជាហានិភ័យដែលកើតពីកិច្ចសន្យាផ្តល់ឥណទាន (រួមទាំង ឥណទានវិញ្ញាបន្ន និងហ្វាស៊ីលីតឺដែលអាចប្រើប្រាស់ឡើងវិញ) និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ។ ការវាស់វែង ECL ឆ្លុះបញ្ចាំងពីព័ត៌មានដែលសមហេតុផល និងមានការគាំទ្រ ដែលអាចស្វែងរកបាន ដោយមិនចាំបាច់មានការចំណាយហួសហេតុ នាកាលបរិច្ឆេទរបាយការណ៍ អំពីព្រឹត្តិការណ៍ក្នុងអតីតកាល លក្ខខណ្ឌបច្ចុប្បន្ន និងការព្យាករណ៍លក្ខខណ្ឌសេដ្ឋកិច្ចនាពេលអនាគត។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

សំវិធានធនការខាតឥណទានរំពឹងទុក ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលវាស់វែងតាមថ្លៃដើមដករំលស់
តម្រូវឱ្យប្រើប្រាស់គំរូស្មុគស្មាញ និងការសន្មតជាក់លាក់ ចំពោះលក្ខខណ្ឌសេដ្ឋកិច្ចនាពេលអនាគត
និងលក្ខណៈរបស់ឥណទាន (ឧ. លទ្ធភាពដែលអតិថិជនអាចមិនសងប្រាក់ និងបណ្តាលឱ្យមានការខាតបង់)។

**៣. ការវិនិច្ឆ័យគណនេយ្យសំខាន់ៗ និង ប្រភពសំខាន់ៗនៃភាពមិនច្បាស់លាស់ក្នុងការ
ប៉ាន់ស្មាន (ត)**

(ii) ការវាស់វែងសំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក (ត)

ការវិនិច្ឆ័យជាក់លាក់មួយចំនួន ក៏ត្រូវបានតម្រូវនៅក្នុងការអនុវត្តតម្រូវការគណនេយ្យសម្រាប់ការវាស់វែង ECL
ផងដែរ ដូចជា៖

- ការកំណត់លក្ខណៈវិនិច្ឆ័យចំពោះកំណើនហានិភ័យឥណទានជាក់លាក់
- ជ្រើសរើសគំរូ និងការសន្មតសមស្រប សម្រាប់ការវាស់វែង ECL
- ការបង្កើតចំនួនសេណារីយ៉ូ និងការថ្លឹងពាក់ព័ន្ធ សម្រាប់ពេលអនាគត
ចំពោះប្រភេទនៃផលិតផល/ទីផ្សារនីមួយៗ និង ECL ដែលពាក់ព័ន្ធ
- បង្កើតក្រុមទ្រព្យសកម្មហិរញ្ញវត្ថុដែលមានលក្ខណៈស្រដៀងគ្នា ក្នុងគោលបំណងដើម្បីវាស់វែង ECL

គណៈគ្រប់គ្រងបានបន្តធ្វើបច្ចុប្បន្នភាពអញ្ញត្រមាំក្រសេដ្ឋកិច្ចប្រចាំឆ្នាំ
ដើម្បីឆ្លុះបញ្ចាំងអំពីលក្ខខណ្ឌសេដ្ឋកិច្ចចុងក្រោយ ទៅក្នុងគំរូសម្រាប់ការរំពឹងមើលទៅពេលអនាគត
ចំពោះសំវិធានធនសម្រាប់ការខាតបង់រំពឹងទុក នៃឥណទាននិងបុរេប្រទានអតិថិជន។
នៅពេលកំណត់ថាតើហានិភ័យនៃការមិនសងប្រាក់
មានការកើនឡើងគួរឱ្យកត់សម្គាល់ដែរឬទេចាប់តាំងពីការទទួលស្គាល់លើកដំបូង ទាំងព័ត៌មានផ្នែកបរិមាណ
និងផ្នែកគុណភាពត្រូវបានពិចារណា រួមទាំងការវាយតម្លៃឥណទានរបស់អ្នកជំនាញ ព័ត៌មានរំពឹងមើលទៅថ្ងៃអនាគត
និងការវិភាគដែលផ្អែកទៅតាមបទពិសោធន៍សម្រាប់ការខាតបង់នាពេលកន្លងមករបស់ធនាគារ។

(iii) ការកំណត់ទ្រព្យសម្បត្តិមួយៗ ទ្រព្យសម្បត្តិវិនិយោគ ឬជា ទ្រព្យសម្បត្តិ និងបរិក្ខារ

សម្ព័ន្ធធនាគារ និងធនាគារមានអគារការិយាល័យកណ្តាលដែលមានទីតាំងស្ថិតនៅអគារ ESUN Tower លេខ៤៤១
មហាវិថី ព្រះមុនីវង្ស សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ដែលមានសរុបចំនួន១៨ជាន់។ សម្ព័ន្ធធនាគារ និងធនាគារ បានប្រើប្រាស់មួយភាគធំនៃអគារនេះជាទ្រព្យសម្បត្តិ
និងបរិក្ខារ និងមួយចំណែកទៀតបានជួលបណ្តោះអាសន្នទៅឱ្យភាគីទីបី
រហូតដល់ពេលដែលធនាគារមានតម្រូវការប្រើប្រាស់។ លើសពីនេះ
ផ្នែកផ្សេងៗនៃអគារនេះមិនអាចលក់ដាច់ដោយឡែក ឬជួលដាច់ដោយឡែក ក្រោមភតិសន្យាហិរញ្ញវត្ថុបានទេ។
សម្ព័ន្ធធនាគារបានប្រើប្រាស់អគារនេះអស់១៨ជាន់ ក្នុងចំណោម១៨ជាន់
និងជាន់ដែលនៅសល់គឺសម្រាប់ជួលឱ្យភាគីផ្សេងៗ។
ដូចនេះគណៈគ្រប់គ្រងបានកំណត់ថាអចលនទ្រព្យទាំងមូលនេះ អាចត្រូវបានចាត់ទុកថាជាទ្រព្យសម្បត្តិ និងបរិក្ខារ
ដោយសារមានតែចំណែកតូចប៉ុណ្ណោះដែលត្រូវបានរក្សាទុកសម្រាប់ជួលសម្រាប់រកចំណូលពីការជួល។

ធនាគារ សហការណ៍ក្នុង ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៤. សាច់ប្រាក់ក្នុងដៃ

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២៣		២០២២		២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី								
ដុល្លារអាមេរិក	៨.៧២០.៥៤១	៣៥.៦២៣.៤១០	១៩.៣៤៥.៩៩៨	៧៩.៦៤៧.៤៧៤	៨.៧២០.៥៤១	៣៥.៦២៣.៤១០	១៩.៣៤៥.៩៩៨	៧៩.៦៤៧.៤៧៤
ប្រាក់រៀល	១.១៨៧.០១៧	៤.៨៤៨.៩៦៤	៣.៨៦៧.៤១៤	១៥.៩២២.១៤៣	១.១៨៧.០១៧	៤.៨៤៨.៩៦៤	៣.៨៦៧.៤១៤	១៥.៩២២.១៤៣
	៩.៩០៧.៥៥៨	៤០.៤៧២.៣៧៤	២៣.២១៣.៤១២	៩៥.៥៦៩.៦១៧	៩.៩០៧.៥៥៨	៤០.៤៧២.៣៧៤	២៣.២១៣.៤១២	៩៥.៥៦៩.៦១៧

៥. សមតុល្យនៅធនាគារកណ្តាល

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២៣		២០២២		២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី								
គណនីចរន្ត	២៣.០៦៤.១២២	៩៤.២១៦.៩៣៨	២១.៣០៥.២៦៩	៨៧.៧១៣.៧៩២	២៣.០៦៤.១២២	៩៤.២១៦.៩៣៨	២១.៣០៥.២៦៩	៨៧.៧១៣.៧៩២
គណនីទូទាត់	៣.៣៦៨.២៨៩	១៣.៧៥៩.៤៦០	១.៣២៤.៨៦៧	៥.៤៥៤.៤៧៧	៣.៣៦៨.២៨៩	១៣.៧៥៩.៤៦០	១.៣២៤.៨៦៧	៥.៤៥៤.៤៧៧
មូលបត្រអាចជួញដូរបាន (i)	៥.៦១៩.៤១៨	២២.៩៥៥.៣២៣	២.៧៩០.១៨៣	១១.៤៨៧.១៨៤	៥.៦១៩.៤១៨	២២.៩៥៥.៣២៣	២.៧៩០.១៨៣	១១.៤៨៧.១៨៤
	៣២.០៥១.៨២៩	១៣០.៩៣១.៧២១	២៥.៤២០.៣១៩	១០៤.៦៥៥.៤៥៣	៣២.០៥១.៨២៩	១៣០.៩៣១.៧២១	២៥.៤២០.៣១៩	១០៤.៦៥៥.៤៥៣

- (i) សម្ព័ន្ធធនាគារ និងធនាគារបានតម្កល់មូលបត្រអាចជួញដូរបាន (NCD) នៅធនាគារកណ្តាល ជាទ្រព្យដាក់បញ្ចាំសម្រាប់គណនីទូទាត់។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ សម្ព័ន្ធធនាគារ និងធនាគារ មិនទាន់បានប្រើឥណទានវិធានរូបសម្រាប់គណនីទូទាត់នេះនៅឡើយទេ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៦. សមតុល្យនៃធនាគារផ្សេងៗ និងគ្រឹះស្ថានហិរញ្ញវត្ថុ (ក) វិភាគតាមនិវាសនដ្ឋាន

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២៣		២០២២		២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បញ្ញើ								
និងការដាក់ប្រាក់នៅធនាគារក្នុងប្រទេស	៤៤.៧៨០.៧៤៦	១៨២.៩២៩.៣៤៨	៣៦.៣៨៩.០៤៦	១៤៩.៨១៣.៧០២	៤៣.២១៧.៣៦២	១៧៦.៥៤២.៩២៤	៣៤.៣៩៥.៦១២	១៤១.៦០៦.៧៣៥
ប្រាក់បញ្ញើ								
និងការដាក់ប្រាក់នៅធនាគារក្រៅប្រទេស	៩.៧៦៤.៨៩៩	៣៩.៨៨៩.៦១២	២៩.៧២៤.៤០៨	១២២.៣៧៥.៣៨៨	៩.៧៦៤.៨៩៩	៣៩.៨៨៩.៦១២	២៩.៧២៤.៤០៨	១២២.៣៧៥.៣៨៧
	៥៤.៥៤៥.៦៤៥	២២២.៨១៨.៩៦០	៦៦.១១៣.៤៥៤	២៧២.១៨៩.០៩០	៥២.៩៨២.២៦១	២១៦.៤៣២.៥៣៦	៦៤.១២០.០២០	២៦៣.៩៨២.១២២
ដក៖								
សំវិធានធនសម្រាប់ការខាតបង់ណាទានរំពឹងទុក	(៦៨២.១៣១)	(២.៧៨៦.៥០៥)	(៨៩៣.៦៥៧)	(៣.៦៧៩.១៨៦)	(៦៨២.១៣១)	(២.៧៨៦.៥០៥)	(៨៩៣.៦៥៧)	(៣.៦៧៩.១៨៦)
	៥៣.៨៦៣.៥១៤	២២០.០៣២.៤៥៥	៦៥.២១៩.៧៩៧	២៦៨.៥០៩.៩០៤	៥២.៣០០.១៣០	២១៣.៦៤៦.០៣១	៦៣.២២៦.៣៦៣	២៦០.៣០២.៩៣៦

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៦. សមតុល្យនៅធនាគារផ្សេងៗ និងគ្រឹះស្ថានហិរញ្ញវត្ថុ (ត)

(ខ) វិភាគតាមប្រភេទគណនី

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២៣		២០២២		២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ធនាគារក្នុងប្រទេស៖								
គណនីសន្សំ	២២០.១៥៣	៨៩៩.៣២៥	១.២៤៣.២៩៧	៥.១១៨.៦៥៤	៥៨.៦៥៨	២៣៩.៦១៨	១.០៨៤.៦៣៣	៤.៤៦៥.៤៣៤
គណនីចរន្ត	១៨៨.៣២៨	៧៦៩.៣២០	៣០១.៨៨៤	១.២៤២.៨៥៦	១៨៦.៤៣៨	៧៦១.៥៩៩	៣០០.០១៤	១.២៣៥.១៥៨
ប្រាក់បញ្ញើមានកាលកំណត់	៤៤.៣៧២.២៦៥	១៨១.២៦០.៧០៣	៣៤.៨៤៣.៨៦៥	១៤៣.៤៥២.១៩២	៤២.៩៧២.២៦៦	១៧៥.៥៤១.៧០៧	៣៣.០១០.៩៦៥	១៣៥.៩០៦.១៤៣
ដក៖								
សំវិធានធនសម្រាប់ការខាតបង់ណាទានរំពឹងទុក	(៥៥៦.៤១១)	(២.២៧២.៩៤០)	(៤៧៩.៣៨០)	(១.៩៧៣.៦០៧)	(៥៥៦.៤១១)	(២.២៧២.៩៣៩)	(៤៧៩.៣៨០)	(១.៩៧៣.៦០៨)
សមតុល្យនៅធនាគារក្នុងប្រទេសសរុប	៤៤.២២៤.៣៣៥	១៨០.៦៥៦.៤០៨	៣៥.៩០៥.៦៦៦	១៤៧.៨៤០.០៩៥	៤២.៦៦០.៩៥១	១៧៤.២៦៩.៩៨៥	៣៣.៩១៦.២៧២	១៣៩.៦៣៣.១២៧
ធនាគារក្រៅប្រទេស៖								
គណនីសន្សំ	-	-	១៦.០៤៤.៧៣៩	៦៦.០៥៦.១៩០	-	-	១៦.០៤៤.៧៣៩	៦៦.០៥៦.១៩០
គណនីចរន្ត	៩.៧៦៤.៨៩៩	៣៩.៨៨៩.៦១២	១៣.៦៧៩.៦៦៩	៥៦.៣១៩.១៩៨	៩.៧៦៤.៨៩៩	៣៩.៨៨៩.៦១២	១៣.៦៧៩.៦៦៩	៥៦.៣១៩.១៩៧
ដក៖								
សំវិធានធនសម្រាប់ការខាតបង់ណាទានរំពឹងទុក	(១២៥.៧២០)	(៥១៣.៥៦៥)	(៤១៤.២៧៧)	(១.៧០៥.៥៧៩)	(១២៥.៧២០)	(៥១៣.៥៦៦)	(៤១៤.២៧៧)	(១.៧០៥.៥៧៨)
សមតុល្យនៅធនាគារក្រៅប្រទេសសរុប	៩.៦៣៩.១៧៩	៣៩.៣៧៦.០៤៦	២៥.២១០.១៣១	១២០.៦៦៩.៨០៩	៩.៦៣៩.១៧៩	៣៩.៣៧៦.០៤៦	២៥.២១០.១៣១	១២០.៦៦៩.៨០៩
	៥៣.៨៦៣.៥១៤	២២០.០៣២.៤៥៤	៦១.១១៥.៧៩៧	២៦៨.៥០៩.៩០៤	៥២.៣០០.១៣០	២១៣.៦៤៦.០៣១	៦៣.២២៦.៤០៣	២៦០.៣០២.៩៣៦

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៦. សមតុល្យនៅធនាគារផ្សេងៗ និងគ្រឹះស្ថានហិរញ្ញវត្ថុ (ត)
(គ) វិភាគតាមកាលកំណត់

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២៣		២០២២		២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី	៥៣.៨៦៣.៥១៤	២២០.០៣២.៤៥៥	៦៥.២១៩.៧៩៧	២៦៨.៥០៩.៩០៤	៥២.៣០០.១៣០	២១៣.៦៤៦.០៣១	៦៣.២២៦.៣៦៣	២៦០.៣០២.៩៣៦
រយៈពេលវែង	-	-	-	-	-	-	-	-
	៥៣.៨៦៣.៥១៤	២២០.០៣២.៤៥៥	៦៥.២១៩.៧៩៧	២៦៨.៥០៩.៩០៤	៥២.៣០០.១៣០	២១៣.៦៤៦.០៣១	៦៣.២២៦.៣៦៣	២៦០.៣០២.៩៣៦

អត្រាការប្រាក់ប្រចាំឆ្នាំនៃប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ និងគ្រឹះស្ថានហិរញ្ញវត្ថុ មានដូចខាងក្រោម៖

	២០២៣	២០២២
គណនីចរន្ត	គ្មាន	គ្មាន
គណនីសន្សំ	០,២៥% - ១,៨%	០,២% - ០,៥%
ប្រាក់បញ្ញើមានកាលកំណត់	០,៥% - ៦%	១,៥% - ៤,២៥%

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៧. ប្រាក់តម្កល់តាមច្បាប់នៅធនាគារកណ្តាល

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២៣		២០២២		២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី								
ទុនបម្រុងកាតព្វកិច្ច (i)	៤១.៥៨៨.១៤៤	១៦៩.៨៨៧.៥៦៨	៤៩.៣៣១.៨៤៦	២០៣.០៩៩.២១០	៤១.៥៨៨.១៤៤	១៦៩.៨៨៧.៥៦៨	៤៩.៣៣១.៨៤៦	២០៣.០៩៩.២១០
រយៈពេលវែង								
ប្រាក់តម្កល់ធានាលើដើមទុន(ii)	៨.០៥៣.៦៣៨	៣២.៨៩៩.១១១	៨.០២៦.២១៤	៣៣.០៤៣.៩២៣	៨.០៥៣.៦៣៨	៣២.៨៩៩.១១១	៨.០២៦.២១៤	៣៣.០៤៣.៩២៣
	៤៩.៦៤១.៧៨២	២០២.៧៨៦.៦៧៩	៥៧.៣៥៨.០៦០	២៣៦.១៤៣.១៣៣	៤៩.៦៤១.៧៨២	២០២.៧៨៦.៦៧៩	៥៧.៣៥៨.០៦០	២៣៦.១៤៣.១៣៣

(i) ទុនបម្រុងកាតព្វកិច្ច

ទុនបម្រុងកាតព្វកិច្ចគឺជាទុនបម្រុងអប្បបរមា ដែលត្រូវបានគណនាតាមអត្រា ៧% (២០២២៖ ៧%) នៃប្រាក់បញ្ញើរបស់អតិថិជនជាប្រាក់រៀល និង ប្រាក់កម្ចីជាប្រាក់ប័ណ្ណផ្សេងៗ។ ទុនបម្រុងកាតព្វកិច្ចលើប្រាក់បញ្ញើរបស់អតិថិជន និងប្រាក់កម្ចីមិនមានការប្រាក់ទេ។

(ii) ប្រាក់តម្កល់ធានាលើដើមទុន

យោងតាមប្រកាសលេខ ធ៧-០១-១៦៣ប្រ.ក. ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១ ចេញដោយធនាគារកណ្តាល ស្តីពី ប្រាក់តម្កល់ធានាលើដើមទុនរបស់ធនាគារ តម្រូវឱ្យធនាគារតម្កល់ប្រាក់ចំនួន ១០% នៃដើមទុនបន្ថែម ជាប្រាក់តម្កល់ធានាលើដើមទុននៅធនាគារកណ្តាល។ ប្រាក់តម្កល់នេះមិនសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារទេ ហើយនឹងត្រូវបង្វិលឱ្យ សម្ព័ន្ធធនាគារ និងធនាគារវិញ នៅពេលដែលធនាគារស្ម័គ្រចិត្តបញ្ចប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។

អត្រាការប្រាក់ប្រចាំឆ្នាំនៃប្រាក់តម្កល់តាមច្បាប់នៅធនាគារកណ្តាល មានដូចខាងក្រោម៖

	២០២៣	២០២២
ទុនបម្រុងកាតព្វកិច្ច	គ្មាន	គ្មាន
ប្រាក់តម្កល់ធានាលើដើមទុន	០,៦៧%	០,០៨% - ១,១៩%

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៨. ឥណទានអតិថិជន

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២៣		២០២២		២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>វាស់វែងតាមថ្លៃដើមដករំលស់</i>								
<i>ឥណទានពាណិជ្ជកម្ម</i>								
ឥណទានមានកាលកំណត់	៩៣.១៥៦.៥០៩	៣៨០.៥៤៤.៣៣៩	៩៧.០៦៨.២៣៧	៣៩៩.៦២៩.៩៣២	៩៣.១៥៦.៥០៩	៣៨០.៥៤៤.៣៣៩	៩៧.០៦៨.២៣៧	៣៩៩.៦២៩.៩៣២
ឥណទានវិញ្ញាបន៍	២.៣៨៦.៦០៥	៩.៧៤៩.២៨១	២.៣៦៥.៩៨០	៩.៧៤០.៧៤០	២.៣៨៦.៦០៥	៩.៧៤៩.២៨១	២.៣៦៥.៩៨០	៩.៧៤០.៧៤០
សក្ខីប័ត្រឥណទានជំនឿទុកចិត្ត	១១.៩៤៨.៤៣៩	៤៨.៨០៩.៣៧៣	១៩.៤១៧.៤៧១	៧៩.៩៤១.៧២៨	១១.៩៤៨.៤៣៩	៤៨.៨០៩.៣៧៣	១៩.៤១៧.៤៧១	៧៩.៩៤១.៧២៨
ឥណទានពាណិជ្ជកម្មផ្សេងៗ	១៤.០៣៤.៩៩៩	៥៧.៣៣២.៨០៨	១៩.១០៨.៣២៥	៧៨.៦៦៨.៩៧៤	១៤.០៣៤.៩៩៩	៥៧.៣៣២.៨០៨	១៩.១០៨.៣២៥	៧៨.៦៦៨.៩៧៤
	១២១.៥២៦.៥១២	៤៩៦.៤៣៥.៨០១	១៣៧.៩៦០.០១៣	៥៦៧.៩៨១.៣៧៤	១២១.៥២៦.៥១២	៤៩៦.៤៣៥.៨០១	១៣៧.៩៦០.០១៣	៥៦៧.៩៨១.៣៧៤
<i>ឥណទានអតិថិជន</i>								
ឥណទានមានកាលកំណត់	៣១១.៩០០.០០០	១.២៧៤.១១១.៥០០	៣២៩.៨៣០.៥២៤	១.៣៥៧.៩១២.២៦៧	៣១១.៩០០.០០០	១.២៧៤.១១១.៥០០	៣២៩.៨៣០.៥២៤	១.៣៥៧.៩១២.២៦៧
ឥណទានវិញ្ញាបន៍	៤៣.១០៧.៨៨០	១៧៦.០៩៥.៦៩០	៣៤.៨៥០.៧៧៨	១៤៣.៤៨០.៦៥៣	៤៣.១០៧.៨៨០	១៧៦.០៩៥.៦៩០	៣៤.៨៥០.៧៧៨	១៤៣.៤៨០.៦៥៣
ប័ណ្ណឥណទាន	៧.០២៦.៨៨៥	២៨.៧០៤.៨២៦	៧.១៤២.០០៩	២៩.៤០៣.៦៥១	៧.០២៦.៨៨៥	២៨.៧០៤.៨២៦	៧.១៤២.០០៩	២៩.៤០៣.៦៥១
ឥណទានពាណិជ្ជកម្មផ្សេងៗ	១៦២.៧៨៧.៩៧៩	៦៦៤.៨៨៨.៨៩៤	១៦៩.១០៣.៦១៧	៦៩៦.១៩៩.៥៩១	១៦២.៧៨៧.៩៧៩	៦៦៤.៨៨៨.៨៩៤	១៦៩.១០៣.៦១៧	៦៩៦.១៩៩.៥៩១
	៥២៤.៨២២.៧៤៤	២.១៤៣.៩០០.៩១០	៥៤០.៩២៦.៩២៨	២.២២៦.៩៩៦.១៦២	៥២៤.៨២២.៧៤៤	២.១៤៣.៩០០.៩១០	៥៤០.៩២៦.៩២៨	២.២២៦.៩៩៦.១៦២
ឥណទានដុលសរុប	៦៤៦.៣៤៩.២៥៦	២.៦៤០.៣៣៦.៧១១	៦៧៨.៨៨៦.៩៤១	២.៧៩៤.៩៧៧.៥៣៦	៦៤៦.៣៤៩.២៥៦	២.៦៤០.៣៣៦.៧១១	៦៧៨.៨៨៦.៩៤១	២.៧៩៤.៩៧៧.៥៣៦
ដក៖								
វិធានធនសម្រាប់ការខាតឥណទានរំពឹងទុក								
(កំណត់សម្គាល់ ៣៥.១(២)(i))	(៨.៨១១.៦៧៣)	(៣៥.៩៩៥.៦៨៤)	(៩.០៦៩.៣៧៤)	(៣៧.៣៣៨.៦១៣)	(៨.៨១១.៦៧៣)	(៣៥.៩៩៥.៦៨៤)	(៩.០៦៩.៣៧៤)	(៣៧.៣៣៨.៦១៣)
	៦៣៧.៥៣៧.៥៨៣	២.៦០៤.៣៤១.០២៧	៦៦៩.៨១៧.៥៦៧	២.៧៥៧.៦៣៨.៩២៣	៦៣៧.៥៣៧.៥៨៣	២.៦០៤.៣៤១.០២៧	៦៦៩.៨១៧.៥៦៧	២.៧៥៧.៦៣៨.៩២៣

ធនាគារ សហពាណិជ្ជ ក.អ. និយ័ត្របញ្ជីបុគ្គលសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៨. ឥណទានអតិថិជន (ត)
- (ក) សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុកចំពោះឥណទានអតិថិជន

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២៣		២០២២		២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ECL ១២ខែ (ដំណាក់កាលទី ១)	(៥.៨០៣.៨៩៦)	(២៣.៧០៨.៩១៥)	(៧.៨០៦.៤១៨)	(៣២.១៣៩.០២៣)	(៥.៨០៣.៨៩៦)	(២៣.៧០៨.៩១៥)	(៧.៨០៦.៤១៨)	(៣២.១៣៩.០២៣)
ECL ពេញមួយអាយុកាល –								
មិនមានការថយចុះតម្លៃឥណទាន								
(ដំណាក់កាលទី ២)	(៣៤៤.៤០៨)	(១.៤០៦.៩០៧)	(៤៣៨.៥៣៥)	(១.៨០៥.៤៤៩)	(៣៤៤.៤០៨)	(១.៤០៦.៩០៧)	(៤៣៨.៥៣៥)	(១.៨០៥.៤៤៩)
ECL ពេញមួយអាយុកាល –								
មានការថយចុះតម្លៃឥណទាន								
(ដំណាក់កាលទី ៣)	(២.៦៦៣.៣៦៩)	(១០.៨៧៩.៨៦២)	(៨២៤.៤២១)	(៣.៣៩៤.១៤១)	(២.៦៦៣.៣៦៩)	(១០.៨៧៩.៨៦២)	(៨២៤.៤២១)	(៣.៣៩៤.១៤១)
	<u>(៨.៨១១.៦៧៣)</u>	<u>(៣៥.៩៩៥.៦៨៤)</u>	<u>(៩.០៦៩.៣៧៤)</u>	<u>(៣៧.៣៣៨.៦១៣)</u>	<u>(៨.៨១១.៦៧៣)</u>	<u>(៣៥.៩៩៥.៦៨៤)</u>	<u>(៩.០៦៩.៣៧៤)</u>	<u>(៣៧.៣៣៨.៦១៣)</u>

ធនាគារ សហករណ៍ភ្នំ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៨. ឥណទានអតិថិជន (ត)

(ខ) វិភាគតាមប្រភេទអតិថិជន

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២៣		២០២២		២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គ្រឹះស្ថានហិរញ្ញវត្ថុ	២៧.៥០៣.៦៩០	១១២.៣៥២.៥៧៤	៤១.៦២៣.១៨៨	១៧១.៣៦២.៦៦៥	២៧.៥០៣.៦៩០	១១២.៣៥២.៥៧៤	៤១.៦២៣.១៨៨	១៧១.៣៦២.៦៦៥
សំណង់	៦០.០៥១.៤២៥	២៤៥.៣១០.០៧១	៨.៧២៤.២២៦	៣៥.៩១៧.៦៣៨	៦០.០៥១.៤២៥	២៤៥.៣១០.០៧១	៨.៧២៤.២២៦	៣៥.៩១៧.៦៣៨
កសិកម្ម	៨.១៦៥.៩៤០	៣៣.៣៥៧.៨៦៥	១២.៣៥១.០២២	៥០.៨៤៩.១៥៨	៨.១៦៥.៩៤០	៣៣.៣៥៧.៨៦៥	១២.៣៥១.០២២	៥០.៨៤៩.១៥៨
គ្រួសារ	១៧.២៣៨.០៤៣	៧០.៤១៧.៤០៦	៣២៧.៥៩១.៧០៧	១.៣៤៨.៦៩៥.០៥៨	១៧.២៣៨.០៤៣	៧០.៤១៧.៤០៦	៣២៧.៥៩១.៧០៧	១.៣៤៨.៦៩៥.០៥៨
ផលិតកម្ម	២០.៨១២.០៨៣	៨៥.០១៧.៣៥៩	១០.១០៦.០៥១	៤១.៦០៦.៦១២	២០.៨១២.០៨៣	៨៥.០១៧.៣៥៩	១០.១០៦.០៥១	៤១.៦០៦.៦១២
អចលនទ្រព្យ	៣៦៨.២៤៦.៥៥៨	១.៥០៤.២៨៧.១៨៩	១៤១.៥៧២.៥១៦	៥៨២.៨៥៤.០៤៨	៣៦៨.២៤៦.៥៥៨	១.៥០៤.២៨៧.១៨៩	១៤១.៥៧២.៥១៦	៥៨២.៨៥៤.០៤៨
លក់រាយ	២៤.៣៧៦.៣១៩	៩៩.៥៧៧.២៦៣	២២.១៦២.៩៥០	៩១.២៤៤.៨៦៥	២៤.៣៧៦.៣១៩	៩៩.៥៧៧.២៦៣	២២.១៦២.៩៥០	៩១.២៤៤.៨៦៥
ជំនួញលក់បោះដុំ	៧៦.៥២៥.៨៣៨	៣១២.៦០៨.០៤៨	៧.៧២៥.៥៨០	៣១.៨០៦.២១៣	៧៦.៥២៥.៨៣៨	៣១២.៦០៨.០៤៨	៧.៧២៥.៥៨០	៣១.៨០៦.២១៣
ផ្សេងៗ	៤៣.៤២៩.៣៦០	១៧៧.៤០៨.៩៣៦	១០៧.០២៩.៧០១	៤៤០.៦៤១.២៧៩	៤៣.៤២៩.៣៦០	១៧៧.៤០៨.៩៣៦	១០៧.០២៩.៧០១	៤៤០.៦៤១.២៧៩
	៦៤៦.៣៤៩.២៥៦	២.៦៤០.៣៣៦.៧១១	៦៧៨.៨៨៦.៩៤១	២.៧៩៤.៩៧៧.៥៣៦	៦៤៦.៣៤៩.២៥៦	២.៦៤០.៣៣៦.៧១១	៦៧៨.៨៨៦.៩៤១	២.៧៩៤.៩៧៧.៥៣៦

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៨. ឥណទានអតិថិជន (ត)

(គ) វិភាគតាមចំណាត់ថ្នាក់ឥណទាន

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២៣		២០២២		២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>ឥណទានដំណើរការ</i>								
ចំនួនទឹកប្រាក់ដុល	៦៣១.០៥៦.៩៩៨	២.៥៧៧.៨៦៧.៨៣៧	៦៦៩.១៦៥.២៦០	២.៧៥៤.៩៥៣.៣៧៥	៦៣១.០៥៦.៩៩៨	២.៥៧៧.៨៦៧.៨៣៧	៦៦៩.១៦៥.២៦០	២.៧៥៤.៩៥៣.៣៧៥
ហានិភ័យនៃការមិនសងប្រាក់	៦៣១.០៥៦.៩៩៨	២.៥៧៧.៨៦៧.៨៣៧	៦៦៩.១៦៥.២៦០	២.៧៥៤.៩៥៣.៣៧៥	៦៣១.០៥៦.៩៩៨	២.៥៧៧.៨៦៧.៨៣៧	៦៦៩.១៦៥.២៦០	២.៧៥៤.៩៥៣.៣៧៥
សំវិធានធនការខាតឥណទានរំពឹងទុក	(៥.៨០៣.៨៩៦)	(២៣.៧០៨.៩១៥)	(៧.៨០៦.៤១៨)	(៣២.១៣៩.០២៣)	(៥.៨០៣.៨៩៦)	(២៣.៧០៨.៩១៥)	(៧.៨០៦.៤១៨)	(៣២.១៣៩.០២៣)
<i>ឥណទានក្រោមដំណើរការ</i>								
ចំនួនទឹកប្រាក់ដុល	៤.២៣៤.៥២៦	១៧.២៩៨.០៣៩	៦.១១១.៩៣៣	២៥.១៦២.៨២៨	៤.២៣៤.៥២៦	១៧.២៩៨.០៣៩	៦.១១១.៩៣៣	២៥.១៦២.៨២៨
ហានិភ័យនៃការមិនសងប្រាក់	៤.២៣៤.៥២៦	១៧.២៩៨.០៣៩	៦.១១១.៩៣៣	២៥.១៦២.៨២៨	៤.២៣៤.៥២៦	១៧.២៩៨.០៣៩	៦.១១១.៩៣៣	២៥.១៦២.៨២៨
សំវិធានធនការខាតឥណទានរំពឹងទុក	(៣៤៤.៤០៨)	(១.៤០៦.៩០៧)	(៤៣៨.៥៣៥)	(១.៨០៥.៤៤៩)	(៣៤៤.៤០៨)	(១.៤០៦.៩០៧)	(៤៣៨.៥៣៥)	(១.៨០៥.៤៤៩)
<i>ឥណទានមិនដំណើរការ</i>								
ចំនួនទឹកប្រាក់ដុល	១១.០៥៧.៧៣២	៤៥.១៧០.៨៣៥	៣.៦០៩.៧៤៨	១៤.៨៦១.៣៣៣	១១.០៥៧.៧៣២	៤៥.១៧០.៨៣៥	៣.៦០៩.៧៤៨	១៤.៨៦១.៣៣៣
ហានិភ័យនៃការមិនសងប្រាក់	១១.០៥៧.៧៣២	៤៥.១៧០.៨៣៥	៣.៦០៩.៧៤៨	១៤.៨៦១.៣៣៣	១១.០៥៧.៧៣២	៤៥.១៧០.៨៣៥	៣.៦០៩.៧៤៨	១៤.៨៦១.៣៣៣
សំវិធានធនការខាតឥណទានរំពឹងទុក	(២.៦៦៣.៣៦៩)	(១០.៨៧៩.៨៦២)	(៨២៤.៤២១)	(៣.៣៩៤.១៤១)	(២.៦៦៣.៣៦៩)	(១០.៨៧៩.៨៦២)	(៨២៤.៤២១)	(៣.៣៩៤.១៤១)
<i>សរុប</i>								
ចំនួនទឹកប្រាក់ដុល	៦៤៦.៣៤៩.២៥៦	២.៦៤០.៣៣៦.៧១១	៦៧៨.៨៨៦.៩៤១	២.៧៩៤.៩៧៧.៥៣៦	៦៤៦.៣៤៩.២៥៦	២.៦៤០.៣៣៦.៧១១	៦៧៨.៨៨៦.៩៤១	២.៧៩៤.៩៧៧.៥៣៦
ហានិភ័យនៃការមិនសងប្រាក់	៦៤៦.៣៤៩.២៥៦	២.៦៤០.៣៣៦.៧១១	៦៧៨.៨៨៦.៩៤១	២.៧៩៤.៩៧៧.៥៣៦	៦៤៦.៣៤៩.២៥៦	២.៦៤០.៣៣៦.៧១១	៦៧៨.៨៨៦.៩៤១	២.៧៩៤.៩៧៧.៥៣៦
សំវិធានធនការខាតឥណទានរំពឹងទុក	(៨.៨១១.៦៧៣)	(៣៥.៩៩៥.៦៨៤)	(៩.០៦៩.៣៧៤)	(៣៧.៣៣៨.៦១៣)	(៨.៨១១.៦៧៣)	(៣៥.៩៩៥.៦៨៤)	(៩.០៦៩.៣៧៤)	(៣៧.៣៣៨.៦១៣)

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៨. ឥណទានអតិថិជន (ត)
(ឃ) វិភាគតាមកាលកំណត់

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២៣		២០២២		២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
មិនលើស១ឆ្នាំ	១២៨.១៣៩.៥៦៥	៥២៣.៤៥០.១២៣	១១៩.៤៧១.៤០៧	៤៩១.៨៦៣.៧៨៣	១២៨.១៣៩.៥៦៥	៥២៣.៤៥០.១២៣	១១៩.៤៧១.៤០៧	៤៩១.៨៦៣.៧៨៣
លើស១ឆ្នាំ និងមិនលើស៣ឆ្នាំ	៦៦.៤៩២.៤៨៦	២៧១.៦២១.៨០៥	៦៩.០២៦.២៤៨	២៨៤.១៨១.០៦៣	៦៦.៤៩២.៤៨៦	២៧១.៦២១.៨០៥	៦៩.០២៦.២៤៨	២៨៤.១៨១.០៦៣
លើស៣ឆ្នាំ និងមិនលើស៥ឆ្នាំ	១២៣.២២១.០៣២	៥០៣.៣៥៧.៩១៦	១៣៨.៣០៦.០០២	៥៦៩.៤០៥.៨១០	១២៣.២២១.០៣២	៥០៣.៣៥៧.៩១៦	១៣៨.៣០៦.០០២	៥៦៩.៤០៥.៨១០
មិនលើស៥ឆ្នាំ	៣២៨.៤៩៦.១៧៣	១.៣៤១.៩០៦.៨៦៧	៣៥២.០៨៣.២៨៤	១.៤៤៩.៥២៦.៨៨០	៣២៨.៤៩៦.១៧៣	១.៣៤១.៩០៦.៨៦៧	៣៥២.០៨៣.២៨៤	១.៤៤៩.៥២៦.៨៨០
ឥណទានដុលសរុប	៦៤៦.៣៤៩.២៥៦	២.៦៤០.៣៣៦.៧១១	៦៧៨.៨៧៦.៩៤១	២.៧៩៤.៩៧៧.៥៣៦	៦៤៦.៣៤៩.២៥៦	២.៦៤០.៣៣៦.៧១១	៦៧៨.៨៧៦.៩៤១	២.៧៩៤.៩៧៧.៥៣៦

(ង) វិភាគតាមហានិភ័យ

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២៣		២០២២		២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ហានិភ័យធំ	៨៣.៨១៤.៨៧៩	៣៤២.៣៨៣.៧៨១	៩១.៦០៤.៨០០	៣៧៧.១៣៦.៩៦២	៨៣.៨១៤.៨៧៩	៣៤២.៣៨៣.៧៨១	៩១.៦០៤.៨០០	៣៧៧.១៣៦.៩៦២
ហានិភ័យធម្មតា	៥៦២.៥៣៤.៣៧៧	២.២៩៧.៩៥២.៩៣០	៥៨៧.២៨២.១៤១	២.៤១៧.៨៤០.៥៧៤	៥៦២.៥៣៤.៣៧៧	២.២៩៧.៩៥២.៩៣០	៥៨៧.២៨២.១៤១	២.៤១៧.៨៤០.៥៧៤
ឥណទានដុលសរុប	៦៤៦.៣៤៩.២៥៦	២.៦៤០.៣៣៦.៧១១	៦៧៨.៨៨៦.៩៤១	២.៧៩៤.៩៧៧.៥៣៦	៦៤៦.៣៤៩.២៥៦	២.៦៤០.៣៣៦.៧១១	៦៧៨.៨៨៦.៩៤១	២.៧៩៤.៩៧៧.៥៣៦

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៨. **ឥណទានអតិថិជន (ត)**

(ប) **វិភាគតាមទំនាក់ទំនង**

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២៣		២០២២		២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ភាគីពាក់ព័ន្ធ (កំណត់សម្គាល់ ៣៣(ខ))	១២១.៧៨៤	៤៩៧.៤៨៨	១២៤.៣៤០	៥១១.៩០៨	១២១.៧៨៤	៤៩៧.៤៨៨	១២៤.៣៤០	៥១១.៩០៨
ភាគីមិនពាក់ព័ន្ធ	៦៤៦.២២៧.៤៧២	២.៦៣៩.៨៣៩.២២៣	៦៧៨.៧៦២.៦០១	២.៧៩៤.៤៦៥.៦២៨	៦៤៦.២២៧.៤៧២	២.៦៣៩.៨៣៩.២២៣	៦៧៨.៧៦២.៦០១	២.៧៩៤.៤៦៥.៦២៨
ឥណទានដុលសរុប	៦៤៦.៣៤៩.២៥៦	២.៦៤០.៣៣៦.៧១១	៦៧៨.៨៨៦.៩៤១	២.៧៩៤.៩៧៧.៥៣៦	៦៤៦.៣៤៩.២៥៦	២.៦៤០.៣៣៦.៧១១	៦៧៨.៨៨៦.៩៤១	២.៧៩៤.៩៧៧.៥៣៦

(ឆ) **វិភាគតាមនិវាសនដ្ឋាន**

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២៣		២០២២		២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
និវាសនដ្ឋាន	៦៤៥.១៦១.៣៧០	២.៦៣៥.៤៨៤.១៩៧	៦៧៦.០៧៩.៥៥១	២.៧៨៣.៤១៩.៥១១	៦៤៥.១៦១.៣៧០	២.៦៣៥.៤៨៤.១៩៧	៦៧៦.០៧៩.៥៥១	២.៧៨៣.៤១៩.៥១១
អនិវាសនដ្ឋាន	១.១៨៧.៨៨៦	៤.៨៥២.៥១៤	២.៨០៧.៣៩០	១១.៥៥៨.០២៥	១.១៨៧.៨៨៦	៤.៨៥២.៥១៤	២.៨០៧.៣៩០	១១.៥៥៨.០២៥
ឥណទានដុលសរុប	៦៤៦.៣៤៩.២៥៦	២.៦៤០.៣៣៦.៧១១	៦៧៨.៨៨៦.៩៤១	២.៧៩៤.៩៧៧.៥៣៦	៦៤៦.៣៤៩.២៥៦	២.៦៤០.៣៣៦.៧១១	៦៧៨.៨៨៦.៩៤១	២.៧៩៤.៩៧៧.៥៣៦

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៨. ឥណទានអតិថិជន (ត)
(២) អត្រាការប្រាក់

ឥណទានអតិថិជនមានអត្រាការប្រាក់ប្រចាំឆ្នាំ មានដូចខាងក្រោម៖

	២០២៣	២០២២
ឥណទានមានកាលកំណត់	៣%- ១៤,៤%	៣%- ១៥%
ឥណទានវិបារូបន៍	៥%- ១០%	៥%- ៩,៥%
សក្ខីប័ត្រឥណទានជំនឿទុកចិត្ត	៦,២៥%- ៨,៧៥%	៦,១%- ៨,៩២%
ឥណទានពាណិជ្ជកម្មផ្សេងៗ	៣%- ២៤%	៣%- ២៤%

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៩. មូលបត្រវិនិយោគ

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២៣		២០២២		២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី								
<i>វិនិយោគបំណុលវាស់វែងតាមថ្លៃដើមដករំលស់៖</i>								
<i>សញ្ញាប័ណ្ណរដ្ឋបានចុះបញ្ជី</i>								
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	-	-	៩៩៨.៦៩២	៤.១១១.៦១៥	-	-	៩៩៨.៦៩២	៤.១១១.៦១៥
រយៈពេលវែង								
<i>សញ្ញាប័ណ្ណសាជីវកម្មមិនទាន់ចុះបញ្ជី</i>								
ក្រុមហ៊ុន ខេមបូឌា អ៊ិនធឺណិត អ៊ិនវេសមិន ឯ.ក	៣.០០៤.៣៥៦	១២.២៧២.៧៩៤	៣.០០៤.៣៥៦	១២.៣៦៨.៩៣៤	៣.០០៤.៣៥៦	១២.២៧២.៧៩៤	៣.០០៤.៣៥៦	១២.៣៦៨.៩៣៤
បំណុលវិនិយោគវាស់វែងតាមថ្លៃដើមដករំលស់សរុប	៣.០០៤.៣៥៦	១២.២៧២.៧៩៤	៤.០០៣.០៤៨	១៦.៤៨០.៥៤៩	៣.០០៤.៣៥៦	១២.២៧២.៧៩៤	៤.០០៣.០៤៨	១៦.៤៨០.៥៤៩
រយៈពេលវែង								
<i>វិនិយោគមូលធនវាស់វែងតាម FVOCI៖</i>								
<i>មូលបត្របានចុះបញ្ជី</i>								
ក្រុមហ៊ុន Visa Inc. (*)	៦៧៨.០៨២	២.៧៦៩.៩៦៥	៥៤១.៧៨៨	២.២៣០.៥៤១	៦៧៨.០៨២	២.៧៦៩.៩៦៥	៥៤១.៧៨៨	២.២៣០.៥៤១
<i>មូលបត្រមិនទាន់ចុះបញ្ជី</i>								
ក្រុមហ៊ុន ក្រេឌីត ប្លូរ៉ូ (ខេមបូឌា) ខូ អិលធីឌី	១៥០.០០០	៦១២.៧៥០	១៥០.០០០	៦១៧.៥៥០	១៥០.០០០	៦១២.៧៥០	១៥០.០០០	៦១៧.៥៥០
វិនិយោគមូលធនវាស់វែងតាម FVOCI សរុប	៨២៨.០៨២	៣.៣៨២.៧១៥	៦៩១.៧៨៨	២.៨៤៨.០៩១	៨២៨.០៨២	៣.៣៨២.៧១៥	៦៩១.៧៨៨	២.៨៤៨.០៩១
	៣.៨៣២.៤៣៨	១៥.៦៥៥.៥០៩	៤.៦៩៤.៨៣៦	១៩.៣២៦.៦៤០	៣.៨៣២.៤៣៨	១៥.៦៥៥.៥០៩	៤.៦៩៤.៨៣៦	១៩.៣២៦.៦៤០

(*) ក្នុងអំឡុងឆ្នាំ ចំណេញពីការវាយតម្លៃឡើងវិញនៃការវិនិយោគមូលធន មានចំនួន ១០៩.០៣៥ ដុល្លារអាមេរិក (២០២២ ៖ ខាតពីការវាយតម្លៃឡើងវិញ មានចំនួន ៧.២៧៣ ដុល្លារអាមេរិក) ត្រូវបានទទួលស្គាល់នៅក្នុងចំណូលមិនផ្សេងៗ។ ភាគលាភដែលបានទទួលពីការវិនិយោគមូលធនវាស់វែងតាមតម្លៃសមស្របក្នុងចំណូលមិនផ្សេងៗ (FVOCI) ចំនួន ៤០៩.៧៦៨ដុល្លារអាមេរិក (២០២២ ៖ ១១៩.៧១១ ដុល្លារអាមេរិក) ត្រូវបានទទួលស្គាល់ជាចំណូលប្រតិបត្តិការ នៅក្នុងចំណេញ-ខាត។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១០. ទ្រព្យសកម្មអរូបី

	របាយការណ៍ហិរញ្ញវត្ថុរួម			របាយការណ៍ហិរញ្ញវត្ថុដោយឡែក		
	ការងារកំពុង			ការងារកំពុង		
	កម្មវិធីកុំព្យូទ័រ ដុល្លារអាមេរិក	ដំណើរការ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	កម្មវិធីកុំព្យូទ័រ ដុល្លារអាមេរិក	ដំណើរការ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២២						
ថ្លៃដើម	៣.៥៧៥.៧៣៣	-	៣.៥៧៥.៧៣៣	៣.៥៧៤.៨៧៥	-	៣.៥៧៤.៨៧៥
រំលស់បង្គរ	(៣.១២៧.៦៥៤)	-	(៣.១២៧.៦៥៤)	(៣.១២៦.៧៩៦)	-	(៣.១២៦.៧៩៦)
តម្លៃចុះបញ្ជីសុទ្ធ	៤៤៨.០៧៩	-	៤៤៨.០៧៩	៤៤៨.០៧៩	-	៤៤៨.០៧៩
គិតជាពាន់រៀល	១.៨៤៤.៧៤១	-	១.៨៤៤.៧៤១	១.៨៤៤.៧៤១	-	១.៨៤៤.៧៤១
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២						
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	៤៤៨.០៧៩	-	៤៤៨.០៧៩	៤៤៨.០៧៩	-	៤៤៨.០៧៩
រំលស់	(១៩៩.៦៧៤)	-	(១៩៩.៦៧៤)	(១៩៩.៦៧៤)	-	(១៩៩.៦៧៤)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	២៤៨.៤០៥	-	២៤៨.៤០៥	២៤៨.៤០៥	-	២៤៨.៤០៥
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២						
ថ្លៃដើម	៣.៥៧៥.៧៣៣	-	៣.៥៧៥.៧៣៣	៣.៥៧៤.៨៧៥	-	៣.៥៧៤.៨៧៥
រំលស់បង្គរ	(៣.៣២៧.៣២៥)	-	(៣.៣២៧.៣២៥)	(៣.៣២៦.៤៧០)	-	(៣.៣២៦.៤៧០)
តម្លៃចុះបញ្ជីសុទ្ធ	២៤៨.៤០៥	-	២៤៨.៤០៥	២៤៨.៤០៥	-	២៤៨.៤០៥
គិតជាពាន់រៀល	១.០២២.៦៨៣	-	១.០២២.៦៨៣	១.០២២.៦៨៣	-	១.០២២.៦៨៣

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១០. ទ្រព្យសកម្មអរូបី (ត)

	របាយការណ៍ហិរញ្ញវត្ថុរួម			របាយការណ៍ហិរញ្ញវត្ថុដោយឡែក		
	ការងារកំពុង			ការងារកំពុង		
	កម្មវិធីអភិវឌ្ឍន៍ ដុល្លារអាមេរិក	ដំណើរការ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	កម្មវិធីអភិវឌ្ឍន៍ ដុល្លារអាមេរិក	ដំណើរការ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣						
ថ្លៃដើម	៣.៥៧៥.៧៣៣	-	៣.៥៧៥.៧៣៣	៣.៥៧៤.៨៧៥	-	៣.៥៧៤.៨៧៥
រំលស់បង្គរ	(៣.៣២៧.៣២៨)	-	(៣.៣២៧.៣២៨)	(៣.៣២៦.៤៧០)	-	(៣.៣២៦.៤៧០)
តម្លៃចុះបញ្ជីសុទ្ធ	២៤៨.៤០៥	-	២៤៨.៤០៥	២៤៨.៤០៥	-	២៤៨.៤០៥
គិតជាពាន់រៀល	១.០២២.៦៨៣	-	១.០២២.៦៨៣	១.០២២.៦៨៣	-	១.០២២.៦៨៣
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣						
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	២៤៨.៤០៥	-	២៤៨.៤០៥	២៤៨.៤០៥	-	២៤៨.៤០៥
បន្ថែម	១៨៩.៥៤៤	៥៩៩.៨២៦	៧៨៩.៣៧០	១៨៩.៥៤៤	៥៩៩.៨២៦	៧៨៩.៣៧០
រំលស់	(១៩៦.៦១៩)	-	(១៩៦.៦១៩)	(១៩៦.៦១៩)	-	(១៩៦.៦១៩)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	២៤១.៣៣០	៥៩៩.៨២៦	៨៤១.១៥៦	២៤១.៣៣០	៥៩៩.៨២៦	៨៤១.១៥៦
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣						
ថ្លៃដើម	៣.៧៥៧.០២៧	៥៩៩.៨២៦	៤.៣៥៦.៨៥៣	៣.៧៥៧.០២៧	៥៩៩.៨២៦	៤.៣៥៦.៨៥៣
រំលស់បង្គរ	(៣.៥១៥.៦៩៧)	-	(៣.៥១៥.៦៩៧)	(៣.៥១៥.៦៩៧)	-	(៣.៥១៥.៦៩៧)
តម្លៃចុះបញ្ជីសុទ្ធ	២៤១.៣៣០	៥៩៩.៨២៦	៨៤១.១៥៦	២៤១.៣៣០	៥៩៩.៨២៦	៨៤១.១៥៦
គិតជាពាន់រៀល	៩៨៥.៨៣៣	២.៤៥០.២៨៩	៣.៤៣៦.១២២	៩៨៥.៨៣៣	២.៤៥០.២៨៩	៣.៤៣៦.១២២

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១១. ទ្រព្យសម្បត្តិ និងបរិក្ខារ

	របាយការណ៍ហិរញ្ញវត្ថុ						
	ដី ដុល្លារអាមេរិក	អគារ ដុល្លារអាមេរិក	កេរលម្អទ្រព្យជួល ដុល្លារអាមេរិក	សន្តិវិម និងបរិក្ខារបំពាក់ ដុល្លារអាមេរិក	បរិក្ខារព័ត៌មានវិទ្យា និងកុំព្យូទ័រ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២២							
ថ្លៃដើម	៨.៥៧៩.១៧០	២៦.៨១៦.៥៣៥	១១.២៣៧.៤៧០	២.៣៣៦.០៥៩	៣.៥៩០.៤៥៤	៨៥១.០៩១	៥៣.៤១០.៧៧៩
រំលស់បង្គរ	-	(៤.៩៧១.៣៤៨)	(៤.៦៩៧.៩៧០)	(១.៧៦៤.៨៧២)	(២.៧១០.៨៧៤)	(៧២២.១៣៩)	(១៤.៨៦៧.២០៣)
តម្លៃចុះបញ្ជីសុទ្ធ	៨.៥៧៩.១៧០	២១.៨៤៥.១៨៧	៦.៥៣៩.៥០០	៥៧១.១៨៧	៨៧៩.៥៨០	១២៨.៩៥២	៣៨.៥៤៣.៥៧៦
គិតជាពាន់រៀល	៣៤.៩៥១.៥៣៩	៨៨.៩៩៧.២៩២	២៦.៦៤១.៩២៣	២.៣២៧.០១៦	៣.៥៨៣.៤០៩	៥២៥.៣៥០	១៥៧.០២៦.៥២៩
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២							
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	៨.៥៧៩.១៧០	២១.៨៤៥.១៨៧	៦.៥៣៩.៥០០	៥៧១.១៨៧	៨៧៩.៥៨០	១២៨.៩៥២	៣៨.៥៤៣.៥៧៦
បន្ថែម	-	-	២៣០.៣១០	៣១.៦៩៩	៥៩.២៨៥	៦.០៥០	៣២៧.៣៤៤
លក់ចេញ	-	-	(១៣៧.៣២១)	(១.៦៧៥)	(៣.៦៣២)	-	(១៤២.៦២៨)
ចាត់ថ្នាក់ឡើងវិញ	៩១៣.៧៤៥	(៩១៣.៧៤៥)	-	-	-	-	-
រំលស់	-	(១.២៦០.៤៣៨)	(១.០៦០.៣៧៧)	(២២៧.០៣៣)	(៣៥៣.៥៧៥)	(៦១.៤៩៧)	(២.៩៦២.៩២០)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	៩.៤៩២.៩១៥	១៩.៦៧១.០០៤	៥.៥៧២.១២២	៣៧៤.១៧៨	៥៨១.៦៥៨	៧៣.៥០៥	៣៥.៧៦៥.៣៧២
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២							
ថ្លៃដើម	៩.៤៩២.៩១៥	២៥.៩០២.៧៩០	១១.១១៦.៣៧១	២.២៧០.៤៦៦	៣.៦២១.១៣១	៦៧៣.០៤៦	៥៣.០៧៦.៧១៩
រំលស់បង្គរ	-	(៦.២៣១.៧៨៦)	(៥.៥៤៤.២៤៩)	(១.៨៩៦.២៨៨)	(៣.០៣៩.៤៧៣)	(៥៩៩.៥៤១)	(១៧.៣១១.៣៤៧)
តម្លៃចុះបញ្ជីសុទ្ធ	៩.៤៩២.៩១៥	១៩.៦៧១.០០៤	៥.៥៧២.១២២	៣៧៤.១៧៨	៥៨១.៦៥៨	៧៣.៥០៥	៣៥.៧៦៥.៣៧២
គិតជាពាន់រៀល	៣៩.០៨២.៣៣១	៨០.៩៨៥.៥២៣	២២.៩៤០.៣៨៥	១.៥៤០.៤៩១	២.៣៩៤.៦៨៧	៣០២.៦២០	១៤៧.២៤៦.០៧៧

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១១. ទ្រព្យសម្បត្តិ និងបរិក្ខារ (ត)

	របាយការណ៍ហិរញ្ញវត្ថុ						
	ដី ដុល្លារអាមេរិក	អគារ ដុល្លារអាមេរិក	កេរដ្ឋប្បទេស ដុល្លារអាមេរិក	សន្តិសុខ និងបរិក្ខារបំពាក់ ដុល្លារអាមេរិក	បរិក្ខារព័ត៌មានវិទ្យា និងកុំព្យូទ័រ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣							
ថ្លៃដើម	៩.៤៩២.៩១៥	២៥.៩០២.៧៩០	១១.១១៦.៣៧១	២.២៧០.៤៦៦	៣.៦២១.១៣១	៦៧៣.០៤៦	៥៣.០៧៦.៧១៩
រំលស់បង្គរ	-	(៦.២៣១.៧៨៦)	(៥.៥៤៤.២៥៩)	(១.៨៩៦.២៨៨)	(៣.០៣៩.៤៧៣)	(៥៩៩.៥៤១)	(១៧.៣១១.៣៤៧)
តម្លៃចុះបញ្ជីសុទ្ធ	៩.៤៩២.៩១៥	១៩.៦៧១.០០៤	៥.៥៧២.១១២	៣៧៤.១៧៨	៥៨១.៦៥៨	៧៣.៥០៥	៣៥.៧៦៥.៣៧២
គិតជាពាន់រៀល	៣៩.០៨២.៣៣១	៨០.៩៨៥.៥២៣	២២.៩៤០.៣៨៥	១.៥៤០.៤៩១	២.៣៩៤.៦៨៦	៣០២.៦២០	១៤៧.២៤៦.០៣៦
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣							
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	៩.៤៩២.៩១៥	១៩.៦៧១.០០៤	៥.៥៧២.១១២	៣៧៤.១៧៨	៥៨១.៦៥៨	៧៣.៥០៥	៣៥.៧៦៥.៣៧២
បន្ថែម	-	-	៨៣.០០៩	២.៩៩១	១៦៩.៧៥៨	៣១.៥០០	២៨៧.២៥៨
លក់ចេញ	-	-	-	(១.៣៤១)	-	-	(១.៣៤១)
រំលស់	-	(១.២៦០.៤៣៩)	(១.០៦៣.៦៣០)	(២១២.១២២)	(៣៦៥.៦៦២)	(៥៣.៥២៨)	(២.៩៥៥.៣៨១)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	៩.៤៩២.៩១៥	១៨.៤១០.៥៦៥	៤.៥០៨.៤៨២	១៦៣.៧០៦	៣៨៥.៧៥៤	៤១.៩៧៧	៣៣.០៩៥.៩០៨
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣							
ថ្លៃដើម	៩.៤៩២.៩១៥	២៥.៩០២.៧៩០	១១.១៩៩.៣៨០	២.២៥៦.៥៧៦	៣.៧៣២.១៧២	៧០៤.៥៤៦	៥៣.២៨៨.៣៧៩
រំលស់បង្គរ	-	(៧.៤៩២.២២៥)	(៦.៦០៧.៨៨៩)	(២.០៩២.៨៧០)	(៣.៣៤៦.៤១៨)	(៦៥៣.០៦៩)	(២០.១៩២.៤៧១)
តម្លៃចុះបញ្ជីសុទ្ធ	៩.៤៩២.៩១៥	១៨.៤១០.៥៦៥	៤.៥៩១.៤៩១	១៦៣.៧០៦	៣៨៥.៧៥៤	៤១.៤៧៧	៣៣.០៩៥.៩០៨
គិតជាពាន់រៀល	៣៨.៧៧៨.៥៥៨	៧៥.២០៧.១៥៧	១៨.៧៥៦.២៤១	៦៦៨.៧៣៩	១.៥៧៥.៨០៥	២១០.២៨៤	១៣៥.១៩៦.៧៨៤

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១១. ទ្រព្យសម្បត្តិ និងបរិក្ខារ (ត)

អគារ	របាយការណ៍ហិរញ្ញវត្ថុដោយឡែក				
	កេរលម្អទ្រព្យជួល	សន្ធាវិម	បរិក្ខាររ៉ែកំរោង	យានយន្ត	សរុប
ដុល្លារអាមេរិក	ដុល្លារអាមេរិក	និងបរិក្ខារបំពាក់ ដុល្លារអាមេរិក	ឡា និងកុំព្យូទ័រ ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២២					
ថ្លៃដើម	២៤.៩៤២.២៥៥	១១.២៣៧.៤៧០	២.៣៣៦.០៥៩	៣.៥៩០.៤៥៤	៤២.៩៥៧.៣២៩
រំលស់បង្គរ	(៤.៦៨៦.៥០៧)	(៤.៦៩៧.៩៧០)	(១.៧៦៤.៨៧២)	(២.៧១០.៨៧៤)	(១៤.៩៥៦.៣២៤)
តម្លៃចុះបញ្ជីសុទ្ធ	២០.២៥៥.៧៤៨	៦.៥៣៩.៥០០	៥៧១.១៨៧	៨៧៩.៥៨០	២៤.៣៧៤.៩៦៩
គិតជាពាន់រៀល	៨១.៩៣៤.៥០១	២៦.៤៥២.២៧៨	២.៣១០.៤៥១	៣.៥៥៧.៩០១	១១៤.៧៧៦.៧៣៤
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២					
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	២០.២៥៥.៧៤៨	៦.៥៣៩.៥០០	៥៧១.១៨៧	៨៧៩.៥៨០	២៤.៣៧៤.៩៦៥
បន្ថែម	-	២៣០.៣១០	៣១.៦៩៩	៥៩.២៨៥	៣២៧.៣០៤
លក់ចេញ	-	(១៣៧.៣២១)	(១.៦៧៥)	(៣.៦៣២)	(១៤២.៦២៨)
រំលស់	(១.២១២.៤១០)	(១.០៦០.៣៧៨)	(២២៧.០៣៣)	(៣៥៣.៥៧៥)	(២.៩១៤.៤៩៦)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	១៩.០៤៣.៣៣៨	៥.៥៧២.១១១	៣៧៤.១៨៨	៨៨៥.២៨៨	២៤.៨៧៤.៧២៥
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២					
ថ្លៃដើម	២៤.៩៤២.២៥៥	១១.១១៦.៣៧១	២.២៧០.៤៦៦	៣.៦២១.១៣១	៤២.៩៤០.០២៣
រំលស់បង្គរ	(៥.៨៩៨.៩១៧)	(៥.៥៤៤.២៦០)	(១.៨៩៦.២៨៨)	(៣.០៣៩.៤៧៣)	(១៦.៣៧៨.៩៣៨)
តម្លៃចុះបញ្ជីសុទ្ធ	១៩.០៤៣.៣៣៨	៥.៥៧២.១១១	៣៧៤.១៧៨	៥៨១.៦៥៨	២៤.៥៧១.២៨៥
គិតជាពាន់រៀល	៧៨.៤០១.៤២៣	២២.៩៤០.៣៨១	១.៥៤០.៤៩១	២.៣៩៤.៦៨៥	១០៥.២៧៦.២៨០

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១១. ទ្រព្យសម្បត្តិ និងបរិក្ខារ (ត)

អគារ	របាយការណ៍ហិរញ្ញវត្ថុដោយឡែក				
	កេរលម្អទ្រព្យជួល	សន្លឹកប័ណ្ណ	បរិក្ខាររឹងមាំ	យានយន្ត	សរុប
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣					
ថ្លៃដើម	២៤.៩៤២.២៥៥	១១.១១៦.៣៧១	២.២៧០.៤៦៦	៣.៦២១.១៣១	៤២.៦២៣.២៦៩
រំលស់បង្គរ	(៥.៨៩៨.៩១៧)	(៥.៥៤៤.២៦០)	(១.៨៩៦.២៨៨)	(៣.០៣៩.៤៧៣)	(១៦.៣៧៨.៩៣៨)
តម្លៃចុះបញ្ជីសុទ្ធ	១៩.០៤៣.៣៣៨	៥.៥៧២.១១១	៣៧៤.១៧៨	៥៨១.៦៥៨	២៦.៦៧១.២៦៥
គិតជាពាន់រៀល	៧៨.៤០១.៤២៣	២២.៩៤០.៣៨១	១.៥៤០.៤៩១	២.៣៩៤.៦៨៥	១០៥.២៧៦.៩៨០
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣					
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	១៩.០៤៣.៣៣៨	៥.៥៧២.១១១	៣៧៤.១៧៨	៥៨១.៦៥៨	២៦.៦៧១.២៦៥
បន្ថែម	-	៨៣.០០៩	២.៩៩១	១៦៩.៧៥៨	២៨៧.៧៦៨
លក់ចេញ	-	-	(១.៣៤១)	-	(១.៣៤១)
រំលស់	(១.២១២.៤១០)	(១.០៦៣.៦៣១)	(២១២.១២២)	(៣៦៥.៦៦២)	(២.៨៥៣.៨២៥)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	១៧.៨៣០.៩២៨	៤.៥៩១.៤៨៩	១៦០.៧៣៦	២៨៥.៧៥៤	២២.៨៥៨.៦០៦
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣					
ថ្លៃដើម	២៤.៩៤២.២៥៥	១១.១៩៩.៣៨០	២.២៧៣.៤៩៧	៣.៧៣២.១៧២	៤២.៨៤៧.៣០៤
រំលស់បង្គរ	(៧.១១១.៣២៧)	(៦.៦០៧.៨៩១)	(២.១០៩.៧៥១)	(៣.៣៤៦.៤១៨)	(១៩.០៣៥.៤៨៧)
តម្លៃចុះបញ្ជីសុទ្ធ	១៧.៨៣០.៩២៨	៤.៥៩១.៤៨៩	១៦០.៧៣៦	៣៨៥.៧៥៤	២២.៨៥៨.៦០៦
គិតជាពាន់រៀល	៧២.៨៣៩.៣៤១	១៨.៧៥៦.២៣៣	៦៦៨.៧៣៩	១.៥៧៤.៨០៥	៨៤.៨៣៩.១២៨

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១២. ភតិសន្យា

កំណត់សម្គាល់នេះផ្តល់នូវព័ត៌មានអំពីភតិសន្យា ដែលសម្ព័ន្ធធនាគារ និងធនាគារជាភាគីអ្នកជួល។

សម្ព័ន្ធធនាគារ និងធនាគារជួលអគារមួយចំនួនសម្រាប់ធ្វើប្រតិបត្តិការជាការិយាល័យកណ្តាល និងការិយាល័យសាខា។ ជាទូទៅ កិច្ចសន្យាជួលត្រូវបានធ្វើឡើងសម្រាប់រយៈពេលកំណត់ចាប់ពី២ឆ្នាំ រហូតដល់២០ឆ្នាំ។

(i) ទឹកប្រាក់ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួម និងដោយឡែក

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២៣		២០២២		២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ (រយៈពេលវែង)</i>								
អគារ	៨៩៦.៧០៦	៣.៦៦៣.០៤៤	១.២៧៥.០៩០	៥.២៤៩.៥៤៦	៥.៩២៩.១៤៣	២៤.២២០.៥៤៩	៦.៩៨៣.៨៥២	២៨.៧៥២.៥១៩
	៨៩៦.៧០៦	៣.៦៦៣.០៤៤	១.២៧៥.០៩០	៥.២៤៩.៥៤៦	៥.៩២៩.១៤៣	២៤.២២០.៥៤៩	៦.៩៨៣.៨៥២	២៨.៧៥២.៥១៩
<i>បំណុលភតិសន្យា</i>								
រយៈពេលខ្លី	៥៥៦.៧២៩	២.២៧៤.២៣៨	៥៥៦.៧២៩	២.២៩២.០៥៣	៥៩៥.៣២០	២.៤៣១.៨៨២	៥៩៥.៣២០	២.៤៥០.៩៣២
រយៈពេលវែង	៦២៨.៥៩០	២.៥៦៧.៧៩០	១.០៦០.៤៨០	៤.៣៦៥.៩៩៦	៧.៤០៤.០៩៣	៣០.២៤៥.៧២០	៨.៤៤០.៣៧៥	៣៤.៧៤៩.០២៤
	១.១៨៥.៣១៩	៤.៨៤២.០២៨	១.៦១៧.២០៩	៦.៦៥៨.០៤៩	៧.៩៩៩.៤១៣	៣២.៦៧៧.៦០២	៩.០៣៥.៦៩៥	៣៧.១៩៩.៩៥៦

ក្នុងអំឡុងឆ្នាំ សម្ព័ន្ធធនាគារ និងធនាគារមិនមានទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់បន្ថែមទេ (២០២២ ៖ ១៩៨.៨៩០ ដុល្លារអាមេរិក)។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១២. ភតិសន្យា (ត)

(ii) ទឹកប្រាក់ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗរួម និងដោយឡែក

របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗរួម និងដោយឡែក បង្ហាញពីចំនួនទឹកប្រាក់ដូចខាងក្រោមដែលទាក់ទងនឹងភតិសន្យា៖

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២៣		២០២២		២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រំលស់ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់								
អគារ	៤៤៧.២៩៥	១.៨២៧.២០១	៤២៣.៥១២	១.៧៤៣.៥៩៩	៦០៥.៥៥៦	២.៤៧៣.៦៩៦	៦០១.៧៤០	២.៤៧៧.៣៦៤
	៤៤៧.២៩៥	១.៨២៧.២០១	៤២៣.៥១២	១.៧៤៣.៥៩៩	៦០៥.៥៥៦	២.៤៧៣.៦៩៦	៦០១.៧៤០	២.៤៧៧.៣៦៤
ចំណាយការប្រាក់	១០៩.៩១៨	៤៤៩.០១៥	២២២.០៨៧	៩១៤.៣៣២	៦៨៩.១៦៥	២.៨១៥.២៣៩	៧៨៣.៦៦៧	៣.២២៦.៣៥៧
ចំណាយទាក់ទងនឹងភតិសន្យានៃទ្រព្យសកម្មដែលមានតម្លៃទាប								
(រួមបញ្ចូលក្នុងចំណាយប្រតិបត្តិការ)	១៧១.១៤៤	៦៩៩.១២៣	១៧៦.០៨៩	៧២៤.៩៥៨	១៧១.១៤៤	៧០៣.៤០២	១៧៦.០៨៩	៧១៩.៦៧៦
	២៨១.០៦២	១.១៤៨.១៣៨	៣៩៨.១៧៦	១.៦៣៩.២៩០	៨៦០.៣០៩	៣.៥១៨.៦៤១	៩៥៩.៧៥៦	៣.៩៤៦.០៣៣

លំហូរចេញសាច់ប្រាក់សរុបនៃភតិសន្យាសម្រាប់របាយការណ៍ហិរញ្ញវត្ថុរួម សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មានចំនួន ៤៨០.៨៣៤ ដុល្លារអាមេរិក សម្រាប់ចំណែកប្រាក់ដើម (២០២២ ៖ ៦០១.៧១៨ ដុល្លារអាមេរិក) និងចំនួន ១០៩.៩១៨ ដុល្លារអាមេរិក សម្រាប់ចំណែកការប្រាក់ (២០២២ ៖ ២២២.០៨៧ ដុល្លារអាមេរិក) និងរបាយការណ៍ហិរញ្ញវត្ថុដោយឡែក សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មានចំនួន ៥៨៧.១២៨ ដុល្លារអាមេរិក សម្រាប់ចំណែកប្រាក់ដើម (២០២២ ៖ ១.១៣៩.៨៧៨ ដុល្លារអាមេរិក) និងចំនួន ៦៨៩.១៦៥ ដុល្លារអាមេរិក សម្រាប់ចំណែកការប្រាក់ (២០២២ ៖ ៧៨៣.៦៦៧ ដុល្លារអាមេរិក)។

ធនាគារ សហករណ៍ជ្វ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៣. ពន្ធពន្យារជាទ្រព្យសកម្ម/បំណុល

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២៣		២០២២		២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលវែង								
ពន្ធពន្យារជាទ្រព្យសកម្ម	២.៩៦៩.៦៣៩	១២.១៣០.៩៧៥	៤.៣៧៣.៧១៦	១៨.០០៦.៥៨៩	៣.២២២.៣៦៥	១៣.១៦៣.៣៦១	៤.៦៩៥.៥៦៦	១៩.៣៣១.៦៤៥
ពន្ធពន្យារជាបំណុល	(១.៣២១.៤៤៥)	(៥.៣៩៨.១០៣)	(១.៦៦០.៣១៨)	(៦.៨៣៥.៥២៩)	(១.៣២១.៤៤៥)	(៥.៣៩៨.១០៣)	(១.៦៦០.៣១៨)	(៦.៨៣៥.៥២៩)
ពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធ	១.៦៤៨.១៩៤	៦.៧៣២.៨៧២	២.៧១៣.៣៩៨	១១.១៧១.០៦០	១.៩០០.៩២០	៧.៧៦៥.២៥៨	៣.០៣៥.២៤៨	១២.៤៩៦.១១៦

បម្រែបម្រួលពន្ធពន្យារជាទ្រព្យសកម្មសុទ្ធក្នុងអំឡុងឆ្នាំ មានដូចខាងក្រោម៖

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២៣		២០២២		២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នៅថ្ងៃទី០១ ខែមករា	២.៧១៣.៣៩៨	១១.១៧១.០៦០	២.៩៤០.៤៦៨	១១.៩៧៩.៤៦៧	៣.០៣៥.២៤៨	១២.៤៩៦.១១៦	៣.១៩៣.៦៤១	១៣.០១០.៨៩៣
កត់ត្រាជាបន្តកក្កើនចំណេញ-ខាត	(១.០៦៥.២០៤)	(៤.៣៧៧.៩៨៨)	(២២៧.០៧០)	(៩២៨.០៣៥)	(១.១៣៤.៣២៨)	(៤.៦៦២.០៨៨)	(១៥៨.៣៩៣)	(៦៤៧.៣៥២)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៦០.២០០)	-	១១៩.៦២៨	-	(៦៨.៧៧០)	-	១៣២.៥៧៥
នៅថ្ងៃទី៣១ ខែធ្នូ	១.៦៤៨.១៩៤	៦.៧៣២.៨៧២	២.៧១៣.៣៩៨	១១.១៧១.០៦០	១.៩០០.៩២០	៧.៧៦៥.២៥៨	៣.០៣៥.២៤៨	១២.៤៩៦.១១៦

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៣. ពន្ធពន្យារជាទ្រព្យសកម្ម/បំណុល (ត)

ពន្ធពន្យារជាទ្រព្យសកម្ម៖

	របាយការណ៍ហិរញ្ញវត្ថុរួម						
	ខាតពីការថយចុះ តម្លៃនៃទ្រព្យសកម្ម	កម្រៃជំណើរការ		ការត្រួតពិនិត្យ		ខាតពីការប្តូររូបិយប័ណ្ណមិនទាន់	សរុប
	ប្តូរហិរញ្ញវត្ថុ ដុល្លារអាមេរិក	បំណុលតតិសន្យា ដុល្លារអាមេរិក	មិនទាន់រំលស់ ដុល្លារអាមេរិក	រំលស់ពន្លឺន ដុល្លារអាមេរិក	អត្រប្រយោជន៍បុគ្គលិក ដុល្លារអាមេរិក	ទទួលស្គាល់ ដុល្លារអាមេរិក	
នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២	១.៨៣៤.៧៤៨	១.៦៩០.៩៤០	៨៦២.២៣១	១៨៧.៨៧៥	៧០.៦៥៤	-	៤.៦៤៦.៤៤៨
កត់ត្រាជា(បន្ទុក)/ឥណទានក្នុងចំណេញ-ខាត	១៦.១១៥	(២៤១.១៧៤)	(១៣៥.៩៨៩)	៩៣.៣៤៤	(៥.០២៨)	-	(២៧២.៧៣២)
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	១.៨៥០.៨៦៣	១.៤៤៩.៧៦៦	៧២៦.២៤២	២៨១.២១៩	៦៥.៦២៦	-	៤.៣៧៣.៧១៦
គិតជាពាន់រៀល	៧.៦២០.០០៣	៥.៩៦៨.៦៨៧	២.៩៨៩.៩៣៨	១.១៥៧.៧៧៩	២៧០.១៨២	-	១៨.០០៦.៥៨៩
នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣	១.៨៥០.៨៦៣	១.៤៤៩.៧៦៦	៧២៦.២៤២	២៨១.២១៩	៦៥.៦២៦	-	៤.៣៧៣.៧១៦
កត់ត្រាជា(បន្ទុក)/ឥណទានក្នុងចំណេញ-ខាត	(១.៣០៧.៨៦៨)	(១៣៧.២៦២)	(១៤៧.៨៩១)	១៦៧.៥២៩	(១៩.១៩៤)	៤០.៦០៩	(១.៤០៤.០៧៧)
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៥៤២.៩៩៥	១.៣១២.៥០៤	៥៧៨.៣៥១	៤៤៨.៧៤៨	៤៦.៤៣២	៤០.៦០៩	២.៩៦៩.៦៣៩
គិតជាពាន់រៀល	២.២១៨.១៣៤	៥.៣៦១.៥៧៩	២.៣៦២.៥៦៤	១.៨៣៣.១៣៦	១៨៩.៦៧៥	១៦៥.៨៨៧	១២.១៣០.៩៧៥

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៣. ពន្ធពន្យារជាទ្រព្យសកម្ម/បំណុល (ត)

ពន្ធពន្យារជាទ្រព្យសកម្ម(ត) ៖

	របាយការណ៍ហិរញ្ញវត្ថុដោយឡែក						
	ខាតពីការថយចុះ តម្លៃនៃទ្រព្យសកម្ម		កម្រៃដំណើរការ ឥណទាន		ការព្យាបាល អត្ថប្រយោជន៍បុគ្គលិក		ខាតពីការប្តូររូបិយប័ណ្ណមិនទាន់ទទួលស្គាល់
	បំណុលតតិសន្យា		មិនទាន់រំលស់		រំលស់ពន្លឺ		ទទួលស្គាល់
	បុណ្យរំលស់	បុណ្យរំលស់	បុណ្យរំលស់	បុណ្យរំលស់	បុណ្យរំលស់	បុណ្យរំលស់	បុណ្យរំលស់
នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២	១.៨៣៤.៧៤៨	១.៩៤៤.១១៣	៨៦២.២៣១	១៨៧.៨៧៥	៧០.៦៥៤	-	៤.៨៩៩.៦២១
កត់ត្រាជា(បន្ទុក)/ឥណទានក្នុងចំណេញ-ខាត	១៦.១១៥	(១៧២.៤៩៧)	(១៣៥.៩៨៩)	៩៣.៣៤៤	(៥.០២៨)	-	(២០៤.០៥៥)
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	១.៨៥០.៨៦៣	១.៧៧១.៦១៦	៧២៦.២៤២	២៨១.២១៩	៦៥.៦២៦	-	៤.៦៩៥.៥៦៦
គិតជាពាន់រៀល	៧.៦២០.០០៣	៧.២៩៣.៧៤៣	២.៩៨៩.៩៣៨	១.១៥៧.៧៧៩	២៧០.១៨២	-	១៩.៣៣១.៦៤៥
នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣	១.៨៥០.៨៦៣	១.៧៧១.៦១៦	៧២៦.២៤២	២៨១.២១៩	៦៥.៦២៦	-	៤.៦៩៥.៥៦៦
កត់ត្រាជា(បន្ទុក)/ឥណទានក្នុងចំណេញ-ខាត	(១.៣០៧.៨៦៨)	(២០៦.៣៨៦)	(១៤៧.៨៩១)	១៦៧.៥២៩	(១៩.១៩៤)	៤០.៦០៩	(១.៤៧៣.២០១)
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៥៤២.៩៩៥	១.៥៦៥.២៣០	៥៧៨.៣៥១	៤៤៨.៧៤៨	៤៦.៤៣២	៤០.៦០៩	៣.២២២.៣៦៥
គិតជាពាន់រៀល	២.២១៨.១៣៥	៦.៣៩៣.៩៦៣	២.៣៦២.៥៦៤	១.៨៣៣.១៣៦	១៨៩.៦៧៥	១៦៥.៨៨៨	១៣.១៦៣.៣៦១

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៣. ពន្ធពន្យារជាទ្រព្យសកម្ម/បំណុល (ត)

ពន្ធពន្យារជាបំណុល៖

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	វិនិយោគ	ទ្រព្យសកម្មដែល	បំណេញពីការប្តូរ	សរុប	វិនិយោគ	ទ្រព្យសកម្មដែល	បំណេញពីការប្តូរ	សរុប
	មូលធនចាស់តែងតាម FVOCI	មានសិទ្ធិប្រើប្រាស់	មិនបញ្ចូលមិនទាន់ទទួលស្គាល់		មូលធនចាស់តែងតាម FVOCI	មានសិទ្ធិប្រើប្រាស់	មិនបញ្ចូលមិនទាន់ទទួលស្គាល់	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	
នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២	១០៣.៣១៣	១.៥៨០.២២០	២២.៤៤៧	១.៧០៥.៩៨០	១០៣.៣១៣	១.៥៨០.២២០	២២.៤៤៧	១.៧០៥.៩៨០
កត់ត្រាជាបន្ទុកក្នុងចំណេញ-ខាត	៥.០៤៥	(១៨៣.៤៥០)	១៣២.៧៤៣	(៤៥.៦៦២)	៥.០៤៥	(១៨៣.៤៥១)	១៣២.៧៤៤	(៤៥.៦៦២)
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	១០៨.៣៥៨	១.៣៩៦.៧៧០	១៥៥.១៩០	១.៦៦០.៣១៨	១០៨.៣៥៨	១.៣៩៦.៧៦៩	១៥៥.១៩១	១.៦៦០.៣១៨
គិតជាពាន់រៀល	៤៤៦.១១០	៥.៧៥០.៥០២	៦៣៨.៩១៧	៦.៨៣៥.៥២៩	៤៤៦.១១០	៥.៧៥០.៥០២	៦៣៨.៩១៧	៦.៨៣៥.៥២៩
នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣	១០៨.៣៥៨	១.៣៩៦.៧៧០	១៥៥.១៩០	១.៦៦០.៣១៨	១០៨.៣៥៨	១.៣៩៦.៧៦៩	១៥៥.១៩១	១.៦៦០.៣១៨
កត់ត្រាជាបន្ទុកក្នុងចំណេញ-ខាត	២៧.២៥៨	(២១០.៩៤១)	(១៥៥.១៩០)	(៣៣៨.៨៧៣)	២៧.២៥៨	(២១០.៩៤០)	(១៥៥.១៩១)	(៣៣៨.៨៧៣)
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	១៣៥.៦១៦	១.១៨៥.៨២៩	-	១.៣២១.៤៤៥	១៣៥.៦១៦	១.១៨៥.៨២៩	-	១.៣២១.៤៤៥
គិតជាពាន់រៀល	៥៥៣.៩៩២	៤.៨៤៤.១១១	-	៥.៣៩៨.១០៣	៥៥៣.៩៩២	៤.៨៤៤.១១១	-	៥.៣៩៨.១០៣

ធនាគារ សហករណ៍ជូ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៤. ទ្រព្យសកម្មផ្សេងៗ

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២៣		២០២២		២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការទូទាត់មុន និង ប្រាក់កក់ ផ្សេងៗ	៣.០៥០.០០៨	១២.៤៥៩.២៨៣	៣.១៣៣.៩៧៦	១២.៩០២.៥៧៩	៣.០៥០.០០៨	១២.៤៥៩.២៨៣	៣.១៣៣.២១១	១២.៨៩៩.៤៣០
	៥៤៦.៤៩២	២.២៣២.៤២០	១៩៣.៣៣៦	៧៩៥.៩៦៥	៤៩៦.៦៨៦	២.០២៨.៩៦២	១៤០.៥០៧	៥៧៨.៤៦៧
	៣.៥៩៦.៥០០	១៤.៦៩១.៧០៣	៣.៣២៧.៣១២	១៣.៧៩៨.៥៤៤	៣.៥៤៦.៦៩៤	១៤.៤៨៨.២៤៥	៣.២៧៣.៧១៨	១៣.៤៧៧.៨៩៧
	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២៣		២០២២		២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី	៣.២៦០.៥០០	១៣.៣១៩.១៤៣	២.៨៧០.១១២	១១.៨១៦.២៥១	៣.២១០.៦៩៤	១៣.១១៥.៦៨៥	២.៨១៦.៥១៨	១១.៥៩៥.៦០៥
រយៈពេលវែង	៣៣៦.០០០	១.៣៧២.៥៦០	៤៥៧.២០០	១.៨៨២.២៩៣	៣៣៦.០០០	១.៣៧២.៥៦០	៤៥៧.២០០	១.៨៨២.២៩៣
	៣.៥៩៦.៥០០	១៤.៦៩១.៧០៣	៣.៣២៧.៣១២	១៣.៧៩៨.៥៤៤	៣.៥៤៦.៦៩៤	១៤.៤៨៨.២៤៥	៣.២៧៣.៧១៨	១៣.៤៧៧.៨៩៧

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៥. ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២៣		២០២២		២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គណនីចរន្ត	១.៩៧៩.០៩៧	៨.០៨៤.៦១១	១.១៧៩.៥៩៥	៤.៨៥៦.៣៩២	១.៩៧៩.០៩៧	៨.០៨៤.៦១១	១.១៧៩.៥៩៥	៤.៨៥៦.៣៩២
គណនីសន្សំ	៩.០៧៩.៣៦៨	៣៧.០៨៩.២១៨	៩.៤៧២.៤០៩	៣៨.៩៩៧.៩០៨	៩.០៧៩.៣៦៨	៣៧.០៨៩.២១៨	៩.៤៧២.៤០៩	៣៨.៩៩៧.៩០៨
ប្រាក់បញ្ញើមានកាលកំណត់	៦៨.៥២៧.២៤៦	២៧៩.៩៣៣.៨០០	៣៤.៤៣៣.៧៩២	១៤១.៧៦៣.៩២២	៦៨.៥២៧.២៤៦	២៧៩.៩៣៣.៨០០	៣៤.៤៣៣.៧៩២	១៤១.៧៦៣.៩២២
	៧៩.៥៨៥.៧១១	៣២៥.១០៧.៦២៩	៤៥.០៨៥.៧៩៦	១៨៥.៦១៨.២២២	៧៩.៥៨៥.៧១១	៣២៥.១០៧.៦២៩	៤៥.០៨៥.៧៩៦	១៨៥.៦១៨.២២២

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២៣		២០២២		២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី	៧៩.៥៨៥.៧១១	៣២៥.១០៧.៦២៩	៤៥.០៨៥.៧៩៦	១៨៥.៦១៨.២២២	៧៩.៥៨៥.៧១១	៣២៥.១០៧.៦២៩	៤៥.០៨៥.៧៩៦	១៨៥.៦១៨.២២២
រយៈពេលវែង	-	-	-	-	-	-	-	-
	៧៩.៥៨៥.៧១១	៣២៥.១០៧.៦២៩	៤៥.០៨៥.៧៩៦	១៨៥.៦១៨.២២២	៧៩.៥៨៥.៧១១	៣២៥.១០៧.៦២៩	៤៥.០៨៥.៧៩៦	១៨៥.៦១៨.២២២

អត្រាការប្រាក់ប្រចាំឆ្នាំនៃប្រាក់បញ្ញើរបស់អតិថិជន មានដូចខាងក្រោម៖

	២០២៣	២០២២
គណនីចរន្ត	គ្មាន	គ្មាន
គណនីសន្សំ	០,២% - ០,៥%	០,២% - ០,៥%
ប្រាក់បញ្ញើមានកាលកំណត់	១,៥% - ៨,២%	១,៥% - ៥,២៥%

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៦. ប្រាក់បញ្ញើរបស់អតិថិជនមិនមែនធនាគារ

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២៣		២០២២		២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បញ្ញើមានកាលកំណត់	៣១២.៦២២.៦២៦	១.២៧៧.០៦៣.៤២៧	២៣៤.៨៩៣.៩០៥	៩៦៧.០៥៨.២០៧	៣១២.៦២២.៦២៦	១.២៧៧.០៦៣.៤២៧	២៣៤.៨៩៣.៩០៥	៩៦៧.០៥៨.២០៧
គណនីសន្សំ	១៣៤.៩៩៦.៦៤៥	៥៥១.៤៦១.២៩៥	១៥៤.១២៨.៣៧១	៦៣៤.៥៤៦.៥០៣	១៣៤.០៣៩.៥២៩	៥៥១.៦៣៦.៤៧៦	១៥៤.៣១៣.២៩២	៦៣៥.៣០៧.៨២៣
គណនីធន	៤០.០៧២.៣១០	១៦៣.៦៩៥.៣៨៦	៤០.៣៩០.៥២០	១៦៦.២៨៧.៧៧១	៤០.០៧២.០០១	១៦៣.៧១០.៤៦៤	៤០.៤០៥.៣៦៣	១៦៦.៣៤៨.៨៨០
ប្រាក់បញ្ញើមានកម្រិត (*)	១៩៤.២៨០	៧៩៣.៦៣៤	-	-	១៩៤.២៨០	៧៩៣.៦៣៤	-	-
	៤៨៧.៨៨៥.៨៦១	១.៩៩៣.០១៣.៧៤២	៤២៩.៤១២.៧៩៦	១.៧៦៧.៨៩២.៤៨១	៤៨៧.៩៣២.៤៣៦	១.៩៩៣.២០៤.០០១	៤២៩.៦១២.៥៦០	១.៧៦៨.៧១៤.៩១០

(*) ប្រាក់បញ្ញើមានកម្រិត ជាសមតុល្យប្រាក់បញ្ញើរបស់អតិថិជនសរុបដែលមិនមានការប្រាក់និងតម្រូវឱ្យដាក់តម្កល់ដើម្បីធានាលិខិតធានានិងលិខិតធានាផ្សេងៗ។

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២៣		២០២២		២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី	៤៧១.៨១៣.៨៩៣	១.៩២៧.៣៥៩.៧៥៣	៤១៥.២៦៦.៥៩៣	១.៧០៩.៦៥២.៥៦៣	៤៧១.៨១៣.៨៩៣	១.៩២៧.៣៥៩.៧៥៣	៤១៥.២៦៦.៥៩៣	១.៧០៩.៦៥២.៥៦៣
រយៈពេលវែង	១៦.០៧១.៩៦៨	៦៥.៦៥៣.៩៨៩	១៤.១៤៦.២០៣	៥៨.២៣៩.៩១៨	១៦.០៧១.៩៦៨	៦៥.៦៥៣.៩៨៩	១៤.១៤៦.២០៣	៥៨.២៣៩.៩១៨
	៤៨៧.៨៨៥.៨៦១	១.៩៩៣.០១៣.៧៤២	៤២៩.៤១២.៧៩៦	១.៧៦៧.៨៩២.៤៨១	៤៨៧.៩៣២.៤៣៦	១.៩៩៣.២០៤.០០១	៤២៩.៦១២.៥៦០	១.៧៦៨.៧១៤.៩១០

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៦. ប្រាក់បញ្ញើរបស់អតិថិជនមិនមែនធនាគារ (ត)

	២០២៣	២០២២
គណនីចរន្ត	គ្មាន	គ្មាន
គណនីសន្សំ	០,២% - ០,៥%	០,២% - ០,៥%
ប្រាក់បញ្ញើមានកាលកំណត់	២% - ៨,៥%	២% - ៧,៥%
ប្រាក់បញ្ញើតាមដំណាក់កាល	០%	០%

១៧. ចំណូលពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុរបស់ឯកជន			
	២០២៣		២០២២		២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នៅថ្ងៃទី០១ ខែមករា	៤.២៧១.៤៣៦	១៧.៥៨៥.៥០២	៣.៤៤៨.១៣១	១៤.១៩៥.៩៥៥	៤.២៣៤.៨៤៤	១៧.៤៣៤.៨៥៣	៣.៤០៣.៩៥៥	១៤.០១៤.០៨៣
ចំណាយពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ (កំណត់សម្គាល់ ២៩)	១៩៣.៨០៥	៧៩៦.៥៣៩	៥.២៧៦.១១០	២១.៥៦៣.៤៦១	១២៩.១០៤	៥៣០.៦១៨	៥.២២៨.៥៨៧	២១.៣៦៩.២៣៥
ពន្ធលើប្រាក់ចំណូលបានបង់	(៤.៨២២.៣៤៤)	(១៨.១៧៥.៨៣៤)	(៤.៤៥២.៨០៥)	(១៨.១៩៨.៦១៤)	(៤.៣៦៣.៩៤៨)	(១៧.៩៣៥.៨២៦)	(៤.៣៩៧.៦៩៨)	(១៧.៩៧៣.៣៩២)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៣០.៩៧៣)	-	២៤.៧០០	-	(២៩.៦៤៥)	-	២៤.៩២៧
នៅថ្ងៃទី៣១ ខែធ្នូ	៤២.៨៩៧	១៧៥.២៣៤	៤.២៧១.៤៣៦	១៧.៥៨៥.៥០២	-	-	៤.២៣៤.៨៤៤	១៧.៤៣៤.៨៥៣

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. ប្រាក់កម្ចី

	របាយការណ៍ហិរញ្ញវត្ថុក្រុម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២៣		២០២២		២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>ប្រាក់កម្ចីវាស់វែងតាមថ្លៃដើមដករំលស់</i>								
E.Sun Commercial Bank Ltd. (i)	៦២.០៦៧.៣៤០	២៥៣.៥៤៥.០៨៤	១១៧.១០០.០៤៣	៤៨២.១០០.៨៧៧	៦២.០៦៧.៣៤០	២៥៣.៥៤៥.០៨៤	១១៧.១០០.០៤៣	៤៨២.១០០.៨៧៧
Hua Nan Commercial Bank, Ltd., Yuan Shan Branch (ii)	១.០០៣.១៩៤	៤.០៩៨.០៤៧	៣០.០០៤.៧៤០	១២៣.៥២៩.៥១៥	១.០០៣.១៩៤	៤.០៩៨.០៤៧	៣០.០០៤.៧៤០	១២៣.៥២៩.៥១៥
Taiwan Cooperative Bank, Ltd., Nanjing Donglu Branch (iii)	១.៤៣៣.៩៣៩	៥.៨៥៧.៦៤១	១.៧១៩.៩៥៧	៧.០៨១.០៦៣	-	-	-	-
Union Bank of Taiwan, Jenai Branch(iv)	១០.០០៤.០៦៦	៤០.៨៦៦.៦១០	១០.០០១.៣៧៥	៤១.១៧៥.៦៦១	-	-	-	-
Taishin International Bank Co., Ltd. (v)	-	-	៣៥.៤១៦.៥៧៥	១៤៥.៨១០.០៣៩	-	-	៣៥.៤១៦.៥៧៥	១៤៥.៨១០.០៣៩
Chang Hwa Commercial Bank, Ltd. (vi)	-	-	៣៥.២៧៤.៤៩៦	១៤៥.២២៥.១០០	-	-	៣៥.២៧៤.៤៩៦	១៤៥.២២៥.១០០
	៧៤.៥០៨.៥៣៩	៣០៤.៣៦៧.៣៨២	២២៩.៥១៧.១៨៦	៩៤៤.៩២២.២៥៥	៦៣.០៧០.៥៣៤	២៥៧.៦៤៣.១៣១	២១៧.៧៩៥.៨៥៤	៨៩៦.៦៦៥.៥៣១

- (i) ប្រាក់កម្ចីពី E.Sun Commercial Bank, Ltd., ដែលជាធនាគារមេផ្ទាល់ មិនមានការធានាទេ និងមានអត្រាការប្រាក់ក្នុងចន្លោះពី ៦,៤២% ទៅ ៦,៩០% ក្នុងមួយឆ្នាំ ឬ តាមអត្រា TAIFX3 មួយខែ ឬក៏នឹង ០,៦៥% ដោយយកតាមអត្រាមួយណាដែលខ្ពស់ជាង (២០២២ ៖ ៤,៨៩២% ទៅ ៥,៣៨៣% ក្នុងមួយឆ្នាំ ឬ តាមអត្រា LIBOR មួយខែ ឬក៏នឹង ១% ដោយយកតាមអត្រាមួយណាដែលខ្ពស់ជាង)។ ប្រាក់កម្ចីនេះមានរយៈពេលពី១ខែ ទៅ ៣៦ខែ។
- (ii) ប្រាក់កម្ចីពី Hua Nan Commercial Bank, Ltd., Yuan Shan Branch មិនមានការធានាទេ និងមានអត្រាការប្រាក់ TAIFX3 បីខែ ឬក៏នឹង ១% (២០២២៖ LIBOR មួយខែឬក៏នឹង ១%) និងផុតកំណត់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. ប្រាក់កម្ចី (ត)

- (iii) ប្រាក់កម្ចីពី Taiwan Cooperative Bank, Nanjing Donglu Branch មិនមានការធានាទេ និងមានអត្រាការប្រាក់អប្បបរមា ៣,២៥% ក្នុងមួយឆ្នាំ ឬ TAIFX3 ៦ខែ បូកនឹង ១,៤% (២០២២ ៖ អត្រាការប្រាក់អប្បបរមា ៣,២៥% ក្នុងមួយឆ្នាំ ឬ អត្រាមួយណាដែលខ្ពស់ជាងរវាង TAIFX3 ៦ខែ បូកនឹង ១,៤% ជាមួយនឹង LIBOR ៦ខែ បូកនឹង ២,១%) និងផុតកំណត់នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤។
- (iv) ប្រាក់កម្ចីពី Union Bank of Taiwan, Jenai Branch មិនមានការធានាទេ និងមានអត្រាការប្រាក់តាមអត្រា TAIFX3 ៦ខែ បូកនឹង ១,៦% (២០២២ ៖ LIBOR ៦ខែ បូកនឹង ២%)។ ប្រាក់កម្ចីនេះផុតកំណត់នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥។
- (v) ប្រាក់កម្ចីពី Taishin International Bank Co., Ltd. មិនមានការធានាទេ និងមានអត្រាការប្រាក់ក្នុងចន្លោះពី ៥,១៨% ទៅ ៥,២៨% ក្នុងមួយឆ្នាំ។ ប្រាក់កម្ចីនេះត្រូវបានទូទាត់សងរួចក្នុងឆ្នាំ២០២៣។
- (vi) ប្រាក់កម្ចីពី Chang Hwa Commercial Bank, Ltd មិនមានការធានាទេ និងមានអត្រាការប្រាក់តាមអត្រា LIBOR ៣ខែ បូកនឹង ១,២%។ ប្រាក់កម្ចីនេះត្រូវបានទូទាត់សងរួចក្នុងឆ្នាំ២០២៣។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. ប្រាក់កម្ចី (ត)

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២៣		២០២២		២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់កម្ចីវាស់វែងតាមថ្លៃដើមដករំលស់								
រយៈពេលខ្លី								
ធនាគារមេ	៥០.០៥៤.០៦០	២០៤.៤៧០.៨៣៥	១០៥.០៨៩.៦៩២	៤៣២.៦៥៤.២៦២	៥០.០៥៤.០៦០	២០៤.៤៧០.៨៣៥	១០៥.០៨៩.៦៩២	៤៣២.៦៥៤.២៦២
ធនាគារក្រៅប្រទេស	១.០០៣.១៩៤	៤.០៩៨.០៤៧	១០០.៦៩៥.៨១១	៤១៤.៥៦៤.៦៥៤	១.០០៣.១៩៤	៤.០៩៨.០៤៧	១០០.៦៩៥.៨១១	៤១៤.៥៦៤.៦៥៤
	៥១.០៥៧.២៥៤	២០៨.៥៦៨.៨៨២	២០៥.៧៨៥.៥០៣	៨៤៧.២១៨.៩១៦	៥១.០៥៧.២៥៤	២០៨.៥៦៨.៨៨២	២០៥.៧៨៥.៥០៣	៨៤៧.២១៨.៩១៦
រយៈពេលវែង								
ធនាគារមេ	១២.០១៣.២៨០	៤៩.០៧៤.២៤៩	១២.០១០.៣៥១	៤៩.៤៤៦.៦១៥	១២.០១៣.២៨០	៤៩.០៧៤.២៤៩	១២.០១០.៣៥១	៤៩.៤៤៦.៦១៥
ធនាគារក្រៅប្រទេស	១១.៤៣៨.០០៥	៤៦.៧២៤.២៥៤	៩.៧២១.៣៣២	៤០.០២២.៧២៤	-	-	-	-
ធនាគារក្នុងប្រទេស	-	-	២.០០០.០០០	៨.២៣៤.០០០	-	-	-	-
	២៣.៤៥១.២៨៥	៩៥.៧៩៨.៥០៣	២៣.៧៣១.៦៨៣	៩៧.៧០៣.៣៣៩	១២.០១៣.២៨០	៤៩.០៧៤.២៤៩	១២.០១០.៣៥១	៤៩.៤៤៦.៦១៥
	៧៤.៥០៨.៥៣៩	៣០៤.៣៦៧.៣៨៥	២២៩.៥១៧.១៨៦	៩៤៤.៩២២.២៥៥	៦៣.០៧០.៥៣៤	២៥៧.៦៤៣.១៣១	២១៧.៧៩៥.៨៥៤	៨៩៦.៦៦៥.៥៣១
	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២៣		២០២២		២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ដើម	៧៤.៤២៨.៥៧១	៣០៤.០៤០.៧១៣	២២៨.៧១៤.២៨៧	៩៤១.៦១៦.៧២០	៦៣.០០០.០០០	២៥៧.៣៥៥.០០០	២១៧.០០០.០០០	៨៩៣.៣៨៩.០០០
ការប្រាក់ត្រូវបង់	៧៩.៩៦៨	៣២៦.៦៦៩	៨០២.៨៩៩	៣.៣០៥.៥៣៥	៧០.៥៣៤	២៨៨.១៣១	៧៩៥.៨៥៤	៣.២៧៦.៥៣១
	៧៤.៥០៨.៥៣៩	៣០៤.៣៦៧.៣៨២	២២៩.៥១៧.១៨៦	៩៤៤.៩២២.២៥៥	៦៣.០៧០.៥៣៤	២៥៧.៦៤៣.១៣១	២១៧.៧៩៥.៨៥៤	៨៩៦.៦៦៥.៥៣១

ធនាគារ សហករណ៍ជូ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៩. បំណុលផ្សេងៗ

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២៣		២០២២		២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ផ្សេងៗ	១.៧៥៨.១៤១	៧.១៨២.០០៥	៧៣៨.៨១២	៣.០៤១.៦៨៧	១.៨៩៦.១២២	៧.៧៤៥.៦៥៨	៨២០.១៦៨	៣.៣៧៦.៦២៩
គណនីអ្នកផ្គត់ផ្គង់	៨៨៨.៤៨៧	៣.៦២៩.៤៧០	២.១៤៨.៥២៧	៨.៨៤៥.៤៨៦	៨៨៨.៤៨៧	៣.៦២៩.៤៧០	២.១៤៨.៥២៧	៨.៨៤៥.៤៨៦
បង្គរប្រាក់ប្លាស្ទិក	៧២៩.៧៨៨	២.៩៨១.១៨៤	១.២២៦.៨៦៩	៥.០៥១.០២០	៧២៩.៧៨៨	២.៩៨១.១៨៤	១.២២៦.៨៦៩	៥.០៥១.០២០
សំវិធានធនខ្ទង់ក្រៅតារាងតុល្យការ	៦៨៩.៥៧៤	២.៨១៦.៩១០	៥៩២.៧២៨	២.៤៤០.២៦៣	៦៨៩.៥៧៤	២.៨១៦.៩១០	៥៩២.៧២៨	២.៤៤០.២៦៣
ពន្ធត្រូវបង់ផ្សេងៗ	៤៣០.១២៦	១.៧៥៧.០៦៥	៤២៨.២៦៩	១.៧៦៣.១៨៣	៤១៤.៥៩៧	១.៦៩៣.៦២៩	៤១១.៣៦៦	១.៦៩៣.៥៩៤
បង្គរប្រាក់ពន្ធរាយតម្លៃឡើងវិញ	៤០០.០០០	១.៦៣៤.០០០	៣០០.០០០	១.២៣៥.១០០	៤០០.០០០	១.៦៣៤.០០០	៣០០.០០០	១.២៣៥.១០០
	៤.៨៩៦.១១៦	២០.០០០.៦៣៤	៥.៤៣៥.២០៥	២២.៣៧៦.៧៣៩	៥.០១៨.៥៦៨	២០.៥០០.៨៥១	៥.៤៩៩.៦៥៨	២២.៦៤២.០៩២
	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២៣		២០២២		២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី	៤.៨៩៦.១១៦	២០.០០០.៦៣៤	៥.៤៣៥.២០៥	២២.៣៧៦.៧៣៩	៥.០១៨.៥៦៨	២០.៥០០.៨៥១	៥.៤៩៩.៦៥៨	២២.៦៤២.០៩២
រយៈពេលវែង	-	-	-	-	-	-	-	-
	៤.៨៩៦.១១៦	២០.០០០.៦៣៤	៥.៤៣៥.២០៥	២២.៣៧៦.៧៣៩	៥.០១៨.៥៦៨	២០.៥០០.៨៥១	៥.៤៩៩.៦៥៨	២២.៦៤២.០៩២

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

២០. បំណុលបន្ទាប់បន្សំ

បំណុលបន្ទាប់បន្សំ គឺជាប្រាក់កម្ចីទទួលបានពីធនាគារ E.Sun Commercial Bank Ltd. មានចំនួន ៤០.០០០.០០០ ដុល្លារអាមេរិក (២០២២ ៖ ៤០.០០០.០០០ ដុល្លារ (អាមេរិក) ដែលមិនមានការធានា មានរយៈពេល៧ឆ្នាំ។ បំណុលបន្ទាប់បន្សំនេះមានអត្រាការប្រាក់ ៦,៩២% ក្នុងមួយឆ្នាំ ឬ TAIFX3 ៦ខែ បូកនឹង ១% ដោយយកតាមអត្រាណាមួយដែលខ្ពស់ជាង (២០២២ ៖ ៦,២% ក្នុងមួយឆ្នាំ ឬ TAIFX3 ៦ខែ បូកនឹង ១% ដោយយកតាមអត្រាណាមួយដែលខ្ពស់ជាង)។ ប្រាក់កម្ចីត្រូវទាំងនេះមានលក្ខណៈគ្រប់គ្រាន់សម្រាប់បំណុលបន្ទាប់បន្សំចំណាត់ថ្នាក់ទី ២ សម្រាប់ការគណនាមូលនិធិផ្ទាល់សុទ្ធ និងត្រូវបានអនុម័តដោយធនាគារកណ្តាល នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។

២១. ភាគហ៊ុន

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២៣		២០២២		២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នាដើមឆ្នាំ	៨០.០០០.០០០	៣២៩.៣៦០.០០០	៨០.០០០.០០០	៣២៥.៩២០.០០០	៨០.០០០.០០០	៣២៩.៣៦០.០០០	៨០.០០០.០០០	៣២៥.៩២០.០០០
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(២.៥៦០.០០០)	-	៣.៤៤០.០០០	-	(២.៥៦០.០០០)	-	៣.៤៤០.០០០
នាដំណាច់ឆ្នាំ	៨០.០០០.០០០	៣២៦.៨០០.០០០	៨០.០០០.០០០	៣២៩.៣៦០.០០០	៨០.០០០.០០០	៣២៦.៨០០.០០០	៨០.០០០.០០០	៣២៩.៣៦០.០០០

ភាគទុនិកៈ	២០២៣				២០២២			
	ចំនួនភាគហ៊ុន	ភាគរយ	ដុល្លារអាមេរិក	ពាន់រៀល	ចំនួនភាគហ៊ុន	ភាគរយ	ដុល្លារអាមេរិក	ពាន់រៀល
E.Sun Commercial Bank Ltd.	៨០.០០០	១០០	៨០.០០០.០០០	៣២៦.៨០០.០០០	៨០.០០០	១០០	៨០.០០០.០០០	៣២៩.៣៦០.០០០

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

២២. ចំណូលការប្រាក់

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២៣		២០២២		២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុ រវាងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុន								
ឥណទានអតិថិជន	៤៩.៨៥០.៩៦៧	២០៤.៨៨៧.៤៧៤	៤៧.៣៥៣.២៨៣	១៩៣.៥៣២.៨៦៨	៤៩.៨៥០.៩៦៧	២០៤.៨៨៧.៤៧៤	៤៧.៣៥៣.២៨៣	១៩៣.៥៣២.៨៦៨
សមតុល្យនៅធនាគារផ្សេងៗ	១.៤៨៨.១៥៨	៦.១១៦.៣២៩	១.០០៥.៩៣៤	៤.១១១.២៥២	១.៣៦១.៨៦៤	៥.៥៩៧.២៦១	៨៩០.៤៣០	៣.៦៣៩.១៨៧
សមតុល្យនៅធនាគារកណ្តាល	២៣៦.០២៣	៩៧០.០៥៥	៩៧.៨៩៩	៤០០.១១៣	២៣៦.០២៣	៩៧០.០៥៥	៩៧.៨៩៩	៤០០.១១៣
មូលបត្រវិនិយោគ	១៨៤.១១៩	៧៥៦.៧២៩	៣៧.១៧៣	១៥១.៩២៦	១៨៤.១១៩	៧៥៦.៧២៩	៣៧.១៧៣	១៥១.៩២៦
	៥១.៧៥៩.២៦៧	២១២.៧៣០.៥៨៧	៤៨.៤៩៤.២៨៩	១៩៨.១៩៦.១៥៦	៥១.៦៣២.៩៧៣	២១២.២១១.៥១៩	៤៨.៣៧៨.៧៨៥	១៩៧.៧២៤.០៩៤

ធនាគារ សហករណ៍ជូ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

២៣. ចំណាយការប្រាក់

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២៣		២០២២		២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយការប្រាក់លើបំណុលហិរញ្ញវត្ថុរ៉ាប់រងតាមថ្លៃដើមដករំលស់៖								
ប្រាក់បញ្ញើរបស់អតិថិជនមិនមែនធនាគារ	១៥.២៣០.២៦៩	៦២.៥៩៦.៤០៦	៧.៤៤៦.៥៣៨	៣០.៤៣៤.០០០	១៥.២៣០.២៦៩	៦២.៥៩៦.៤០៦	៧.៤៤៦.៥៣៨	៣០.៤៣៤.០០១
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ	៩.៧៣៧.៥២៦	៤០.០២១.២៣២	៥.៤០១.៥១៣	២២.០៧៥.៩៨៤	៨.៩០២.៧៤៤	៣៦.៥៩០.២៧៨	៥.០៣៨.១២៤	២០.៥៩០.៨១៣
ប្រាក់កម្ចី	២.៧៧០.៦១៦	១១.៣៨៧.២៣២	៩៩៤.៩៧៧	៤.០៦៦.៤៧១	២.៧៧០.៦១៦	១១.៣៨៧.២៣២	៩៩៤.៩៧៧	៤.០៦៦.៤៧១
បំណុលបន្ទាប់បន្សំ	២.៦៤០.៧២២	១០.៨៥៣.៣៦៧	៩៨៣.៤៩៦	៤.០១៩.៥៤៨	២.៦៤០.៧២២	១០.៨៥៣.៣៦៧	៩៨៣.៤៩៦	៤.០១៩.៥៤៨
ភតិសន្យា	១០៩.៩១៨	៤៥១.៧៦៣	២២២.០៨៧	៩០៧.៦៧០	៦៨៩.១៦៦	២.៨៣២.៤៧២	៧៨៣.៦៦៧	៣.២០២.៨៤៧
	៣០.៤៨៩.០៥១	១២៥.៣១០.០០០	១៥.០៥៨.៦១១	៦១.៥០៣.៦៧៣	៣០.២៣៣.៥១៧	១២៤.២៩៩.៧៥៥	១៥.២៤៦.៨០២	៦២.៣១៣.៦៨០

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

២៤. កម្រៃ និងចំណូលលើសសុទ្ធ

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២៣		២០២២		២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>កម្រៃ និងចំណូលលើសសុទ្ធ</i>								
កម្រៃសេវាប្រាក់កម្ចីជារួម	១.៨១០.៨៥៩	៧.៤៤២.៦៣០	១.៤៩៩.៦៥៧	៦.១២៩.០៩៨	១.៨១០.៨៥៩	៧.៤៤២.៦៣០	១.៤៩៩.៦៥៧	៦.១២៩.០៩៨
ចំណូលពីសេវាទូទាត់ប្រាក់	១.១០០.៧៣១	៤.៥២៤.០០៤	១.៣៩០.៩៩១	៥.៦៨៤.៩៨០	១.១០០.៧៣១	៤.៥២៤.០០៤	១.៣៩០.៩៩១	៥.៦៨៤.៩៨០
កម្រៃ និងចំណូលលើសសាពីប័ណ្ណឥណទាន	៧១៩.៧៥៨	២.៩៥៨.២០៥	៥៣០.៦២១	២.១៦៨.៦៤៨	៧១៩.៧៥៨	២.៩៥៨.២០៥	៥៣០.៦២១	២.១៦៨.៦៤៨
ចំណូលពី ATM/ប័ណ្ណឥណទាន	៤២២.០៦៤	១.៧៣៤.៦៨៣	២៨៨.២៣០	១.១៧៧.៩៩៦	៤២២.០៦៤	១.៧៣៤.៦៨៣	២៨៨.២៣០	១.១៧៧.៩៩៦
ចំណូលពីទូរគមនាគមន៍	១២៧.៣៩០	៥២៣.៥៧៤	១៧៨.៦២១	៧៣០.០២៤	១២៧.៣៩០	៥២៣.៥៧៤	១៧៨.៦២១	៧៣០.០២៤
ផ្សេងៗ	៥៧១.១៥៧	២.៣១៥.៤៤៥	៤០០.៣៨១	១.៦៣៦.១៩៤	៥៧១.១៥៧	២.៣១៥.៤៤៥	៤០០.៣៨១	១.៦៣៦.១៩៤
កម្រៃ និងចំណូលលើសសរុប	៤.៧២១.៩៩៩	១៩.៩៧០.៥៥១	៤.២៨៨.៤៦១	១៧.៥២៦.៩៤០	៤.៧២១.៩៩៩	១៩.៩៧០.៥៥១	៤.២៨៨.៤៦១	១៧.៥២៦.៩៤០
<i>កម្រៃ និងចំណាយលើសសុទ្ធ</i>								
ចំណាយលើ ATM/ប័ណ្ណឥណទាន	១.១៦០.០១៩	៤.៧៦៧.៦៧៨	៦៧៧.២៧៨	២.៧៦៨.០៣៥	១.១៦០.០១៩	៤.៧៦៧.៦៧៨	៦៧៧.២៧៨	២.៧៦៨.០៣៥
កម្រៃជើងសា	១៥០.០៤១	៦១៦.៦៦៩	៦៧.៦៩៣	២៧៦.៦៦១	១៥០.០៤១	៦១៦.៦៦៩	៦៧.៦៩៣	២៧៦.៦៦១
ចំណាយលើទូរគមនាគមន៍	១១៧.៦៣៨	៤៨៣.៤៩២	៩១.៨៣០	៣៧៥.៣០៩	១១៧.៦៣៨	៤៨៣.៤៩២	៩១.៨៣០	៣៧៥.៣០៩
សេវាទូទាត់ប្រាក់	៣១.៣៧៤	១២៨.៩៤៧	៥០.១៨៨	២០៥.១១៩	៣១.៣៧៤	១២៨.៩៤៧	៥០.១៨៨	២០៥.១១៩
កម្រៃ និងចំណាយលើសសរុប	១.៤៥៩.០៧២	៥.៥៩៦.៧៨៦	៨៨៦.៩៨៩	៣.៦២៥.១២៤	១.៤៥៩.០៧២	៥.៥៩៦.៧៨៦	៨៨៦.៩៨៩	៣.៦២៥.១២៤
កម្រៃ និងចំណូលលើសសុទ្ធ	៣.២៦២.៩២៧	១៤.៣៧៣.៧៦៥	៣.៤០១.៤៧២	១៣.៩០១.៨១៦	៣.២៦២.៩២៧	១៤.៣៧៣.៧៦៥	៣.៤០១.៤៧២	១៣.៩០១.៨១៦

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

២៥. ខាតពីការថយចុះតម្លៃចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២៣		២០២២		២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការខាតពីឥណទានរំពឹងទុក (ECL):								
ឥណទានអតិថិជន	៤.៦៤២.៦៦៩	១៩.០៨១.៣៧០	១.២៦៣.២១០	៥.១៦២.៧៣៩	៤.៦៤២.៦៦៩	១៩.០៨១.៣៧០	១.២៦៣.២១០	៥.១៦២.៧៣៩
កិច្ចសន្យាហិរញ្ញវត្ថុក្រៅតារាងតុល្យការ	១១៤.៦៨១	៤៧១.៣៣៩	៣៨១.៩៦១	១.៥៦១.០៧៥	១១៤.៦៨១	៤៧១.៣៣៩	៣៨១.៩៦១	១.៥៦១.០៧៥
សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ	(២១១.៥២៧)	(៨៦៩.៣៧៦)	២៤៧.៨៧៦	១.០១៣.០៦៩	(២១១.៥២៧)	(៨៦៩.៣៧៦)	២៤៧.៨៧៦	១.០១៣.០៦៩
	៤.៥៤៥.៨២៣	១៨.៦៨៣.៣៣៣	១.៨៩២.០៤៧	៧.៧៣៦.៨៨៣	៤.៥៤៥.៨២៣	១៨.៦៨៣.៣៣៣	១.៨៩២.០៤៧	៧.៧៣៦.៨៨៣

២៦. ចំណូលប្រតិបត្តិការផ្សេងៗ

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២៣		២០២២		២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការប្រមូលបានមកវិញនូវឥណទានដែលជម្រះចេញពីបញ្ជីរួច	៣.៤៩០.៧៣៤	១៤.៣៤៦.៩១៨	៤.០២០.០៧៣	១៦.៤៣០.០៣៩	៣.៤៩០.៧៣៤	១៤.៣៤៦.៩១៧	៤.០២០.០៧៣	១៦.៤៣០.០៣៨
ចំណូលពីការជួល	១៧២.២៩៤	៧០៨.១២៨	៣០៩.០១២	១.២៦២.៩៣២	១៧២.២៩៤	៧០៨.១២៨	៣០៩.០១២	១.២៦២.៩៣២
ចំណូលភាគលាភ	៤០៩.៧៦៨	១.៦៨៤.១៤៦	១១៩.៧១១	៤៨៩.២៥៩	៤០៩.៧៦៨	១.៦៨៤.១៤៦	១១៩.៧១១	៤៨៩.២៥៩
ផ្សេងៗ	២១.០៩០	៨៦.៦៧៩	៦៨.៧៨៩	២៨១.១៤០	២១.០៩០	៨៦.៦៧៩	៦៨.៧៨៩	២៨១.១៤០
	៤.០៩៣.៨៨៦	១៦.៨២៥.៨៧១	៤.៥១៧.៥៨៥	១៨.៤៦៣.៣៧០	៤.០៩៣.៨៨៦	១៦.៨២៥.៨៧១	៤.៥១៧.៥៨៥	១៨.៤៦៣.៣៧០

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

២៧. ចំណាយបុគ្គលិក

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២៣		២០២២		២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បៀវត្សរ៍ និងប្រាក់ឈ្នួល	៥.៥៨៩.៥៣៦	២២.៩៧២.៩៩៣	៥.៦០៦.៩០១	២២.៩១៥.៤០៤	៥.៥៨៩.៤៤៧	២២.៩៧២.៦២៧	៥.៦០៦.៧៨៥	២២.៩១៤.៩៣០
ប្រាក់រង្វាន់ និងការលើកទឹកចិត្ត	១.៧៥២.៤០៨	៧.២០២.៣៩៧	២.០៨៨.០០២	៨.៥៣៣.៦៦៤	១.៧៥២.៤០៨	៧.២០២.៣៩៧	២.០៨៨.០០២	៨.៥៣៣.៦៦៤
អត្ថប្រយោជន៍បុគ្គលិកផ្សេងៗ	២៤៧.៦២២	១.០១៧.៧២៦	២៤៤.០១៤	៩៩៧.២៨៦	២៤៧.៦២២	១.០១៧.៧២៦	២៤៤.០១៤	៩៩៧.២៨៦
	៧.៥៨៩.៥៦៦	៣១.១៩៣.១១៦	៧.៩៣៨.៩១៧	៣២.៤៤៦.៣៥៤	៧.៥៨៩.៤៧៧	៣១.១៩២.៧៥០	៧.៩៣៨.៨០១	៣២.៤៤៥.៨៨០

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

២៨. ចំណាយប្រតិបត្តិការផ្សេងៗ

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២៣		២០២២		២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយពន្ធផ្សេងៗ	២.៥៦១.២២៧	១០.៥៦៦.៦៤៣	១.០៩៦.៦០២	៤.៤៨១.៨១២	២.៣៨៨.៤៣៧	៩.៨១៦.៤៧៦	១.៣៣៨.១៨៨	៥.៤៦៩.១៧៤
ជួសជុល និងថែទាំ	១.១២៤.២១៨	៤.៦២០.៥៣៦	១.២៣៦.៣៨៤	៥.០៥៣.១០១	១.១២៤.២១៨	៤.៦២០.៥៣៦	១.២៣៦.៣៨៤	៥.០៥៣.១០១
ចំណាយពន្ធអប្បបរមា (កំណត់សម្គាល់ ២៩)	៥៩៦.៥១៧	២.៤៥១.៦៨៥	-	-	៥៩៦.៥១៧	២.៤៥១.៦៨៥	-	-
ទឹកភ្លើង	៣៩៨.៦០៥	១.៦៣៨.២៦៧	៤២០.០៣០	១.៧១៦.៦៦៣	៣៩៨.៦០៥	១.៦៣៨.២៦៧	៤២០.០៣០	១.៧១៦.៦៦៣
ចំណាយលើសន្តិសុខធនាគារ	៣៤៨.០៥៨	១.៤៣០.៥១៨	៣៤៦.៤១៣	១.៤១៥.៧៩០	៣៤៨.០៥៨	១.៤៣០.៥១៨	៣៤៦.៤១៣	១.៤១៥.៧៩០
អាជីវកម្ម និងទំនាក់ទំនងសាធារណៈ	៣២៧.៧០០	១.៣៤៦.៨៤៧	២៧៨.៩៦៥	១.១៤០.១៣០	៣២៧.៧០០	១.៣៤៦.៨៤៧	២៧៨.៩៦៥	១.១៤០.១៣០
កម្រៃអាជ្ញាប័ណ្ណ	២៦៤.១៨០	១.០៨៥.៧៨០	២៨៦.៧៨២	១.១៧២.០៧៨	២៦៤.១៨០	១.០៨៥.៧៨០	២៨៦.៧៨២	១.១៧២.០៧៨
សម្ភារការិយាល័យ និងការបោះពុម្ព	២៣១.៨៦៦	៩៥២.៩៦៩	៤១៥.៧៥៣	១.៦៩៩.១៨៣	២៣១.៨៦៦	៩៥២.៩៦៩	៤១៥.៧៥៣	១.៦៩៩.១៨៣
ភតិសន្យារយៈពេលខ្លី	១៧១.១៤៤	៧០៣.៤០២	១៧៦.០៨៩	៧១៩.៦៧៦	១៧១.១៤៤	៧០៣.៤០២	១៧៦.០៨៩	៧១៩.៦៧៦
ចំណាយសេវាវិជ្ជាជីវៈ និងចំណាយពាក់ព័ន្ធផ្សេងៗ	១៥១.៥៧៣	៦២២.៩៦៥	១៤១.៦២០	៥៧៨.៨០១	១៣៦.៧៨៦	៥៦២.១៩០	១៣០.៧៤៨	៥៣៤.៣៦៧
កម្រៃសេវាគុណភាព	១៤៩.៣៩៣	៦១៤.០០៥	៣៤.១៥១	១៣៩.៥៧៥	១៤៩.៣៩៣	៦១៤.០០៥	៣៤.១៥១	១៣៩.៥៧៥
ទូរគមនាគមន៍	១១០.៤៣០	៤៥៣.៨៦៧	១៣២.០៨៣	៥៣៩.៨២៣	១១០.៤៣០	៤៥៣.៨៦៧	១៣២.០៨៣	៥៣៩.៨២៣
ការផ្សព្វផ្សាយពាណិជ្ជកម្ម	៨៨.៦៣៦	៣៦៤.២៩៤	២៨.២៣៦	១១៥.៤០១	៨៨.៦៣៦	៣៦៤.២៩៤	២៨.២៣៦	១១៥.៤០១
យានយន្ត និងចំណាយដំណើរការយានយន្ត	៤៧.៥៨១	១៩៥.៥៥៨	៥៧.៦៩៧	២៣៥.៨០៨	៤៧.៥៨១	១៩៥.៥៥៨	៥៧.៦៩៧	២៣៥.៨០៨
មនុស្សធម៌ និងការបរិច្ចាគ	៣១.៥២៤	១២៩.៥៦៤	២០.៩១២	៨៥.៤៦៧	៣១.៥២៤	១២៩.៥៦៤	២០.៩១២	៨៥.៤៦៧
ផ្សេងៗ	២៥៦.៥៨០	១.០៥៤.៥៤៤	២៤១.២៣១	៩៨៥.៩១០	២៥១.៥៨៧	១.០៣៤.០២៣	២៣៥.២០២	៩៦១.២៧០
	៦.៨៥៩.២៣២	២៨.១៩១.៤៤៤	៤.៩១២.៩៨៨	២០.០៧៩.២១៨	៦.៦៦៦.៦៦២	២៧.៣៩៩.៩៨១	៥.១៣៧.៦៣៣	២០.៩៩៧.៥០៦

ធនាគារ សហករណ៍ជូ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

២៩. ចំណាយពន្ធលើប្រាក់ចំណូល

(ក) ចំណាយពន្ធលើប្រាក់ចំណូល

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២៣		២០២២		២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ	១៩៣.៨០៥	៧៩៦.៥៣៩	៥.២៧៦.១១០	២១.៥៦៣.៤៦១	១២៩.១០៤	៥៣០.៦១៨	៥.២២៨.៥៨៧	២១.៣៦៩.២៣៥
ពន្ធពន្យារ	១.០៦៥.២០៤	៤.៣៧៧.៩៨៨	២២១.៩២៧	៩០៧.០១៦	១.១៣៤.៣២៨	៤.៦៦២.០៨៨	១៥៣.២៥០	៦២៦.៣៣៣
	១.២៥៩.០០៩	៥.១៧៤.៥២៧	៥.៤៩៨.០៣៧	២២.៤៧០.៤៧៧	១.២៦៣.៤៣២	៥.១៩២.៧០៦	៥.៣៨១.៨៣៧	២១.៩៩៥.៥៦៨

(ខ) ការផ្ទេរឆ្លាក់រវាងចំណាយពន្ធលើប្រាក់ចំណូល និងចំណេញតាមគណនេយ្យ

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២៣		២០២២		២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល	៦.២៦៦.៤៦១	២៥.៧៥៥.១៥៣	២២.២៧៥.៤៣៣	៩១.០៣៩.៦៩៥	៦.៤២៩.៨៦១	២៦.៤២៦.៧២៨	២១.៥៩៤.៩៦៨	៨៨.២៥៨.៦៣៣
ពន្ធគណនាតាមអត្រាពន្ធលើប្រាក់ចំណូល២០%	១.២២៥.៣១៦	៥.០៣៦.០៤៩	៤.៣៤០.១៩៥	១៧.៧៣៨.៣៧៧	១.២៨៥.៩៧២	៥.២៨៥.៣៤៦	៤.៣១៨.៩៩៤	១៧.៦៥១.៧២៧
ផលប៉ះពាល់នៃខ្ទង់ដែលបានផ្ទៀងផ្ទាត់៖								
ផលប៉ះពាល់នៃចំណាយមិនត្រូវកាត់កង	៤៤៧.៦២២	១.៨៣៩.៧២៦	២៧៧.១១៤	១.១៣២.៥៦៥	៤១២.២២៦	១.៦៩៤.២៤៩	២៦៤.៦៣២	១.០៨១.៥៥១
ការកែតម្រូវពន្ធក្នុងឆ្នាំ សម្រាប់ឆ្នាំមុនៗ	(៤១៣.៩២៩)	(១.៧០១.២៤៨)	៨៨០.៧២៨	៣.៥៩៩.៥៣៥	(៤៣៤.៧៦៦)	(១.៧៩៦.៨៨៩)	៧៩៨.២១១	៣.២៦២.២៩០
ចំណាយពន្ធលើប្រាក់ចំណូល	១.២៥៩.០០៩	៥.១៧៤.៥២៧	៥.៤៩៨.០៣៧	២២.៤៧០.៤៧៧	១.២៦៣.៤៣២	៥.១៩២.៧០៦	៥.៣៨១.៨៣៧	២១.៩៩៥.៥៦៨

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

២៩. ចំណាយពន្ធលើប្រាក់ចំណូល (ត)

(ខ) ការផ្ទៀងផ្ទាត់រវាងចំណាយពន្ធលើប្រាក់ចំណូល និងចំណេញតាមគណនេយ្យ (ត)

អនុលោមតាមបទប្បញ្ញត្តិពន្ធកម្ពុជា សម្ព័ន្ធធនាគារ និងធនាគារមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណូលចំនួន ២០% នៃប្រាក់ចំណេញជាប់ពន្ធ ឬ ពន្ធអប្បបរមា ១% នៃប្រាក់ចំណូលសរុប ដែលមិនរួមបញ្ចូលអាករលើតម្លៃបន្ថែម ដោយយកតាមចំនួនពន្ធមួយណាដែលខ្ពស់ជាង។ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ សម្ព័ន្ធធនាគារ និងធនាគារត្រូវបង់ពន្ធអប្បបរមា ១% និងបានកត់ត្រាជាចំណាយប្រតិបត្តិការផ្សេងៗ ក្នុងកំណត់សម្គាល់ ២៨ (២០២២ ៖ សម្ព័ន្ធធនាគារ និងធនាគារត្រូវបង់ពន្ធលើប្រាក់ចំណូលចំនួន ២០% នៃប្រាក់ចំណេញជាប់ពន្ធ)។

(គ) បញ្ហាផ្សេងៗ

ពន្ធត្រូវបានគណនាតាមមូលដ្ឋានបំណកស្រាយបច្ចុប្បន្នលើបទប្បញ្ញត្តិពន្ធដារ ដែលបានចូលជាធរមាននាការបរិច្ឆេទរាយការណ៍។
គណៈគ្រប់គ្រងវាយតម្លៃទៅតាមការិយបរិច្ឆេទ អំពីស្ថានភាពដែលបានកើតឡើងក្នុងលិខិតប្រកាសពន្ធ ដែលទាក់ទិនទៅនឹងបទប្បញ្ញត្តិពន្ធ និងបំណកស្រាយរបស់វាដែលនៅជាធរមាន។ សំវិធានធនត្រូវបានកត់ត្រាតាមការសមស្រប ទៅតាមមូលដ្ឋាននៃចំនួនទឹកប្រាក់ដែលរំពឹងថាត្រូវបង់ជូនអាជ្ញាធរពន្ធដារ។
ទោះជាយ៉ាងណាក៏ដោយ បទប្បញ្ញត្តិទាំងអស់នេះមានការផ្លាស់ប្តូរពីមួយគ្រាទៅមួយគ្រា ហើយការកំណត់ចុងក្រោយបំផុតលើចំនួនបំណុលពន្ធនឹងធ្វើឡើង បន្ទាប់ពីមានការត្រួតពិនិត្យដោយអាជ្ញាធរពន្ធដារ។ នៅពេលដែលលទ្ធផលពន្ធចុងក្រោយខុសគ្នាពីចំនួនដែលបានកត់ត្រាពីដំបូង នោះភាពលម្អៀងនេះនឹងធ្វើ ឱ្យប៉ះពាល់ដល់សមតុល្យបំណុលពន្ធក្នុងការិយបរិច្ឆេទដែលការកំណត់ពន្ធត្រូវបានធ្វើឡើង។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣០. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២៣		២០២២		២០២៣		២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
សាច់ប្រាក់ក្នុងដៃ	៩.៩០៧.៥៥៨	៤០.៤៧២.៣៧៤	២៣.២១៣.៤១២	៩៥.៥៦៩.៦១៧	៩.៩០៧.៥៥៨	៤០.៤៧២.៣៧៤	២៣.២១៣.៤១២	៩៥.៥៦៩.៦១៧
សមតុល្យក្នុងធនាគារកណ្តាល៖								
គណនីចរន្ត	២៣.០៦៤.១២២	៩៤.២១៦.៩៣៨	២១.៣០៥.២៦៩	៨៧.៧១៣.៧៩២	២៣.០៦៤.១២២	៩៤.២១៦.៩៣៨	២១.៣០៥.២៦៩	៨៧.៧១៣.៧៩២
គណនីទូទាត់ (កំណត់សម្គាល់ ៥)	៣.៣៦៨.២៨៩	១៣.៧៥៩.៤៦១	១.៣២៤.៨៦៧	៥.៤៥៤.៤៧៨	៣.៣៦៨.២៨៩	១៣.៧៥៩.៤៦១	១.៣២៤.៨៦៧	៥.៤៥៤.៤៧៨
សមតុល្យក្នុងធនាគារផ្សេងៗ								
និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ								
គណនីចរន្ត	៩.៩៥៣.២២៧	៤០.៦៥៨.៩៣២	១៣.៩៤៤.១៣៤	៥៧.៤០៨.០០០	៩.៩៥៣.២២៧	៤០.៦៥៨.៩៣២	១៣.៩៤៤.១៣៤	៥៧.៤០៨.០០០
គណនីសន្សំ	២២០.១៥៣	៨៩៩.៣២៥	១៧.២៨៨.០៣៧	៧១.១៧៤.៨៤៨	៥៨.៦៥៨	២៣៩.៦១៨	១៧.១២៩.៣៧៣	៧០.៥២១.៦២៩
ប្រាក់បញ្ញើមានកាលកំណត់ (មានកាលកំណត់៣ខែ ឬតិចជាង)	៤.៩៩៥.៩៦១	២០.៤០៨.៥០១	-	-	៤.៩៩៥.៩៦១	២០.០០០.០០០	-	-
	៥១.៥០៩.៣១០	២១០.៤១៥.៥៣១	៧៧.០៧៥.៧១៩	៣១៧.៣២០.៧៣៥	៥១.២៤៥.៩២៥	២០៩.៣៣៩.៦០៣	៧៦.៩១៥.១៨៥	៣១៦.៦៥៩.៨១៧

ធនាគារ សហពាណិជ្ជ ក.អ. និយ័ត្របញ្ជីបុគ្គលសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣១. ការផ្ទៀងផ្ទាត់បំណុលសុទ្ធ

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២៣		២០២២		២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	៥១.៥០៩.៣១០	២១០.៤១៥.៥៣១	៧៧.០៧៥.៧១៩	៣១៧.៣២០.៧៣៥	៥១.២៤៥.៩២៥	២០៩.៣៣៩.៦០៣	៧៦.៩១៥.១៨៥	៣១៦.៦៥៩.៨១៧
ប្រាក់កម្ចី	(៧៤.៥០៨.៥៣៩)	(៣០៤.៣៦៧.៣៨២)	(២២៩.៥១៧.១៨៦)	(៩៤៤.៩២២.២៥៥)	(៦៣.០៧០.៥៣៤)	(២៥៧.៦៤៣.១៣១)	(២១៧.៧៩៥.៨៥៤)	(៨៩៦.៦៦៥.៥៣១)
បំណុលបន្ទាប់បន្សំ	(៤០.៥១៥.១៥៦)	(១៦៥.៥០៤.៤១២)	(៤០.៤៤០.៨៨៩)	(១៦៦.៤៩៥.១៤០)	(៤០.៥១៥.១៥៦)	(១៦៥.៥០៤.៤១២)	(៤០.៤៤០.៨៨៩)	(១៦៦.៤៩៥.១៤០)
បំណុលភតិសន្យា	(១.១៨៥.៣១៩)	(៤.៨៤២.០២៨)	(១.៦១៧.២០៩)	(៦.៦៥៨.០៤៩)	(៧.៩៩៩.៤១៣)	(៣២.៦៧៧.៦០២)	(៩.០៣៥.៦៩៥)	(៣៧.១៩៩.៩៥៦)
	(៦៤.៦៩៩.៧០៤)	(២៦៤.២៩៨.២៩១)	(១៩៤.៤៩៩.៥៦៥)	(៨០០.៧៥៤.៧០៩)	(៦០.៥៩៤.១០៣)	(២៤៦.៤៨៥.៥៤២)	(១៩០.៣៥៧.២៥៣)	(៧៨៣.៧០០.៨១០)

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣១. ការផ្ទៀងផ្ទាត់បំណុលសុទ្ធ (ត)

	របាយការណ៍ហិរញ្ញវត្ថុរួម					
	បំណុលពីសកម្មភាពហិរញ្ញប្បទាន			ប្រព្រឹត្តិសកម្មផ្សេងៗ		
			កតិកសន្យា ដុល្លារអាមេរិក	សាច់ប្រាក់ និងសាច់ប្រាក់សមមូល		សរុប ដុល្លារអាមេរិក
	ប្រាក់កម្ចី ដុល្លារអាមេរិក	បំណុលបន្តបំបង់ ដុល្លារអាមេរិក		សរុប ដុល្លារអាមេរិក	និងសាច់ប្រាក់សមមូល ដុល្លារអាមេរិក	
បំណុលសុទ្ធ គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២២	(១០៧.១៥២.៧៨៦)	(២៣.២៧០.១៦០)	(៣.៦១០.៧១៩)	(១៣៤.០៣៣.៦៦៥)	៩៣.០០៧.៥៤៩	(៤១.០២៦.១១៦)
លំហូរសាច់ប្រាក់	(១២១.៦១៤.២៨៧)	(១៦.៨០០.០០០)	៦០១.៧១៨	(១៣៧.៨២២.៥៦៩)	(១៥.៩៣១.៨៣០)	(១៥៣.៧៤៤.៣៩៩)
កតិកសន្យាថ្មី	-	-	(១៩៨.៨៩០)	(១៩៨.៨៩០)	-	(១៩៨.៨៩០)
បម្រែបម្រួលផ្សេងៗ (i)	(៧៥០.១១៣)	(៣៧០.៧២៩)	-	(១.១២០.៨៤២)	-	(១.១២០.៨៤២)
និយ័តកម្មផ្សេងៗ	-	-	១.៥៩០.៦៨២	១.៥៩០.៦៨២	-	១.៥៩០.៦៨២
បំណុលសុទ្ធ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	(២២៩.៥១៧.១៨៦)	(៤០.៤៤០.៨៨៩)	(១.៦១៧.២០៩)	(២៧១.៥៧៥.២៨៤)	៧៧.០៧៥.៧១៩	(១៩៤.៤៩៩.៥៦៥)
គិតជាពាន់រៀល	(៩៤៤.៩២២.២៥៥)	(១៦៦.៤៩៥.១៤០)	(៦.៦៥៨.០៤៩)	(១.១១៨.០៧៥.៤៤៤)	៣១៧.៣២០.៧៣៥	(៨០០.៧៥៤.៧០៩)
បំណុលសុទ្ធ គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣	(២២៩.៥១៧.១៨៦)	(៤០.៤៤០.៨៨៩)	(១.៦១៧.២០៩)	(២៧១.៥៧៥.២៨៤)	៧៧.០៧៥.៧១៩	(១៩៤.៤៩៩.៥៦៥)
លំហូរសាច់ប្រាក់	១៥៥.១១៨.៨៩២	-	៤៨០.៨៣៤	១៥៥.៥៩៩.៧២៦	(២៥.៥៦៦.៤០៩)	១៣០.០៣៣.៣១៧
បម្រែបម្រួលផ្សេងៗ (i)	(១១០.២៤៥)	(៧៤.២៦៧)	-	(១៨៤.៥១២)	-	(១៨៤.៥១២)
និយ័តកម្មផ្សេងៗ	-	-	(៤៨.៩៤៤)	(៤៨.៩៤៤)	-	(៤៨.៩៤៤)
បំណុលសុទ្ធ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	(៧៤.៥០៨.៥៣៩)	(៤០.៥១៥.១៤៦)	(១.១៨៤.៣៧៥)	(១១៦.២០៩.០១៤)	៥១.៥០៩.៣១០	(៦៤.៦៩៩.៧០៤)
គិតជាពាន់រៀល	(៣០៤.៣៦៧.៣៨២)	(១៦៥.៥០៤.៤១២)	(៤.៨៤២.០២៨)	(៤៧៤.៧១៣.៨២២)	២១០.៤១៥.៥៣១	(២៦៨.២៩៨.២៩១)

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣១. ការផ្ទៀងផ្ទាត់បំណុលសុទ្ធ (ត)

	របាយការណ៍ហិរញ្ញវត្ថុដោយឡែក					
	បំណុលពីសកម្មភាពហិរញ្ញប្បទាន			ប្រព្រឹត្តិការណ៍ផ្សេងៗ		
	ប្រាក់កម្ចី ដុល្លារអាមេរិក	បំណុលបន្តបំណុល ដុល្លារអាមេរិក	កតិសន្យា ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	និងសាច់ប្រាក់សមមូល ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
បំណុលសុទ្ធ គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២២	(៩៥.១៣៩.១៤៨)	(២៣.២៧០.១៦០)	(៩.៩០២.៥២០)	(១២៨.៣១១.៨២៨)	៩២.៩០២.៩៧០	(៣៥.៤០៨.៨៥៨)
លំហូរសាច់ប្រាក់	(១២១.៩០០.០០០)	(១៦.៨០០.០០០)	១.០៧០.០៥៨	(១៣៧.៦២៩.៩៤២)	(១៥.៩៨៧.៧៨៥)	(១៥៣.៦១៧.៧២៧)
កតិសន្យាថ្មី	-	-	(២០៣.២៣៣)	(២០៣.២៣៣)	-	(២០៣.២៣៣)
បម្រែបម្រួលផ្សេងៗ (i)	(៧៥៦.៧០៦)	(៣៧០.៧២៩)	-	(១.១២៧.៤៣៥)	-	(១.១២៧.៤៣៥)
បំណុលសុទ្ធ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	(២១៧.៧៩៥.៨៥៤)	(៤០.៤៤០.៨៨៩)	(៩.០៣២.៤៩២)	(២២៦.២៧២.៤៣៥)	៧៦.៩១៥.១៨៥	(១៥០.៣៥៧.២៥០)
គិតជាពាន់រៀល	(៨៩៦.៦៦៥.៥៣១)	(១៦៦.៤៩៥.១៤០)	(៣៧.១៩៩.៩៥៦)	(១.១០០.៣៦០.៦២៧)	៣១៦.៦៥៩.៨១៧	(៧៨៣.៧០០.៨១០)
បំណុលសុទ្ធ គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣	(២១៧.៧៩៥.៨៥៤)	(៤០.៤៤០.៨៨៩)	(៩.០៣២.៤៩២)	(២២៦.២៧២.៤៣៥)	៧៦.៩១៥.១៨៥	(១៥០.៣៥៧.២៥០)
លំហូរសាច់ប្រាក់	១៥៤.០០០.០០០	-	៥៨៧.១២៨	១៥៤.៥៨៧.១២៨	(២៥.៦៦៩.២៦០)	១២៨.៩១៧.៨៦៨
បម្រែបម្រួលផ្សេងៗ (i)	៧២៥.៣២០	(៧៤.២៦៧)	-	៦៥១.០៥៣	-	៦៥១.០៥៣
និយ័តកម្មផ្សេងៗ	-	-	៤៤៩.១៥៤	៤៤៩.១៥៤	-	៤៤៩.១៥៤
បំណុលសុទ្ធ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	(៦៣.០៧០.៥៣៤)	(៤០.៥១៥.១៥៦)	(៧.៩៩៥.៨១០)	(១១១.៥៨៥.២០៣)	៥១.២៤៥.៩២៥	(៦០.៣៣៩.១៧៨)
គិតជាពាន់រៀល	(២៥៧.៦៤៣.១៣១)	(១៦៥.៥០៤.៤១២)	(៣២.៦៧៧.៦០២)	(៤៥៥.៨២៥.១៤៥)	២០៩.៣៣៩.៦០៣	(២៤៦.៤៨៥.៥៤២)

(i) បម្រែបម្រួលផ្សេងៗរួមមាន

បម្រែបម្រួលមិនមែនជាសាច់ប្រាក់

និងចំណាយការប្រាក់បង្គរ

ដែលនឹងត្រូវបង្ហាញជាប្រតិបត្តិការលំហូរសាច់ប្រាក់ក្នុងរបាយការណ៍លំហូរសាច់ប្រាក់រួម និងដោយឡែក នៅពេលបានបង់។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣២. កិច្ចសន្យាផ្សេងៗ

សម្ព័ន្ធធនាគារ និងធនាគារមានកិច្ចសន្យានៃឧបករណ៍ហិរញ្ញវត្ថុក្រៅតារាងតុល្យការរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលត្រូវផ្តល់ឥណទានឱ្យអតិថិជន ការធានា និងហ្វាស៊ីលីតឺផ្សេងៗ មានដូចខាងក្រោម៖

(ក) កិច្ចសន្យាឥណទាន និងការធានា

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២៣		២០២២		២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណែកឥណទាន								
ឥណទានវិញ្ញាបន៍មិនទាន់បានប្រើ	៥១.០២០.៩៣៩	២០៨.៤២០.៥៣៥	៥៤.៧៨០.០៩៦	២២៥.៥២៩.៦៥៥	៥១.០២០.៩៣៩	២០៨.៤២០.៥៣៥	៥៤.៧៨០.០៩៦	២២៥.៥២៩.៦៥៥
ការធានាលើការទូទាត់ប្រាក់	-	-	៣០.០០០	១២៣.៥១០	-	-	៣០.០០០	១២៣.៥១០
ការដេញថ្លៃ ដំណើការ និងសញ្ញាបណ្ណធានា	១.២០០	៤.៩០២	-	-	១.២០០	៤.៩០២	-	-
លិខិតឥណទាន	៣.៤១៥.៨១៩	១៣.៩៥៣.៦២១	២.៦២៤.៦២២	១០.៨០៥.៥៦៩	៣.៤១៥.៨១៩	១៣.៩៥៣.៦២១	២.៦២៤.៦២២	១០.៨០៥.៥៦៩
កិច្ចសន្យា និងការធានាផ្សេងៗ	១២០.០០០	៤៩០.២០០	១.០៣៧.៥៦៦	៤.២៧១.៦៥៩	១២០.០០០	៤៩០.២០០	១.០៣៧.៥៦៦	៤.២៧១.៦៥៩
	<u>៥៤.៥៥៧.៩៥៨</u>	<u>២២២.៨៦៩.២៥៨</u>	<u>៥៨.៨៧២.៦៨៤</u>	<u>២៤០.៧៣០.៣៩៣</u>	<u>៥៤.៥៥៧.៩៥៨</u>	<u>២២២.៨៦៩.២៥៨</u>	<u>៥៨.៨៧២.៦៨៤</u>	<u>២៤០.៧៣០.៣៩៣</u>
ដក៖								
សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក	(៦៨៩.៥៧៤)	(២.៨១៦.៩១០)	(៥៩២.៧២៨)	(២.៤៤០.២៦៣)	(៦៨៩.៥៧៤)	(២.៨១៦.៩១០)	(៥៩២.៧២៨)	(២.៤៤០.២៦៣)
	<u>៥៣.៨៦៨.៣៨៤</u>	<u>២២០.០៥២.៣៤៨</u>	<u>៥៧.២៧៩.៩៥៦</u>	<u>២៣៨.២៩០.១៣០</u>	<u>៥៣.៨៦៨.៣៨៤</u>	<u>២២០.០៥២.៣៤៨</u>	<u>៥៧.២៧៩.៩៥៦</u>	<u>២៣៨.២៩០.១៣០</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣៣. សមតុល្យ និងប្រតិបត្តិការភាគីពាក់ព័ន្ធ

នៅក្នុងដំណើរការអាជីវកម្មធម្មតា សម្ព័ន្ធធនាគារ និងធនាគារមានប្រតិបត្តិការមួយចំនួនជាមួយភាគីពាក់ព័ន្ធ។ ទំហំប្រតិបត្តិការសមតុល្យដែលនៅមិនទាន់ទូទាត់នាដំណាច់ឆ្នាំព្រមទាំងចំណាយនិងចំណូលពាក់ព័ន្ធក្នុងឆ្នាំនេះ មានដូចខាងក្រោម៖

(ក) ភាគីពាក់ព័ន្ធ និងទំនាក់ទំនង

ភាគីពាក់ព័ន្ធ និងទំនាក់ទំនងរបស់សម្ព័ន្ធធនាគារ និងធនាគារ មានដូចខាងក្រោម៖

ភាគីពាក់ព័ន្ធ

ក្រុមហ៊ុន E.Sun Financial Holding Company Ltd.
ធនាគារ E.Sun Commercial Bank Ltd.
ក្រុមហ៊ុន យូអេស៊ី លែន ហូលឌីង ខូ អិលធីឌី
បុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ

ទំនាក់ទំនង

ក្រុមហ៊ុនមេធំជាងគេ
ធនាគារមេផ្ទាល់
ក្រុមហ៊ុនបុត្រសម្ព័ន្ធ
អភិបាលទាំងអស់របស់សម្ព័ន្ធធនាគារ និងធនាគារ ជាអ្នកដែលធ្វើការសម្រេចចិត្តសំខាន់ៗ ចំពោះគោលដៅយុទ្ធសាស្ត្ររបស់ សម្ព័ន្ធធនាគារ និងធនាគារ និងបុគ្គលិកគណៈគ្រប់គ្រង (រួមទាំងសមាជិកគ្រួសារជិតស្និទ្ធរបស់ពួកគេ)។

(ខ) ឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២៣		២០២២		២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
បុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ	១២១.៧៨៤	៤៩៧.៤៨៨	១២៤.៣៤០	៥១១.៩០៨	១២១.៧៨៤	៤៩៧.៤៨៨	១២៤.៣៤០	៥១១.៩០៨

ធនាគារ សហពាណិជ្ជ ក.អ. និមក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣៣. សមតុល្យ និងប្រតិបត្តិការតាមតំណាង (ត)

(គ) ប្រាក់បញ្ញើជាមួយតាមតំណាង

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២៣		២០២២		២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ធនាគារមេផ្ទាល់	២.៤៣៣.៤៦៥	៩.៩៤០.៧០៥	១៦.០៤៤.៧៣៩	៦៦.០៥៦.១៩០	២.៤៣៣.៤៦៥	៩.៩៤០.៧០៥	១៦.០៤៤.៧៣៩	៦៦.០៥៦.១៩០

នេះគឺជាទឹកប្រាក់ក្នុងគណនីចរន្ត និងគណនីសន្សំរបស់ធនាគារ ដែលត្រូវបានរក្សាទុកក្នុងធនាគារ E.Sun Commercial Bank Ltd. និងមិនមានការប្រាក់ទេ។

(ឃ) ប្រាក់បញ្ញើរបស់តាមតំណាង

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២៣		២០២២		២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	-	-	៤៦.៥៧៥	១៩០.២៥៩	១៩៩.៧៦៤	៨២២.៤២៨
បុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ	៣៥០.៤៥៥	១.៤៣១.៦០៩	១.២០០.៤៣៥	៤.៩៤២.១៩១	៣៥០.៤៥៥	១.៤៣១.៦០៩	១.២០០.៤៣៥	៤.៩៤២.១៩១
	៣៥០.៤៥៥	១.៤៣១.៦០៩	១.២០០.៤៣៥	៤.៩៤២.១៩១	៣៩៧.០៣០	១.៦២១.៨៦៨	១.៤០០.១៩៩	៥.៧៦៤.៦១៩

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣៣. សមតុល្យ និងប្រតិបត្តិការតាមតំណាង (ត)

(ខ) ប្រាក់កម្ចីពីតាមតំណាង

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២៣		២០២២		២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ធនាគារមេផ្ទាល់	៦២.០៦៧.៣៤០	២៥៣.៥៤៥.០៨៤	១១៧.១០០.០៤៣	៤៨២.១០០.៨៧៧	៦២.០៦៧.៣៤០	២៥៣.៥៤៥.០៨៤	១១៧.១០០.០៤៣	៤៨២.១០០.៨៧៧

សេចក្តីលម្អិតនៃប្រាក់កម្ចីពីធនាគារមេផ្ទាល់ ត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ ១៨(i)។

(ឃ) បំណុលបន្ទាប់បន្សំពីតាមតំណាង

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២៣		២០២២		២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ធនាគារមេផ្ទាល់	៤០.៥១៥.១៥៦	១៦៥.៥០៤.៤១២	៤០.៤៤០.៨៨៩	១៦៦.៤៩៥.១៤០	៤០.៥១៥.១៥៦	១៦៥.៥០៤.៤១២	៤០.៤៤០.៨៨៩	១៦៦.៤៩៥.១៤០

សេចក្តីលម្អិតនៃបំណុលបន្ទាប់បន្សំពីធនាគារមេផ្ទាល់ ត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ ២០។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣៣. សមតុល្យ និងប្រតិបត្តិការតាមតារាងព័ន្ធ (ត)

(ឆ) ចំណូលការប្រាក់

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២៣		២០២២		២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
បុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ	៣.៥៥០	១៤.៥៩១	២.៧៨៥	១១.៣៨២	៣.៥៥០	១៤.៥៩១	២.៧៨៥	១១.៣៨២

(ខ) ចំណាយការប្រាក់

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២៣		២០២២		២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ធនាគារមេផ្ទាល់	៨.៧១៧.០៣២	៣៥.៦០៩.០៧៦	៣.៤៨៨.៦២១	១៤.៣៦២.៦៥៣	៨.៧១៧.០៣២	៣៥.៦០៩.០៧៦	៣.៤៨៨.៦២១	១៤.៣៦២.៦៥៣
ក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	-	-	៧៨៨	៣.២៣៩	១.៨១១	៧.៤០២
បុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ	៩.២៨០	៣៨.១៤១	៧៩.៤៧៥	៣២៤.៨១៤	៩.២៨០	៣៨.១៤១	៧៩.៤៧៥	៣២៤.៨១៤
	៨.៧២៦.៣១២	៣៥.៦៤៧.២១៧	៣.៥៦៨.០៩៦	១៤.៦៨៧.៤៦៧	៨.៧២៧.១០០	៣៥.៦៤០.៤៥៦	៣.៥៦៩.៩០៧	១៤.៦៩៤.៨៦៩

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣៣. សមតុល្យ និងប្រតិបត្តិការភាគីពាក់ព័ន្ធ (ត)

(ឈ) ចំណាយប្រតិបត្តិការផ្សេងៗ

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២៣		២០២២		២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការជួលដីពីក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	-	-	៦៦៣.៣០០	២.៧០៩.៥៨១	៥១៦.៦៥០	២.១២៧.០៤៨
កម្រៃរបស់ក្រុមប្រឹក្សាភិបាល	១៧៧.០០០	៧២៣.០៤៥	១៥៦.០០០	៦៤២.២៥២	១៧៧.០០០	៧២៣.០៤៥	១៥៦.០០០	៦៤២.២៥២
ការទិញសេវាថែទាំពីធនាគារមេផ្ទាល់ (*)	៥៩៧.៤០០	២.៤៤០.៣៧៩	៦៧០.០០០	២.៧៥៨.៣៩០	៥៩៧.៤០០	២.៤៤០.៣៧៩	៦៧០.០០០	២.៧៥៨.៣៩០
	៧៧៤.៤០០	៣.១៦៣.៤២៤	៨២៦.០០០	៣.៤០០.៦៤២	១.៤៣៧.៧០០	៥.៨៧៣.០០៥	១.៣៤២.៦៥០	៥.៥២៧.៦៩០

(*) នេះគឺជាការទូទាត់ថ្លៃសេវាប្រឹក្សាយោបល់ និងសេវាថែទាំប្រព័ន្ធប័ណ្ណឥណទានទៅឱ្យធនាគារ E.Sun Commercial Bank Ltd. ។

(ញ) ការទូទាត់ជូនគណៈគ្រប់គ្រងសំខាន់ៗ

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២៣		២០២២		២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍ រយៈពេលខ្លីផ្សេងៗ	២.០៥៨.៦៦៨	៨.៤០៩.៦៥៩	១.៣៩៩.៣៧១	៥.៧៦១.២១០	២.០៥៨.៦៦៨	៨.៤០៩.៦៥៩	១.៣៩៩.៣៧១	៥.៧៦១.២១០

(ដ) លក្ខខណ្ឌ

ប្រតិបត្តិការទិញជាមួយភាគីពាក់ព័ន្ធ ត្រូវបានធ្វើឡើងតាមលក្ខខណ្ឌពាណិជ្ជកម្មធម្មតា។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣៤. ព័ត៌មានអំពីកម្រៃសវនកម្ម

ខាងក្រោមនេះគឺជាកម្រៃដែលបានបង់ ឬត្រូវបង់ជូនក្រុមហ៊ុន ប្រាយីតធីរហាវខូភីស៍ (ខេមបូឌា)។

	២០២៣		២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
សវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ	៦៣.៦០០	២៦១.៣៩៦	៣៥.០០០	១៤៣.០៤៥
កិច្ចព្រមព្រៀង assurance engagement (*)	៥២.១០០	២១៤.១៣១	៧៤.០០០	៣០២.៤៣៨
សេវាផ្នែកពន្ធ	-	-	-	-
សេវាផ្សេងៗ	-	-	-	-
	១១៥.៧០០	៤៧៥.៥២៧	១០៩.០០០	៤៤៥.៤៨៣

(*) កម្រៃនេះរួមបញ្ចូលនូវការបញ្ចេញមតិយោបល់អះអាង សម្រាប់ការចេញមតិយោបល់អន្តរក្រុមហ៊ុន ដល់សវនករក្រុមហ៊ុនរួមរបស់ធនាគារមេផ្ទាល់។

ធនាគារ សហការណ៍ជូ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

សម្ព័ន្ធធនាគារ និងធនាគារបានរួមបញ្ចូលការគ្រប់គ្រងហានិភ័យជាផ្នែកមួយនៃអាជីវកម្ម ប្រតិបត្តិការ និងដំណើរនៃការសម្រេចចិត្តរបស់សម្ព័ន្ធធនាគារ និងធនាគារ។ ក្នុងការធ្វើឱ្យប្រាកដថាសម្ព័ន្ធធនាគារ និងធនាគារសម្រេចបាននូវផលចំណេញខ្ពស់បំផុត ទន្ទឹមនឹងពេលធ្វើប្រតិបត្តិការក្នុងបរិយាកាសអាជីវកម្មល្អ ក្រុមប្រឹក្សាភិបាលបានបង្កើតគណៈ- កម្មាធិការប្រតិបត្តិ ដែលបានចូលរួមតាំងពីដំណាក់កាលដំបូងក្នុងដំណើរការទទួលយកហានិភ័យ ដោយផ្តល់នូវលទ្ធផលឯករាជ្យ រួមមានរបាយការណ៍វាយតម្លៃពាក់ព័ន្ធ ការវាយតម្លៃឥណទាន ការវាយតម្លៃផលិតផលថ្មី និងកំណត់បរិមាណតម្រូវការដើមទុន។ ការចូលរួមទាំងនេះជួយជម្រុញឱ្យផ្នែកអាជីវកម្មផ្សេងៗ ធ្វើការវាយតម្លៃហានិភ័យរៀបរៀងផលចំណេញ ក្នុងផែនការអាជីវកម្មរបស់ពួកគេ ដូចនេះធ្វើឱ្យហានិភ័យត្រូវបានកំណត់តម្លៃសមស្រប ពាក់ព័ន្ធនឹងផលចំណេញ។

ជាទូទៅ គោលដៅនៃសកម្មភាពក្នុងការគ្រប់គ្រងហានិភ័យរបស់សម្ព័ន្ធធនាគារ និងធនាគារ គឺដើម្បី៖

- កំណត់ពីហានិភ័យផ្សេងៗ និងតម្រូវការដើមទុន
- ធានាថាសកម្មភាពទទួលយកហានិភ័យ មានភាពស៊ីសង្វាក់គ្នាជាមួយនឹងគោលការណ៍ហានិភ័យ ហើយស្ថានភាពនៃបណ្តុំហានិភ័យ គឺស្ថិតក្នុងកម្រិតហានិភ័យដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល និង
- បង្កើតតម្លៃរបស់ភាគទុនិក តាមរយៈក្របខណ្ឌនៃការគ្រប់គ្រងហានិភ័យដ៏ល្អ

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

សម្ព័ន្ធធនាគារ និងធនាគារកាន់កាប់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ដូចខាងក្រោម៖

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ			
	២០២៣		២០២២		២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្មហិរញ្ញវត្ថុ								
<i>ទ្រព្យសកម្មហិរញ្ញវត្ថុរវាស់វែងតាមថ្លៃដើមដករំលស់</i>								
សាច់ប្រាក់ក្នុងដៃ	៩.៩០៧.៥៥៨	៤០.៤៧២.៣៧៤	២៣.២១៣.៤១២	៩៥.៥៦៩.៦១៧	៩.៩០៧.៥៥៨	៤០.៤៧២.៣៧៤	២៣.២១៣.៤១២	៩៥.៥៦៩.៦១៧
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	៣២.០៥១.៨២៩	១៣០.៩៣១.៧២១	២៥.៤២០.៣១៩	១០៤.៦៥៥.៤៥៣	៣២.០៥១.៨២៩	១៣០.៩៣១.៧២១	២៥.៤២០.៣១៩	១០៤.៦៥៥.៤៥៣
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ និងគ្រឹះស្ថាន								
ហិរញ្ញវត្ថុផ្សេងៗ	៥៨.៥៤៥.៦៤៥	២២២.៨១៨.៩៦០	៦៦.១១៣.៤៥៤	២៧២.១៨៩.០៩០	៥២.៩៨២.២៦១	២១៦.៤៣២.៥៣៦	៦៤.១២០.០២០	២៦៣.៩៨២.១២២
ឥណទាន និងបុរេប្រទាន	៦៤៦.៣៤៩.២៥៦	២.៦៤០.៣៣៦.៧១១	៦៧៨.៨៨៦.៩៤១	២.៧៩៤.៩៧៧.៥៣៦	៦៤៦.៣៤៩.២៥៦	២.៦៤០.៣៣៦.៧១១	៦៧៨.៨៨៦.៩៤១	២.៧៩៤.៩៧៧.៥៣៦
ការវិនិយោគមូលបត្រ	៣.០០៤.៣៥៦	១២.២៧២.៧៩៤	៤.០៣៣.០៤៨	១៦.៦០៤.០៥៩	៣.០០៤.៣៥៦	១២.២៧២.៧៩៤	៤.០៣៣.០៤៨	១៦.៦០៤.០៥៩
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	២.១១២.៧១០	៨.៦៣០.៤២០	១.៧៥៨.៥៥៨	៧.២៣៩.៩៨៣	២.០៦២.៩០៤	៨.៤២៦.៩៦៣	១.៧០៤.៩៦៤	៧.០១៩.៣៣៧
<i>ទ្រព្យសកម្មហិរញ្ញវត្ថុតាមតម្លៃទីផ្សារក្នុងចំណូលលម្អិតផ្សេងៗ</i>								
ការវិនិយោគមូលបត្រ	៨២៨.០៨២	៣.៣៨២.៧១៥	៦៩១.៧៨៨	២.៨៤៨.០៩១	៨២៨.០៨២	៣.៣៨២.៧១៥	៦៩១.៧៨៨	២.៨៤៨.០៩១
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៧៤៨.៧៩៩.៤៣៦	៣.០៥៨.៨៤៥.៦៩៥	៨០០.១១៧.៥២០	៣.២៩៤.០៨៣.៨២៩	៧៤៧.១៨៦.២៤៦	៣.០៥២.២៥៥.៨១៤	៧៩៨.០៧០.៤៩២	៣.២៨៥.៦៥៦.២១៥
បំណុលហិរញ្ញវត្ថុ								
<i>បំណុលហិរញ្ញវត្ថុរវាស់វែងតាមថ្លៃដើមដករំលស់</i>								
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ	៧៩.៥៨៥.៧១១	៣២៥.១០៧.៦២៩	៤៥.០៨៥.៧៩៦	១៨៥.៦១៨.២២២	៧៩.៥៨៥.៧១១	៣២៥.១០៧.៦២៩	៤៥.០៨៥.៧៩៦	១៨៥.៦១៨.២២២
ប្រាក់បញ្ញើរបស់អតិថិជន មិនមែនធនាគារ	៤៨៧.៧៨៥.៨៦១	១.៩៩៣.០១៣.៧៤២	៤២៩.៤១២.៧៩៦	១.៧៦៧.៨៩២.៤៨១	៤៨៧.៩៣២.៤៣៦	១.៩៩៣.២០៤.០០១	៤២៩.៦១២.៥៦០	១.៧៦៨.៧១៤.៩១០
ប្រាក់កម្ចី	៧៤.៥០៨.៥៣៩	៣០៤.៣៦៧.៣៨២	២២៩.៥១៧.១៨៦	៩៤៤.៩២២.២៥៥	៦៣.០៧០.៥៣៤	២៥៧.៦៤៣.១៣១	២១៧.៧៩៥.៨៥៤	៨៩៦.៦៦៥.៥៣១
បំណុលកកិសន្យា	១.១៨៥.៣១៩	៤.៨៤២.០២៨	១.៦១៧.២០៩	៦.៦៥៨.០៤៩	៧.៩៩៩.៤១៣	៣២.៦៧៧.៦០២	៩.០៣៥.៦៩៥	៣៧.១៩៩.៩៥៦
បំណុលហិរញ្ញវត្ថុផ្សេងៗ	៣.៧៩១.២៩៤	១៥.៤៨៧.៤៣៦	៥.៣០៣.០៤៥	២១.៨៣២.៦៣៦	៣.៩១៣.៧៤៥	១៥.៩៨៧.៦៤៨	៤.៤៩៤.០៣៥	១៨.៥០១.៩៤២
បំណុលបន្ទាប់បន្សំ	៤០.៥១៥.១៥៦	១៦៥.៥០៤.៤១២	៤០.៤៤០.៨៨៩	១៦៦.៤៩៥.១៤០	៤០.៥១៥.១៥៦	១៦៥.៥០៤.៤១២	៤០.៤៤០.៨៨៩	១៦៦.៤៩៥.១៤០
បំណុលហិរញ្ញវត្ថុសរុប	៦៨៧.៨៧១.៨៨០	២.៨០៨.៣២២.៦២៩	៧៥១.៣៧៦.៩២១	៣.០៩៣.៤១៨.៧៨៣	៦៨៣.០១៦.៩៩៥	២.៧៩០.១២៤.៤២៣	៧៤៦.៤៦៤.៨២៩	៣.០៧៣.១៩៥.៧០១

ធនាគារ សហការណ៍ជូ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន

ហានិភ័យឥណទានគឺជាហានិភ័យដែលធ្វើឱ្យមានការខាតបង់ផ្នែកហិរញ្ញវត្ថុ ប្រសិនបើអតិថិជនរបស់សម្ព័ន្ធធនាគារ និងធនាគារ ឬភាគីដៃគូក្នុងទីផ្សារ ខកខានមិនបានបំពេញកាតព្វកិច្ចសងប្រាក់ទៅតាមកិច្ចសន្យាឱ្យសម្ព័ន្ធធនាគារ និងធនាគារ។ ហានិភ័យឥណទានកើតមកពីការដាក់ប្រាក់នៅធនាគារកណ្តាល និងធនាគារផ្សេងៗ ឥណទានអតិថិជន ការវិនិយោគមូលបត្រ ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗរវាងតាមថ្លៃដើមដករំលស់ កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ។ ហានិភ័យឥណទានភាគច្រើនកើតមកពីសកម្មភាពផ្តល់ប្រាក់កម្ចី។

(ក) ការវាស់វែងហានិភ័យឥណទាន

ហានិភ័យឥណទានត្រូវបានគ្រប់គ្រងតាមមូលដ្ឋានជាក្រុម។

ចំពោះឥណទានអតិថិជន និងកិច្ចសន្យាផ្តល់ឥណទាន ការប៉ាន់ស្មានហានិភ័យឥណទានក្នុងគោលដៅគ្រប់គ្រង ហានិភ័យតម្រូវឱ្យប្រើប្រាស់គំរូ ដោយសារហានិភ័យមានភាពខុសប្លែកគ្នាទៅតាមបម្រែបម្រួលលក្ខខណ្ឌលើទីផ្សារ លំហូរសាច់ប្រាក់រំពឹងទុក និងពេលវេលាដែលកន្លងផុត។ ការវាយតម្លៃហានិភ័យឥណទាននៃសំណុំតម្រូវឱ្យសកម្មមួយ តម្រូវឱ្យមានការប៉ាន់ស្មានបន្ថែមទៀត ដូចជា លទ្ធភាពនៃការមិនសងប្រាក់នៃអនុបាតការខាតបង់ពាក់ព័ន្ធ និងការ មិនសងប្រាក់ទៅវិញទៅមករវាងភាគីដៃគូ។ សម្ព័ន្ធធនាគារ និងធនាគារវាស់វែងហានិភ័យឥណទានដោយប្រើប្រូបាបនៃការមិនសងប្រាក់ (PD) ចំនួនដែលមានហានិភ័យមិនសង (EAD) និងការខាតបង់នៅពេលមិនមានការសងប្រាក់ (LGD) ក្នុងការវាស់វែងការខាតឥណទានរំពឹងទុក (ECL) ក្រោម CIFRS ៩ ។

ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល និងធនាគារផ្សេងៗ ត្រូវបានចាត់ទុកថាមានហានិភ័យ ឥណទានតិចតួច។ ចំណាត់ថ្នាក់ឥណទាននៃទ្រព្យសកម្មទាំងនេះ ត្រូវបានតាមដានដើម្បីស្វែងរកការថយចុះតម្លៃនៃ ឥណទាន។ ការវាស់វែងការថយចុះតម្លៃត្រូវបានកំណត់ត្រឹម ECL ១២ខែ។ ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗដែល ត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់ និងទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាម FVOCI ត្រូវបានតាមដានដើម្បីស្វែងរកពី ការថយចុះចំណាត់ថ្នាក់ឥណទានរបស់វា ហើយការវាស់វែងការថយចុះតម្លៃគឺអនុវត្តតាមវិធីសាស្ត្រប្រែប្រួលដំណាក់កាល ដូច បានពណ៌នាក្នុងកំណត់សម្គាល់ ៣៥.១ (ត)។ ធនាគារកណ្តាលមិនមានប្រវត្តិនៃការខាតបង់ទេ និងមានសមត្ថភាពពេញលេញក្នុងការបំពេញកាតព្វកិច្ចនាពេលឆាប់ៗខាងមុខនេះ ដូចនេះខាតឥណទានរំពឹងទុកសម្រាប់ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ កណ្តាលមានចំនួនសូន្យ។

ការវិនិយោគមូលបត្ររបស់សម្ព័ន្ធធនាគារ និងធនាគារ តាមថ្លៃដើមដករំលស់ និងតាម FVOCI ត្រូវបានចាត់ទុកថាមានហានិភ័យឥណទានកម្រិតទាប ហើយសំវិធានធនសម្រាប់ការខាតបង់ត្រូវបានទទួលស្គាល់ក្នុងអំឡុងពេលការិយបរិច្ឆេទ ត្រូវបានកំណត់ត្រឹម ECL ១២ខែ។ គណៈគ្រប់គ្រងចាត់ទុកថាការវិនិយោគមូលបត្រទាំងនេះ មានហានិភ័យឥណទានកម្រិតទាប ដែលមានហានិភ័យនៃការមិនសងប្រាក់ទាប ហើយអ្នកបោះផ្សាយមូលបត្រមានសមត្ថភាពពេញលេញក្នុងការបំពេញកាតព្វកិច្ចលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យារប

ធនាគារ សហការណ៍ជូ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

សំខ្លួន ក្នុងពេលឆាប់ៗខាងមុខនេះ។ ចំពោះការវិនិយោគសញ្ញាបណ្ណរដ្ឋ មិនមានប្រវត្តិការខាតបង់ទេ ដោយសាររដ្ឋាភិបាលមិនធ្លាប់មានប្រវត្តិមានផលលំបាកផ្នែកហិរញ្ញវត្ថុក្នុងគ្រាកន្លងមក។ ដូចនេះខាតឥណទានរំពឹងទុកសម្រាប់សញ្ញាបណ្ណរដ្ឋមានចំនួនសូន្យ។

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ខ) ការគ្រប់គ្រងកម្រិតហានិភ័យ និងគោលការណ៍បន្ថយហានិភ័យ

សម្ព័ន្ធធនាគារ និងធនាគារធ្វើប្រតិបត្តិការ និងផ្តល់ឥណទានឱ្យអតិថិជនជាងកត្តជន ឬសហគ្រាសនានាក្នុង ព្រះរាជាណាចក្រកម្ពុជា។ សម្ព័ន្ធធនាគារ និងធនាគារគ្រប់គ្រងកម្រិតហានិភ័យ និងផ្ដោតការយកចិត្តទុកដាក់លើ ហានិភ័យឥណទាន នៅពេលដែលហានិភ័យត្រូវបានរកឃើញ។

សម្ព័ន្ធធនាគារ និងធនាគារបានប្រើប្រាស់គោលការណ៍និងការអនុវត្តជាច្រើន ដើម្បីកាត់បន្ថយហានិភ័យឥណទាន។ គោលការណ៍ដែលមានប្រសិទ្ធភាពបំផុតក្នុងចំណោមគោលការណ៍ទាំងអស់នេះ គឺការធានាដោយដាក់វត្ថុបញ្ចាំ លើឥណទានអតិថិជន ដែលជាការអនុវត្តទូទៅ។ សម្ព័ន្ធធនាគារ និងធនាគារអនុវត្តគោលការណ៍ណែនាំស្តីពីការទទួល យកនូវចំណាត់ថ្នាក់ជាក់លាក់នៃវត្ថុបញ្ចាំ ឬការកាត់បន្ថយហានិភ័យឥណទាន។ ប្រភេទនៃវត្ថុបញ្ចាំសំខាន់ៗ ដើម្បីធានាឥណទាន អតិថិជន មានដូចជា៖

- វត្ថុបញ្ចាំជាទ្រព្យសម្បត្តិក្នុងលក្ខណៈដាស់នៅដ្ឋាន (មានដីធ្លី អគារ និងទ្រព្យសម្បត្តិផ្សេងៗ)
- សាច់ប្រាក់ក្នុងទម្រង់ជាប្រាក់បញ្ញើមានកាលកំណត់ ប្រសិនបើមាន

(គ) គោលការណ៍ ECL

ការវាស់វែងសំវិធានធនសម្រាប់ ECL ក្រោមវិធីសាស្ត្របីដំណាក់កាលរបស់ CIFRS ៩ គឺដើម្បីទទួលស្គាល់

សំវិធានធនសម្រាប់ ECL ពេញមួយអាយុកាល ចំពោះឧបករណ៍ហិរញ្ញវត្ថុដែលមាន

កំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង

ឬឧបករណ៍ហិរញ្ញវត្ថុដែលមានការថយចុះតម្លៃឥណទាន នាកាលបរិច្ឆេទរាយការណ៍។

ឧបករណ៍ហិរញ្ញវត្ថុដែលមិនទាន់មានការថយចុះតម្លៃគួរឱ្យកត់សម្គាល់ ក្នុងហានិភ័យឥណទាន

នឹងត្រូវបានទទួលស្គាល់ក្នុងសំវិធានធនសម្រាប់ ECL ១២ខែ។

ក្រោមវិធីសាស្ត្របីដំណាក់កាល ឧបករណ៍ហិរញ្ញវត្ថុត្រូវបានបែងចែកជាបីដំណាក់កាល អាស្រ័យទៅតាមបម្រែបម្រួលដែលពាក់ព័ន្ធ នៅក្នុងហានិភ័យឥណទាន។

- ដំណាក់កាលទី១ រួមមានឧបករណ៍ហិរញ្ញវត្ថុដែលមិនមានកំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំងពី ការទទួលស្គាល់លើកដំបូង និងមិនមានការថយចុះតម្លៃឥណទាន ឬមានហានិភ័យឥណទានទាប នាកាលបរិច្ឆេទរាយការណ៍។ ចំពោះទ្រព្យសកម្មទាំងនេះ ត្រូវបានទទួលស្គាល់ក្នុងសំវិធានធនសម្រាប់ ECL ១២ខែ។
- ដំណាក់កាលទី២ រួមមានឧបករណ៍ហិរញ្ញវត្ថុដែលមានកំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីការ ទទួលស្គាល់លើកដំបូង ប៉ុន្តែមិនមានភស្តុតាងជាក់ស្តែងបង្ហាញថាមានការថយចុះតម្លៃ។

ធនាគារ សហការណ៍ជូ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

ចំពោះទ្រព្យសកម្មទាំងនេះ ត្រូវបានទទួលស្គាល់ក្នុងសំវិធានធនសម្រាប់ ECL ពេញមួយអាយុកាល។

- ដំណាក់កាលទី៣ រួមមានឧបករណ៍ហិរញ្ញវត្ថុដែលមានភ័ស្តុតាងជាក់ស្តែងបង្ហាញថាមានការថយចុះតម្លៃ នាកាលបរិច្ឆេទរាយការណ៍។ ចំពោះទ្រព្យសកម្មទាំងនេះ ត្រូវបានទទួលស្គាល់ក្នុងសំវិធានធនសម្រាប់ ECL ពេញមួយអាយុកាល។

ធនាគារ សហការណ៍ជូ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(គ) គោលការណ៍ ECL (ត)

- ការទិញទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះតម្លៃឥណទាន ឬ ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះតម្លៃឥណទានពីដំបូង គឺជាទ្រព្យសកម្មហិរញ្ញវត្ថុទាំងឡាយណាដែលមានការថយចុះតម្លៃឥណទានចាប់តាំងពីការកត់ត្រាលើកដំបូង។ សំវិធានធនសម្រាប់ ECL តែងតែត្រូវបានវាស់វែងតាមមូលដ្ឋានពេញមួយអាយុកាល (ដំណាក់កាលទី ៣)។

ការវិនិច្ឆ័យនិងការសន្មតសំខាន់ៗ ដែលសម្ព័ន្ធធនាគារ និងធនាគារបានអនុវត្តទៅតាមតម្រូវការនានារបស់ ស្តង់ដារក្នុងការវាស់វែងសំវិធានធន មានដូចខាងក្រោម៖

(i) កំណើនហានិភ័យឥណទានជាសារវន្ត - significant increase in credit risk (SICR)

ការប៉ាន់ស្មាន SICR គឺជាការវិភាគពហុកត្តា និងការវិភាគជារួម អាស្រ័យទៅលើការរួមបញ្ចូលគ្នារវាងព័ត៌មានផ្នែកបរិមាណ និង/ឬ គុណភាព។ ដើម្បីកំណត់ថាតើហានិភ័យនៃការមិនសងប្រាក់ចំពោះឥណទាន/ហិរញ្ញប្បទាន បានកើនឡើងគួរឱ្យកត់សម្គាល់ឬទេចាប់តាំងពីការទទួលស្គាល់លើកដំបូងមក គេយកហានិភ័យនៃការមិនសងប្រាក់នាពេលបច្ចុប្បន្ន ប្រៀបធៀបជាមួយនឹងហានិភ័យនៃការមិនសងប្រាក់នាពេលទទួលស្គាល់លើកដំបូង។ អ្នកខ្ចីប្រាក់ម្នាក់ត្រូវបានចាត់ទុកថាមានកំណើនហានិភ័យឥណទានជាសារវន្តចាប់តាំងពីការទទួលស្គាល់លើកដំបូងប្រសិនបើផុតកំណត់សងលើសពី៣០ថ្ងៃចំពោះការទូទាត់សងតាមកិច្ចសន្យា។

(ii) និយមន័យនៃការមិនសងប្រាក់ និងការថយចុះតម្លៃឥណទាន

សម្ព័ន្ធធនាគារ និងធនាគារកំណត់ថាឧបករណ៍ហិរញ្ញវត្ថុមួយស្ថិតក្នុងចំណាត់ថ្នាក់មិនសងប្រាក់ និងមានការថយចុះតម្លៃឥណទាន នៅពេលដែលឧបករណ៍ហិរញ្ញវត្ថុនោះស្របទៅតាមលក្ខណៈវិនិច្ឆ័យណាមួយ ដូចខាងក្រោម៖

- ប្រាក់ដើម ឬការប្រាក់ ឬទាំងប្រាក់ដើម និងការប្រាក់នៃឥណទាន ហួសកំណត់សងលើសពី៩០ថ្ងៃ។ ក្នុងករណីហ្វាស៊ីលីតឺដែលអាចប្រើប្រាស់ឡើងវិញ (ឧ. ឥណទានវិបារូបន៍) ហ្វាស៊ីលីតឺត្រូវបានចាត់ថ្នាក់ថាមានការថយចុះតម្លៃនៅពេលដែលចំនួនទឹកប្រាក់ដែលនៅមិនទាន់ទូទាត់នៅសល់លើសពីកម្រិតដែលបាន អនុម័តក្នុងរយៈពេល៩០ថ្ងៃ ឬលើស។ ដើម្បីបញ្ជាក់ពីរយៈពេលនៃបំណុលដែលនៅជំពាក់ មានដូចខាងក្រោម៖
 1. ការទូទាត់សងតាមគ្រានីមួយៗ ត្រូវធ្វើឡើងឱ្យគ្រប់ចំនួន។ ការទូទាត់សងតែមួយចំណែកនៃការសងតាមគ្រាត្រូវបានចាត់ទុកជាការសងយឺត។
 2. នៅពេលដែលការបង់សងឥណទានត្រូវបានផ្អាកឬពន្យារ អាស្រ័យទៅតាមការចរចា និងការរៀបចំឥណទានឡើងវិញ នោះការកំណត់រយៈពេលនៃបំណុលដែលនៅជំពាក់នឹងត្រូវបានដកចេញពីរយៈពេលនៃការផ្អាកឬពន្យារនោះ។

ធនាគារ សហការណ៍ជូ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

ការផ្អាកឬពន្យារមិនត្រូវលើសពីរយៈពេល៦ខែទេ

ស្នើសុំផ្អាកឬពន្យាររបស់អ្នកជាប់កាតព្វកិច្ច/ភាគីដៃគូ។

គិតចាប់ពីកាលបរិច្ឆេទនៃពាក្យ

ធនាគារ សហការណ៍ជូ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(គ) គោលការណ៍ ECL (ត)

(ii) និយមន័យនៃការមិនសងប្រាក់ និងការថយចុះតម្លៃឥណទាន (ត)

3. នៅពេលដែលការបង់សងប្រាក់ត្រូវបានរៀបចំឡើងវិញ ក្នុងចន្លោះពេល៩០ថ្ងៃ ឬលើស នោះ ឥណទានត្រូវបានចាត់ថ្នាក់ថាមានការថយចុះតម្លៃ នៅពេលដែលការមិនសងប្រាក់បានកើតឡើង លុះត្រាតែវាមិនមានបង្ហាញពីចំណុចខ្សោយណាមួយ ដែលអាចបណ្តាលឱ្យត្រូវបានចាត់ថ្នាក់អាស្រ័យទៅតាមគោលការណ៍ចំណាត់ថ្នាក់ ហានិភ័យឥណទាន។

- ឥណទានត្រូវបានដាក់ដោយបង្ខំក្នុងចំណាត់ថ្នាក់ថយចុះតម្លៃ អាស្រ័យទៅតាមហេតុផលជាច្រើនដូចជា ការក្លែងបន្លំ ផលវិបាកផ្នែកហិរញ្ញវត្ថុជាសារវន្ត ជាដើម។ ក្នុងព្រឹត្តិការណ៍ដែលឥណទានមិនស្ថិតក្នុងការមិនសងប្រាក់ ឬមិនហួសកំណត់សង ប៉ុន្តែត្រូវបានដាក់ដោយបង្ខំក្នុងចំណាត់ថ្នាក់ថយចុះតម្លៃ ឥណទាននោះត្រូវបានចាត់ថ្នាក់ថាមានការថយចុះតម្លៃ អាស្រ័យទៅតាមការអនុម័តរបស់គណៈកម្មាធិការឥណទាន។
- ការរៀបចំ និងការកំណត់កាលវិភាគហួសស៊ីលីនីធីឥណទានមួយឡើងវិញ ពាក់ព័ន្ធនឹងការកែប្រែរយៈពេល និង លក្ខខណ្ឌបង់ប្រាក់លើកដំបូងនៃហួសស៊ីលីនីធីឥណទាន អាស្រ័យទៅតាមកំណើននៃហានិភ័យឥណទានរបស់អ្នកជាប់កាតព្វកិច្ច/ភាគីដៃគូ។
- ក្នុងករណីដែលអ្នកជាប់កាតព្វកិច្ច/ភាគីដៃគូមានឥណទានច្រើនជាមួយសម្ព័ន្ធធនាគារ និងធនាគារ ហើយមានការអនុវត្តកាតព្វកិច្ចការសងប្រាក់គ្នាទៅវិញទៅមក(cross default) នោះតម្រូវឱ្យមានការប៉ាន់ស្មាន សំវិធានធន ក្រោមការមិនសងប្រាក់នៃកាតព្វកិច្ចបំណុលមួយ ដែលធ្វើឱ្យមានការមិនសងប្រាក់នៃកាតព្វកិច្ច បំណុលមួយផ្សេងទៀត (ការមិនសងប្រាក់ឆ្លងគ្នា)។ ក្នុងករណីមិនមានឃ្លាដែលចែងពីសិទ្ធិដើម្បីទាមទារការ ទូទាត់សង នោះការវាយតម្លៃសំវិធានធន ចាំបាច់ត្រូវធ្វើឡើងចំពោះឥណទានក្នុងកម្រិតកត្តជន ជំនួសឱ្យ កម្រិតអ្នកជាប់កាតព្វកិច្ច/ភាគីដៃគូជារួម។
- គណនីដែលត្រូវជម្រះចេញពីបញ្ជី។

(iii) ការវាស់វែង ECL - លទ្ធផល វិធីសាស្ត្រក្នុងការសន្មត និងការប៉ាន់ស្មាន

ECL ត្រូវបានវាស់វែងតាមមូលដ្ឋាន ១២ខែ ឬតាមមូលដ្ឋានពេញមួយអាយុកាល អាស្រ័យទៅតាម SICR ដែលបានកើតឡើងចាប់តាំងពីការទទួលស្គាល់លើកដំបូង ឬប្រសិនបើទ្រព្យសកម្មត្រូវបានចាត់ ទុកថាមានការថយចុះតម្លៃឥណទាន។ ECL ត្រូវបានវាយតម្លៃ និងវាស់វែងតាមមូលដ្ឋានដោយឡែក និងមូលដ្ឋានប្រមូលផ្តុំ។

ចំពោះការវាយតម្លៃដោយឡែក សំវិធានធនសម្រាប់ ECL ត្រូវបានកំណត់ដោយធ្វើការប្រៀបធៀបសមតុល្យដែលមិន ទាន់ទូទាត់ ជាមួយនឹងតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់អាចស្រង់បានពីទ្រព្យធានា ដែលរំពឹងថាត្រូវទទួលបានពីអ្នកខ្ចីប្រាក់។

ធនាគារ សហការណ៍ជូ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

ចំពោះការវាយតម្លៃជាក្រុម ECL ត្រូវបានកំណត់ដោយធ្វើការប៉ាន់ស្មាន PD, LGD និង EAD សម្រាប់ខែបន្ទាប់ក្នុងអនាគត និងសម្រាប់ផ្នែករួម។ ធាតុទាំងបីនេះត្រូវបានគុណបញ្ចូលគ្នាដើម្បីគណនារក ECL សម្រាប់ឆ្នាំនីមួយៗក្នុងពេលអនាគត។

ធនាគារ សហការណ៍ជូ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(គ) គោលការណ៍ ECL (ត)

(iii) ការវាស់វែង ECL - លទ្ធផល វិធីសាស្ត្រក្នុងការសន្មត និងការប៉ាន់ស្មាន (ត)

ប្រូបាប៊ីលីតេនៃការមិនសងប្រាក់ (Probability of Default - PD)

PD គឺជាលទ្ធភាពដែលអតិថិជនម្នាក់មិនសងប្រាក់ចំពោះកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួន ក្នុងរយៈពេល១២ខែបន្ទាប់ (PD១២ខែ) ឬក្នុងរយៈពេលពេញមួយអាយុកាលដែលនៅសល់ (PD ពេញមួយអាយុកាល) របស់កាតព្វកិច្ចនោះ។

PD ពេញមួយអាយុកាល ត្រូវបានបង្កើតឡើងដោយអនុវត្តទម្រង់កាលបរិច្ឆេទកំណត់ រហូតដល់ PD ១២ ខែនាពេលបច្ចុប្បន្ន។ ទិន្នន័យផុតកំណត់ពិនិត្យមើលទៅលើរបៀបដែលការមិនសងប្រាក់ត្រូវបានចាប់ផ្តើមបង្កើតឡើងចំពោះសំណុំឥណទានមួយ ចាប់ពីចំណុចទទួលស្គាល់លើកដំបូងនិងពេញមួយអាយុកាលនៃឥណទាននោះ។ ទិន្នន័យផុតកំណត់អាស្រ័យទៅលើទិន្នន័យដែលត្រូវបានអង្កេតរួចក្នុងត្រីមាសនិង ត្រូវបានសន្មតថាមានភាពដូចគ្នាចំពោះទ្រព្យសកម្មទាំងអស់ដែលស្ថិតនៅក្នុងទម្រង់នោះ ហើយវាត្រូវបានគាំទ្រដោយការវិភាគដែលបានធ្វើក្នុងត្រីមាសនិងមក។

ចំនួនដែលមានហានិភ័យមិនសង (Exposure at Default - EAD)

EAD គឺជាចំនួនទឹកប្រាក់សរុបដែលសម្ព័ន្ធធនាគារ និងធនាគារមានហានិភ័យ នៅពេលដែលអ្នកខ្ចីប្រាក់មិនសងប្រាក់ដែលនៅជំពាក់។

EAD ១២ខែ ឬ ពេញមួយអាយុកាល ត្រូវបានកំណត់អាស្រ័យទៅតាមទិន្នន័យការបង់ប្រាក់រំពឹងទុក ដែលមានភាពខុសគ្នាអាស្រ័យទៅតាមប្រភេទផលិតផល។

- ចំពោះផលិតផលដែលត្រូវដកវិលសំ និងឥណទានដែលត្រូវសងប្រាក់ទាំងស្រុង គឺអាស្រ័យទៅលើការសងប្រាក់ក្នុងកិច្ចសន្យាដែលអ្នកខ្ចីប្រាក់នៅជំពាក់ ក្នុងរយៈពេល១២ខែ ឬ រយៈពេលផុតកំណត់ដែលនៅសល់។
- ចំពោះផលិតផលហ្វាស៊ីលីតធីដែលអាចប្រើប្រាស់ឡើងវិញ ហានិភ័យនៃការមិនសងប្រាក់ត្រូវបានព្យាករដោយយកសមតុល្យដែលបានដកនាពេលបច្ចុប្បន្ន និងបូកបន្ថែម ‘កត្តាផ្ទេរឥណទាន’ ដែលត្រូវបានស្រង់ពីប្រភពខាងក្រៅ និងដែលអនុញ្ញាតសម្រាប់ការដកប្រាក់រំពឹងទុកនៃកម្រិតកំណត់ដែលនៅសល់ នាពេលមិនសងប្រាក់។

ការខាតបង់នៅពេលដែលមិនមានការសងប្រាក់ (Loss Given Default)

LGD គឺជាការរំពឹងទុករបស់សម្ព័ន្ធធនាគារ និងធនាគារអំពីកំណើននៃការខាតបង់ចំពោះហានិភ័យនៃការមិនសងប្រាក់។ LGD មានភាពខុសប្លែកគ្នា អាស្រ័យទៅតាមប្រភេទភាគីដៃគូ ប្រភេទ និងអតីតភាពនៃសំណង និងទ្រព្យបញ្ចាំដែលមាន ឬការគាំទ្រឥណទានផ្សេងៗ។ LGD ត្រូវបានបង្ហាញដោយភាគរយនៃការខាតបង់ក្នុងមួយឯកតាហានិភ័យ នាចំណុចពេលមិនសងប្រាក់ (EAD)។ LGD ត្រូវបានគណនាទាំងចំពោះរយៈពេល១២ខែ និងរយៈពេលពេញមួយអាយុកាល។ LGD គឺជាភាគរយនៃការខាតបង់ដែលរំពឹងថាត្រូវបានបង្កើតឡើង ប្រសិនបើមានការមិនសងប្រាក់កើតឡើងលើរយៈពេលពេញមួយអាយុកាលរំពឹងទុកដែលនៅសល់របស់ឥណទាន។

ការសន្មតដែលជាមូលដ្ឋានសម្រាប់ការគណនា ECL ត្រូវបានតាមដាន និងត្រួតពិនិត្យជាបន្តបន្ទាប់។ មិនមាន

ធនាគារ សហការណ៍ជូ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

ការប្រែប្រួលជាសារវន្តណាមួយចំពោះវិធីសាស្ត្រនៃការប៉ាន់ស្មាន ឬការសន្មតជាក់លាក់ណាមួយត្រូវបានធ្វើឡើង ក្នុងការិយបរិច្ឆេទរបាយការណ៍នេះទេ។

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(គ) គោលការណ៍ ECL (ត)

(iv) ព័ត៌មាននាពេលអនាគតដែលត្រូវបានបញ្ចូលទៅក្នុងគំរូ ECL

ការប៉ាន់ស្មាន ECL ត្រូវបានបញ្ចូលនូវព័ត៌មាននាពេលអនាគត។ សម្ព័ន្ធធនាគារ និងធនាគារបានអនុវត្តការវិភាគស្ថិតិ ដោយផ្អែកទៅលើបទពិសោធន៍ក្នុងគ្រាមុន

ក្នុងការកំណត់អត្រាផ្ទុកសេដ្ឋកិច្ចសំខាន់ៗដែលមានផលប៉ះពាល់លើហានិភ័យឥណទាន និងការខាតឥណទាន រំពឹងទុក សម្រាប់សំណុំឥណទាននីមួយៗ។

ការវិភាគត្រូវបានអនុវត្តឡើងចំពោះ PD ដើម្បីស្វែងយល់អំពីផលប៉ះពាល់ពីការប្រែប្រួលអត្រាទាំងនេះ ចំពោះប្រវត្តិនៃអត្រាមិនសងប្រាក់។ អត្រាផ្ទុកសេដ្ឋកិច្ចក្នុងគ្រាមុនសម្រាប់ការវិភាគ

ត្រូវបានយកប្រភពមកពីវិទ្យាស្ថានសម្រាប់ការស្រាវជ្រាវខាងក្រៅ។ ផលប៉ះពាល់នៃអត្រាផ្ទុកសេដ្ឋកិច្ចទាំងនេះ ចំពោះ PD ត្រូវបានកំណត់ដោយការអនុវត្តការវិភាគស្ថិតិត្រឡប់មួយក្រោយ

ដើម្បីស្វែងយល់អំពីបម្រែបម្រួលនៃផលប៉ះពាល់នៅក្នុងអត្រាទាំងនេះ ដែលធ្លាប់មានប្រវត្តិនៃអត្រាមិនសងប្រាក់ នៅពេលដែល LGD ផ្អែកលើប្រវត្តិនៃការប្រមូលប្រាក់បានមកវិញបន្ទាប់ពីមានព្រឹត្តិការណ៍មិនសងប្រាក់ និងផ្អែកលើការពិចារណារបស់សម្ព័ន្ធធនាគារ និងធនាគារ ចំពោះតម្លៃទ្រព្យបញ្ចាំដែលបានគ្រោងទុក។

បន្ថែមពីលើសេណារីយ៉ូដែលពឹងផ្អែកទៅលើសេដ្ឋកិច្ច សម្ព័ន្ធធនាគារ និងធនាគារ ពិចារណាទៅលើលទ្ធភាពនៃសេណារីយ៉ូផ្សេងៗទៀត ជាមួយនឹងការការព្រឹលសេណារីយ៉ូ។

ចំនួននៃសេណារីយ៉ូផ្សេងៗដែលត្រូវបានប្រើប្រាស់ ត្រូវបានកំណត់ដោយពឹង

ផ្អែកទៅលើការវិភាគប្រភេទផលិតផលចម្បងនីមួយៗ ដើម្បីធានាថាមិនមាន non-linearities។ ចំនួន សេណារីយ៉ូ និង លទ្ធផលសន្មតរបស់វា ត្រូវបានវាយតម្លៃឡើងវិញនៅរៀងរាល់កាលបរិច្ឆេទរបាយការណ៍នីមួយៗ។ គិតត្រឹមថ្ងៃទី៣១

ខែធ្នូ ឆ្នាំ២០២២ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ សម្ព័ន្ធធនាគារ

និងធនាគារបានសន្និដ្ឋានថាមានសេណារីយ៉ូចំនួនបីដែលចាប់បាន non-linearities យ៉ាងសមស្រប។

ការឆ្លងសេណារីយ៉ូត្រូវបានកំណត់ដោយការផ្តុំបញ្ចូលគ្នានៃការវិភាគស្ថិតិ និងការ

វិនិច្ឆ័យរបស់អ្នកជំនាញខាងផ្នែកឥណទាន ដោយគិតទៅលើលទ្ធភាពដែលអាចកើតមានឡើងមួយចំនួនដែលមាន សេណារីយ៉ូនីមួយៗជាតំណាង។

ភាគរយនៃការឆ្លងប្រូបាបសេណារីយ៉ូដែលត្រូវបានប្រើក្នុងការសន្មតអត្រាម៉ាក្រូសេដ្ឋកិច្ច ត្រូវបានប្រើឡើងវិញ តាមភាគរយមុនអំឡុងពេលនៃការរីករាលដាលជម្ងឺ កូវីដ-១៩។

ដោយបានឆ្លុះបញ្ចាំងពីលក្ខខណ្ឌសេដ្ឋកិច្ចចុងក្រោយបំផុតដែលបណ្តាលមកពីផលប៉ះពាល់របស់ កូវីដ-១៩ ទៅក្នុងគំរូ ECL ដែលមានស្រាប់ គណៈគ្រប់គ្រងកំណត់ថាភាគរយនៃការឆ្លងប្រូបាបសេណារីយ៉ូ គឺ ៨០%

សម្រាប់ករណីមូលដ្ឋាន១០% សម្រាប់ករណីល្អបំផុត និង ១០% សម្រាប់ករណីអាក្រក់បំផុត បានឆ្លុះបញ្ចាំងអំពីទស្សនវិស័យសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន

ធនាគារ សហការណ៍ជូ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

ដែលត្រូវបានស្រង់ប្រភពមកពីវិទ្យាស្ថានស្រាវជ្រាវខាងក្រៅ។

ជាមួយនឹងការព្យាករផ្នែកសេដ្ឋកិច្ច ការធ្វើគម្រោង និងលទ្ធភាពដែលអាចកើតមានឡើងនានា គឺប្រឈមនឹងភាពមិនច្បាស់លាស់ពាក់ព័ន្ធក្នុងកម្រិតខ្ពស់ ដូចនេះ លទ្ធផលជាក់ស្តែងអាចមានភាពខុសគ្នាជាសារវន្តពីការធ្វើគម្រោងទាំងនេះ។ សម្ព័ន្ធធនាគារ និងធនាគារពិចារណាទៅលើការព្យាករទាំងនេះ ដើម្បីបង្ហាញពីការប៉ាន់ស្មានល្អបំផុតទៅលើលទ្ធភាពដែលអាចកើតមានឡើង និងបានធ្វើការវិភាគទៅលើ non-linearities និងភាពមិនស៊ីមេទ្រីគ្នានៃ portfolios ខុសៗគ្នារបស់សម្ព័ន្ធធនាគារ និងធនាគារ ដើម្បីកំណត់ថាសេណារីយ៉ូដែលត្រូវបានជ្រើសរើសគឺជាតំណាងដ៏សមស្របចំពោះសេណារីយ៉ូនានាដែលអាចកើតមានឡើង។

ធនាគារ សហការណ៍ជូ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(គ) គោលការណ៍ ECL (ត)

(iv) ព័ត៌មាននាពេលអនាគតដែលត្រូវបានបញ្ចូលទៅក្នុងគំរូ ECL (ត)

ការសន្មតអង្គត្រមាំក្រសេដ្ឋកិច្ច

ការប្តឹងដែលត្រូវបានកំណត់ចំពោះសេណារីយ៉ូសេដ្ឋកិច្ចនីមួយៗ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ មានដូចខាងក្រោម៖

	មូលដ្ឋាន	ល្អបំផុត	អាក្រក់បំផុត
	%	%	%
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣			
ការប្តឹងប្រូបាបសេណារីយ៉ូ	៨០%	៩០%	៩០%
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២			
ការប្តឹងប្រូបាបសេណារីយ៉ូ	៨០%	៩០%	៩០%

ការវិភាគភាពប្រែប្រួល (Sensitivity analysis)

សម្ព័ន្ធធនាគារនិងធនាគារបានអនុវត្តការវិភាគភាពប្រែប្រួលនៃ

ECL

ចំពោះឥណទានអតិថិជនផ្អែកទៅលើបម្រែបម្រួលនៃអង្គត្រមាំក្រសេដ្ឋកិច្ចសំខាន់ៗ។

កត្តាភាពប្រែប្រួលនានាដែលបានប្រើប្រាស់

គឺជាការសន្មតដែលផ្អែកទៅលើការផ្លាស់ប្តូរដែលស្របគ្នាមួយ

នៅក្នុងធាតុអថេរសំខាន់ៗ ដើម្បីប៉ាន់ស្មានពីផលប៉ះពាល់ចំពោះ ECL របស់ធនាគារ។

តារាងខាងក្រោមនេះបង្ហាញពីផលប៉ះពាល់របស់ ECL ចំពោះការប្រែប្រួលធាតុអថេរសំខាន់ៗដែលបានប្រើប្រាស់ ទន្ទឹមនឹងពេលដែលធាតុអថេរផ្សេងៗទៀត នៅក្បែរភាពដើមដដែល៖

	ការប្រែប្រួល			
	ដល់ផលក្នុងស្រុកសរុប			
	+/-១%			
	របាយការណ៍ហិរញ្ញវត្ថុរួម			
	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
តំហរ ECL សរុប ចំពោះការប្រែប្រួលវិជ្ជមាននៃ				
អង្គត្រមាំសំខាន់ៗ	(៥៥៤.៧៤៩)	(២.២៦៦.១៥០)	(៨២៤.៤៨៩)	(៣.៣៩៤.៤១៩)

ធនាគារ សហការធិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

កំណើន ECL សរុប ចំពោះការប្រែប្រួលអវិជ្ជមាន

នៃអត្រាសំខាន់ៗ

១.០៧៧.៣២៩	៤.៤០០.៨៨៩	៩០៦.៩៣៧	៣.៧៣៣.៨៦១
-----------	-----------	---------	-----------

ធនាគារ សហការណ៍ជ្វ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(គ) គោលការណ៍ ECL (ត)

(iv) ព័ត៌មាននាពេលអនាគតដែលត្រូវបានបញ្ចូលទៅក្នុងគំរូ ECL (ត)

ការវិភាគភាពប្រែប្រួល (Sensitivity analysis) (ត)

	របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
តំហរ ECL សរុប ចំពោះការប្រែប្រួលវិជ្ជមាន នៃអត្រាត្រូវបានបង់	(៥៥៤.៧៤៩)	(២.២៦៦.១៥០)	(៨២៤.៤៨៩)	(៣.៣៩៤.៤១៩)
កំណើន ECL សរុប ចំពោះការប្រែប្រួលអវិជ្ជមាន នៃអត្រាត្រូវបានបង់	១.០៧៧.៣២៩	៤.៤០០.៨៨៩	៩០៦.៩៣៧	៣.៧៣៣.៨៦១

(v) ការដាក់ហានិភ័យជាក្រុម ចំពោះ ECL វាស់វែងតាមមូលដ្ឋានប្រមូលផ្តុំ
ចំពោះសំវិធានធន ECL ដែលយកគំរូតាមមូលដ្ឋានប្រមូលផ្តុំ ការប្រមូលផ្តុំហានិភ័យត្រូវបានធ្វើឡើងតាម
មូលដ្ឋាននៃលក្ខណៈហានិភ័យជារួម ការធ្វើបែបនេះហានិភ័យដែលស្ថិតនៅក្នុងក្រុមតែមួយគឺមានភាពដូចគ្នា ដូចជា
ឥណទានគេហដ្ឋាន ឥណទានសាជីវកម្ម ឥណទានមិនមែនគេហដ្ឋាន។

ក្នុងការដាក់ជាក្រុម តម្រូវឱ្យមានព័ត៌មានគ្រប់គ្រាន់សម្រាប់ក្រុម ដើម្បីអាចប្រមូលស្ថិតិបាន។ ប្រសិនបើមិនមាន
ព័ត៌មានផ្ទៃក្នុងគ្រប់គ្រាន់ទេ នោះសម្ព័ន្ធធនាគារ
និងធនាគារបានពិចារណាទៅលើទិន្នន័យគោលខាងក្នុង/ខាងក្រៅបន្ថែមដើម្បីប្រើប្រាស់សម្រាប់ការធ្វើគំរូ។

ភាពសមស្របក្នុងការដាក់ជាក្រុម ត្រូវបានតាមដាន និងត្រួតពិនិត្យ តាមមូលដ្ឋានប្រចាំការិយបរិច្ឆេទដើម្បីធ្វើ
ឱ្យប្រាកដជាក្រុមនីមួយៗមានហានិភ័យដូចគ្នា។

(vi) គោលការណ៍ជម្រះចេញពីបញ្ជី
ជាទូទៅ ការជម្រះចេញពីបញ្ជីត្រូវបានធ្វើឡើងនៅពេលដែលសកម្មភាពនានាក្នុងការប្រមូលប្រាក់ ត្រូវបានធ្វើ
ឡើងគ្រប់មធ្យោបាយរួចហើយ ឬនៅពេលដែលការប្រមូលប្រាក់បន្ថែមទៀតមិនអាចធ្វើទៅបាន ឬមិនអាចទទួលយក
បានដោយភាពសមស្រប។ នៅពេលដែលឥណទាន ឬឧបករណ៍បំណុលត្រូវបានចាត់ទុកថាមិនអាចប្រមូលបាន
វាត្រូវបានជម្រះចេញពីបញ្ជីក្នុងគណនីសំវិធានធន ឬគណនីថយចុះតម្លៃដែលពាក់ព័ន្ធ។
ឥណទាននោះត្រូវបានជម្រះចេញពីបញ្ជីទាំងស្រុង ឬត្រូវបានជម្រះចេញពីបញ្ជីមួយផ្នែក
បន្ទាប់ពីគិតពិចារណាទៅលើតម្លៃដែលអាចលក់បានជាក់ស្តែងរបស់ទ្រព្យបញ្ចាំ (ប្រសិនបើមាន)
និងនៅពេលដែលការវិនិច្ឆ័យរបស់គណៈគ្រប់គ្រងយល់ឃើញថា មិនមានលទ្ធភាពក្នុងការប្រមូលប្រាក់មកវិញទេ។
ឥណទានដែលត្រូវជម្រះចេញពីបញ្ជីទាំងអស់ ត្រូវតែមានការអនុម័តដោយក្រុមប្រឹក្សាភិបាល ឬអាជ្ញាធរ

ធនាគារ សហការណ៍ជូ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

ដែលបានទទួលសិទ្ធិ។

ធនាគារ សហការណ៍ជូ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(គ) គោលការណ៍ ECL (ត)

(vii) ការកែប្រែឥណទានឡើងវិញ

ជួនកាលសម្ព័ន្ធធនាគារ និងធនាគារបានចរចាឡើងវិញ ឬបានកែប្រែលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យានៃឥណទានអតិថិជនឡើងវិញ។ នៅពេលដែលមានហេតុការណ៍នេះកើតឡើង សម្ព័ន្ធធនាគារ និងធនាគារវាយតម្លៃថាតើខ្លឹមសារនៃលក្ខខណ្ឌថ្មី មានភាពខុសគ្នាជាសារវន្តពីលក្ខខណ្ឌដំបូងឬទេ។ សម្ព័ន្ធធនាគារ និងធនាគារធ្វើបែបនេះដោយគិតពិចារណាទៅលើកត្តាផ្សេងៗ ក្នុងចំណោមកត្តាជាច្រើនដូចខាងក្រោម៖

- ប្រសិនបើអ្នកខ្ចីប្រាក់មានផលវិបាកផ្នែកហិរញ្ញវត្ថុ ហើយការកែប្រែពិតជាអាចជួយកាត់បន្ថយលំហូរសាច់ប្រាក់ ក្នុងកិច្ចសន្យា ឱ្យនៅត្រឹមចំនួនដែលអ្នកខ្ចីប្រាក់រំពឹងថាមានលទ្ធភាពបង់ប្រាក់
- ថាតើមានលក្ខខណ្ឌថ្មីសំខាន់ៗត្រូវបានណែនាំដូចជាការបែងចែកប្រាក់ចំណេញ/ផលចំណេញដែលផ្អែកលើមូលធនដែលមានផលប៉ះពាល់ជាសារវន្តលើទិន្នន័យហានិភ័យរបស់ឥណទាននោះ
- ការពន្យារពេលឥណទានជាក់លាក់ នៅពេលដែលអ្នកខ្ចីប្រាក់មិនមានផលវិបាកផ្នែកហិរញ្ញវត្ថុ
- ការប្រែប្រួលអត្រាការប្រាក់ជាក់លាក់
- ការផ្លាស់ប្តូរប្រភេទរូបិយប័ណ្ណរបស់ឥណទាន

បន្ទាប់ពីបានធ្វើការកែប្រែរួចហើយ ហានិភ័យនៃការមិនសងប្រាក់ពាក់ព័ន្ធនឹងឥណទានទាំងនេះ ត្រូវបានវាយតម្លៃនាការបរិច្ឆេទរាយការណ៍

និងត្រូវបានរៀបចំជាមួយនឹងហានិភ័យក្រោមលក្ខខណ្ឌដើមនៅពេលទទួលស្គាល់ដំបូងនៅពេលដែលការកែប្រែមិនមានភាពជាសារវន្តហើយមិនបណ្តាលឱ្យមានការឈប់ទទួលស្គាល់ឥណទានដំបូង។ សម្ព័ន្ធធនាគារ និងធនាគារតាមដានដំណើរការទ្រព្យសកម្មដែលបានកែប្រែជាបន្តបន្ទាប់។ សម្ព័ន្ធធនាគារ និងធនាគារអាចកំណត់ថាហានិភ័យឥណទាន ត្រូវបានកែលម្អគួរឱ្យកត់សម្គាល់ បន្ទាប់ពីការរៀបចំឡើងវិញរួចដូចនេះទ្រព្យសកម្មនោះត្រូវបានដកចេញពីដំណាក់កាលទី៣ ឬដំណាក់កាលទី២ (ECL ពេញមួយអាយុកាល) មកដំណាក់កាលទី១ (ECL ១២ខែ) វិញ។ ករណីនេះគឺសម្រាប់តែទ្រព្យសកម្មដែលមានដំណើរការល្អស្របទៅតាមលក្ខខណ្ឌថ្មីក្នុងរយៈពេល៦ខែបន្តបន្ទាប់ ឬលើសពីនេះ។

(viii) ហានិភ័យក្រៅតារាងតុល្យការ

ហានិភ័យក្រៅតារាងតុល្យការមានដូចជា ហ្វាស៊ីលីពីពាណិជ្ជកម្ម និងកិច្ចសន្យាឥណទានដែលមិនទាន់បានដកប្រាក់។ សម្ព័ន្ធធនាគារ និងធនាគារបានប្រើ Credit Conversion Factor (CCF) ដើម្បីប៉ាន់ស្មាន EAD នៃខ្ទង់ក្រៅតារាងតុល្យការ។ ដើម្បីធ្វើឱ្យមានភាពសាមញ្ញក្នុងផ្នែកប្រតិបត្តិការ សម្ព័ន្ធធនាគារ និងធនាគារសន្មតថា CCF សម្រាប់ហានិភ័យនៃខ្ទង់ក្រៅតារាងតុល្យការ ដូចខាងក្រោម៖

- ១០០% CCF ត្រូវបានសន្មតថាចំណែកដែលមិនបានប្រើនៃឥណទានវិញ្ញាបន្ន

ធនាគារ សហការណ៍ជូ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

និងការធានារបស់ធនាគារបានចេញផ្សាយសម្រាប់សកម្មភាពហិរញ្ញប្បទាន

- ៥០% CCF ត្រូវបានសន្មតសម្រាប់ការធានាចំណែកដែលមិនបានប្រើនៃឥណទានហ្វាស៊ីលីតឺ

ធនាគារ សហការណ៍ជូ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ឃ) ហានិភ័យឥណទានអតិបរមាមុនពេលរឹបអូសវត្ថុបញ្ចាំ ឬមុនពេលពង្រីកឥណទានផ្សេងៗ

ហានិភ័យឥណទានអតិបរមា ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ គឺស្មើនឹងតម្លៃយោងរបស់វា។ ចំពោះកិច្ចសន្យាផ្តល់ឥណទានហានិភ័យឥណទានអតិបរមា

គឺជាចំនួនទឹកប្រាក់ទាំងស្រុងនៃហ្វានស៊ីលីធីឥណទានបានផ្តល់ឱ្យអតិថិជនដែលមិនទាន់បានដក។

តារាងខាងក្រោមនេះ បង្ហាញពីហានិភ័យឥណទានអតិបរមាចំពោះសម្ព័ន្ធធនាគារ និងធនាគារ

ចំពោះឧបករណ៍ហិរញ្ញវត្ថុដែលអាចមានការថយចុះតម្លៃ៖

ធនាគារ សហករណ៍ជូ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ឃ) ហានិភ័យឥណទានអតិបរមាមុនពេលរឹបអូសវត្ថុបញ្ចាំ ឬមុនពេលពង្រីកឥណទានផ្សេងៗ (ត)

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុរបស់ឯកសារ			
	២០២៣		២០២២		២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នៅថ្ងៃទី៣១ ខែធ្នូ								
ហានិភ័យឥណទានពាក់ព័ន្ធនឹង								
ទ្រព្យសកម្មក្នុងតារាងតុល្យការ								
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារនិងគ្រឹះស្ថាន								
ហិរញ្ញវត្ថុផ្សេងៗ	៥៤.៥៤៥.៦៤៥	២២២.៨១៨.៩៦០	៦៦.១១៣.៤៥៤	២៧២.១៨៩.០៩០	៥២.៩៨២.២៦១	២១៦.៤៣២.៥៣៦	៦៤.១២០.០២០	២៦៣.៩៨២.១២២
ឥណទានអតិថិជន	៦៤៦.៣៤៩.២៥៦	២.៦៤០.៣៣៦.៧១១	៦៧៨.៨៨៦.៩៤១	២.៧៩៤.៩៧៧.៥៣៦	៦៤៦.៣៤៩.២៥៦	២.៦៤០.៣៣៦.៧១១	៦៧៨.៨៨៦.៩៤១	២.៧៩៤.៩៧៧.៥៣៦
ការវិនិយោគមូលបត្រ	៣.៨៧២.៤៣៨	១៥.៦៥៥.៥០៩	៤.៦៩៤.៨៣៦	១៩.៣២៤.៦៤០	៣.៨៧២.៤៣៨	១៥.៦៥៥.៥០៩	៤.៦៩៤.៨៣៦	១៩.៣២៤.៦៤០
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	២.១១២.៧១០	៨.៦៣០.៤២០	១.៧៥៨.៥៥៨	៧.២៣៩.៩៨៣	២.០៦២.៩០៤	៨.៤២៦.៩៦៣	១.៧០៤.៩៦៤	៧.០១៩.៣៣៧
ហានិភ័យឥណទានពាក់ព័ន្ធនឹង								
ទ្រព្យសកម្មក្រៅតារាងតុល្យការ								
ចំណែកឥណទាន ឥណទានវិញ្ញាបន៍								
និងប័ណ្ណឥណទានមិនបានប្រើប្រាស់	៥១.០២០.៩៣៩	២០៨.៤២០.៥៣៥	៥៤.៧៨០.០៩៦	២២៥.៥២៩.៦៥៥	៥១.០២០.៩៣៩	២០៨.៤២០.៥៣៥	៥៤.៧៨០.០៩៦	២២៥.៥២៩.៦៥៥
ការធានាលើការទូទាត់ប្រាក់	-	-	៣០.០០០	១២៣.៥១០	-	-	៣០.០០០	១២៣.៥១០
ការដេញថ្លៃ ដំណើរការ និងសញ្ញាបណ្ណធានា	១.២០០	៤.៩០២	-	-	១.២០០	៤.៩០២	-	-
លិខិតឥណទាន	៣.៤១៥.៨១៩	១៣.៩៥៣.៦២១	២.៦២៤.៦២២	១០.៨០៥.៥៦៩	៣.៤១៥.៨១៩	១៣.៩៥៣.៦២១	២.៦២៤.៦២២	១០.៨០៥.៥៦៩
កិច្ចសន្យា និងការធានាផ្សេងៗ	១២០.០០០	៤៩០.២០០	១.០៣៧.៥៦៦	៤.២៧១.៦៥៩	១២០.០០០	៤៩០.២០០	១.០៣៧.៥៦៦	៤.២៧១.៦៥៩
ហានិភ័យឥណទានដុលសរុប	៧៦១.៣៩៨.០០៧	៣.១១០.៣១០.៨៥៨	៨០៩.៩២៦.០៧៣	៣.៣៣៤.៨៦៥.៦២២	៧៥៩.៨១៤.៨១៧	៣.១០៣.៧២០.៩៧៧	៨០៧.៨៧៩.០៤៥	៣.៣២៦.០៣៨.០២៨
សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក								
ហានិភ័យឥណទានសរុប	(១០.២១៣.៣៧៨)	(៤១.៧២១.៦៤៩)	(១០.៥៨៥.៧៦០)	(៤៣.៥៨១.៥៧៤)	(១០.២១៣.៣៧៨)	(៤១.៧២១.៦៤៩)	(១០.៥៨៥.៧៦០)	(៤៣.៥៨១.៥៧៤)
	៧៥១.១៨៤.៦២៩	៣.០៦៨.៥៨៩.២០៩	៧៩៩.៣៤០.៣១៣	៣.២៩១.២៨៤.០៤៨	៧៤៩.៦០១.៤៣៩	៣.០៦២.០០៩.៣២៨	៧៩៧.២៩៣.២៨៥	៣.២៨២.៤៥៦.៤៥៤

ធនាគារ សហការភិប្ប ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ង) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ

សម្ព័ន្ធធនាគារ និងធនាគារវាយតម្លៃគុណភាពឥណទាននៃឥណទានអតិថិជន ដោយប្រើវិធីសាស្ត្រវាយតម្លៃចំណាត់ថ្នាក់ផ្ទៃក្នុង ដែលត្រូវបានតាក់តែងឡើងដោយគួបផ្សំជាមួយនឹងព័ត៌មានក្រោយថ្ងៃផុតកំណត់សម្រាប់ជាលក្ខណៈវិនិច្ឆ័យកំណត់ដំណាក់កាល។

ការពណ៌នាពីគុណភាពឥណទាន ត្រូវបានសង្ខេបដូចខាងក្រោម៖

គុណភាពឥណទាន	ពណ៌នា
តាមដានធម្មតា	អ្នកជាប់កាតព្វកិច្ចក្នុងប្រភេទនេះ បង្ហាញពីសមត្ថភាពរឹងមាំក្នុងការបំពេញកាតព្វកិច្ចសងប្រាក់។ សម្ព័ន្ធធនាគារ និងធនាគារតាមដានអ្នកជាប់បំណុលក្នុងប្រភេទនេះទៅតាមស្ថានភាពនៃការសងប្រាក់យឺតយ៉ាវ។ អ្នកជាប់កាតព្វកិច្ចដែលសងប្រាក់ហួសកាលកំណត់សងតិចជាង៣០ថ្ងៃក្នុងកិច្ចសន្យាសងប្រាក់ គឺស្ថិតនៅក្នុងការតាមដានស្តង់ដារ។
ឃ្លាំមើលពិសេស	អ្នកជាប់កាតព្វកិច្ចក្នុងប្រភេទនេះ មានសមត្ថភាពមធ្យមក្នុងការបំពេញកាតព្វកិច្ចសងប្រាក់។ សម្ព័ន្ធធនាគារ និងធនាគារតាមដានអ្នកជាប់បំណុលក្នុងប្រភេទនេះទៅតាមស្ថានភាពនៃការសងប្រាក់យឺតយ៉ាវ។ អ្នកជាប់កាតព្វកិច្ចដែលសងប្រាក់ហួសកាលកំណត់សងចាប់ពី៣១ថ្ងៃទៅ៨៩ក្នុងកិច្ចសន្យាសងប្រាក់ គឺស្ថិតនៅក្នុងការឃ្លាំមើល។
មិនសងប្រាក់/ថយចុះតម្លៃឥណទាន	អ្នកជាប់កាតព្វកិច្ចត្រូវបានវាយតម្លៃថាមានការថយចុះតម្លៃ។

ធនាគារ សហការរដ្ឋ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ង) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

គុណភាពឥណទាននៃឧបករណ៍ហិរញ្ញវត្ថុក្រៅពីឥណទានអតិថិជន ត្រូវបានកំណត់ដោយ
ផ្អែកទៅលើចំណាត់ថ្នាក់របស់ភាគីដៃគូ
ដែលត្រូវបានកំណត់ថាមានតម្លៃស្មើនឹងអត្រារបស់ភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់អន្តរជាតិផ្សេងៗ ដូចខាងក្រោម៖

គុណភាពឥណទាន	ពណ៌នា
អធិបតេយ្យ	សំដៅដល់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលចេញដោយធនាគារកណ្តាល/រដ្ឋាភិបាល ឬត្រូវបានធានាដោយធនាគារកណ្តាល/រដ្ឋាភិបាល។
ចំណាត់ថ្នាក់វិនិយោគ	សំដៅដល់គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលអ្នកបោះផ្សាយមានលទ្ធភាពបំពេញកាតព្វកិច្ចសងបំណុល ហើយអ្នកកាន់កាប់សញ្ញាប័ណ្ណមានហានិភ័យឥណទានទាប ចំពោះការមិនសងប្រាក់។
មិនមានចំណាត់ថ្នាក់វិនិយោគ	សំដៅដល់គុណភាពឥណទានកម្រិតទាបនៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានការប្រឈមខ្ពស់នឹងហានិភ័យនៃការមិនសងប្រាក់។
មិនមានចំណាត់ថ្នាក់	សំដៅដល់ទ្រព្យសកម្មហិរញ្ញវត្ថុដែលបច្ចុប្បន្ននេះមិនមានចំណាត់ថ្នាក់ទេ អាស្រ័យដោយមិនមានគំរូចំណាត់ថ្នាក់។
ថយចុះតម្លៃឥណទាន	សំដៅដល់ទ្រព្យសកម្មដែលមានការថយចុះតម្លៃ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ង) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

តារាងខាងក្រោមនេះបង្ហាញពីការវិភាគហានិភ័យឥណទាន តាមដំណាក់កាល រួមជាមួយនឹងសំវិធានធន ECL៖

	របាយការណ៍ហិរញ្ញវត្ថុរួម							
	២០២៣				២០២២			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ECL	ECL			ECL			
	ពេញមួយរយៈកាល-មិនថយ	ពេញមួយរយៈកាល-ថយចុះតិចតួច			ពេញមួយរយៈកាល-មិនថយ	ពេញមួយរយៈកាល-ថយចុះតិចតួច		
	ECL ១២ខែ ដុល្លារអន្តរជាតិ	ប៉ះពាល់ឥណទាន ដុល្លារអន្តរជាតិ	ឥណទាន ដុល្លារអន្តរជាតិ		ECL ១២ខែ ដុល្លារអន្តរជាតិ	ប៉ះពាល់ឥណទាន ដុល្លារអន្តរជាតិ	ឥណទាន ដុល្លារអន្តរជាតិ	
សមតុល្យនៃធនាគារ								
និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ								
មានចំណាត់ថ្នាក់វិនិយោគ	៩.៧៦៦.៤៨៧	-	-	៩.៧៦៦.៤៨៧	២៩.៩៤១.២៩៤	-	-	២៩.៩៤១.២៩៤
មិនមានចំណាត់ថ្នាក់វិនិយោគ	-	-	-	-	-	-	-	-
មិនមានចំណាត់ថ្នាក់	៤៤.៧៧៩.១៥៨	-	-	៤៤.៧៧៩.១៥៨	៣៦.១៧២.១៦០	-	-	៣៦.១៧២.១៦០
តម្លៃយោងដុល	៥៤.៥៤៥.៦៤៥	-	-	៥៤.៥៤៥.៦៤៥	៦៦.១១៣.៤៥៤	-	-	៦៦.១១៣.៤៥៤
គិតជាពាន់រៀល	២២២.៨១៨.៩៦០	-	-	២២២.៨១៨.៩៦០	២៧២.១៨៩.០៩០	-	-	២៧២.១៨៩.០៩០

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ង) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

	របាយការណ៍ហិរញ្ញវត្ថុដោយឡែក							
	២០២៣				២០២២			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ECL	ECL			ECL			
	ពេញមួយរយភាគរយ	ពេញមួយរយភាគរយ			ពេញមួយរយភាគរយ	ពេញមួយរយភាគរយ		
	កាល-មិនថយ	កាល-ថយចុះតម្លៃ	ឥណទាន		កាល-មិនថយ	កាល-ថយចុះតម្លៃ	ឥណទាន	
	ECL ១២ខែ	ចុះតម្លៃឥណទាន	ឥណទាន		ECL ១២ខែ	ចុះតម្លៃឥណទាន	ឥណទាន	
	ដុល្លារអមេរិក	ដុល្លារអមេរិក	ដុល្លារអមេរិក	ដុល្លារអមេរិក	ដុល្លារអមេរិក	ដុល្លារអមេរិក	ដុល្លារអមេរិក	ដុល្លារអមេរិក
សមតុល្យនៅធនាគារ								
និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ								
មានចំណាត់ថ្នាក់វិនិយោគ	៩.៧៦៦.៤៨៧	-	-	៩.៧៦៦.៤៨៧	២៩.៩៤១.២៩៤	-	-	២៩.៩៤១.២៩៤
មិនមានចំណាត់ថ្នាក់វិនិយោគ	-	-	-	-	-	-	-	-
មិនមានចំណាត់ថ្នាក់	៤៣.២១៥.៧៧៤	-	-	៤៣.២១៥.៧៧៤	៣៤.១៧៨.៧២៦	-	-	៣៤.១៧៨.៧២៦
តម្លៃយោងដុល	៥២.៩៨២.២៦១	-	-	៥២.៩៨២.២៦១	៦៤.១២០.០២០	-	-	៦៤.១២០.០២០
គិតជាពាន់រៀល	២១៦.៤៣២.៥៣៦	-	-	២១៦.៤៣២.៥៣៦	២៦៣.៩៨២.១២២	-	-	២៦៣.៩៨២.១២២

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ង) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

	របាយការណ៍ហិរញ្ញវត្ថុរួម							
	២០២៣				២០២២			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ECL	ECL	ECL		ECL	ECL	ECL	
	ពេញមួយរយៈកាល- មិនថយ	ពេញមួយរយៈកាល- ថយចុះតិចតួច	ពេញមួយរយៈកាល- ថយចុះតិចតួច		ពេញមួយរយៈកាល- មិនថយ	ពេញមួយរយៈកាល- ថយចុះតិចតួច	ពេញមួយរយៈកាល- ថយចុះតិចតួច	
	ECL ១២ខែ ដុល្លារអន្តរជាតិ	ចុះតិចតួចឥណទាន ដុល្លារអន្តរជាតិ	ឥណទាន ដុល្លារអន្តរជាតិ		ECL ១២ខែ ដុល្លារអន្តរជាតិ	ចុះតិចតួចឥណទាន ដុល្លារអន្តរជាតិ	ឥណទាន ដុល្លារអន្តរជាតិ	
ឥណទានអតិថិជនខាងក្រៅ								
តាមដានធម្មតា	៦៣១.០៥៦.៩៩៨	-	-	៦៣១.០៥៦.៩៩៨	៦៦៩.១៦៥.២៦០	-	-	៦៦៩.១៦៥.២៦០
ហ្សាំមើលពិសេស	-	៤.២៣៤.៥២៦	-	៤.២៣៤.៥២៦	-	៦.១១១.៩៣៣	-	៦.១១១.៩៣៣
មិនសងប្រាក់/ថយចុះតិចតួចឥណទាន	-	-	១១.០៥៧.៧៣២	១១.០៥៧.៧៣២	-	-	៣.៦០៩.៧៤៨	៣.៦០៩.៧៤៨
តម្លៃយោងដុល	៦៣១.០៥៦.៩៩៨	៤.២៣៤.៥២៦	១១.០៥៧.៧៣២	៦៤៦.៣៤៩.២៥៦	៦៦៩.១៦៥.២៦០	៦.១១១.៩៣៣	៣.៦០៩.៧៤៨	៦៧៨.៨៨៦.៩៤១
សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក	(៥.៨០៣.៨៩៦)	(៣៤៤.៤០៨)	(២.៦៦៣.៣៦៩)	(៨.៨១១.៦៧៣)	(៧.៨០៦.៤១៨)	(៤៣៨.៥៣៥)	(៨២៤.៤២១)	(៩.០៦៩.៣៧៤)
តម្លៃយោងសុទ្ធ	៦២៥.២៥៣.១០២	៣.៨៩០.១១៨	៨.៣៩៤.៣៦៣	៦៣៧.៤៣៧.៤៨៣	៦៦១.៣៥៨.៨៤២	៥.៦៧៣.៣៩៨	២.៧៨៥.៣២៧	៦៦៩.៨១៧.៥៦៧
គិតជាពាន់រៀល	២.៥៥៤.១៥៨.៩២២	១៥.៨៩១.១៣២	៣៤.២៩០.៩៧៣	២.៦០៤.៣៤១.០២៧	២.៧២២.៨១៤.៣៥៣	២៣.៣៥៧.៣៨០	១១.៤៦៧.១៩០	២.៧៥៧.៦៣៨.៩២៣

ធនាគារ សហករណ៍ជូ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)
 ៣៥.១ ហានិភ័យឥណទាន (ត)
 (ង) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

	របាយការណ៍ហិរញ្ញវត្ថុដោយឡែក							
	២០២៣				២០២២			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ECL	ECL	ECL		ECL	ECL	ECL	
	ពេញមួយរយៈកាល- មិនថយ	ពេញមួយរយៈកាល- ថយចុះតម្លៃ	ពេញមួយរយៈកាល- ថយចុះតម្លៃ		ពេញមួយរយៈកាល- មិនថយ	ពេញមួយរយៈកាល- ថយចុះតម្លៃ	ពេញមួយរយៈកាល- ថយចុះតម្លៃ	
	ECL ១២ខែ ដុល្លារអន្តរកាល	ចុះតម្លៃឥណទាន ដុល្លារអន្តរកាល	ឥណទាន ដុល្លារអន្តរកាល		ECL ១២ខែ ដុល្លារអន្តរកាល	ចុះតម្លៃឥណទាន ដុល្លារអន្តរកាល	ឥណទាន ដុល្លារអន្តរកាល	
ឥណទានអតិថិជនខាងក្រៅ								
តាមដានធម្មតា	៦៣១.០៥៦.៩៩៨	-	-	៦៣១.០៥៦.៩៩៨	៦៦៩.១៦៥.២៦០	-	-	៦៦៩.១៦៥.២៦០
ប្តូរមើលពិសេស	-	៤.២៣៤.៥២៦	-	៤.២៣៤.៥២៦	-	៦.១១១.៩៣៣	-	៦.១១១.៩៣៣
មិនសងប្រាក់/ថយចុះតម្លៃឥណទាន	-	-	១១.០៥៧.៧៣២	១១.០៥៧.៧៣២	-	-	៣.៦០៩.៧៤៨	៣.៦០៩.៧៤៨
តម្លៃយោងដុល	៦៣១.០៥៦.៩៩៨	៤.២៣៤.៥២៦	១១.០៥៧.៧៣២	៦៤៦.៣៤៩.២៥៦	៦៦៩.១៦៥.២៦០	៦.១១១.៩៣៣	៣.៦០៩.៧៤៨	៦៧៨.៨៨៦.៩៤១
សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក	(៥.៨០៣.៨៩៦)	(៣៤៤.៤០៨)	(២.៦៦៣.៣៦៩)	(៨.៨១១.៦៧៣)	(៧.៨០៦.៤១៨)	(៤៣៨.៥៣៥)	(៨២៤.៤២១)	(៩.០៦៩.៣៧៤)
តម្លៃយោងសុទ្ធ	៦២៥.២៥៣.១០២	៣.៨៩០.១១៨	៨.៣៩៤.៣៦៣	៦៣៧.៥៣៧.៥៨៣	៦៦១.៣៥៨.៨៤២	៥.៦៧៣.៣៩៨	២.៧៨៥.៣២៧	៦៦៩.៨១៧.៥៦៧
គិតជាពាន់រៀល	២.៥៥៤.១៥៨.៩២២	១៥.៨៩១.១៣២	៣៤.២៩០.៩៧៣	២.៦០៤.៣៤១.០២៧	២.៧២២.៨១៤.៣៥៣	២៣.៣៥៧.៣៨០	១១.៤៦៧.១៩០	២.៧៥៧.៦៣៨.៩២៣

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ង) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

	របាយការណ៍ហិរញ្ញវត្ថុរួម							
	២០២៣				២០២២			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣		ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	
	ECL	ECL			ECL			
	ពេញមួយរយៈកាល- មិនថយ	ពេញមួយរយៈកាល- ថយចុះតម្លៃ	ឥណទាន	សរុប	ពេញមួយរយៈកាល- មិនថយ	ពេញមួយរយៈកាល- ថយចុះតម្លៃ	ឥណទាន	សរុប
	ECL ១២ខែ ដុល្លារអន្តរជាតិ	ចុះតម្លៃឥណទាន ដុល្លារអន្តរជាតិ	ឥណទាន ដុល្លារអន្តរជាតិ	សរុប ដុល្លារអន្តរជាតិ	ECL ១២ខែ ដុល្លារអន្តរជាតិ	ចុះតម្លៃឥណទាន ដុល្លារអន្តរជាតិ	ឥណទាន ដុល្លារអន្តរជាតិ	សរុប ដុល្លារអន្តរជាតិ
ការវិនិយោគមូលបត្រចាស់ថែទាំ								
ថ្លៃដើមដករំលស់								
តាមដានធម្មតា	៣.០៣៤.៣៥៦	-	-	៣.០៣៤.៣៥៦	៤.០៣៣.០៤៨	-	-	៤.០៣៣.០៤៨
ហ្សាំមើលពិសេស	-	-	-	-	-	-	-	-
មិនសងប្រាក់/ថយចុះតម្លៃឥណទាន	-	-	-	-	-	-	-	-
តម្លៃយោងដុល	៣.០៣៤.៣៥៦	-	-	៣.០៣៤.៣៥៦	៤.០៣៣.០៤៨	-	-	៤.០៣៣.០៤៨
សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក	(៣០.០០០)	-	-	(៣០.០០០)	(៣០.០០០)	-	-	(៣០.០០០)
តម្លៃយោងសុទ្ធ	៣.០០៤.៣៥៦	-	-	៣.០០៤.៣៥៦	៤.០០៣.០៤៨	-	-	៤.០០៣.០៤៨
គិតជាពាន់រៀល	១២.២៧២.៧៩៤	-	-	១២.២៧២.៧៩៤	១៦.៤៨០.៥៤៩	-	-	១៦.៤៨០.៥៤៩

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ង) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

	របាយការណ៍ហិរញ្ញវត្ថុដោយឡែក							
	២០២៣				២០២២			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ECL	ECL	ECL		ECL	ECL	ECL	
	ពេញមួយរយៈកាល- មិនថយ	ពេញមួយរយៈកាល- ថយចុះតម្លៃ	ពេញមួយរយៈកាល- ថយចុះតម្លៃ		ពេញមួយរយៈកាល- មិនថយ	ពេញមួយរយៈកាល- ថយចុះតម្លៃ	ពេញមួយរយៈកាល- ថយចុះតម្លៃ	
	ECL ១២ខែ ដុល្លារអន្តរជាតិ	ចុះតម្លៃឥណទាន ដុល្លារអន្តរជាតិ	ឥណទាន ដុល្លារអន្តរជាតិ		ECL ១២ខែ ដុល្លារអន្តរជាតិ	ចុះតម្លៃឥណទាន ដុល្លារអន្តរជាតិ	ឥណទាន ដុល្លារអន្តរជាតិ	
ការវិនិយោគមូលបត្រចាស់រ៉េចកាម ថ្លៃដើមដករំលស់								
តាមដានធម្មតា	៣.០៣៤.៣៥៦	-	-	៣.០៣៤.៣៥៦	៤.០៣៣.០៤៨	-	-	៤.០៣៣.០៤៨
ឃ្លាំមើលពិសេស	-	-	-	-	-	-	-	-
មិនសងប្រាក់/ថយចុះតម្លៃឥណទាន	-	-	-	-	-	-	-	-
តម្លៃយោងដុល	៣.០៣៤.៣៥៦	-	-	៣.០៣៤.៣៥៦	៤.០៣៣.០៤៨	-	-	៤.០៣៣.០៤៨
សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក	(៣០.០០០)	-	-	(៣០.០០០)	(៣០.០០០)	-	-	(៣០.០០០)
តម្លៃយោងសុទ្ធ	៣.០០៤.៣៥៦	-	-	៣.០០៤.៣៥៦	៤.០០៣.០៤៨	-	-	៤.០០៣.០៤៨
គិតជាពាន់រៀល	១២.២៧២.៧៩៤	-	-	១២.២៧២.៧៩៤	១៦.៤៨០.៥៤៩	-	-	១៦.៤៨០.៥៤៩

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ង) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

	របាយការណ៍ហិរញ្ញវត្ថុរួម							
	២០២៣				២០២២			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ECL	ECL			ECL	ECL		
	ពេញមួយរយៈកាល-មិនថយ	ពេញមួយរយៈកាល-ថយចុះតិចតួច			ពេញមួយរយៈកាល-មិនថយ	ពេញមួយរយៈកាល-ថយចុះតិចតួច		
	ECL ១២ខែ	ចុះតិចតួចឥណទាន	ឥណទាន		ECL ១២ខែ	ចុះតិចតួចឥណទាន	ឥណទាន	
	ដុល្លារអមេរិក	ដុល្លារអមេរិក	ដុល្លារអមេរិក	ដុល្លារអមេរិក	ដុល្លារអមេរិក	ដុល្លារអមេរិក	ដុល្លារអមេរិក	ដុល្លារអមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ								
ទាន់វេលាតាមផ្ទៃដីដើមជករំលស់								
មានចំណាត់ថ្នាក់វិនិយោគ	-	-	-	-	-	-	-	-
មិនមានចំណាត់ថ្នាក់វិនិយោគ	-	-	-	-	-	-	-	-
មិនមានចំណាត់ថ្នាក់	២.១១២.៧១០	-	-	២.១១២.៧១០	១.៧៥៨.៥៥៨	-	-	១.៧៥៨.៥៥៨
ហានិភ័យដុល	២.១១២.៧១០	-	-	២.១១២.៧១០	១.៧៥៨.៥៥៨	-	-	១.៧៥៨.៥៥៨
គិតជាពាន់រៀល	៨.៦៣០.៤២០	-	-	៨.៦៣០.៤២០	៧.២៣៩.៩៨៣	-	-	៧.២៣៩.៩៨៣

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ង) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

	របាយការណ៍ហិរញ្ញវត្ថុដោយឡែក							
	២០២៣				២០២២			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ECL	ECL	ECL		ECL	ECL	ECL	
	ពេញមួយរយៈកាល-មិនថយ	ពេញមួយរយៈកាល-ថយចុះតិច	ពេញមួយរយៈកាល-ថយចុះតិច		ពេញមួយរយៈកាល-មិនថយ	ពេញមួយរយៈកាល-ថយចុះតិច	ពេញមួយរយៈកាល-ថយចុះតិច	
	ECL ១២ខែ ដុល្លារអន្តរជាតិ	ចុះតិចឥណទាន ដុល្លារអន្តរជាតិ	ឥណទាន ដុល្លារអន្តរជាតិ		ECL ១២ខែ ដុល្លារអន្តរជាតិ	ចុះតិចឥណទាន ដុល្លារអន្តរជាតិ	ឥណទាន ដុល្លារអន្តរជាតិ	
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ ទាំងរួមគ្នាដែលបានបង្កើតឡើង								
មានចំណាត់ថ្នាក់វិនិយោគ	-	-	-	-	-	-	-	-
មិនមានចំណាត់ថ្នាក់វិនិយោគ	-	-	-	-	-	-	-	-
មិនមានចំណាត់ថ្នាក់	២.០៦២.៩០៤	-	-	២.០៦២.៩០៤	១.៧០៤.៩៦៤	-	-	១.៧០៤.៩៦៤
ហានិភ័យរួម	២.០៦២.៩០៤	-	-	២.០៦២.៩០៤	១.៧០៤.៩៦៤	-	-	១.៧០៤.៩៦៤
គិតជាពាន់រៀល	៨.៤២៦.៩៦៣	-	-	៨.៤២៦.៩៦៣	៧.០១៩.៣៣៧	-	-	៧.០១៩.៣៣៧

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ង) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

	របាយការណ៍ហិរញ្ញវត្ថុរួម							
	២០២៣				២០២២			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣		ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	
	ECL	ECL	ECL		ECL	ECL	ECL	
	ពេញមួយរយៈកាល-មិនថយចុះកម្រិត	ពេញមួយរយៈកាល-មិនថយចុះកម្រិត	ពេញមួយរយៈកាល-មិនថយចុះកម្រិត	សរុប	ពេញមួយរយៈកាល-មិនថយចុះកម្រិត	ពេញមួយរយៈកាល-មិនថយចុះកម្រិត	ពេញមួយរយៈកាល-មិនថយចុះកម្រិត	សរុប
	ECL ១២ខែ បុគ្គលិកអនុវត្ត	បុគ្គលិកអនុវត្ត	ឥណទាន បុគ្គលិកអនុវត្ត	បុគ្គលិកអនុវត្ត	ECL ១២ខែ បុគ្គលិកអនុវត្ត	បុគ្គលិកអនុវត្ត	ឥណទាន បុគ្គលិកអនុវត្ត	បុគ្គលិកអនុវត្ត
ខ្ទង់ក្រៅតារាងតុល្យការ								
តាមដានធម្មតា	៥៤.៥៥៧.៩៥៨	-	-	៥៤.៥៥៧.៩៥៨	៥៨.៤៧២.២៨៤	-	-	៥៨.៤៧២.២៨៤
ប្តូរមើលពិសេស	-	-	-	-	-	-	-	-
មិនសងប្រាក់/ថយចុះកម្រិតឥណទាន	-	-	-	-	-	-	-	-
ហានិភ័យដុល	៥៤.៥៥៧.៩៥៨	-	-	៥៤.៥៥៧.៩៥៨	៥៨.៤៧២.២៨៤	-	-	៥៨.៤៧២.២៨៤
សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក	(៦៨៩.៥៧៤)	-	-	(៦៨៩.៥៧៤)	(៥៩២.៧២៨)	-	-	(៥៩២.៧២៨)
ហានិភ័យសុទ្ធ	៥៣.៨៦៨.៣៨៤	-	-	៥៣.៨៦៨.៣៨៤	៥៧.៨៧៩.៥៥៦	-	-	៥៧.៨៧៩.៥៥៦
គិតជាពាន់រៀល	២២០.០៥២.៣៨៤	-	-	២២០.០៥២.៣៨៤	២៣៨.២៩០.១៣២	-	-	២៣៨.២៩០.១៣២

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ង) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

	របាយការណ៍ហិរញ្ញវត្ថុដោយឡែក							
	២០២៣				២០២២			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣		ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	
	ECL	ECL			ECL	ECL		
	ពេញមួយរយៈ កាល-មិនថយ ECL ១២ខែ ដុល្លារអន្តរជាតិ	ពេញមួយរយៈ កាល-ថយចុះតម្លៃ ដុល្លារអន្តរជាតិ	ពេញមួយរយៈ កាល-ថយចុះតម្លៃ ឥណទាន	សរុប ដុល្លារអន្តរជាតិ	ពេញមួយរយៈ កាល-មិនថយ ECL ១២ខែ ដុល្លារអន្តរជាតិ	ពេញមួយរយៈ កាល-ថយចុះតម្លៃ ដុល្លារអន្តរជាតិ	ពេញមួយរយៈ កាល-ថយចុះតម្លៃ ឥណទាន	សរុប ដុល្លារអន្តរជាតិ
ខ្ទង់ក្រៅតារាងតុល្យការ								
តាមដានធម្មតា	៥៤.៥៥៧.៩៥៨	-	-	៥៤.៥៥៧.៩៥៨	៥៨.៤៧២.២៨៤	-	-	៥៨.៤៧២.២៨៤
ឃ្លាំមើលពិសេស	-	-	-	-	-	-	-	-
មិនសងប្រាក់/ថយចុះតម្លៃឥណទាន	-	-	-	-	-	-	-	-
ហានិភ័យដុល	៥៤.៥៥៧.៩៥៨	-	-	៥៤.៥៥៧.៩៥៨	៥៨.៤៧២.២៨៤	-	-	៥៨.៤៧២.២៨៤
សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក	(៦៨៩.៥៧៤)	-	-	(៦៨៩.៥៧៤)	(៥៩២.៧២៨)	-	-	(៥៩២.៧២៨)
ហានិភ័យសុទ្ធ	៥៣.៨៦៨.៣៨៤	-	-	៥៣.៨៦៨.៣៨៤	៥៧.៨៧៩.៥៥៦	-	-	៥៧.៨៧៩.៥៥៦
គិតជាពាន់រៀល	២២០.០៥២.៣៤៨	-	-	២២០.០៥២.៣៤៨	២៣៨.២៩០.១៣២	-	-	២៣៨.២៩០.១៣២

ធនាគារ សហករណ៍ជូ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ច) សំវិធានធនសម្រាប់ការខាតបង់

(i) ការផ្ទៀងផ្ទាត់ការខាតឥណទានរំពឹងទុក – ឥណទានអតិថិជន

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ECL ១២ខែ	ECL ពេញមួយរយៈកាល រំពឹងទុក	ECL ពេញមួយរយៈកាល ជ័យជម្នះ		ECL ១២ខែ	ECL ពេញមួយរយៈកាល រំពឹងទុក	ECL ពេញមួយរយៈកាល ជ័យជម្នះ	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	
ការខាតឥណទានរំពឹងទុក								
សំវិធានធនសម្រាប់ការខាតបង់នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣	៧.៨០៦.៤១៨	៤៣៨.៥៣៥	៨២៤.៤២១	៩.០៦៩.៣៧៤	៧.៨០៦.៤១៨	៤៣៨.៥៣៥	៨២៤.៤២១	៩.០៦៩.៣៧៤
<i>បម្រែបម្រួលដោយសារហានិភ័យនៅថ្ងៃទី០១ ខែមករា ៖</i>								
ផ្ទេរទៅដំណាក់កាលទី១	៣៩២.៤១៥	(៣៧៩.៣៤៩)	(១៣.០៦៦)	-	៣៩២.៤១៥	(៣៧៩.៣៤៩)	(១៣.០៦៦)	-
ផ្ទេរទៅដំណាក់កាលទី២	(៤២.២០៥)	៤២.២០៥	-	-	(៤២.២០៥)	៤២.២០៥	-	-
ផ្ទេរទៅដំណាក់កាលទី៣	(១៩.៩៦៤)	(១៨.៦៨១)	៣៨.៦៤៥	-	(១៩.៩៦៤)	(១៨.៦៨១)	៣៨.៦៤៥	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង	២.២៦៤.៧១០	-	-	២.២៦៤.៧១០	២.២៦៤.៧១០	-	-	២.២៦៤.៧១០
ការវាស់វែងសំវិធានធនសម្រាប់ការខាតបង់ឡើងវិញសុទ្ធ (*)	(២.១៩៣.៣៦៥)	២៨០.៧៣៤	៦.៧៧៩.៧១៤	៤.៨៦៧.០៨៣	(២.១៩៣.៣៦៥)	២៨០.៧៣៤	៦.៧៧៩.៧១៤	៤.៨៦៧.០៨៣
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានលប់ទទួលស្គាល់ក្នុងអំឡុងឆ្នាំក្រៅពីជម្រះចេញពីបញ្ជី	(២.៤០៤.១១៣)	(១៩.០៣៦)	(៨.៦១៤)	(២.៤៣១.៧៦៣)	(២.៤០៤.១១៣)	(១៩.០៣៦)	(៨.៦១៤)	(២.៤៣១.៧៦៣)
ជម្រះចេញពីបញ្ជី	-	-	(៤.៩៥៧.៧៣១)	(៤.៩៥៧.៧៣១)	-	-	(៤.៩៥៧.៧៣១)	(៤.៩៥៧.៧៣១)
សំវិធានធនសម្រាប់ការខាតបង់ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៥.៨០៣.៨៩៦	៣៤៤.៤០៨	២.៦៦៣.៣៦៩	៨.៨១១.៦៧៣	៥.៨០៣.៨៩៦	៣៤៤.៤០៨	២.៦៦៣.៣៦៩	៨.៨១១.៦៧៣
គិតជាពាន់រៀល	២៣.៧០៨.៩១៥	១.៤០៦.៩០៧	១០.៨៧៩.៨៦២	៣៥.៩៩៥.៦៨៤	២៣.៧០៨.៩១៥	១.៤០៦.៩០៧	១០.៨៧៩.៨៦២	៣៥.៩៩៥.៦៨៤

(*) ផលប៉ះពាល់នៃការវាស់វែង ECL ដោយសារការប្រែប្រួល PD, LGD និងចំណាត់ថ្នាក់ឥណទានរបស់អ្នកជាប់កាតព្វកិច្ច ក្នុងអំឡុងឆ្នាំ គឺកើតឡើងពីការដាក់បញ្ចូលព័ត៌មានថ្មីៗទៅក្នុងគំរូជាប្រចាំ។

ធនាគារ សហករណ៍ជូ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(២) សំវិធានធនសម្រាប់ការខាតបង់ (ត)

(i) ការផ្ទៀងផ្ទាត់ការខាតឥណទានរំពឹងទុក – ឥណទានអតិថិជន (ត)

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	ដំណាច់កាលបរិច្ឆេទទី១	ដំណាច់កាលបរិច្ឆេទទី២	ដំណាច់កាលបរិច្ឆេទទី៣	សរុប	ដំណាច់កាលបរិច្ឆេទទី១	ដំណាច់កាលបរិច្ឆេទទី២	ដំណាច់កាលបរិច្ឆេទទី៣	សរុប
	EOI ១២ខែ	EOI ពេញមួយឆ្នាំ	EOI ពេញមួយឆ្នាំ		EOI ១២ខែ	EOI ពេញមួយឆ្នាំ	EOI ពេញមួយឆ្នាំ	
	ដុល្លារអាមេរិក	កាស-មិនមែន	កាស-មិនមែន		ដុល្លារអាមេរិក	កាស-មិនមែន	កាស-មិនមែន	
កម្រិតហានិភ័យ								
កម្រិតហានិភ័យនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣	៦៦៩.១៦៥.២៦០	៦.១១១.៩៣៣	៣.៦០៩.៧៤៨	៦៧៨.៨៨៦.៩៤១	៦៦៩.១៦៥.២៦០	៦.១១១.៩៣៣	៣.៦០៩.៧៤៨	៦៧៨.៨៨៦.៩៤១
បម្រែបម្រួលដោយសារឧបករណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់នៅថ្ងៃទី០១ ខែមករា								
ផ្ទេរទៅដំណាក់កាលទី១	៥.១៣៨.៧០៨	(៥.០៨០.៥៥៣)	(៥៨.១៥៥)	-	៥.១៣៨.៧០៨	(៥.០៨០.៥៥៣)	(៥៨.១៥៥)	-
ផ្ទេរទៅដំណាក់កាលទី២	(៤.៨២១.៩១៥)	៤.៨២១.៩១៥	-	-	(៤.៨២១.៩១៥)	៤.៨២១.៩១៥	-	-
ផ្ទេរទៅដំណាក់កាលទី៣	(៧.០១១.២៦៤)	(៣១៣.៦០៤)	៧.៣៣៤.៨៦៨	-	(៧.០១១.២៦៤)	(៣១៣.៦០៤)	៧.៣៣៤.៨៦៨	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង	១៧៤.០៣០.៣៦៧	-	-	១៧៤.០៣០.៣៦៧	១៧៤.០៣០.៣៦៧	-	-	១៧៤.០៣០.៣៦៧
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានលក់ទទួលស្គាល់ក្នុង								
អំឡុងឆ្នាំក្រៅពីជម្រះចេញពីបញ្ជី	(២០៥.៨៤៤.១៥៥)	(៨៩៥.១៦៥)	៥.១២៩.០០២	(២០៥.៨៤៤.១៥៥)	(២០៥.៨៤៤.១៥៥)	(៨៩៥.១៦៥)	៥.១២៩.០០២	(២០៥.៨៤៤.១៥៥)
ជម្រះចេញពីបញ្ជី	-	-	(៤.៩៥៧.៧៣១)	(៤.៩៥៧.៧៣១)	-	-	(៤.៩៥៧.៧៣១)	(៤.៩៥៧.៧៣១)
កម្រិតហានិភ័យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៦៣១.០៥០.៩៩៨	៤.២៣៥.៥២៦	១១.០៥៧.៧៣៦	៦៤៦.៣៤៤.២៦០	៦៣១.០៥០.៩៩៨	៤.២៣៥.៥២៦	១១.០៥៧.៧៣៦	៦៤៦.៣៤៤.២៦០
គិតជាពាន់រៀល	២.៥៧៧.៨៦៧.៨៣៧	១៧.២៩៨.០៣៩	៤៥.១៧០.៨៣៤	២.៦៤០.៣៣៦.៧១១	២.៥៧៧.៨៦៧.៨៣៧	១៧.២៩៨.០៣៩	៤៥.១៧០.៨៣៤	២.៦៤០.៣៣៦.៧១១

ធនាគារ សហករណ៍ជូ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ប) សំវិធានធនសម្រាប់ការខាតបង់ (ត)

(i) ការផ្ទៀងផ្ទាត់ការខាតឥណទានរំពឹងទុក – ឥណទានអតិថិជន (ត)

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ECL ១២ខែ ឱ្យបាននិយម	ECL ពេញមួយរយៈ កាល-មិនមែនមុន៖ កម្រិតឥណទាន ឱ្យបាននិយម	ECL ពេញមួយរយៈ កាល-មិនមែនមុន៖ កម្រិតឥណទាន ឱ្យបាននិយម		ECL ១២ខែ ឱ្យបាននិយម	ECL ពេញមួយរយៈ កាល-មិនមែនមុន៖ កម្រិតឥណទាន ឱ្យបាននិយម	ECL ពេញមួយរយៈ កាល-មិនមែនមុន៖ កម្រិតឥណទាន ឱ្យបាននិយម	
សំវិធានធនសម្រាប់ការខាតបង់នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២	១០.៥៣៨.២០៨	១៥១.១៧០	១៩.៩៦៣	១០.៧០៩.៣៤១	១០.៥៣៨.២០៨	១៥១.១៧០	១៩.៩៦៣	១០.៧០៩.៣៤១
<i>បម្រែបម្រួលដោយសារការវិនិច្ឆ័យនៅថ្ងៃទី០១ ខែមករា ៖</i>								
ផ្ទេរទៅដំណាក់កាលទី១	២.៣០០	(២.២៧៨)	(២២)	-	២.៣០០	(២.២៧៨)	(២២)	-
ផ្ទេរទៅដំណាក់កាលទី២	(៥៨.៩០៦)	៥៨.៩០៦	-	-	(៥៨.៩០៦)	៥៨.៩០៦	-	-
ផ្ទេរទៅដំណាក់កាលទី៣	(៧៨៩.៨១៥)	(៥៦.១៨០)	៨៤៥.៩៩៥	-	(៧៨៩.៨១៥)	(៥៦.១៨០)	៨៤៥.៩៩៥	-
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មីដែលត្រូវបានបង្កើតឡើង	៤.៧២៥.៧៧៣	-	-	៤.៧២៥.៧៧៣	៤.៧២៥.៧៧៣	-	-	៤.៧២៥.៧៧៣
ការវាស់វែងសំវិធានធនសម្រាប់ការខាតបង់ឡើងវិញសុទ្ធ (*)	(១.៣៩៤.៧៤២)	២៩០.២៩៦	៣.១៣០.០៦៨	២.០២៥.៦២២	(១.៣៩៤.៧៤២)	២៩០.២៩៦	៣.១៣០.០៦៨	២.០២៥.៦២២
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានលក់ទទួលស្គាល់ក្នុង អំឡុងឆ្នាំក្រៅពីជម្រះចេញពីបញ្ជី	(៥២១៦.៣៩៧)	(៣.៣៧៩)	(២០.៥៣២)	(៥.២៥៣.៣០៨)	(៥២១៦.៣៩៧)	(៣.៣៧៩)	(២០.៥៣២)	(៥.២៥៣.៣០៨)
ជម្រះចេញពីបញ្ជី	-	-	(៣.១៥១.០៥៤)	(៣.១៥១.០៥៤)	-	-	(៣.១៥១.០៥៤)	(៣.១៥១.០៥៤)
សំវិធានធនសម្រាប់ការខាតបង់ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៧.៨០៦.៤១៨	៤៣៨.៥៣៥	៨១៤.៤២១	៩.០៥៩.៣៧៤	៧.៨០៦.៤១៨	៤៣៨.៥៣៥	៨១៤.៤២១	៩.០៥៩.៣៧៤
គិតជាពាន់រៀល	៣២.១៣៩.០២៣	១.៨០៥.៤៤៩	៣.៣៩៤.១៤១	៣៧.៣៣៨.៦១៣	៣២.១៣៩.០២៣	១.៨០៥.៤៤៩	៣.៣៩៤.១៤១	៣៧.៣៣៨.៦១៣

(*) ផលប៉ះពាល់នៃការវាស់វែង ECL ដោយសារការប្រែប្រួល PD, LGD និងចំណាត់ថ្នាក់ឥណទានរបស់អ្នកជាប់កាតព្វកិច្ច ក្នុងអំឡុងឆ្នាំ គឺកើតឡើងពីការដាក់បញ្ចូលព័ត៌មានថ្មីៗទៅក្នុងគំរូជាប្រចាំ។

ធនាគារ សហករណ៍ជូ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ប) សំវិធានធនសម្រាប់ការខាតបង់ (ត)

(i) ការផ្ទៀងផ្ទាត់ការខាតឥណទានរំពឹងទុក – ឥណទានអតិថិជន (ត)

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុរបស់ធុរក្រម			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	EOL ១២ខែ ដុល្លារអន្តរជាតិ	EOL ពេញមួយឆ្នាំ កាលបរិច្ឆេទបុគ្គលិក	EOL ពេញមួយឆ្នាំ កាលបរិច្ឆេទបុគ្គលិក		EOL ១២ខែ ដុល្លារអន្តរជាតិ	EOL ពេញមួយឆ្នាំ កាលបរិច្ឆេទបុគ្គលិក	EOL ពេញមួយឆ្នាំ កាលបរិច្ឆេទបុគ្គលិក	
កម្ពុជា								
កម្ពុជាប្រជាជននៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២	៥៦០.០៣៧.៣៦០	៧.៩៤២.៣៣៦	៦០.២០៥	៥៦៨.០៣៩.៩០១	៥៦០.០៣៧.៣៦០	៧.៩៤២.៣៣៦	៦០.២០៥	៥៦៨.០៣៩.៩០១
<i>បម្រែបម្រួលដោយសារការប្រែប្រួលដែលបានទទួលស្គាល់នៅថ្ងៃទី៣១ ខែមករា</i>								
ផ្ទេរទៅដំណាក់កាលទី១	៩៣២.៥០៦	(៦៥០.៦៤៧)	(២៨១.៨៤៩)	-	៩៣២.៥០៦	(៦៥០.៦៤៧)	(២៨១.៨៤៩)	-
ផ្ទេរទៅដំណាក់កាលទី២	(៩៧៩.២១០)	៩៧៩.២១០	-	-	(៩៧៩.២១០)	៩៧៩.២១០	-	-
ផ្ទេរទៅដំណាក់កាលទី៣	(៦.៩៧៧.៩៩១)	(៨៥.០០៥)	៧.០៦២.៩៩៦	-	(៦.៩៧៧.៩៩១)	(៨៥.០០៥)	៧.០៦២.៩៩៦	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង	២៤០.៥០៨.២៦៧	-	-	២៤០.៥០៨.២៦៧	២៤០.៥០៨.២៦៧	-	-	២៤០.៥០៨.២៦៧
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានលក់ទទួលស្គាល់ក្នុង								
អំឡុងឆ្នាំក្រៅពីជម្រះចេញពីបញ្ជី	(១២៤.៣៥៥.៦៧២)	(១.០៧៣.៩១១)	(៨០.៥៤០)	(១២៥.៤១០.១២៣)	(១២៤.៣៥៥.៦៧២)	(១.០៧៣.៩១១)	(៨០.៥៤០)	(១២៥.៤១០.១២៣)
ជម្រះចេញពីបញ្ជី	-	-	(៣.១៥១.០៥៤)	(៣.១៥១.០៥៤)	-	-	(៣.១៥១.០៥៤)	(៣.១៥១.០៥៤)
កម្ពុជាប្រជាជននៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	៦៦៩.១៦៥.២៦០	៦.១១១.៩៣៣	៣.៦០៩.៧៨៨	៦៧៨.៨៨៦.៩៨១	៦៦៩.១៦៥.២៦០	៦.១១១.៩៣៣	៣.៦០៩.៧៨៨	៦៧៨.៨៨៦.៩៨១
គិតជាពាន់រៀល	២៧៥.៩៥៣.៣៧៥	២៥.១៦២.៨២៨	១៤.៨១១.៣៣៣	២៩៥.៩២៧.៥៣៦	២៧៥.៩៥៣.៣៧៥	២៥.១៦២.៨២៨	១៤.៨១១.៣៣៣	២៩៥.៩២៧.៥៣៦

ធនាគារ សហករណ៍ជូ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(i) សំវិធានធនសម្រាប់ការខាតបង់ (ត)

(ii) ការផ្ទៀងផ្ទាត់ការខាតឥណទានរំពឹងទុក - ខ្ទង់ក្រៅតារាងតុល្យការ

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ECL ពេញមួយរយៈកាល និងថយចុះ	ECL ពេញមួយរយៈកាល និងថយចុះ	ECL ពេញមួយរយៈកាល និងថយចុះ		ECL ពេញមួយរយៈកាល និងថយចុះ	ECL ពេញមួយរយៈកាល និងថយចុះ	ECL ពេញមួយរយៈកាល និងថយចុះ	
	ECL ១២ខែ បុណ្យអនាមិក	កម្រិតឥណទាន បុណ្យអនាមិក	កម្រិតឥណទាន បុណ្យអនាមិក		ECL ១២ខែ បុណ្យអនាមិក	កម្រិតឥណទាន បុណ្យអនាមិក	កម្រិតឥណទាន បុណ្យអនាមិក	
ការខាតឥណទានរំពឹងទុក								
សំវិធានធនសម្រាប់ការខាតបង់នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣	៥៩១,៧២៨	-	-	៥៩១,៧២៨	៥៩១,៧២៨	-	-	៥៩១,៧២៨
បម្រែបម្រួលដោយសារហានិភ័យនៅថ្ងៃទី០១ ខែមករា ៖								
ផ្ទេរទៅដំណាក់កាលទី១	-	-	-	-	-	-	-	-
ផ្ទេរទៅដំណាក់កាលទី២	-	-	-	-	-	-	-	-
ផ្ទេរទៅដំណាក់កាលទី៣	-	-	-	-	-	-	-	-
ហានិភ័យថ្មី	៩១,៨៤៦	-	-	៩១,៨៤៦	៩១,៨៤៦	-	-	៩១,៨៤៦
សំវិធានធនសម្រាប់ការខាតបង់ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៦៨៩,៥៧៤	-	-	៦៨៩,៥៧៤	៦៨៩,៥៧៤	-	-	៦៨៩,៥៧៤
គិតជាពាន់រៀល	២,៨១៦,៩១០	-	-	២,៨១៦,៩១០	២,៨១៦,៩១០	-	-	២,៨១៦,៩១០

ធនាគារ សហករណ៍ជូ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ប) សំវិធានធនសម្រាប់ការខាតបង់ (ត)

(ii) ការផ្ទៀងផ្ទាត់ការខាតឥណទានរំពឹងទុក - ខ្ទង់ក្រៅតារាងតុល្យការ (ត)

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ECL ពេញមួយរយៈកាល មិនថយចុះ	ECL ពេញមួយរយៈកាល ថយចុះ	ECL ពេញមួយរយៈកាល ថយចុះ		ECL ពេញមួយរយៈកាល មិនថយចុះ	ECL ពេញមួយរយៈកាល ថយចុះ	ECL ពេញមួយរយៈកាល ថយចុះ	
	ECL ១២ខែ ដុល្លារអន្តរជាតិ	កម្ពុជាឥណទាន ដុល្លារអន្តរជាតិ	កម្ពុជាឥណទាន ដុល្លារអន្តរជាតិ		ECL ១២ខែ ដុល្លារអន្តរជាតិ	កម្ពុជាឥណទាន ដុល្លារអន្តរជាតិ	កម្ពុជាឥណទាន ដុល្លារអន្តរជាតិ	
កម្ពុជាឥណទាន								
តម្លៃយោងដុលនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣	៥៨.៤៧២.២៨៤	-	-	៥៨.៤៧២.២៨៤	៥៨.៤៧២.២៨៤	-	-	៥៨.៤៧២.២៨៤
<i>បម្រែបម្រួលដោយសារឧបករណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់នៅថ្ងៃទី០១ ខែមករា</i>								
ផ្ទេរទៅដំណាក់កាលទី១	-	-	-	-	-	-	-	-
ផ្ទេរទៅដំណាក់កាលទី២	-	-	-	-	-	-	-	-
ផ្ទេរទៅដំណាក់កាលទី៣	-	-	-	-	-	-	-	-
ហានិភ័យថ្មី	(៣.៩១៤.៣២៦)	-	-	(៣.៩១៤.៣២៦)	(៣.៩១៤.៣២៦)	-	-	(៣.៩១៤.៣២៦)
តម្លៃយោងដុល នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៥៤.៥៥៧.៩៥៨	-	-	៥៤.៥៥៧.៩៥៨	៥៤.៥៥៧.៩៥៨	-	-	៥៤.៥៥៧.៩៥៨
គិតជាពាន់រៀល	២២២.៨៦៩.២៥៨	-	-	២២២.៨៦៩.២៥៨	២២២.៨៦៩.២៥៨	-	-	២២២.៨៦៩.២៥៨

ធនាគារ សហករណ៍ជូ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(២) សំវិធានធនសម្រាប់ការខាតបង់ (ត)

(ii) ការផ្ទៀងផ្ទាត់ការខាតឥណទានរំពឹងទុក - ខ្ទង់ក្រៅតារាងតុល្យការ (ត)

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	EOL ពេញមួយរយៈកាល មិនថយចុះ	EOL ពេញមួយរយៈកាល មិនថយចុះ	EOL ពេញមួយរយៈកាល មិនថយចុះ		EOL ពេញមួយរយៈកាល មិនថយចុះ	EOL ពេញមួយរយៈកាល មិនថយចុះ	EOL ពេញមួយរយៈកាល មិនថយចុះ	
	ឱ្យប្រើប្រាស់	ឱ្យប្រើប្រាស់	ឱ្យប្រើប្រាស់		ឱ្យប្រើប្រាស់	ឱ្យប្រើប្រាស់	ឱ្យប្រើប្រាស់	
ការខាតឥណទានរំពឹងទុក								
សំវិធានធនសម្រាប់ការខាតបង់នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២	៤៥៨.៦៤៤	-	-	៤៥៨.៦៤៤	៤៥៨.៦៤៤	-	-	៤៥៨.៦៤៤
<i>បម្រែបម្រួលដោយសារហានិភ័យនៅថ្ងៃទី០១ ខែមករា ៖</i>								
ផ្ទេរទៅដំណាក់កាលទី១	-	-	-	-	-	-	-	-
ផ្ទេរទៅដំណាក់កាលទី២	-	-	-	-	-	-	-	-
ផ្ទេរទៅដំណាក់កាលទី៣	-	-	-	-	-	-	-	-
ហានិភ័យថ្មី	១៣៤.០៨៤	-	-	១៣៤.០៨៤	១៣៤.០៨៤	-	-	១៣៤.០៨៤
សំវិធានធនសម្រាប់ការខាតបង់ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	៥៩២.៧២៨	-	-	៥៩២.៧២៨	៥៩២.៧២៨	-	-	៥៩២.៧២៨
គិតជាពាន់រៀល	២.៤៤០.២៦១	-	-	២.៤៤០.២៦១	២.៤៤០.២៦១	-	-	២.៤៤០.២៦១

ធនាគារ សហករណ៍ជូ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(i) សំវិធានធនសម្រាប់ការខាតបង់ (ត)

(ii) ការផ្ទៀងផ្ទាត់ការខាតឥណទានរំពឹងទុក - ខ្ទង់ក្រៅតារាងតុល្យការ (ត)

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	ដំណាច់កាលបរិច្ឆេទ	ដំណាច់កាលបរិច្ឆេទ	ដំណាច់កាលបរិច្ឆេទ	ដំណាច់កាលបរិច្ឆេទ	ដំណាច់កាលបរិច្ឆេទ	ដំណាច់កាលបរិច្ឆេទ	ដំណាច់កាលបរិច្ឆេទ	ដំណាច់កាលបរិច្ឆេទ
	EOI កេរ្តិ៍ស្មោះសេចក្តី	EOI កេរ្តិ៍ស្មោះសេចក្តី	EOI កេរ្តិ៍ស្មោះសេចក្តី	EOI កេរ្តិ៍ស្មោះសេចក្តី	EOI កេរ្តិ៍ស្មោះសេចក្តី	EOI កេរ្តិ៍ស្មោះសេចក្តី	EOI កេរ្តិ៍ស្មោះសេចក្តី	EOI កេរ្តិ៍ស្មោះសេចក្តី
	កាលបរិច្ឆេទ	កាលបរិច្ឆេទ	កាលបរិច្ឆេទ	កាលបរិច្ឆេទ	កាលបរិច្ឆេទ	កាលបរិច្ឆេទ	កាលបរិច្ឆេទ	កាលបរិច្ឆេទ
	EOI ១២ខែ	កំណត់សម្គាល់	កំណត់សម្គាល់	សរុប	EOI ១២ខែ	កំណត់សម្គាល់	កំណត់សម្គាល់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
កំណត់សម្គាល់								
កំណត់សម្គាល់ដុល្លារនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២	៤៣.៨៨១.២៧៦	-	-	៤៣.៨៨១.២៧៦	៤៣.៨៨១.២៧៦	-	-	៤៣.៨៨១.២៧៦
បម្រែបម្រួលដោយសារឧបករណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់នៅថ្ងៃទី០១ ខែមករា								
ផ្ទេរទៅដំណាក់កាលទី១	-	-	-	-	-	-	-	-
ផ្ទេរទៅដំណាក់កាលទី២	-	-	-	-	-	-	-	-
ផ្ទេរទៅដំណាក់កាលទី៣	-	-	-	-	-	-	-	-
ហានិភ័យថ្មី	១៤.៥៩១.០០៨	-	-	១៤.៥៩១.០០៨	១៤.៥៩១.០០៨	-	-	១៤.៥៩១.០០៨
កំណត់សម្គាល់ដុល្លារ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	៥៨.៤៧២.២៨៤	-	-	៥៨.៤៧២.២៨៤	៥៨.៤៧២.២៨៤	-	-	៥៨.៤៧២.២៨៤
គិតជាពាន់រៀល	២៤០.៧៣០.៣៩៣	-	-	២៤០.៧៣០.៣៩៣	២៤០.៧៣០.៣៩៣	-	-	២៤០.៧៣០.៣៩៣

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ឆ) បណ្តុំទ្រព្យសកម្មហិរញ្ញវត្ថុ ធៀបនឹងហានិភ័យឥណទាន

(i) វិភាគតាមប្រភេទអាជីវកម្ម

តារាងខាងក្រោមនេះ លម្អិតអំពីហានិភ័យឥណទានសំខាន់ៗរបស់សម្ព័ន្ធធនាគារ និងធនាគារ តាមតម្លៃយោងដុលររបស់វា ដកការថយចុះតម្លៃប្រសិនបើមានដោយចាត់ថ្នាក់តាមប្រភេទអាជីវកម្មរបស់ភាគីដៃគូ។

	របាយការណ៍ហិរញ្ញវត្ថុរួម					
	២០២៣					
	សមតុល្យនៃធនាគារ និងគ្រឹះស្ថាន ហិរញ្ញវត្ថុផ្សេងៗ ដុល្លារអាមេរិក	ឥណទានអតិថិជន ដុល្លារអាមេរិក	ការវិនិយោគ មូលបត្រ ដុល្លារអាមេរិក	ទ្រព្យសកម្ម ហិរញ្ញវត្ថុផ្សេងៗ ដុល្លារអាមេរិក	ខ្ទប់ក្រៅការពន្យល់ ការ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គ្រឹះស្ថានហិរញ្ញវត្ថុ	៥៤.៥៤៥.៦៤៥	២៧.៥០៣.៦៩០	៨២៨.០៨២	-	-	៨២.៨៧៧.៤១៧
សំណង់	-	៦០.០៥១.៤២៥	-	-	-	៦០.០៥១.៤២៥
កសិកម្ម	-	៨.១៦៥.៩៤០	-	-	-	៨.១៦៥.៩៤០
គេហដ្ឋាន	-	១៧.២៣៨.០៤៣	-	-	-	១៧.២៣៨.០៤៣
ផលិតកម្ម	-	២០.៨១២.០៨៣	-	-	-	២០.៨១២.០៨៣
អចលនទ្រព្យ	-	៣៦៨.២៤៦.៥៥៨	-	-	-	៣៦៨.២៤៦.៥៥៨
ជំនួញលក់រាយ	-	២៤.៣៧៦.៣១៩	-	-	-	២៤.៣៧៦.៣១៩
ជំនួញលក់បោះដុំ	-	៧៦.៥២៥.៨៣៨	-	-	-	៧៦.៥២៥.៨៣៨
ផ្សេងៗ	-	៤៣.៤២៩.៣៦០	៣.០៣៤.៣៥៦	២.១១២.៧១០	៥៤.៥៥៧.៩៥៨	១០៣.១៣៤.៣៨៤
ហានិភ័យឥណទានសរុប	៥៤.៥៤៥.៦៤៥	៦៤៦.៣៤៩.២៥៦	៣.៨៦២.៤៣៨	២.១១២.៧១០	៥៤.៥៥៧.៩៥៨	៧៦១.៤២៥.០០៧
គិតជាពាន់រៀល	២២២.៨១៨.៩៦០	២.៦៤០.៣៣៦.៧១១	១៥.៧៧៨.០៥៩	៨.៦៣០.៤២០	២២២.៨១៩.២៥៨	៣.១១០.៤៣៣.៤០៨

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ឆ) បណ្តុំទ្រព្យសកម្មហិរញ្ញវត្ថុ ធៀបនឹងហានិភ័យឥណទាន

(i) វិភាគតាមប្រភេទអាជីវកម្ម (ត)

	របាយការណ៍ហិរញ្ញវត្ថុដោយឡែក					
	២០២៣					
	សមតុល្យនៃធនាគារ និងគ្រឹះស្ថាន ហិរញ្ញវត្ថុផ្សេងៗ ដុល្លារអាមេរិក	ឥណទានអតិថិជន ដុល្លារអាមេរិក	ការវិនិយោគ មូលបត្រ ដុល្លារអាមេរិក	ទ្រព្យសកម្ម ខ្ទង់ក្រៅការកាត់កុល្យ ហិរញ្ញវត្ថុផ្សេងៗ ដុល្លារអាមេរិក	ការ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គ្រឹះស្ថានហិរញ្ញវត្ថុ	៥២.៩៨២.២៦១	២៧.៥០៣.៦៩០	៨២៨.០៨២	-	-	៨១.៣១៤.០៣៣
សំណង់	-	៦០.០៥១.៤២៥	-	-	-	៦០.០៥១.៤២៥
កសិកម្ម	-	៨.១៦៥.៩៤០	-	-	-	៨.១៦៥.៩៤០
គេហដ្ឋាន	-	១៧.២៣៨.០៤៣	-	-	-	១៧.២៣៨.០៤៣
ផលិតកម្ម	-	២០.៨១២.០៨៣	-	-	-	២០.៨១២.០៨៣
អចលនទ្រព្យ	-	៣៦៨.២៤៦.៥៥៨	-	-	-	៣៦៨.២៤៦.៥៥៨
ជំនួញលក់រាយ	-	២៤.៣៧៦.៣១៩	-	-	-	២៤.៣៧៦.៣១៩
ជំនួញលក់បោះដុំ	-	៧៦.៥២៥.៨៣៨	-	-	-	៧៦.៥២៥.៨៣៨
ផ្សេងៗ	-	៤៣.៤២៩.៣៦០	៣.០៣៤.៣៥៦	២.០៦២.៩០៤	៥៤.៥៥៧.៩៥៨	១០៣.០៨៤.៥៧៨
ហានិភ័យឥណទានសរុប	៥២.៩៨២.២៦១	៦៤៦.៣៤៩.២៥៦	៣.៨៦២.៤៣៨	២.០៦២.៩០៤	៥៤.៥៥៧.៩៥៨	៧៥៩.៨១៤.៨១៧
គិតជាពាន់រៀល	២១៦.៤៣២.៥៣៦	២.៦៤០.៣៣៦.៧១១	១៥.៧៧៨.០៥៩	៨.៤២៦.៩៦៣	២២២.៨៦៩.២៥៨	៣.១០៣.៨៤៣.៥២៧

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ឆ) បណ្តុំទ្រព្យសកម្មហិរញ្ញវត្ថុ ធៀបនឹងហានិភ័យឥណទាន

(i) វិភាគតាមប្រភេទអាជីវកម្ម (ត)

	របាយការណ៍ហិរញ្ញវត្ថុរួម					
	២០២២					
	សមតុល្យនៃធនាគារ និងគ្រឹះស្ថាន ហិរញ្ញវត្ថុផ្សេងៗ ដុល្លារអាមេរិក	ឥណទានអតិថិជន ដុល្លារអាមេរិក	ការវិនិយោគ មូលបត្រ ដុល្លារអាមេរិក	ទ្រព្យសកម្ម ហិរញ្ញវត្ថុផ្សេងៗ ដុល្លារអាមេរិក	ខ្ទង់ក្រៅការពន្យ ការ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គ្រឹះស្ថានហិរញ្ញវត្ថុ	៦៦.១១៣.៤៥៤	៤១.៦២៣.១៨៨	៤.៧២៤.៨៣៦	-	-	១១២.៤៦១.៤៧៨
សំណង់	-	៨.៧២៤.២២៦	-	-	-	៨.៧២៤.២២៦
កសិកម្ម	-	១២.៣៥១.០២២	-	-	-	១២.៣៥១.០២២
គេហដ្ឋាន	-	៣២៧.៥៩១.៧០៧	-	-	-	៣២៧.៥៩១.៧០៧
ផលិតកម្ម	-	១០.១០៦.០៥១	-	-	-	១០.១០៦.០៥១
អចលនទ្រព្យ	-	១៤១.៥៧២.៥១៦	-	-	-	១៤១.៥៧២.៥១៦
ជំនួញលក់រាយ	-	២២.១៦២.៩៥០	-	-	-	២២.១៦២.៩៥០
ជំនួញលក់បោះដុំ	-	៧.៧២៥.៥៨០	-	-	-	៧.៧២៥.៥៨០
ផ្សេងៗ	-	១០៧.០២៩.៧០១	-	១.៧៥៨.៥៥៨	៥៨.៤៧២.២៨៤	១៦៧.២៦០.៥៤៣
ហានិភ័យឥណទានសរុប	៦៦.១១៣.៤៥៤	៦៧៨.៨៨៦.៩៤១	៤.៧២៤.៨៣៦	១.៧៥៨.៥៥៨	៥៨.៤៧២.២៨៤	៨០៩.៩៥៦.០៧៣
គិតជាពាន់រៀល	២៧២.១៨៩.០៩០	២.៧៩៤.៩៧៧.៥៣៦	១៩.៤៥២.១៥០	៧.២៣៩.៩៨៣	២៤០.៧៣០.៣៩៣	៣.៣៣៤.៥៨៩.១៥២

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ឆ) បណ្តុំទ្រព្យសកម្មហិរញ្ញវត្ថុ ធៀបនឹងហានិភ័យឥណទាន

(i) វិភាគតាមប្រភេទអាជីវកម្ម (ត)

	របាយការណ៍ហិរញ្ញវត្ថុដោយឡែក					
	២០២២					
	សមតុល្យនៃធនាគារ និងគ្រឹះស្ថាន ហិរញ្ញវត្ថុផ្សេងៗ ដុល្លារអាមេរិក	ឥណទានអតិថិជន ដុល្លារអាមេរិក	ការវិនិយោគ មូលបត្រ ដុល្លារអាមេរិក	ទ្រព្យសកម្ម ហិរញ្ញវត្ថុផ្សេងៗ ដុល្លារអាមេរិក	ខ្ទង់ក្រៅការពន្យុ ការ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គ្រឹះស្ថានហិរញ្ញវត្ថុ	៦៤.១២០.០២០	៤១.៦២៣.១៨៨	៤.៧២៤.៨៣៦	-	-	១១០.៤៦៨.០៤៤
សំណង់	-	៨.៧២៤.២២៦	-	-	-	៨.៧២៤.២២៦
កសិកម្ម	-	១២.៣៥១.០២២	-	-	-	១២.៣៥១.០២២
គេហដ្ឋាន	-	៣២៧.៥៩១.៧០៧	-	-	-	៣២៧.៥៩១.៧០៧
ផលិតកម្ម	-	១០.១០៦.០៥១	-	-	-	១០.១០៦.០៥១
អចលនទ្រព្យ	-	១៤១.៥៧២.៥១៦	-	-	-	១៤១.៥៧២.៥១៦
ជំនួញលក់រាយ	-	២២.១៦២.៩៥០	-	-	-	២២.១៦២.៩៥០
ជំនួញលក់បោះដុំ	-	៧.៧២៥.៥៨០	-	-	-	៧.៧២៥.៥៨០
ផ្សេងៗ	-	១០៧.០២៩.៧០១	-	១.៧០៤.៩៦៤	៥៨.៤៧២.២៨៤	១៦៧.២០៦.៩៤៩
ហានិភ័យឥណទានសរុប	៦៤.១២០.០២០	៦៧៨.៨៨៦.៩៤១	៤.៧២៤.៨៣៦	១.៧០៤.៩៦៤	៥៨.៤៧២.២៨៤	៨០៧.៩០៩.០៤៥
គិតជាពាន់រៀល	២៦៣.៩៨២.១២២	២.៧៩៤.៩៧៧.៥៣៦	១៩.៤៥២.១៥០	៧.០១៩.៣៣៧	២៤០.៧៣០.៣៩៣	៣.៣២៦.១៦១.៥៣៨

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.២ ហានិភ័យទីផ្សារ

សម្ព័ន្ធធនាគារ និងធនាគារប្រឈមមុខនឹងហានិភ័យទីផ្សារ ជាហានិភ័យដែលធ្វើឱ្យមានការប្រែប្រួលតម្លៃសមស្រប ឬលំហូរសាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុ ដោយសារការផ្លាស់ប្តូរតម្លៃទីផ្សារ។ ហានិភ័យ ទីផ្សារកើតឡើងដោយស្ថានភាពបើកចំហនៃអត្រាការប្រាក់ រូបិយប័ណ្ណ និងផលិតផលមូលធន ដែលទាំងអស់ នេះប្រឈមមុខនឹងបម្រែបម្រួលទីផ្សារជាក់លាក់និងទូទៅព្រមទាំងបម្រែបម្រួលអត្រាទីផ្សារឬតម្លៃទីផ្សារដូចជា អត្រាការប្រាក់គម្លាត ឥណទានអត្រាប្តូររូបិយប័ណ្ណ និងតម្លៃមូលធនជាដើម។

សម្ព័ន្ធធនាគារ និងធនាគារមិនប្រើឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ ដូចជាកិច្ចសន្យាប្តូររូបិយប័ណ្ណ និងការផ្តោះប្តូរអត្រាការប្រាក់ដើម្បីគ្រប់គ្រងហានិភ័យរបស់ខ្លួននោះទេ។

(ក) ហានិភ័យការប្តូររូបិយប័ណ្ណ

ហានិភ័យការប្តូររូបិយប័ណ្ណកើតពីប្រតិបត្តិការពាណិជ្ជកម្មក្នុងពេលអនាគត ទ្រព្យសកម្ម និងបំណុលដែលបាន ទទួលស្គាល់ជារូបិយប័ណ្ណមួយ ដែលមិនមែនជារូបិយប័ណ្ណគោលរបស់សម្ព័ន្ធធនាគារ និងធនាគារ។

សម្ព័ន្ធធនាគារ និងធនាគារធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ដោយប្រើរូបិយវត្ថុច្រើនប្រភេទដែល បណ្តាលឱ្យមានហានិភ័យរូបិយប័ណ្ណផ្សេងៗ ដែលភាគច្រើនគឺទាក់ទងនឹងប្រាក់រៀល។

គណៈគ្រប់គ្រងតាមដានហានិភ័យការប្តូររូបិយប័ណ្ណ ដោយរៀបចំនឹងរូបិយប័ណ្ណគោល ប៉ុន្តែសម្ព័ន្ធធនាគារ និងធនាគារមិនត្រូវបានតម្រូវឱ្យការពារហានិភ័យការប្តូររូបិយប័ណ្ណ ដែលកើតពីប្រតិបត្តិការពាណិជ្ជកម្មក្នុងពេលអនាគត ទ្រព្យសកម្មនិងបំណុលដែលបានទទួលស្គាល់ ដោយប្រើកិច្ចសន្យានាពេលអនាគតទេ។

គោលការណ៍របស់សម្ព័ន្ធធនាគារ និងធនាគារគឺរក្សាហានិភ័យការប្តូររូបិយប័ណ្ណ ឱ្យស្ថិតក្នុងកម្រិតដែលអាចទទួលយកបាន និងស្ថិតក្រោមគោលការណ៍ណែនាំដែលមានស្រាប់។

តារាងខាងក្រោមនេះសង្ខេបអំពីហានិភ័យការប្តូររូបិយប័ណ្ណរបស់សម្ព័ន្ធធនាគារ និងធនាគារ។ ក្នុងតារាងខាងក្រោម នេះ គឺជាឧបករណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារតាមតម្លៃយោងរបស់វា ដោយវិភាគតាមរូបិយប័ណ្ណ និងមានតម្លៃសមមូលនឹងប្រាក់ដុល្លារអាមេរិក។

ធនាគារ សហការណ៍ជូ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣.៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣.៥.២ ហានិភ័យទីផ្សារ (ត)

(ក) ហានិភ័យការប្តូររូបិយប័ណ្ណ (ត)

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	សមមូលជាប្រាក់ដុល្លារអាមេរិក				សមមូលជាប្រាក់ដុល្លារអាមេរិក			
	ដុល្លារអាមេរិក	រៀល	ដុល្លារ	សរុប	ដុល្លារអាមេរិក	រៀល	ដុល្លារ	សរុប
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣								
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	៨.៧២០.៥៤១	១.១៨៧.០១៧	-	៩.៩០៧.៥៥៨	៨.៧២០.៥៤១	១.១៨៧.០១៧	-	៩.៩០៧.៥៥៨
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	២៨.២២០.៩០១	៣.៨៣០.៩២៨	-	៣២.០៥១.៨២៩	២៨.២២០.៩០១	៣.៨៣០.៩២៨	-	៣២.០៥១.៨២៩
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	៤៦.៩៩៨.៨៨៥	៤.៩០២.១១៧	២.៦៤៤.៦៤៣	៥៤.៥៤៥.៦៤៥	៤៥.៤៣៥.៥០១	៤.៩០២.១១៧	២.៦៤៤.៦៤៣	៥២.៩៨២.២៦១
ឥណទានអតិថិជន	៥.៧២.៣៦១.២៩០	៧៣.០៤១.២០៥	៩.៤៦.៧៦១	៦.៤៦.៣៨៩.២៥៦	៥.៧២.៣៦១.២៩០	៧៣.០៤១.២០៥	៩.៤៦.៧៦១	៦.៤៦.៣៨៩.២៥៦
ការវិនិយោគមូលបត្រ	៣.៨៣២.៤៣៨	-	-	៣.៨៣២.៤៣៨	៣.៨៣២.៤៣៨	-	-	៣.៨៣២.៤៣៨
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	២.១១២.៧១០	-	-	២.១១២.៧១០	២.០៦២.៩០៤	-	-	២.០៦២.៩០៤
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៦៦.២៤៦.៧២៥	៨២.៩៦១.២៦៧	៣.៥៩១.៤០៤	៧៤.៨០៩.៣៩៦	៦៦.០៦៣.៥៧៥	៨២.៩៦១.២៦៧	៣.៥៩១.៤០៤	៧៤.៦១៦.២៤៦
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ	៣៣.៥២៩.៥០៧	៤៦.០៥៦.២០៤	-	៧៩.៥៨៥.៧១១	៣៣.៥២៩.៥០៧	៤៦.០៥៦.២០៤	-	៧៩.៥៨៥.៧១១
ប្រាក់បញ្ញើរបស់អតិថិជន មិនមែនធនាគារ	៤៣៥.៣៣៩.៤២៤	៥២.៥៤៥.១១៦	១.៣២១	៤៨៧.៨៨៥.៨៦១	៤៣៥.៣៨៣.៤១៨	៥២.៥៤៧.៦៩៧	១.៣២១	៤៨៧.៩៣២.៤៣៦
ប្រាក់កម្ចី	៧៤.៥០៨.៥៣៩	-	-	៧៤.៥០៨.៥៣៩	៦៣.០៧០.៥៣៤	-	-	៦៣.០៧០.៥៣៤
បំណុលកតិសន្យា	១.១៨៥.៣១៩	-	-	១.១៨៥.៣១៩	៧.៩៩៩.៤១៣	-	-	៧.៩៩៩.៤១៣
បំណុលហិរញ្ញវត្ថុផ្សេងៗ	៣.៧៩១.២៩៤	-	-	៣.៧៩១.២៩៤	៣.៩១៣.៧៤៥	-	-	៣.៩១៣.៧៤៥
បំណុលបន្ទាប់បន្សំ	៤០.៥១៥.១៥៦	-	-	៤០.៥១៥.១៥៦	៤០.៥១៥.១៥៦	-	-	៤០.៥១៥.១៥៦
បំណុលហិរញ្ញវត្ថុសរុប	៥៨៨.៨៦៩.២៣៩	៩៨.៦០១.៣២០	១.៣២១	៦៨៧.៤៧១.៨៨០	៥៨៨.៤១១.៧៧៣	៩៨.៦០៣.៩០១	១.៣២១	៦៨៧.០១៦.៩៩៥
ស្ថានភាពទុន								
	៧៣.៣៧៧.៥២៦	(១៥.៦៤០.០៥៣)	៣.៥៩០.០៨៣	៦១.៣២៧.៥៥៦	៧៦.២២១.៤០២	(១៥.៦៤២.៦៣៤)	៣.៥៩០.០៨៣	៦៤.១៦៩.៨៥១
គិតជាពាន់រៀល								
	២៩៩.៧៤៧.១៩៤	(៦៣.៨៨៩.៦១៧)	១៤.៦៦៥.៤៨៩	២៥០.៥២៣.០៦៦	៣១១.៣៦៦.០៦១	(៦៣.៩០០.១៦០)	១៤.៦៦៥.៤៨៩	២៦២.១៣១.៣៩០
ខ្ទង់ទ្រវែងតារាងតុល្យភាព								
	៥៤.៥៥៧.៩៥៨	-	-	៥៤.៥៥៧.៩៥៨	៥៤.៥៥៧.៩៥៨	-	-	៥៤.៥៥៧.៩៥៨
គិតជាពាន់រៀល								
	២២២.៨៦៩.២៥៨	-	-	២២២.៨៦៩.២៥៨	២២២.៨៦៩.២៥៨	-	-	២២២.៨៦៩.២៥៨

ធនាគារ សហករណ៍ជូ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.២ ហានិភ័យទីផ្សារ (ត)

(ក) ហានិភ័យការប្តូររូបិយប័ណ្ណ (ត)

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	សមមូលជ្រុងប្រាក់ដុល្លារអាមេរិក				សមមូលជ្រុងប្រាក់ដុល្លារអាមេរិក			
	ដុល្លារអាមេរិក	រៀល	ដេប៉ូឡា	សរុប	ដុល្លារអាមេរិក	រៀល	ដេប៉ូឡា	សរុប
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២								
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	១៩.៣៤៥.៩៩៨	៣.៨៦៧.៤១៤	-	២៣.២១៣.៤១២	១៩.៣៤៥.៩៩៨	៣.៨៦៧.៤១៤	-	២៣.២១៣.៤១២
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	២១.៣២៥.៣៥២	៤.០៩៤.៩៦៧	-	២៥.៤២០.៣១៩	២១.៣២៥.៣៥២	៤.០៩៤.៩៦៧	-	២៥.៤២០.៣១៩
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	៦៥.៤៦២.១៤៥	២៥៩.០៧២	៣៩២.២៣៧	៦៦.១១៣.៤៥៤	៦៣.៤៦២.១១១	២៥៩.០៧២	៣៩២.២៣៧	៦៤.១១៣.៥១០
ឥណទានអតិថិជន	៦០១.៦៩១.៣៦០	៧៥.១១១.៥៦៦	២.០៨៤.០១៥	៦៧៨.៨៨៦.៩៤១	៦០១.៦៩១.៣៦០	៧៥.១១១.៥៦៦	២.០៨៤.០១៥	៦៧៨.៨៨៦.៩៤១
ការវិនិយោគមូលបត្រ	៣.៧២៦.១៤៤	៩៩៨.៦៩២	-	៤.៧២៤.៨៣៦	៣.៧២៦.១៤៤	៩៩៨.៦៩២	-	៤.៧២៤.៨៣៦
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	១.៧៥៨.៥៥៨	-	-	១.៧៥៨.៥៥៨	១.៧០៤.៩៦៤	-	-	១.៧០៤.៩៦៤
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៧១៣.៣០៩.៥៥៧	៨៤.៣៣១.៧១១	២.៤៧៦.២៤២	៨០០.១១៧.៥១០	៧១១.២៦២.៤២៩	៨៤.៣៣១.៧១១	២.៤៧៦.២៤២	៧៩៨.០៧០.៤៩២
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ	១០.៧៧៨.១២១	៣៤.៣០៧.៦៧៥	-	៤៥.០៨៥.៧៩៦	១០.៧៧៨.១២១	៣៤.៣០៧.៦៧៥	-	៤៥.០៨៥.៧៩៦
ប្រាក់បញ្ញើរបស់អតិថិជន មិនមែនធនាគារ	៤២១.៥១៤.៨៩៩	៧.៨៩៦.៥៧៦	១.៣២១	៤២៩.៤១២.៧៩៦	៤២១.៧០០.៩៣០	៧.៩១០.៣០៩	១.៣២១	៤២៩.៦១២.៥៦០
ប្រាក់កម្ចី	២២៩.៥១៧.១៨៦	-	-	២២៩.៥១៧.១៨៦	២១៧.៧៩៥.៨៥៤	-	-	២១៧.៧៩៥.៨៥៤
បំណុលកតិសន្យា	១.៦១៧.២០៩	-	-	១.៦១៧.២០៩	៩.០៣៥.៦៩៥	-	-	៩.០៣៥.៦៩៥
បំណុលហិរញ្ញវត្ថុផ្សេងៗ	៥.៣០៣.០៤៥	-	-	៥.៣០៣.០៤៥	៤.៤៩៤.០៣៥	-	-	៤.៤៩៤.០៣៥
បំណុលបន្ទាប់បន្សំ	៤០.៤៤០.៨៨៩	-	-	៤០.៤៤០.៨៨៩	៤០.៤៤០.៨៨៩	-	-	៤០.៤៤០.៨៨៩
បំណុលហិរញ្ញវត្ថុសរុប	៧០៩.១១១.៣៤៩	៤២.២០៤.២៥១	១.៣២១	៧៥១.៣២៦.៩២១	៧០៤.២៥២.៥០៤	៤២.២១៧.៩៨៤	១.៣២១	៧៤៦.៨៦២.៤០៩
ស្ថានភាពសុទ្ធ	៤.១៣៨.២០៨	៤២.១២៧.៤៦០	២.៤៧៤.៩២១	៤៨.៧៨០.៥៩៥	៧.០១៧.០០៥	៤២.១១៣.៧២៧	២.៤៧៤.៩២១	៥១.៦០៥.៦៦៣
គិតជាពាន់រៀល	១៧០.៣៧០.០០២	១៧៣.៤៣៨.៧៥៣	១០.១៨៩.២៩១	២០០.៦៦៩.០៤៦	២៨៤.៨៨៩.០១០	១៧៣.៣៨២.២១៤	១០.១៨៩.២៩១	២១២.៤៦០.៩១៥
ខ្ទង់ទ្រង់ទ្រាយតុល្យការ	៥៨.៤៧២.២៨៤	-	-	៥៨.៤៧២.២៨៤	៥៨.៤៧២.២៨៤	-	-	៥៨.៤៧២.២៨៤
គិតជាពាន់រៀល	២៤០.៧៣០.៣៩៣	-	-	២៤០.៧៣០.៣៩៣	២៤០.៧៣០.៣៩៣	-	-	២៤០.៧៣០.៣៩៣

ធនាគារ សហករណ៍ជូ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.២ ហានិភ័យទីផ្សារ (ត)

(ក) ហានិភ័យការប្តូររូបិយប័ណ្ណ (ត)

ការវិភាគផលប៉ះពាល់ពីការងាយប្រែប្រួល (sensitivity analysis)

ដូចបានបង្ហាញក្នុងតារាងខាងលើ សម្ព័ន្ធធនាគារ និងធនាគារមានហានិភ័យជាចម្បងបណ្តាលមកពីបម្រែបម្រួលអត្រាប្តូរប្រាក់ ដុល្លារអាមេរិក/ប្រាក់រៀល។ ភាពប្រែប្រួលនៃចំណេញ-ខាត ចំពោះបម្រែបម្រួលអត្រាប្តូរប្រាក់ ភាគច្រើនកើតមកពីឧបករណ៍ហិរញ្ញវត្ថុជាប្រាក់រៀល។

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	ផលប៉ះពាល់លើប្រាក់ចំណេញ		ផលប៉ះពាល់លើធាតុ		ផលប៉ះពាល់លើប្រាក់ចំណេញ		ផលប៉ះពាល់លើធាតុ	
	ក្រោយបង់ពន្ធ		មូលធនផ្សេងៗ		ក្រោយបង់ពន្ធ		មូលធនផ្សេងៗ	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
២០២៣								
អត្រាប្តូរប្រាក់ដុល្លារអាមេរិក/ប្រាក់រៀល កើនឡើង១%	១៥៥.៤១៦	៦៣៨.៧៦០	-	-	១៥៥.៤៤២	៦៣៨.៨៦៧	-	-
អត្រាប្តូរប្រាក់ដុល្លារអាមេរិក/ប្រាក់រៀលថយចុះ១%	(១៥៨.៥៦៧)	(៦៥១.៧១០)	-	-	(១៥៨.៥៩៤)	(៦៥១.៨២១)	-	-
២០២២								
អត្រាប្តូរប្រាក់ដុល្លារអាមេរិក/ប្រាក់រៀល កើនឡើង១%	(៤១៥.៣៩៩)	(១.៦៩៧.៧៣៦)	-	-	(៤១៥.២៦៣)	(១.៦៩៧.១៨០)	-	-
អត្រាប្តូរប្រាក់ដុល្លារអាមេរិក/ប្រាក់រៀលថយចុះ១%	៤២៣.៧៥៥	១.៧៣១.៨៨៧	-	-	៤២៣.៦១៧	១.៧៣១.៣២៣	-	-

ការវិភាគនេះផ្អែកទៅលើការសន្មតថាអត្រាប្តូរប្រាក់រៀល ត្រូវបានកើនឡើងឬថយចុះ ១% ដែលត្រូវបានកំណត់ដោយផ្អែកទៅលើបម្រែបម្រួលជាមធ្យមនៃអត្រាការប្រាក់ក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.២ ហានិភ័យទីផ្សារ (ត)

(ខ) ហានិភ័យតម្លៃ

សម្ព័ន្ធធនាគារ និងធនាគារប្រឈមមុខនឹងហានិភ័យតម្លៃមូលបត្រ ដែលកើតឡើងពីការវិនិយោគដែលសម្ព័ន្ធធនាគារ និងធនាគារកាន់កាប់ និងបានចាត់ថ្នាក់ជា FVOCI ។ ទឹកប្រាក់វិនិយោគមិនមានចំនួនជាសារវន្តទេ ដូចនេះ សម្ព័ន្ធធនាគារ និងធនាគារ មិនមានគោលការណ៍គ្រប់គ្រងហានិភ័យតម្លៃរបស់ខ្លួន ដែលកើតមកពីការវិនិយោគមូលបត្រកម្មសិទ្ធិទេ។

(គ) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់នៃលំហូរសាច់ប្រាក់ គឺជាហានិភ័យដែលធ្វើឱ្យមានការប្រែប្រួលលំហូរសាច់ប្រាក់នាពេល អនាគតនៃឧបករណ៍ហិរញ្ញវត្ថុ ដោយសារការប្រែប្រួលអត្រាការប្រាក់លើទីផ្សារ។ ហានិភ័យអត្រាការប្រាក់នៃតម្លៃ សមស្រប គឺជាហានិភ័យដែលធ្វើឱ្យមានការប្រែប្រួលតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ ដោយសារការប្រែប្រួលអត្រា ការប្រាក់លើទីផ្សារ។ កម្រិតនៃការប្រាក់អាចកើនឡើងដោយសារលទ្ធផលនៃការប្រែប្រួល ប៉ុន្តែអាចកាត់បន្ថយការ ខាតបង់នៅក្នុងករណីដែលបម្រែបម្រួលឥតរំពឹងទុកកើតឡើង។ នៅដំណាក់កាលនេះ គណៈគ្រប់គ្រងរបស់សម្ព័ន្ធធនាគារ និងធនាគារមិនមានគោលការណ៍ដើម្បីកំណត់កម្រិតនៃ ភាពមិនស៊ីគ្នានៃអត្រាការប្រាក់ទេ ប៉ុន្តែគណៈគ្រប់គ្រងធ្វើការត្រួតពិនិត្យយ៉ាងទៀងទាត់ទៅលើភាពមិនស៊ីគ្នានេះ។

តារាងខាងក្រោមនេះ សង្ខេបពីហានិភ័យអត្រាការប្រាក់របស់សម្ព័ន្ធធនាគារ និងធនាគារ។ នៅក្នុងតារាង នេះក៏រួមបញ្ចូលនូវឧបករណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារតាមតម្លៃយោង ដោយ បានចាត់ថ្នាក់តាមតម្លៃក្នុងកិច្ច សន្យាដើមគ្រា ឬតាមកាលបរិច្ឆេទផុតកំណត់សង ដោយផ្អែកលើមូលដ្ឋាន មួយណាដែលកើតឡើងមុន។

ធនាគារ សហករណ៍ជូ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.២ ហានិភ័យទីផ្សារ (ត)

(គ) ហានិភ័យអត្រាការប្រាក់ (ត)

	របាយការណ៍ហិរញ្ញវត្ថុរួម						
	១ខែ បុណ្យអនាមិក	១ខែ ទៅ ៣ខែ បុណ្យអនាមិក	៣ខែ ទៅ ១២ខែ បុណ្យអនាមិក	១ឆ្នាំ ទៅ ៥ឆ្នាំ បុណ្យអនាមិក	លើស៥ឆ្នាំ បុណ្យអនាមិក	មិនមានការប្រាក់ បុណ្យអនាមិក	សរុប បុណ្យអនាមិក
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣							
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	៩.៩០៧.៥៥៨	៩.៩០៧.៥៥៨
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	-	-	៥៦១៩.៤១៨	-	-	២៦.៤៣២.៤១១	៣២.០៥១.៨២៩
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	-	៤.៩៩៥.៩៦១	៣៩.៣៧៦.៣០៤	-	-	១០.១៧៣.៣៨០	៥៤.៥៤៥.៦៤៥
ឥណទានអតិថិជន	១០.៦១៦.៩៧៤	២៧.០៨០.៨០០	៨៦.៦៣៧.៦០៣	១៨៣.៥៩៣.៨០២	៣៣៨.៤២០.០៧៧	-	៦៤៦.៣៤៩.២៥៦
ការវិនិយោគមូលបត្រ	-	-	-	៣.០៣៤.៣៥៦	-	៧៩៨.០៨២	៣.៨៣២.៤៣៨
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	២.១១២.៧១០	២.១១២.៧១០
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	១០.៦១៦.៩៧៤	៣២.០៧៦.៧៦១	១៣១.៦៤៣.៣០៥	១៨៦.៦២៨.១៥៨	៣៣៨.៤២០.០៧៧	៤៩.៤២៤.១៤១	៧៤៨.៧៩៩.៤៣៦
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ	១៧.៤៩៤.៨៣៦	៤៣.៩៦៣.៣៦៩	៦.៥៥៦.៥៤៦	-	៥១២.៤៩៤	១១.០៥៨.៤៦៦	៧៩.៥៨៥.៧១១
ប្រាក់បញ្ញើរបស់អតិថិជន មិនមែនធនាគារ	៤៨.៤៩២.៩៨៦	៨៤.៧៧០.០០៦	១១៤.៦៣៣.៣៨៣	៥៦.១០៥.៩០៩	១១.១៩៣.២២៩	១៧២.៦៩០.៣៤៨	៤៨៧.៨៨៥.៨៦១
ប្រាក់កម្ចី	២៨៦.០១៨	៣១.០៥៧.២៥៤	២០.០០០.០០០	២៣.១៦៥.២៦៧	-	-	៧៨.២៩៨.៨៩៩
បំណុលកតិកាសន្យា	៤៥.០២២	៧៦.៤៩៩	២៧២.៧១៦	៦១១.៧៣៣	១៧៩.៣៤៩	-	១.១៨៥.៣១៩
បំណុលហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	៣.៧៩១.២៩៤	៣.៧៩១.២៩៤
បំណុលបន្ទាប់បន្សំ	-	-	-	-	៤០.៥១៥.១៥៦	-	៤០.៥១៥.១៥៦
បំណុលហិរញ្ញវត្ថុសរុប	៦៦.០៧៩.៨៦២	១៥៩.៨៦៧.១២៨	១៤១.៤៦២.៦៤៥	៨០.១៦៨.៩១២	៥២៤.៤២៥.១២៨	១៨៧.៥៤០.១០៨	៦៨៧.៤៧១.៨២៥
គំណាត់បន្ថែមរុករានប្រាក់សរុប	(៥៥.៤១៥.៨៧០)	(១២៧.៧៩០.៣៦៧)	(៩.៨២៩.៣២០)	១០៦.៤៥៩.២៣១	២៨៦.០១៩.៨៤៩	(១៣៨.១១៩.៩៦៧)	៦១.៣២៧.៥៥៦
កិច្ចសន្យាបង់ប្រាក់	(២២៦.៣៧៣.៨២៩)	(៥២២.០២៣.៦៤៩)	(៤០.១៥២.៧៧២)	៤៣៤.៨៨៥.៩៩៩	១.១៦៨.៣៩១.០៨៣	(៥៦៤.២០៣.៧២៥)	២៤០.៥២២.០៦៧

ធនាគារ សហករណ៍ជូ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣.៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣.៥.២ ហានិភ័យទីផ្សារ (ត)

(គ) ហានិភ័យអត្រាការប្រាក់ (គ)

	របាយការណ៍ហិរញ្ញវត្ថុដោយឡែក						
	១ខែ ដុល្លារអនាមិក	១ខែ ទៅ ៣ខែ ដុល្លារអនាមិក	៣ខែ ទៅ ១២ខែ ដុល្លារអនាមិក	១ឆ្នាំ ទៅ ៥ឆ្នាំ ដុល្លារអនាមិក	លើស៥ឆ្នាំ ដុល្លារអនាមិក	មិនមានការប្រាក់ ដុល្លារអនាមិក	សរុប ដុល្លារអនាមិក
នេះផ្ទៃទី៣១ ខែធ្នូ ឆ្នាំ២០២៣							
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	៩.៩០៧.៥៥៨	៩.៩០៧.៥៥៨
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	-	-	៥.៦១៩.៤១៨	-	-	២៦.៤៣២.៤១១	៣២.០៥១.៨២៩
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	-	៤.៨៩៥.៩៦១	៣៨.០៧៦.៣០៥	-	-	១០.០០៩.៩៩៥	៥២.៩៨២.២៦១
ឥណទានអតិថិជន	១០.៦១៦.៩៧៤	២៧.០៨០.៨០០	៨៦.៦៣៧.៦០៣	១៨៣.៥៩៣.៨០២	៣៣៨.៤២០.០៧៧	-	៦៥៦.៣៤៩.២៥៦
ការវិនិយោគមូលបត្រ	-	-	-	៣.០៣៤.៣៥៦	-	៧៩៨.០៨២	៣.៨២៦.៤៣៨
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	២.០៦២.៩០៤	២.០៦២.៩០៤
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	១០.៦១៦.៩៧៤	៣១.៩៧៦.៧៦១	១៣០.៣៣៣.៧២៦	១៨៦.៦២៨.១៥៨	៣៣៨.៤២០.០៧៧	៤៩.២១០.៩៤០	៧៤៧.១៨៦.២៤៦
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ	១៧.៤៩៤.៨៣៦	៤៣.៩៦៣.៣៦៩	៦.៥៥៦.៥៤៦	-	៥១២.៤៩៥	១១.០៥៨.៤៦៥	៧៩.៥៨៥.៧១១
ប្រាក់បញ្ញើរបស់អតិថិជន មិនមែនធនាគារ	៤៨.៥៣៩.៥៦១	៨៤.៧៧០.០០៦	១១៤.៦៣៣.៣៨៣	៥៦.១០៥.៩០៩	១១.១៩៣.២២៩	១៧២.៦៩០.៣៤៨	៤៨៧.៩៣២.៤៣៦
ប្រាក់កម្ចី	-	៣១.០៥៧.២៥៤	២០.០០០.០០០	១២.០១៣.២៤០	-	-	៦៣.០៧០.៥៣៤
បំណុលកតិសន្យា	៧១.៩៣៤	១១៦.៣៧៥	៤០៧.០១១	១.០៥១.៣៦៤	៦.៣៥២.៧២៩	-	៧.៩៩៩.៤១៣
បំណុលហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	៣.៩១៣.៧៤៥	៣.៩១៣.៧៤៥
បំណុលបន្ទាប់បន្សំ	-	-	-	-	៤០.៥១៥.១៥៦	-	៤០.៥១៥.១៥៦
បំណុលហិរញ្ញវត្ថុសរុប	៦៦.១០៦.៣៣១	១៥៩.៩០៧.០០៤	១៤១.៥៩៦.៩៤០	៦៩.១៧០.៥៥៣	៥៨.៥៧៣.៦០៩	១៨៧.៦៦២.៥៨៨	៦៨៣.០១៦.៩៩៥
កំណត់ត្រាផ្លូវការប្រាក់សរុប	(៥៥.៤៨៩.៣៥៧)	(១២៧.៩៣០.២៤៣)	(១១.២៦៣.៦១៤)	១១៧.៤៥៧.៦០៥	២៧៩.៨៤៦.៤៦៨	(១៣៨.៤៥១.៦០៨)	៦៤.១៦៩.២៥១
កិច្ចជាតិរៀបរៀង	(២២៦.៦៧៤.០២៣)	(៥២២.៥៩៥.០៤៣)	(៤៦.០១១.៨៦៣)	៤៧៩.៨១៤.៣១៦	១.១៤៣.១៧២.៨២២	(៥៦៥.៥៧៤.៨១៩)	២២២.១៣១.៣៩០

ធនាគារ សហករណ៍ជូ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣.៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣.៥.២ ហានិភ័យទីផ្សារ (ត)

(គ) ហានិភ័យអត្រាការប្រាក់ (គ)

	របាយការណ៍ហិរញ្ញវត្ថុរួម						
	១ខែ ដុល្លារអន្តរជាតិ	១ខែ ទៅ ៣ខែ ដុល្លារអន្តរជាតិ	៣ខែ ទៅ ១២ខែ ដុល្លារអន្តរជាតិ	១ឆ្នាំ ទៅ ៥ឆ្នាំ ដុល្លារអន្តរជាតិ	លើស៥ឆ្នាំ ដុល្លារអន្តរជាតិ	មិនមានការប្រាក់ ដុល្លារអន្តរជាតិ	សរុប ដុល្លារអន្តរជាតិ
នេះផ្ទៃទី៣១ ខែធ្នូ ឆ្នាំ២០២២							
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	២៣.២១៣.៤១២	២៣.២១៣.៤១២
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	២៦.២១៤	២.៧៩០.១៨៣	-	-	-	២២.៦០៣.៩២២	២៩.៤០៤.៥១៧
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	-	-	៣៤.៨៨១.២៨៤	-	-	៣១.២៣២.១៧០	៦៦.១១៣.៤៥៤
ឥណទានអតិថិជន	៣១.៤០៩.៧៣៥	១៤.១៨២.៤៣៣	៧៣.៨៧៩.២៨១	១៩៣.៧៧១.៥៩៩	៣៦៥.៦៤៣.៨៩៣	-	៦៧៨.៨៨៦.៩៨១
ការវិនិយោគមូលបត្រ	-	-	៩៩៨.៦៩១	៣.០៣៤.៣៥៦	-	៦៩១.៧៨៩	៤.៧២៤.៨៣៦
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	១.៧៥៨.៥៥៨	១.៧៥៨.៥៥៨
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៣១.៤៣៩.៩៤៩	១៦.៩៧២.៦១៦	១០៩.៧៦៩.២៥៦	១៩៦.៨០៥.៩៥៥	៣៦៥.៦៤៣.៨៩៣	៧៩.៤៩៩.៨៥១	៨០០.១១៧.៥២០
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ	-	៨៤២.១២៤	៣៣.៥៩១.៦៦៨	-	-	១០.៦៥២.០០៤	៤៥.០៨៥.៧៩៦
ប្រាក់បញ្ញើរបស់អតិថិជន មិនមែនធនាគារ	១៩.២២៣.៨១៤	៤៣.១០៩.៦០៨	១៥៧.៩៨៣.៧៦៩	១៤.៣៧៦.៩៥០	-	១៩៤.៧១៨.៦៥៥	៤២៩.៤១២.៧៩៦
ប្រាក់កម្ចី	១០៥.៧៩៥.៨៥៤	៦៥.០០០.០០០	៣៥.០០០.០០០	២៣.៧២១.៣៣២	-	-	២២៩.៥១៧.១៨៦
បំណុលកតិសន្យា	៦៦.៦០៧	១០៨.៣០៥	៣៨១.៨១៧	៨៣៣.៨៥៥	២២៦.៦២៥	-	១.៦១៧.២០៩
បំណុលហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	៤.៤២៩.៥៨៣	៤.៤២៩.៥៨៣
បំណុលបន្ទាប់បន្សំ	-	-	-	-	៤០.៤៤០.៨៨៩	-	៤០.៤៤០.៨៨៩
បំណុលហិរញ្ញវត្ថុសរុប	១២៥.០៨៦.២៧៥	១០៩.០៦០.០៣៧	២២៦.៩៥៧.២៥៤	៣៨.៩៣២.១៣៧	៤០.៦៦៧.៥១៨	២០៩.៨០០.២៤២	៧៥០.០៣៣.៥៩៥
គំណត់បន្ថែមសម្រាប់ប្រាក់សរុប	(៩៣.៦៥០.៣២៦)	(៩២.០៨៧.៤២១)	(១១៧.១៩៧.៩៩៨)	១៥៧.៨៧៣.៨១៨	៣២៤.៩៧៦.៣៧៩	(១៣០.៣០០.៣៩១)	៤៩.៦១៤.០៦១
គិតជាពាន់រៀល	(៣៨៥.៥៥៨.៣៩២)	(៣៧៩.១២៣.៩១២)	(៤៨២.៥០៤.១៥៨)	៦៤៩.៩៦៦.៥០៩	១.៣៣៧.៩២៧.៧៥២	(៥៣៦.៤៤៦.៧១០)	២០៤.២៦១.០៨៩

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.២ ហានិភ័យទីផ្សារ (ត)

(គ) ហានិភ័យអត្រាការប្រាក់ (គ)

	របាយការណ៍ហិរញ្ញវត្ថុដោយឡែក						
	១ខែ ដុល្លារអាមេរិក	១ខែ ទៅ ៣ខែ ដុល្លារអាមេរិក	៣ខែ ទៅ ១២ខែ ដុល្លារអាមេរិក	១ឆ្នាំ ទៅ ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	មិនមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នេះផ្ទៃទី៣១ ខែធ្នូ ឆ្នាំ២០២២							
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	២៣.២១៣.៤១២	២៣.២១៣.៤១២
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	២៦.២១៤	២.៧៩០.១៨៣	-	-	-	២២.៦០៣.៩២២	២៩.៨០៧.៥១៩
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	-	-	៣៣.០៤៨.៣៨៤	-	-	៣១.០៧១.៦៣៦	៦៤.១២០.០២០
ឥណទានអតិថិជន	៣១.៤០៩.៧៣៥	១៤.១៨២.៤៣៣	៧៣.៨៧៩.២៨១	១៩៣.៧៧១.៥៩៩	៣៦៥.៦៤៣.៨៩៣	-	៦៧៨.៨៨៦.៩៤១
ការវិនិយោគមូលបត្រ	-	-	៩៩៨.៦៩១	៣.០៣៤.៣៥៦	-	៦៩១.៧៨៩	៤.៧២៤.៨៣៦
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	១.៧០៤.៩៦៤	១.៧០៤.៩៦៤
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៣១.៤៣៥.៩៤៩	១៦.៩៧២.៦១៦	១០៧.៩២៦.៧៥៦	១៩៦.៨០៥.៩៥៥	៣៦៥.៦៤៣.៨៩៣	៧៩.៦៨៥.៧២៣	៧៩៨.០៧០.៤៩២
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ	-	៨៨២.១២៤	៣៣.៥៩១.៦៦៨	-	-	១០.៦៥២.០០៤	៤៥.០២៥.៧៩៦
ប្រាក់បញ្ញើរបស់អតិថិជន មិនមែនធនាគារ	១៩.២២៣.៨១៤	៤៣.៣០៩.៣៧២	១៥៧.៩៨៣.៧៦៩	១៤.៣៧៦.៩៥០	-	១៩៤.៧១៨.៦៥៥	៤២៩.៦១២.៥៦០
ប្រាក់កម្ចី	១០៥.៧៩៥.៨៤៤	៦៥.០០០.០០០	៣៥.០០០.០០០	១២.០០០.០០០	-	-	២១៧.៧៩៥.៨៤៤
បំណុលកតិសន្យា	៧១.៩៣៤	១១៦.៣៧៥	៤០៧.០១១	១.០៥១.៣៦៤	៧.៣៨៩.០១១	-	៩.០៣៥.៦៩៥
បំណុលហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	៤.៤៩៤.០៣៥	៤.៤៩៤.០៣៥
បំណុលបន្ទាប់បន្សំ	-	-	-	-	៤០.៤៤០.៨៨៩	-	៤០.៤៤០.៨៨៩
បំណុលហិរញ្ញវត្ថុសរុប	១២៥.០៤១.៦០២	១០៩.២១៧.៨៧១	២២៦.៩៨២.៤៤៨	២៧.៤២៨.៣១៤	៤៧.៨២៩.៩០០	២០៩.៨៦៤.៦៩៤	៧៨៦.៤៦៤.៨២៩
គំណត់ផ្លូវឥតការប្រាក់សរុប	(៩៣.៦៥៥.៦៥៣)	(៩២.២៤៥.២៥៥)	(១១៩.០៥៦.០៩២)	១៦៩.៣៧៧.៦៤១	៣១៧.៨១៣.៩៩៣	(១៣០.៥៧៤.៩៧១)	៥១.៦០៥.៦៦៣
គិតជាពាន់រៀល	(៣៨៥.៥៤០.៣២៣)	(៣៧៩.៩៧៩.៥៦៥)	(៤៩០.១៥៣.៩៣១)	៦៩៧.៣២៧.៧៤៨	១.៣០៨.៤៤០.២០៩	(៥៣៧.៥៩៣.៦២៤)	២១២.៦០០.៩១៤

ធនាគារ សហពាណិជ្ជ ក.អ. និក្ខេបបទប្រកាសម្តី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.៣ ហានិភ័យសាច់ប្រាក់ងាយស្រួល

ហានិភ័យសាច់ប្រាក់ងាយស្រួល គឺជាហានិភ័យដែលសម្ព័ន្ធធនាគារ និងធនាគារមិនមានលទ្ធភាពបំពេញកាតព្វកិច្ចសងប្រាក់ តាមកាលកំណត់សងចំពោះបំណុលហិរញ្ញវត្ថុរបស់ខ្លួន ក៏ដូចជាមិនមានលទ្ធភាពបំពេញមូលនិធិវិញបាននៅពេលដែលបានដកមកប្រើប្រាស់រួចហើយ។ ផលវិបាកនេះ អាចបណ្តាលឱ្យធនាគារមិនអាចបំពេញកាតព្វកិច្ចសងប្រាក់ទៅអ្នកផ្ញើប្រាក់ និងកង្វះសាច់ប្រាក់ដើម្បី ឱ្យអតិថិជនខ្ចី។

(ក) ដំណើរការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល

គណៈគ្រប់គ្រងរបស់សម្ព័ន្ធធនាគារ និងធនាគារតាមដានសាច់ប្រាក់ងាយស្រួល និងគ្រប់គ្រងការប្រមូលផ្តុំ និងទិន្នន័យបំណុលដែលមានកាលកំណត់។ ការត្រួតពិនិត្យនិងការធ្វើរបាយការណ៍ ត្រូវបានធ្វើឡើងក្នុងទម្រង់ជាការត្រួតពិនិត្យលើស្ថានភាពសាច់ប្រាក់ប្រចាំថ្ងៃ ហើយនិងរៀបចំគម្រោងសម្រាប់ថ្ងៃបន្ទាប់ ប្រចាំសប្តាហ៍ និងប្រចាំខែជាលំដាប់ដោយសារវាជារយៈពេលគន្លឹះក្នុង ការគ្រប់គ្រងសាច់ប្រាក់ងាយស្រួល។ គណៈគ្រប់គ្រងតាមដានអំពី បម្រែបម្រួលនៃអ្នកផ្ញើប្រាក់សំខាន់ៗ និងគម្រោងនៃការដកសាច់ប្រាក់របស់ពួកគេ។

(ខ) ដំណើរការរកប្រភពទុន

ប្រភពសាច់ប្រាក់ងាយស្រួលចម្បងរបស់សម្ព័ន្ធធនាគារ និងធនាគារ បានមកពីដើមទុនបានបង់របស់ភាគទុនិក បំណុលបន្ទាប់បន្សំ ប្រាក់កម្ចី និងប្រាក់បញ្ញើរបស់អតិថិជន។ គណៈគ្រប់គ្រងត្រួតពិនិត្យប្រភពសាច់ប្រាក់ងាយស្រួលប្រចាំថ្ងៃយ៉ាងទៀងទាត់តាមរយៈការត្រួតពិនិត្យលើកាល កំណត់នៃប្រាក់បញ្ញើមានកាលកំណត់ និង អ្នកផ្ញើប្រាក់សំខាន់ៗ។

(គ) លំហូរសាច់ប្រាក់អនិស្សន្ទ (Non-derivative cash flow)

តារាងខាងក្រោមនេះ បង្ហាញពីលំហូរសាច់ប្រាក់ដែលសម្ព័ន្ធធនាគារ និងធនាគារត្រូវបង់ ក្រោមបំណុល ហិរញ្ញវត្ថុអនិស្សន្ទ (non-derivative financial liabilities) ដោយផ្អែកតាមកាលកំណត់លើកិច្ចសន្យាដែលនៅសល់ នា កាលបរិច្ឆេទរាយការណ៍។ ចំនួនទឹកប្រាក់ដែលបានលាតត្រដាងនៅក្នុងតារាងនេះ គឺជា លំហូរសាច់ប្រាក់ក្នុងកិច្ចសន្យាដែលមិនធ្វើអប្បបរមា ដោយឡែកសម្ព័ន្ធធនាគារ និងធនាគារគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួលដែលភ្ជាប់ជាមួយ ដោយផ្អែកតាមលំហូរសាច់ប្រាក់រំពឹងទុកដែលមិនធ្វើអប្បបរមា។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.៣ ហានិភ័យសាច់ប្រាក់នាយស្រួល (ត)

(គ) លំហូរសាច់ប្រាក់អនិស្សន្ន (Non-derivative cash flow) (ត)

	របាយការណ៍ហិរញ្ញវត្ថុរួម					
	៣ខែ ទេវ					លំហូរសាច់ប្រាក់សរុបក្នុងកិច្ចសន្យា
	១ខែ ដុល្លារអាមេរិក	១ខែ ទេវ ដុល្លារអាមេរិក	១ខែ ទេវ ដុល្លារអាមេរិក	១ខែ ទេវ ដុល្លារអាមេរិក	១ខែ ទេវ ដុល្លារអាមេរិក	
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣						
បំណុលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ	២៨.៧៧៦.០១០	៤៤.០១៦.០០៧	៦.៧៦១.៤៤៦	-	៥១២.៤៩៤	៨០.០៦៥.៩៥៧
ប្រាក់បញ្ញើរបស់អតិថិជន មិនមែនធនាគារ	២២១.២៦៩.២៤៤	៨៥.៣៩៣.៦០៩	១២០.៥៩៧.៦៦២	៥៦.៥៤៦.០៤៧	១១.១៩៣.២២៩	៤៩៤.៩៩៩.៧៩១
ប្រាក់កម្ចី	៣៥៧.៤៣៩	៣១.៥៤៥.៨២៥	២០.០០០.០០០	២៣.៤៥១.២៨៥	-	៧៥.៣៥៤.៥៤៩
បំណុលភតិសន្យា	៥០.៨៤៥	១០១.៦៩០	៦១០.១៤០	១.៤៤៩.៦៧០	-	២.២១២.៣៤៥
បំណុលហិរញ្ញវត្ថុផ្សេងៗ	៣.៧៩១.២៩៤	-	-	-	-	៣.៧៩១.២៩៤
បំណុលបន្ទាប់បន្សំ	២៣៨.៣៥៦	៤៦១.៣៣៣	២.១១៤.៤៤៤	១១.២៣៣.៤៦៧	៤២.៨២៩.៥១២	៥៦.៨៧៧.១១២
បំណុលហិរញ្ញវត្ថុសរុប តាមកាលកំណត់នៅសល់ក្នុងកិច្ចសន្យា	២៥៤.៤៨៣.១៨៨	១៦១.៥១៨.៤៦៤	១៥០.០៨៣.៦៩២	៥២.៦៨០.៤៦៩	៥៤.៥៣៥.២៣៥	៧១៣.៣០១.០៨៨
គិតជាពាន់រៀល	១.០៣៩.៥៦៣.៨២២	៦៥៩.៨០២.៩២៥	៦១៣.០៩១.៨៨២	២១៧.៥៩៩.៧១៦	២២២.៧៧៦.៤៣៥	២.៩១៣.៨៣៤.៧៨០
បំណុលហិរញ្ញវត្ថុសរុប តាមកាលកំណត់នៅសល់ក្នុងកិច្ចសន្យា						
ខ្ទង់ក្រៅតារាងតុល្យការ	៥.៧១៣.៣៨០	៣.១១៨.២៣០	២៣.៦៤៦.៩៩៦	២៥.៩៩៣.៦៧៨	-	៥៨.៤៧២.២៨៤
សាច់ប្រាក់នាយស្រួល - ក្រៅតារាងតុល្យការ	៥.៧១៣.៣៨០	៣.១១៨.២៣០	២៣.៦៤៦.៩៩៦	២៥.៩៩៣.៦៧៨	-	៥៨.៤៧២.២៨៤
គិតជាពាន់រៀល	២៣.៣៣៩.១៥៧	១២.៧៣៧.៩៧០	៩៦.៥៩៧.៩៧៩	១០៦.១៨៤.១៧៥	-	២៣៨.៨៥៩.២៨១

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.៣ ហានិភ័យសាច់ប្រាក់នាសម្រាប់ (ត)

(គ) លំហូរសាច់ប្រាក់អនិស្សន្ទ (Non-derivative cash flow) (ត)

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

បំណុលហិរញ្ញវត្ថុ

ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ

ប្រាក់បញ្ញើរបស់អតិថិជន មិនមែនធនាគារ

ប្រាក់កម្ចី

បំណុលភតិសន្យា

បំណុលហិរញ្ញវត្ថុផ្សេងៗ

បំណុលបន្ទាប់បន្សំ

បំណុលហិរញ្ញវត្ថុសរុប តាមកាលកំណត់នៅសល់ក្នុងកិច្ចសន្យា

គិតជាពាន់រៀល

ខ្ទង់ក្រៅតារាងតុល្យការ

សាច់ប្រាក់នាសម្រាប់ - ក្រៅតារាងតុល្យការ

គិតជាពាន់រៀល

របាយការណ៍ហិរញ្ញវត្ថុដោយឡែក						
៣ខែ ទៅ						
១ខែ ដុល្លារអាមេរិក	១ខែ ទៅ ៣ខែ ដុល្លារអាមេរិក	១ខែ ទៅ ១២ខែ ដុល្លារអាមេរិក	១ឆ្នាំ ទៅ ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	លំហូរសាច់ប្រាក់សរុបក្នុងកិច្ចសន្យា ដុល្លារអាមេរិក	
២៨.៧៧៦.០០៩	៤៤.០១៦.០០៧	៦.៧៦១.៤៤៦	-	៥១២.៤៩៥	៨០.០៦៥.៩៥៧	
២២១.៣១៥.៨១៩	៨៥.៣៩៣.៦០៩	១២០.៥៩៧.៦៦២	៥៦.៥៤៦.០៤៧	១១.១៩៣.២២៩	៤៩៥.០៤៦.៣៦៦	
៣៥៧.៤៣៩	៣១.៥៤៥.៨២៥	២០.០០០.០០០	១២.០១៣.២៨០	-	៦៣.៩១៦.៥៤៤	
៩២.៩០៧	១៧៨.៦១៤	៧២៦.៤៤៨	២.៩៣២.៨៥៣	១៧.៣៨១.០៦៦	២១.៣១១.៨៨៨	
៣.៩១៣.៧៤៥	-	-	-	-	៣.៩១៣.៧៤៥	
២៣៨.៣៥៦	៤៦១.៣៣៣	២.១១៤.៤៤៤	១១.២៣៣.៤៦៧	៤២.៨២៩.៥១២	៥៦.៨៧៧.១១២	
២៥៤.៦៩៤.២៧៥	១៦១.៥៩៥.៣៨៨	១៥០.២០០.០០០	៨២.៧២៥.៦៤៧	៧១.៩១៦.៣០២	៧២១.១៣១.៦១២	
១.០៤០.៤២៦.១១២	៦៦០.១១៧.១៦០	៦១៣.៥៦៧.០០០	៣៣៧.៩៣៤.២៦៨	២៩៣.៧៧៨.០៩៤	២.៩៤៥.៨២២.៦៣៤	
៥.៧១៣.៣៨០	៣.១១៨.២៣០	២៣.៦៤៦.៩៩៦	២៥.៩៩៣.៦៧៨	-	៥៨.៤៧២.២៨៤	
៥.៧១៣.៣៨០	៣.១១៨.២៣០	២៣.៦៤៦.៩៩៦	២៥.៩៩៣.៦៧៨	-	៥៨.៤៧២.២៨៤	
២៣.៣៣៩.១៥៧	១២.៧៣៧.៩៧០	៩៦.៥៩៧.៩៧៩	១០៦.១៨៤.១៧៥	-	២៣៨.៨៥៩.២៨១	

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.៣ ហានិភ័យសាច់ប្រាក់នាយស្រួល (ត)

(គ) លំហូរសាច់ប្រាក់អនិស្សន្ទ (Non-derivative cash flow) (ត)

	របាយការណ៍ហិរញ្ញវត្ថុរួម					
	៣ខែ ទៅ			លើស៥ឆ្នាំ លំហូរសាច់ប្រាក់សរុបក្នុងកិច្ចសន្យា		
	១ខែ ទុន្តរអនេមរិក	១ខែ ទៅ ៣ខែ ទុន្តរអនេមរិក	១ខែ ទៅ ៣ខែ ទុន្តរអនេមរិក	១ឆ្នាំ ទៅ ៥ឆ្នាំ ទុន្តរអនេមរិក	លើស៥ឆ្នាំ ទុន្តរអនេមរិក	លំហូរសាច់ប្រាក់សរុបក្នុងកិច្ចសន្យា ទុន្តរអនេមរិក
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២						
បំណុលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ	១០.៧៥៣.៥៦៧	៨៧១.៥៧៤	៣៣.៧២១.០៥៥	-	-	៤៥.៣៤៦.១៩៦
ប្រាក់បញ្ញើរបស់អតិថិជន មិនមែនធនាគារ	២១៣.៩៧៨.៣៧៩	៤៣.៣៣៥.០៤៦	១៦២.៧៨៦.៦៣៩	១៥.៥៦៧.០៥៥	-	៤៣៥.៦៦៧.១១៩
ប្រាក់កម្ចី	១០៦.៤៩៤.៩៨៥	៦៥.៦២៥.៣៦១	៣៦.៧២៤.១៧៤	២៣.៧២១.៣៣២	-	២៣២.៥៦៥.៨៥២
បំណុលភតិសន្យា	៥០.៨៤៥	១០១.៦៩០	៦១០.១៤០	១.៤៤៩.៦៧០	-	២.២១២.៣៤៥
បំណុលហិរញ្ញវត្ថុផ្សេងៗ	៤.៤២៩.៥៨៣	-	-	-	-	៤.៤២៩.៥៨៣
បំណុលបន្ទាប់បន្សំ	២១៣.៥៥៦	៤០៦.៤៤៤	១.៨៩៤.៤៤៤	១០.០៦៤.៦៦៧	៤៥.០៣៥.៧៧៨	៥៧.៦១៤.៨៨៩
បំណុលហិរញ្ញវត្ថុសរុប តាមកាលកំណត់នៅសល់ក្នុងកិច្ចសន្យា	៣៣៥.៩២០.៩១៥	១១០.៣០៨.១១៥	២៣៥.៧៣៦.៤៥២	៥០.៨០២.៧២៤	៤៥.០៣៥.៧៧៨	៧៧៧.៨៣៥.៩៨៤
គិតជាពាន់រៀល	១.៣៨២.៩៨៦.៤០៨	៤៥៤.២៧០.២៥៣	៩៧០.៥២៦.៩៧៣	២០៩.១៥៤.៨១៥	១៨៥.៤១២.២៩៨	៣.២០២.៣៥០.៧៤៧
ខ្ទង់ក្រៅតារាងតុល្យការ	៥.៧១៣.៣៨០	៣.១១៨.២៣០	២៣.៦៤៦.៩៩៦	២៥.៩៩៣.៦៧៨	-	៥៨.៤៧២.២៨៤
សាច់ប្រាក់នាយស្រួល - ក្រៅតារាងតុល្យការ	៥.៧១៣.៣៨០	៣.១១៨.២៣០	២៣.៦៤៦.៩៩៦	២៥.៩៩៣.៦៧៨	-	៥៨.៤៧២.២៨៤
គិតជាពាន់រៀល	២៣.៥២១.៩៨៥	១២.៨៣៧.៧៥៣	៩៧.៣៥៤.៦៨៣	១០៧.០១៥.៩៧២	-	២៤០.៧៣០.៣៩៣

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.៣ ហានិភ័យសាច់ប្រាក់នាសម្រាប់ (ត)

(គ) លំហូរសាច់ប្រាក់អនិស្សន្ទ (Non-derivative cash flow) (ត)

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

បំណុលហិរញ្ញវត្ថុ

ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ

ប្រាក់បញ្ញើរបស់អតិថិជន មិនមែនធនាគារ

ប្រាក់កម្ចី

បំណុលភតិសន្យា

បំណុលហិរញ្ញវត្ថុផ្សេងៗ

បំណុលបន្ទាប់បន្សំ

បំណុលហិរញ្ញវត្ថុសរុប តាមកាលកំណត់នៅសល់ក្នុងកិច្ចសន្យា

គិតជាពាន់រៀល

ខ្ទង់ក្រៅតារាងតុល្យការ

សាច់ប្រាក់នាសម្រាប់ - ក្រៅតារាងតុល្យការ

គិតជាពាន់រៀល

របាយការណ៍ហិរញ្ញវត្ថុដោយឡែក						
៣ខែ ទៅ						
១ខែ ដុល្លារអាមេរិក	១ខែ ទៅ ៣ខែ ដុល្លារអាមេរិក	១ខែ ទៅ ៣ខែ ដុល្លារអាមេរិក	១ខែ ទៅ ៣ខែ ដុល្លារអាមេរិក	១ខែ ទៅ ៣ខែ ដុល្លារអាមេរិក	១ខែ ទៅ ៣ខែ ដុល្លារអាមេរិក	១ខែ ទៅ ៣ខែ ដុល្លារអាមេរិក
១០.៧៥៣.៥៦៧	៨៧១.៥៧៤	៣៣.៧២១.០៥៥	-	-	-	៤៥.៣៤៦.១៩៦
២១៣.៩៧៨.៣៧៩	៤៣.៥៣៤.៨១០	១៦២.៧៨៦.៦៣៩	១៥.៥៦៧.០៥៥	-	-	៤៣៥.៨៦៦.៨៨៣
១០៦.៤៩៤.៩៨៥	៦៥.៦២៥.៣៦១	៣៦.៧២៤.១៧៤	១២.០០០.០០០	-	-	២២០.៨៤៤.៥២០
១០៣.៦១២	២៨៤.៤៣៦	៦៩៥.៧៣៧	៤.១០៨.៤៣០	១៩.៩៧៧.៥៣៤	-	២៥.១៦៩.៧៤៩
៤.៤៩៤.០៣៥	-	-	-	-	-	៤.៤៩៤.០៣៥
២១៣.៥៥៦	៤០៦.៤៤៤	១.៨៩៤.៤៤៤	១០.០៦៤.៦៦៧	៤៥.០៣៥.៧៧៨	-	៥៧.៦១៤.៨៨៩
៣៣៦.០៣៨.១៣៤	១១០.៧២២.៦២៥	២៣៥.៨២២.០៤៩	៤១.៧៤០.១៥២	៦៥.០១៣.៣១២	-	៧៨៩.៣៣៦.២៧២
១.៣៨៣.៤៦៨.៩៩៩	៤៥៥.៨៤៥.០៨៧	៩៧០.៨៧៩.៣៧៦	១៧១.៨៤៤.២០៦	២៦៧.៦៥៩.៨០៦	-	៣.២៤៩.៦៩៧.៤៣៤
៥.៧១៣.៣៨០	៣.១១៨.២៣០	២៣.៦៤៦.៩៩៦	២៥.៩៩៣.៦៧៨	-	-	៥៨.៤៧២.២៨៤
៥.៧១៣.៣៨០	៣.១១៨.២៣០	២៣.៦៤៦.៩៩៦	២៥.៩៩៣.៦៧៨	-	-	៥៨.៤៧២.២៨៤
២៣.៥២១.៩៨៥	១២.៨៣៧.៧៥៣	៩៧.៣៥៤.៦៨៣	១០៧.០១៥.៩៧២	-	-	២៤០.៧៣០.៣៩៣

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.៤ តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

(ក) ឋានានុក្រមតម្លៃសមស្រប

ដើម្បីផ្តល់នូវសញ្ញាណអំពីភាពអាចទុកចិត្តបាននៃទិន្នន័យ ដែលត្រូវបានប្រើប្រាស់ក្នុងការកំណត់តម្លៃសមស្រប សម្ព័ន្ធធនាគារ និងធនាគារ ធ្វើចំណាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុជាបីកម្រិត ដែលត្រូវបានពណ៌នាក្នុងស្តង់ដារ គណនេយ្យ។ ការពន្យល់ពីកម្រិតនីមួយៗ ត្រូវបានបង្ហាញក្នុងតារាងខាងក្រោម។

តារាងខាងក្រោមនេះបង្ហាញពីទ្រព្យសកម្មហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលត្រូវបានវាស់វែងនិង ត្រូវបានទទួលស្គាល់តាមតម្លៃសមស្រប នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ តាមមូលដ្ឋានដែលបានកើតឡើង។

	របាយការណ៍ហិរញ្ញវត្ថុរួម			
	កម្រិត ១ ដុល្លារអាមេរិក	កម្រិត ២ ដុល្លារអាមេរិក	កម្រិត ៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣				
ទ្រព្យសកម្មហិរញ្ញវត្ថុ				
ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្រប ក្នុងចំណូលលម្អិតផ្សេងៗ (FVOCI)				
មូលបត្រកម្ពុជា	៦៧៨.០៨២	-	១៥០.០០០	៨២៨.០៨២
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៦៧៨.០៨២	-	១៥០.០០០	៨២៨.០៨២
គិតជាពាន់រៀល	២.៧៦៩.៩៦៥	-	៦១២.៧៥០	៣.៣៨២.៧១៥
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២				
ទ្រព្យសកម្មហិរញ្ញវត្ថុ				
ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្រប ក្នុងចំណូលលម្អិតផ្សេងៗ (FVOCI)				
មូលបត្រកម្ពុជា	៥៤១.៧៨៨	-	១៥០.០០០	៦៩១.៧៨៨
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៥៤១.៧៨៨	-	១៥០.០០០	៦៩១.៧៨៨
គិតជាពាន់រៀល	២.២៣០.៥៤១	-	៦១៧.៥៥០	២.៨៤៨.០៩១

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.៤ តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (ត)

(ក) ឋានានុក្រមតម្លៃសមស្រប (ត)

	របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	កម្រិត ១ ដុល្លារអាមេរិក	កម្រិត ២ ដុល្លារអាមេរិក	កម្រិត ៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣				
ទ្រព្យសកម្មហិរញ្ញវត្ថុ				
ទ្រព្យសកម្មហិរញ្ញវត្ថុរ៉ាប់រងដែលតាមតម្លៃសមស្រប ក្នុងចំណូលលម្អិតផ្សេងៗ (FVOCI)				
មូលបត្រកម្មសិទ្ធិ	៦៧៨.០៨២	-	១៥០.០០០	៨២៨.០៨២
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៦៧៨.០៨២	-	១៥០.០០០	៨២៨.០៨២
គិតជាពាន់រៀល	២.៧៦៩.៩៦៥	-	៦១២.៧៥០	៣.៣៨២.៧១៥
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២				
ទ្រព្យសកម្មហិរញ្ញវត្ថុ				
ទ្រព្យសកម្មហិរញ្ញវត្ថុរ៉ាប់រងដែលតាមតម្លៃសមស្រប ក្នុងចំណូលលម្អិតផ្សេងៗ (FVOCI)				
មូលបត្រកម្មសិទ្ធិ	៥៤១.៧៨៨	-	១៥០.០០០	៦៩១.៧៨៨
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៥៤១.៧៨៨	-	១៥០.០០០	៦៩១.៧៨៨
គិតជាពាន់រៀល	២.២៣០.៥៤១	-	៦១៧.៥៥០	២.៨៤៨.០៩១

កម្រិត ១ ៖ តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានជួញដូរនៅក្នុងទីផ្សារសកម្ម (ដូចជា ដេរីវេដែលបានជួញដូរជាសាធារណៈ និងមូលបត្រកម្មសិទ្ធិ) គឺអាស្រ័យទៅតាមតម្លៃដែលបានដាក់លក់លើទីផ្សារ នាដំណាច់ការិយបរិច្ឆេទរបាយការណ៍។

តម្លៃដាក់លក់លើទីផ្សារដែលបានប្រើសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលសម្ព័ន្ធធនាគារ និងធនាគារបានកាន់កាប់ គឺជាតម្លៃទិញបច្ចុប្បន្ន។ ឧបករណ៍ហិរញ្ញវត្ថុទាំងនេះ ត្រូវបានបញ្ចូលទៅក្នុងកម្រិត ១ ។

កម្រិត ២ ៖ តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុដែលមិនត្រូវបានជួញដូរនៅក្នុងទីផ្សារសកម្ម (ឧទាហរណ៍ដូចជាដេរីវេ over-the-counter) ត្រូវបានកំណត់ដោយប្រើវិធីសាស្ត្រវាយតម្លៃ ដែលបង្កើនការប្រើប្រាស់ ទិន្នន័យលើទីផ្សារដែលអាចអង្កេតបាន និងបន្ថយការពឹងផ្អែកទៅលើការប៉ាន់ស្មានចំពោះអង្គភាពជាក់លាក់។ ប្រសិនបើទិន្នន័យជាក់លាក់ទាំងអស់ដែលតម្រូវសម្រាប់ឧបករណ៍មួយអាចអង្កេតបាន ឧបករណ៍នោះត្រូវបានបញ្ចូលទៅក្នុងកម្រិត ២ ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

កម្រិត ៣ ៖ ប្រសិនបើទិន្នន័យជាក់លាក់មួយឬច្រើន មិនពឹងផ្អែកទៅលើទិន្នន័យទីផ្សារដែលអាចអង្កេតបាន ឧបករណ៍នោះត្រូវបានបញ្ចូលទៅក្នុងកម្រិត ៣ ។ វាគឺជាករណីសម្រាប់មូលបត្រកម្មសិទ្ធិដែលមិនទាន់ចុះបញ្ជី។

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.៤ តម្លៃសមស្របនៃទ្រព្យសកម្ម និងចំណូលហិរញ្ញវត្ថុ (ត)

(ខ) ឧបករណ៍ហិរញ្ញវត្ថុរ៉ាប់រងដែលតាមតម្លៃសមស្រប

ទ្រព្យសកម្មហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារនិងធនាគារដែលរ៉ាប់រងតាម FVOCI

គឺជាការវិនិយោគទាំងមូលបត្រកម្មសិទ្ធិដែលបានចុះបញ្ជី និងមិនទាន់ចុះបញ្ជី

ដែលត្រូវបានរ៉ាប់រងតាមតម្លៃសមស្របក្នុងចំណូលលម្អិតផ្សេងៗ។

មូលបត្រកម្មសិទ្ធិដែលបានចុះបញ្ជីគឺជាការវិនិយោគក្នុងក្រុមហ៊ុន VISA Inc. ដែលត្រូវបានរ៉ាប់រងតាមតម្លៃសមស្របក្នុងចំណូលលម្អិតផ្សេងៗ (FVOCI)

ហើយតម្លៃសមស្របត្រូវបានកំណត់ផ្អែកទៅលើតម្លៃដែលបានដាក់លក់លើទីផ្សារមូលបត្រញូយ៉ក (NYSE)។

ចំណេញពីការវាយតម្លៃតម្លៃសមស្របឡើងវិញចំនួន ១០៩.០៣៥ ដុល្លារអាមេរិក (២០២២ ៖

ខាតពីការវាយតម្លៃឡើងវិញមានចំនួន ៧.២៧៣ ដុល្លារអាមេរិក) ត្រូវបានទទួលស្គាល់ក្នុងចំណូលលម្អិតផ្សេងៗ។

(គ) ការរ៉ាប់រងតាមតម្លៃសមស្រប ដោយប្រើទិន្នន័យជាក់លាក់ដែលមិនអាចអង្កេតបាន (កម្រិត៣)

មូលបត្រកម្មសិទ្ធិដែលមិនទាន់ចុះបញ្ជី គឺជាការវិនិយោគនៅក្នុង ក្រេឌីត ប្តូរ (ខេមបូឌា) ខូ អិលធីឌី (CBC) ដែលត្រូវរ៉ាប់រងតាមតម្លៃសមស្របក្នុងចំណូលលម្អិតផ្សេងៗ

ដោយសារវាមិនត្រូវបានកាន់កាប់សម្រាប់ការជួញដូរទេ

ហើយធនាគារបានជ្រើសរើសនាពេលទទួលស្គាល់លើកដំបូង ជាទ្រព្យសកម្មហិរញ្ញវត្ថុរ៉ាប់រងតាម FVOCI។

នេះគឺជាវិធីសាស្ត្រវិនិយោគ ដែលធនាគារចាត់ទុកថាការធ្វើចំណាត់ថ្នាក់បែបនេះ គឺមានភាពសមស្រប។

តម្លៃសមស្របនៃការវិនិយោគមូលបត្រកម្មសិទ្ធិមិនទាន់ចុះបញ្ជីត្រូវបានកំណត់ផ្អែកទៅលើតម្លៃបច្ចុប្បន្នហើយអត្រាអប្បហារដែលបានប្រើត្រូវបានធ្វើនិយ័តកម្មចំពោះ ហានិភ័យរបស់ភាគីដៃគូឬហានិភ័យផ្ទាល់របស់សម្ព័ន្ធធនាគារ និង ធនាគារ។

មិនមានចំណេញឬខាតត្រូវបានទទួលស្គាល់ក្នុងចំណូលលម្អិតផ្សេងៗទេ

ដោយសារតម្លៃសមស្របប្រហាក់ប្រហែលនឹងតម្លៃយោង។ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ មិនមានសំវិធានធនសម្រាប់ការខាតបង់សម្រាប់ FVOCI ទេ។

(ឃ) ឧបករណ៍ហិរញ្ញវត្ថុមិនរ៉ាប់រងតាមតម្លៃសមស្រប

គិតត្រឹមកាលបរិច្ឆេទតារាងតុល្យការ តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ

មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា។

ការប៉ាន់ស្មានតម្លៃសមស្របផ្អែកទៅតាមវិធីសាស្ត្រ និងការសន្មតដូចខាងក្រោម៖

ធនាគារ សហពាណិជ្ជ ក.អ. និមក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

(i) ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល និងធនាគារផ្សេងៗ

តម្លៃយោងនៃប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាលនិងធនាគារផ្សេងៗមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វាដោយសារគណនីទាំងនេះភាគច្រើនគឺជា គណនីចរន្តគណនីសន្សំនិងប្រាក់បញ្ញើរយៈពេលខ្លី។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.៤ តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (ត)

(យ) ឧបករណ៍ហិរញ្ញវត្ថុមិនវាស់វែងតាមតម្លៃសមស្រប (ត)

(ii) ឥណទានអតិថិជន

ចំពោះឥណទានដែលមានអត្រាថេរ ដែលមានកាលកំណត់នៅសល់តិចជាង១ឆ្នាំ ជាទូទៅតម្លៃយោងរបស់វា គឺជាតម្លៃសមស្របប៉ាន់ស្មានរបស់វា។

ចំពោះឥណទានដែលមានអត្រាថេរ និងមានកាលកំណត់នៅសល់១ឆ្នាំ ឬលើស តម្លៃសមស្របត្រូវបានប៉ាន់ស្មាន ដោយធ្វើអប្បបរមាលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគតនិងប្រើអត្រាការប្រាក់របស់ឥណទាននាពេល បច្ចុប្បន្នដោយសារអត្រាការប្រាក់តាមទីផ្សាររបស់ឥណទានមានហានិភ័យឥណទាន និងកាលកំណត់ប្រហាក់ប្រហែលគ្នាហើយត្រូវបានវាយតម្លៃថាមានភាពខុសគ្នាតិចតួចជាមួយនឹង អត្រាការប្រាក់របស់ឥណទានតាមកិច្ចសន្យា។ ជាលទ្ធផលតម្លៃសមស្របនៃឥណទានអតិថិជនរយៈពេលវែង មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វានាកាលបរិច្ឆេទរាយការណ៍។

(iii) ការវិនិយោគមូលបត្រ

ជាទូទៅ តម្លៃសមស្របប៉ាន់ស្មាននៃការវិនិយោគមូលបត្រ គឺផ្អែកទៅលើតម្លៃដាក់លក់លើទីផ្សារ និងដែលអាចសង្កេតបាន នាកាលបរិច្ឆេទរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ បច្ចុប្បន្ន វាមិនទាន់ត្រូវបានជួញដូរទេ។ តម្លៃសមស្របប៉ាន់ស្មាននៃមូលបត្របំណុល មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ផ្អែកទៅតាមលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត ដោយប្រើអត្រាទីផ្សារ។

(iv) ប្រាក់បញ្ញើរបស់ធនាគារ និងប្រាក់បញ្ញើរបស់អតិថិជនមិនមែនធនាគារ

តម្លៃសមស្របនៃប្រាក់បញ្ញើរបស់ធនាគារ និងប្រាក់បញ្ញើរបស់អតិថិជនមិនមែនធនាគារ ដែលមានកាលកំណត់តិចជាង ១ ឆ្នាំ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារឧបករណ៍ទាំងនេះមានរយៈពេលខ្លី។ តម្លៃសមស្របនៃប្រាក់បញ្ញើរបស់ធនាគារ និងប្រាក់បញ្ញើរបស់អតិថិជនមិនមែនធនាគារដែលមានកាលកំណត់លើសពី១ឆ្នាំ ត្រូវបានគេរំពឹងថាមានតម្លៃ ប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វាដោយសារសម្ព័ន្ធធនាគារនិងធនាគារបានផ្តល់អត្រា ការប្រាក់ប្រហាក់ប្រហែលគ្នាទៅនឹងឧបករណ៍ដែលមានកាលកំណត់និងលក្ខខណ្ឌឥណទានស្រដៀងគ្នាដែរ។

តម្លៃសមស្របប៉ាន់ស្មាននៃប្រាក់បញ្ញើដែលមិនមានកាលកំណត់ រាប់ទាំងប្រាក់បញ្ញើដែលគ្មានការប្រាក់ ប្រាក់បញ្ញើ ដែលអាចដកបានតាមតម្រូវការ គឺជាចំនួនទឹកប្រាក់ដែលត្រូវសងនាកាលបរិច្ឆេទរាយការណ៍។

(v) ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ និង បំណុលហិរញ្ញវត្ថុផ្សេងៗ

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

តម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ និង បំណុលហិរញ្ញវត្ថុផ្សេងៗត្រូវបានសន្មតថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា

ដោយសារគណនីទាំងនេះមិនមានតម្លៃប្រែប្រួលជាសារវន្តទៅតាមអត្រាការប្រាក់ទីផ្សារទេ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.៤ តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (ត)

(យ) ឧបករណ៍ហិរញ្ញវត្ថុមិនវាស់វែងតាមតម្លៃសមស្រប (ត)

(vi) ប្រាក់កម្ចី និងបំណុលបន្ទាប់បន្សំ

ប្រាក់កម្ចី និងបំណុលបន្ទាប់បន្សំមិនត្រូវបានដាក់លក់លើទីផ្សារសកម្មទេ ហើយតម្លៃសមស្របរបស់វា មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារវាមានរយៈពេលខ្លី។

៣៥.៥ ការគ្រប់គ្រងដើមទុន

គោលដៅរបស់សម្ព័ន្ធធនាគារ និងធនាគារក្នុងការគ្រប់គ្រងដើមទុន មានន័យទូលំទូលាយជាង មូលធន ដែលបានបង្ហាញនៅលើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ ការគ្រប់គ្រងដើមទុន មានដូចខាងក្រោម៖

- អនុលោមតាមតម្រូវការដើមទុនដែលកំណត់ដោយធនាគារកណ្តាល
- ការពារលទ្ធភាពរបស់សម្ព័ន្ធធនាគារ និងធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ដើម្បីអាចបន្តផ្តល់ផលប្រយោជន៍ដល់ភាគទុនិក និងដល់ភាគីពាក់ព័ន្ធផ្សេងៗ និង
- រក្សាមូលដ្ឋានដើមទុនរឹងមាំដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម

ធនាគារកណ្តាលតម្រូវឱ្យធនាគារពាណិជ្ជទាំងអស់ត្រូវ៖ (i) រក្សាតម្រូវការដើមទុនអប្បបរមា (ii) រក្សាមូលនិធិផ្ទាល់ សុទ្ធរបស់សម្ព័ន្ធធនាគារ និងធនាគារយ៉ាងហោចណាស់ឱ្យស្មើនឹងដើមទុនអប្បបរមាថ្មី និង (iii) អនុលោមតាមអនុបាតសាធារណៈ អនុបាតសាច់ប្រាក់ងាយស្រួល និងអនុបាតសំខាន់ៗផ្សេងទៀត។

ធនាគារ សហករណ៍ជូ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.៥ ការគ្រប់គ្រងដើមទុន (ត)

តារាងខាងក្រោមនេះ សង្ខេបអំពីសមាសធាតុដើមទុនតាមច្បាប់៖

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២៣		២០២២		២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ដើមទុនថ្នាក់ទី១								
				៣២៩.៣៦០.០០				៣២៩.៣៦០.០០
ដើមទុន	៨០.០០០.០០០	៣២៦.៨០០.០០០	៨០.០០០.០០០	០	៨០.០០០.០០០	៣២៦.៨០០.០០០	៨០.០០០.០០០	០
ទុនបម្រុងមិនអាចបែងចែកបាន	២៥.៦២២.៧៧២	១០៤.៦៦៩.០២៤	២៥.៦២២.៧៧២	១០៥.៤៨៨.៩៥២	២៥.៦២២.៧៧២	១០៤.៦៦៩.០២៤	២៥.៦២២.៧៧២	១០៥.៤៨៨.៩៥២
		១០៧.៩៧៥.៩២		១០៦.០៣៧.៣៥		១០០.២២៤.៣៣		១០១.២០៧.៨៣
ប្រាក់ចំណេញរក្សាទុក	២៦.៣០៩.២៣៦	៤	២៥.៨៦៧.១២៩	៤	២៤.៤០៦.៩២៤	១	២៤.៦៧៩.៣០២	៦
ដក៖ ទ្រព្យសកម្មអរូបី	(៨៤១.១៥៦)	(៣.៤៣៦.១២២)	(២៤៨.៤០៥)	(១.០២២.៦៨៣)	(៨៤១.១៥៦)	(៣.៤៣៦.១២២)	(២៤៨.៤០៥)	(១.០២២.៦៨៣)
ដក៖ ឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ	(១២១.៧៨៤)	(៤៩៧.៤៨៨)	(១២៤.៣៤០)	(៥១១.៩០៨)	(១២១.៧៨៤)	(៤៩៧.៤៨៨)	(១២៤.៣៤០)	(៥១១.៩០៨)
	១៣០.៩៦៩.០៦	៥៣៥.៥១១.៣៣	១៣១.១១៧.១៥	៥៣៩.៣៥១.៧១	១២៩.០៦៦.៧៥	៥២៧.៧៥៩.៧៤	១២៩.៩២៩.៣២	៥៣៤.៥២២.១៩
	៨	៨	៦	៥	៦	៥	៩	៧
ដើមទុនថ្នាក់ទី២ - ដើមទុនបន្ថែម								
សំវិធានធនទូទៅ	៧.៥៣៦.០៣៣	៣០.៧៨៤.៦៩៥	៧.៩៤៤.២១៩	៣២.៧០៦.៣៥០	៧.៥៣៦.០៣៣	៣០.៧៨៤.៦៩៥	៧.៩៤៤.២១៩	៣២.៧០៦.៣៥០
បំណុលបន្ទាប់បន្សំដែលត្រូវបានអនុម័តដោយធនាគារកណ្តាល	៤០.០០០.០០០	១៦៣.៤០០.០០០	៤០.០០០.០០០	១៦៤.៦៨០.០០០	៤០.០០០.០០០	១៦៣.៤០០.០០០	៤០.០០០.០០០	១៦៤.៦៨០.០០០
				១៩៧.៣៨៦.៣៥				១៩៧.៣៨៦.៣៥
	៤៧.៥៣៦.០៣៣	១៩៤.១៨៤.៦៩៥	៤៧.៩៤៤.២១៩	០	៤៧.៥៣៦.០៣៣	១៩៤.១៨៤.៦៩៥	៤៧.៩៤៤.២១៩	០

ធនាគារ សហករណ៍ជួញ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

**សរុបដើមទុនថ្នាក់ទី១ +
ដើមទុនថ្នាក់ទី២**

១៧៨.៥០៥.១០	៧២៩.៦៩៦.០៣	១៧៩.០៦១.៣៧	៧៣៦.៧៣៨.០៦	១៧៦.៦០២.៧៨		១៧៧.៨៧៣.៥៤	៧៣១.៩០៨.៥៤
១	៣	៥	៥	៩	៧២១.៩៤៤.៤៤០	៨	៧

9 . សេវាកម្ម និង ផលិតផល

1. សេវាកម្មធនាគារបុគ្គល

- គណនីបញ្ញើសំចៃ
- គណនីបញ្ញើតាមតម្រូវការ
- គណនីមានកាលកំណត់
- កម្ចីទិញផ្ទះ
- ប័ណ្ណឥណទាន
- សេវាកម្មធនាគារតាមអ៊ីនធឺណិត
- សេវាកម្មធនាគារទូរស័ព្ទចល័ត
- សេវា ATM

2. សេវាកម្មធនាគារសំរាប់ពាណិជ្ជកម្ម

- សេវាឥណទានមានកាលកំណត់
- សេវាហិរញ្ញវត្ថុលើដើមទុនបង្វិល
- គណនីមូលបត្រជំនួញ
- គណនីគ្រប់គ្រងប្រាក់តម្កល់
- សេវាបើកប្រាក់បៀវត្ស
- សេវាកម្មទទួលប្រតិបត្តិការប័ណ្ណឥណទាន

3. សេវាកម្មធនាគារអន្តរជាតិ

- សេវាផ្ទេរប្រាក់
- សេវាហិរញ្ញប្បទានពាណិជ្ជកម្ម
- សេវាលិខិតឥណទាន នាំចេញ&នាំចូល
- សេវាកម្មការប្រមូលឯកសារ D/P & D/A
- សេវាលិខិតធានា & លិខិតឥណទានអចិន្ត្រៃយ៍
- សេវាមូលប្បទានប័ត្រអប្បហា
- សេវាឥណទានពាណិជ្ជកម្ម

10. ព័ត៌មានទំនាក់ទំនង

- **ទីស្នាក់ការកណ្តាល**

E.SUN Tower អគារលេខ 441 មហាវិថីព្រះមុនីវង្ស សង្កាត់បឹងព្រលិត
ខណ្ឌ៧មករា រាជធានីភ្នំពេញ ប្រទេសកម្ពុជា
ទូរស័ព្ទ: +855 23 911 313
info@email.ucb.com.kh | www.ucb.com.kh | **SWIFT: UCBPKHPP**

- **សាខាផ្សារចាស់**

UCB អគារលេខ៦១ ផ្លូវលេខ១៣០ សង្កាត់ផ្សារចាស់
ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ទូរស័ព្ទ: +855 23 427 995

- **សាខាផ្សារដើមគរ**

ផ្ទះលេខ៥៩AB មហាវិថីព្រះមុនីវេត សង្កាត់ផ្សារដើមគរ
ខណ្ឌទួលគោក រាជធានីភ្នំពេញ
ទូរស័ព្ទ: +855 23 997 313

- **សាខាក្បាលថ្នល់**

ផ្ទះលេខ៥១៨ABC មហាវិថីព្រះមុនីវង្ស ភូមិ១២
សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ
ទូរស័ព្ទ: +855 23 981 313

- **សាខាអាំងឡែកុងទីណង់តាល់**

ផ្ទះលេខ២៧២-២៧៦ មហាវិថីម៉ៅសេឡុង(២៤៥) ភូមិ៤
សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ
ទូរស័ព្ទ: +855 23 971 313

- **សាខាទួលគោក**

ផ្ទះលេខ១១៥ ផ្លូវលេខ២៨៩ ភូមិ១៤
សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ទូរស័ព្ទ: +855 23 961 313

- **សាខាទឹកល្អក់**

ផ្ទះលេខ342E0-3និង342F0-3 ផ្លូវលេខ182 ភូមិ10
សង្កាត់ទឹកល្អក់3 ខណ្ឌទួលគោក រាជធានីភ្នំពេញ
ទូរស័ព្ទ: +855 23 991 313

- **សាខាទឹកថ្លា**

ផ្ទះលេខA123 និងA125 មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា
សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ
ទូរស័ព្ទ: +855 23 951 313

- **សាខាស្អាតចាស់**

ផ្ទះលេខ B41និងB43 ផ្លូវលេខ70 សង្កាត់ស្រះចក
ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ទូរស័ព្ទ: +855 23 931 313

- **សាខាស្ទឹងមានជ័យ**

ផ្ទះលេខ 16Bនិង17B មហាវិថីព្រះមុនីវរ្ម័ន ក្រុម1 ភូមិទ្រា3
សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
ទូរស័ព្ទ: +855 23 921 313

- **សាខាជ្រោយចង្វារ**

ផ្ទះលេខ 53 និង55 ផ្លូវជាតិលេខ 6A សង្កាត់ព្រែកលាត
ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
ទូរស័ព្ទ: +855 23 992 313

- **សាខាចោមចៅ**

ផ្ទះលេខ 9និង10 ផ្លូវខេម័រអេច ភូមិត្រពាំងថ្លឹង1
សង្កាត់ចោមចៅ1 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
ទូរស័ព្ទ: +855 23 901 313

- **សាខាសៀមរាប**

កាច់ជ្រុងផ្លូវទេពវង្សនិងផ្លូវអ៊ុំឆាយ ភូមិមណ្ឌល១

ឃុំស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប

ទូរស័ព្ទ: +855 63 963 703

- **សាខាព្រះសីហនុ**

អគារលេខ240វិថីឯករាជ្យ សង្កាត់លេខ2

ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

ទូរស័ព្ទ: +855 34 933 833



ធនាគារ សហពាណិជ្ជ ក.អ
របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់កាលបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣



ធនាគារ សហពាណិជ្ជ ក.អ
UNION COMMERCIAL BANK PLC.
聯合商業銀行

ធនាគារ សហពាណិជ្ជ ក.អ ទីស្នាក់ការកណ្តាល

E.SUN Tower លេខ៤៤១ មហាវិថីព្រះមុនីវង្ស
សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ

ទូរស័ព្ទ: +855 23 911 313

info@email.ucb.com.kh | www.ucb.com.kh |

SWIFT: UCBPKHPP

